



# របាយការណ៍ ប្រចាំឆ្នាំ ២០២២

## យើងគ្រប់រូបខិតខំ ប្រឹងប្រែង

ដើម្បីនាំយកនូវផលិតផល និងសេវាកម្ម  
ហិរញ្ញវត្ថុដែលមានភាពជឿនលឿន  
ងាយស្រួល និងមានសុវត្ថិភាព សម្រាប់  
ការរស់នៅប្រចាំថ្ងៃ ឬតម្រូវការអាជីវកម្ម  
របស់អ្នក

# មាតិកា

## ១ ទិដ្ឋភាពទូទៅ

អំពីធនាគារ ព្រីនស៍	៤
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សាររបស់ប្រធាននាយកប្រតិបត្តិ	៧
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១០

## ២ ព័ត៌មានសំខាន់ៗរបស់ធនាគារ

ប្រវត្តិរូបក្រុមប្រឹក្សាភិបាល	១៥
ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	២០
ប្រវត្តិរូបគណៈគ្រប់គ្រង	២២
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២២	៣៣
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	៣៣
លទ្ធផលហិរញ្ញវត្ថុ	៣៤
ជំហានជោគជ័យ	៣៥
បណ្តាញការិយាល័យប្រតិបត្តិការ	៣៧
បណ្តាញអេឌីអិម	៤០
ផលិតផល និងប្រៀបធៀប	៤១
ធនធានមនុស្ស	៥១
គម្រោងឌីជីថល	៥៣
មុខងារប្រតិបត្តិការ	៥៦

## ៣ រចនាសម្ព័ន្ធធនាគារ

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៥៩
អភិបាលកិច្ចសាជីវកម្ម	៦២
ភាគទុនិក	៦២
ក្រុមប្រឹក្សាភិបាល	៦៣

## ៤ ទំនួលខុសត្រូវសង្គម

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព	៧១
ទំនួលខុសត្រូវសង្គម	៧២

## ៥ ការទទួលស្គាល់នានា

ព័ត៌មានស្ថាប័ន	៨១
ពានរង្វាន់ និងការទទួលស្គាល់	៨៦

## ៦ របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៩១
របាយការណ៍សវនករឯករាជ្យ	៩៤
របាយការណ៍ហិរញ្ញវត្ថុ	៩៧

# ទិដ្ឋភាពទូទៅ



## ១

អំពីធនាគារ ព្រីនស៍	៤
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សាររបស់ប្រធាននាយកប្រតិបត្តិ	៧
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១០



## អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយដែលមានឈ្មោះថា “គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែរ ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានក្លាយទៅជាធនាគារពាណិជ្ជ តាមរយៈអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ៨៤៦ ចេញដោយធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាលរបស់ធនាគារ ព្រីនស៍ ម.ក ស្ថិតនៅអគារលេខ១៧៥ អាបេសេដេ មហាវិថីម៉ៅសេទុង ភូមិភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតក្នុងបញ្ជីពាណិជ្ជកម្មលេខ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។ ដោយមានមូលដ្ឋានដើមទុនយ៉ាងរឹងមាំ ជាមួយមូលដ្ឋានដើមទុនដ៏រឹងមាំជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារមានចក្ខុវិស័យក្នុងការក្លាយជា “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា” ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតផ្សេងៗគ្នា តាមរយៈបណ្តាញចម្រុះដែលមានរួមទាំងវេទិកាបច្ចេកវិទ្យាទំនើប ជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាពដ៏អស្ចារ្យសម្រាប់អតិថិជន។

យើងបានធ្វើការយ៉ាងសកម្មបំផុត ដើម្បីក្លាយជាធនាគារឌីជីថលឈានមុខ ហើយយើងមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាធនាគារជម្រើសទី១សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ ព្រីនស៍ បានបន្ត និងប្តេជ្ញាក្នុងការពង្រីកយុទ្ធសាស្ត្រភាពជាដៃគូ និងពង្រឹងប្រព័ន្ធអ៊ីកូទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពេញលេញ និងទាន់សម័យ ជាមួយនឹងការថែទាំពិសេសប្រកបដោយវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់អតិថិជនមានស្រាប់ និងអតិថិជនសក្តានុពលរបស់យើង។

កត្តាខាងលើនេះបានធ្វើឱ្យយើងអាចឈរនៅជួរមុខជាមួយធនាគារលំដាប់ក្នុងប្រទេសកម្ពុជា ក្នុងនាមជាធនាគារផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជន និងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ គោលបំណងរបស់យើងមិនត្រឹមតែជាធនាគារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជាធនាគារអន្តរជាតិដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកផងដែរ។ ដើម្បីសម្រេចបាននូវចំណុចនេះ គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលរបស់យើងបានដឹកនាំធនាគារដោយប្រាជ្ញា និងការយកចិត្តទុកដាក់ឈានមុខគេក្នុងវិស័យធនាគារនៅកម្ពុជា ដោយព្យាយាម និងខិតខំប្រឹងប្រែងគ្រប់ជំហាន ដើម្បីធានាថាយើងសម្រេចបាននូវចក្ខុវិស័យនេះ។

គិតត្រឹមចុងឆ្នាំ២០២២ ធនាគារ ព្រីនស៍ ម.ក មានសាខាសរុបចំនួន៣៣ ដែលមានសាខាចំនួន១១ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង២២សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ សាខាដែលមានទីតាំងនៅរាជធានីភ្នំពេញមានដូចជា ធនាគារ ព្រីនស៍ ម.ក ការិយាល័យកណ្តាល សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ព្រែកលៀប សាខាខណ្ឌ៧មករា-សង្កាត់រាលង់ សាខាខណ្ឌចំការមន-សង្កាត់ទន្លេបាសាក់ សាខាខណ្ឌច្បារអំពៅ-សង្កាត់និរោធ សាខាខណ្ឌចំការមន-សង្កាត់ផ្សារដើមថ្កូវ សាខាខណ្ឌ៧មករា-សង្កាត់បឹងព្រលិត សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ស្ទឹងមានជ័យ២ សាខាខណ្ឌឫស្សីកែវ-សង្កាត់ទួលសង្កែទី២ សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣ និងសាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទីមួយ ចំណែកឯទីតាំងនៅតាមបណ្តាខេត្តរួមមាន សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប សាខាក្រុងសៀមរាប សាខាខេត្តកំពង់ចាម សាខាខេត្តព្រះសីហនុ សាខាក្រុងតាខ្មៅ (ខេត្តកណ្តាល) សាខាខេត្តព្រៃវែង សាខាខេត្តក្រចេះ សាខាខេត្តស្វាយរៀង សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ សាខាខេត្តព្រះវិហារ សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តកំពង់ធំ សាខាក្រុងប៉ោយប៉ែត សាខាខេត្តត្បូងឃ្មុំ សាខាខេត្តពោធិ៍សាត់ សាខាខេត្តស្ទឹងត្រែង សាខាខេត្តកំពត សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តកំពត និងសាខាខេត្តមណ្ឌលគិរី។ យើងមានទីតាំង ATM/CDM សរុបចំនួន៨១ ហើយយើងបានដាក់ឱ្យដំណើរការម៉ាស៊ីនATM Drive Thru ដំបូងគេបង្អស់នៅកម្ពុជា។

# សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



**អ្នកឧកញ៉ា ចេន ហ្សឺ**  
ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានធ្វើឱ្យមានការកែប្រែចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃ និងទៅកន្លែងធ្វើការរបស់យើង។ ក្នុងការកែប្រែនេះ ការកំណត់ ការអនុវត្ត ការចូលប្រើប្រាស់ពីចម្ងាយថ្មី បានកាន់កាប់ផ្នែកជាច្រើននៃសង្គម ចាប់ពីការទិញទំនិញ រហូតដល់របៀបដែលយើងធ្វើការ។ ជំងឺរាតត្បាតបានបង្កើនតម្រូវការនូវសារៈសំខាន់នៃការឆ្លាស់ប្តូរខ្លីដីថល ជាពិសេសនៅក្នុង វិស័យសេវាកម្មហិរញ្ញវត្ថុ។

ឆ្នាំនេះ ជាឆ្នាំដែលពេញដោយបញ្ហាប្រឈម និងវិបត្តិដែលគួរឱ្យកត់សម្គាល់ដែលបង្កដោយកត្តាធម្មជាតិ និងកត្តាមនុស្ស ប៉ុន្តែយើង បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីជម្រះភាពលំបាកទាំងនោះ។ ខណៈពេល ដែលឧស្សាហកម្មធនាគារក្នុងស្រុកបានឆ្លងកាត់ដំណាក់កាលសំខាន់នៃការបង្រួបបង្រួម យើងអាចទាញយកប្រយោជន៍ ដែល នាំទៅដល់ការពង្រីកចំណែកទីផ្សារក្នុងចំណោមអតិថិជន និងអតិថិជនប្រាក់បញ្ញើ ហើយតម្រូវការតណាទាន ក្នុងអាជីវកម្មស្តុល របស់យើងនៅតែមានភាពរឹងមាំ។ លើសពីនេះ យើងបន្តវិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យា បង្កើនល្បឿននៃការឆ្លាស់ប្តូរ ខ្លីដីថលរបស់យើង ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបទពិសោធន៍របស់អតិថិជន។

ជារៀងរាល់ឆ្នាំ យើងខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិត និងមានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ហើយតែងតែដាក់តម្រូវការរបស់ពួកគេជាអាទិភាពចម្បងរបស់យើង។ ដើម្បីសម្រេចបាននូវចំណុចនេះ ធនាគារបានវិនិយោគ ជាបន្តបន្ទាប់លើសេវាធនាគារឌីជីថល ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ងាយស្រួលគ្រប់ពេល ដោយគិតគូរពីតម្រូវការដែល អតិថិជនចង់បានសម្រាប់ប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីធានាថា យើងអាចតាមទាន់តម្រូវការអតិថិជនដ៏មានតម្លៃ របស់យើងក្នុងសម័យឌីជីថលនេះ។ ទោះបីជាមានធនាគារឌីជីថលក៏ដោយ បណ្តាញសាខារបស់យើង និងអន្តរកម្មទូលំមុខគ្នាក៏នឹង ក្លាយជាការផ្តោតសំខាន់របស់យើងផងដែរ ព្រោះវានឹងបន្តផ្តល់សារៈសំខាន់សម្រាប់អាជីវកម្ម ដោយផ្តល់សេវាកម្មដោយផ្ទាល់ពី បុគ្គលិក។ ធនាគារ ត្រីនស៍ មានបំណងផ្តោតសំខាន់ និងយកចិត្តទុកដាក់លើគ្រប់ផ្នែកនៃដំណើរការធនាគារ បន្តអភិវឌ្ឍ និងកែលម្អ ទិដ្ឋភាពនីមួយៗ ក៏ដូចជាការគ្រប់គ្រងតម្លាភាព និងយុត្តិធម៌ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់យើង ដើម្បីក្លាយជា “ធនាគារ ជម្រើសទី១របស់ប្រជាជនកម្ពុជា” និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង ដោយមានទំនួលខុសត្រូវ និង គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍន៍សង្គម សហគមន៍ និងបរិស្ថានរបស់យើង។

ដោយយើងកំពុងឈរចូលឆ្នាំ២០២៣ ខ្ញុំចង់គូសបញ្ជាក់ថា អតិថិជន និងដៃគូអាជីវកម្មអាចជឿទុកចិត្តលើសេវាកម្មរបស់ធនាគារ ត្រីនស៍ ដោយយើងកំពុងធ្វើការតតល់ឈរ ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតតាមតែប្រសើរ ឡើង រួមជាមួយនឹងប្រមូលនិធិ ដើម្បីផ្តល់ជូននូវលើកទឹកចិត្តជូនដល់អតិថិជនរបស់យើង។ ការមានមូលដ្ឋានដើមទុនរឹងមាំនឹងអាច ឱ្យយើងក្លាយជាធនាគារដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ដោយយើងមានបុគ្គលិកជំនាញក្នុងការផ្តល់ជូនអតិថិជននូវ ដំណោះស្រាយ និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតដោយផ្អែកលើតម្រូវការរបស់ពួកគេ។ លើសពីនេះ យើងជាធនាគារដែលចាត់ទុក ទំនួលខុសត្រូវសង្គមសាធារណៈ (CSRs) ជាផ្នែកមួយដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងអង្គការមិនមែន រដ្ឋាភិបាល (NGOs) ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល។

តំណាងឱ្យក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិធនាគារ ត្រីនស៍ ម.ក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតសម្រាប់ការបន្តណែនាំ និងការគាំទ្រ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុនទាំងអស់ គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ បុគ្គលិក ដៃគូអាជីវកម្ម ក៏ដូចជាអតិថិជនសម្រាប់ ការជឿទុកចិត្ត និងការគាំទ្រធនាគារ ត្រីនស៍ ម.ក រហូតមក។ យើងនឹងបន្តខិតខំប្រឹងប្រែងដំណើរការប្រតិបត្តិការសេវាកម្មរបស់ យើងប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើន និងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់។

**អ្នកឧកញ៉ា ចេន ហ្សឺ**  
ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

# សាររបស់ប្រធាននាយកប្រតិបត្តិ



**លោក ហ៊ីង សុថនា**  
អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

ឆ្នាំ២០២២ គឺជាឆ្នាំនៃការងើបឡើងវិញពីដំនីភាពតិចតួចលោក ហើយការរីកលឿនសុខភាពត្រូវបានរុំសាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយសេរី ដោយមិនតម្រូវឱ្យអនុវត្តតាមវិធានការប្រុងប្រយ័ត្នក្តីរឹងរ៉ឹងទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកបានកើនឡើងយឺតយ៉ាវការរីកចម្រើន ដោយសារតែផលវិបាកនៃការរីកលឿនហិរញ្ញវត្ថុពិភពលោក និងកត្តាឆ្លងឆ្នាំផ្សេងទៀត។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចពិភពលោកបានថយចុះមកនៅត្រឹម ៣,២% ហើយសមាគមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបាននូវអត្រាកំណើន ៥,២% ដែលក្នុងនោះសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ៥,១%។ សម្រាប់ប្រព័ន្ធធនាគារនៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅតែមានស្ថានភាពល្អប្រសើរ និងបានគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងប្រាក់បញ្ញើអ្នកប្រើប្រាស់កើនឡើង ១១,៣% ដល់ ៤៤,៦ ពាន់លានដុល្លារអាមេរិក និងប្រាក់កម្ចីកើនឡើង ២០,២% ដល់ ៥៦,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ ដោយដំនើរភាពមានការអូសបន្លាយ និងការស្តារសេដ្ឋកិច្ចឡើងវិញមានភាពយឺតយ៉ាវ សមាមាត្រប្រាក់កម្ចីមិនដំណើរការក្នុងវិស័យធនាគារបានកើនឡើងតិចតួច ៣,២%។

ការបន្តបន្ថយយ៉ាងឆាប់រហ័សនៃដំនើរភាពបានធ្វើឱ្យវិស័យឯកជន និងសាធារណៈអាចចាប់ផ្តើមដំណើរការអាជីវកម្មរបស់ពួកគេ ក្នុងរយៈពេលខ្លីជាងការរីកចម្រើន សកម្មភាពសេដ្ឋកិច្ចកំពុងដំណើរការយ៉ាងពេញទំហឹង ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា វិលទៅរកសភាពធម្មតាវិញយ៉ាងឆាប់រហ័ស។ ការងើបឡើងវិញយ៉ាងឆាប់រហ័សពីដំនើរភាពនេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្ត និងការលះបង់របស់រដ្ឋាភិបាលសម្រាប់ការចាត់វិធានការប្រកបដោយភាពឆ្លាតវៃ និងឆាប់រហ័សក្នុងការនាំយកការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រឆាំងនឹងដំនើរភាពដែលរាយប្រហារពិភពលោកនេះ។ នេះបានបង្ហាញពីការរីកចម្រើនសម្រាប់អាជីវកម្មជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដើម្បីបន្តដំណើរការអាជីវកម្ម។

ការផ្លាស់ប្តូរនៃប្រតិបត្តិការអាជីវកម្មពីរូបវន្តទៅជាឌីជីថលបានបង្កើនល្បឿននៃការប្រតិបត្តិការគ្រប់ផ្នែកនៃអាជីវកម្ម ជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដើម្បីអនុវត្តប្រព័ន្ធធនាគារឌីជីថលសម្រាប់អតិថិជន។ ជាឧទាហរណ៍ ការទូទាត់ប្រាក់KHQR នៃប្រព័ន្ធបាគងដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសន្តិសុខ កាត់បន្ថយចំណាយប្រតិបត្តិការ និងកែលម្អការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ បានកើនឡើងយ៉ាងខ្លាំងសម្រាប់សាធារណជន។ ធនាគារ ព្រីនស៍ បានដាក់បញ្ចូលប្រព័ន្ធទូទាត់នេះ ដើម្បីផ្តល់ជូនការទូទាត់តាមប្រព័ន្ធឌីជីថលយ៉ាងរលូន និងងាយស្រួលនៅក្នុងប្រព័ន្ធទូទាត់ឆ្លងធនាគារ ដែលអតិថិជនអាចធ្វើការទូទាត់ភ្លាមៗពីធនាគារមួយទៅធនាគារមួយទៀតដោយមិនគិតថ្លៃសេវា។ ការទូទាត់តាមឌីជីថលនេះ បានលើកទឹកចិត្តដោយប្រយោលឱ្យមនុស្សចាប់ផ្តើមដាក់ប្រាក់របស់ពួកគេនៅក្នុងធនាគារ ដែលអាចជួយសម្រួលដល់ការទូទាត់តាមអ៊ីនធឺណិតរបស់ពួកគេ។ ជាលទ្ធផល នៅចុងឆ្នាំ២០២២ ចំនួនម្ចាស់គណនី e-wallet នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងដល់ ១៧,៩ លាន។

ដំនើរភាពបានផ្លាស់ប្តូរទស្សនៈរបស់យើង ក្នុងការផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងការប្រើប្រាស់ធនាគារឌីជីថលដោយមិនមានអន្តរកម្មរវាងមនុស្ស។ នៅពេលនោះ ធនាគារ ព្រីនស៍ បានអនុវត្តយុទ្ធសាស្ត្រសកម្មរួចទៅហើយ ក្នុងការដាក់ដំណើរការធនាគារឌីជីថល ដើម្បីបម្រើតម្រូវការរបស់អតិថិជនដ៏មានតម្លៃរបស់យើង។ យើងបានខិតខំពង្រឹង និងច្នៃប្រឌិតផលិតផល និងសេវាកម្មធនាគារ ដើម្បីពង្រឹងដំណើរការ និងបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យពួកគេអាចទទួលបានសេវាធនាគារដោយមានទំនុកចិត្តបំផុត។ នៅឆ្នាំ២០២២ យើងបានបង្កើតការរួមបញ្ចូលមុខងារជាច្រើនដែលមានភាពទាន់សម័យនៅលើកម្មវិធី PRINCE Mobile ។

ក្នុងនោះគឺ មុខងារទូទាត់ប្រាក់ ដែលអតិថិជនរបស់យើងអាចបង់ថ្លៃបុព្វលាភរបស់ពួកគេទៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយ អេ និងការទូទាត់ជាច្រើនប្រភេទផ្សេងទៀតទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជីវករ Bill24 ។ បន្ថែមពីលើនេះ មុខងារផ្ទេរប្រាក់ក្រៅប្រទេស ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេស និងចូលតាមពេលវេលាដាក់ស្តែងតាមរយៈសេវាផ្ទេរប្រាក់Ria តាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេ ហើយមិនចាំបាច់ទៅកាន់សាខានោះទេ។ ចំណុចពិសេសមួយទៀតគឺ មុខងារKHQRផ្ទាល់ខ្លួន ដែលអាចឱ្យអតិថិជនទទួលបានការទូទាត់ឆ្លងធនាគារ និងមូលនិធិពិសោធន៍បាគងផ្សេងទៀត។ ក្រៅពីការធ្វើឱ្យប្រសើរឡើងនូវកម្មវិធី PRINCE Mobile យើងក៏បានធ្វើឱ្យប្រសើរឡើងនូវលក្ខណៈពិសេសរបស់ កម្មវិធីPRINCE Merchant និងកម្មវិធីPRINCE MobileBiz ដើម្បីសម្រួលការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់អតិថិជនផងដែរ។

ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រតិបត្តិការធនាគារ និងតម្រូវការអតិថិជនរបស់យើង យើងបានកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងអាជីវកម្មដែលមានសក្តានុពលផ្សេងទៀតផងដែរ ដើម្បីធានាថា អតិថិជនដ៏មានតម្លៃរបស់យើងអាចរីករាយជាមួយសេវាកម្មចម្រុះពេញលេញ នៅធនាគារ ព្រីនស៍។ យើងបានចាប់ដៃគូសហការ ជាមួយអេ អាយ អេ ខេមបូឌា ដើម្បីដាក់ដំណើរការផលិតផល និងសេវាកម្មបើកកាស្តរេន និងដំឡើងបញ្ជីធានារ៉ាប់រង អេ អាយ អេ នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស ដើម្បីផ្តល់សេវាប្រឹក្សាយោបល់លើផលិតផលធានារ៉ាប់រង ខណៈពេលដែលអតិថិជនកំពុងធ្វើប្រតិបត្តិការធនាគារជាមួយធនាគារ ព្រីនស៍។ បន្ថែមពីលើនេះ យើងបានរួមបញ្ចូលប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិជាមួយRia Money Transfer ដើម្បីអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ព្រីនស៍ អាចផ្ទេរប្រាក់ទៅក្រៅប្រទេសតាមពេលវេលាដាក់ស្តែងតាមរយៈកម្មវិធី PRINCE Mobile ឬនៅសាខាធនាគារ ព្រីនស៍។ សម្រាប់ភាពជាដៃគូទូទាត់ យើងបានដាក់បញ្ចូលច្រកទូទាត់របស់យើងជាមួយក្រុមហ៊ុន WOWNOW ដើម្បីដាក់ដំណើរការវិធីទូទាត់តាមអ៊ីនធឺណិតតាមរយៈគណនីធនាគារ ព្រីនស៍ នៅលើកម្មវិធីWOWNOW។ យើងក៏បានបន្តភាពជាដៃគូសហការជាមួយរោងភាពយន្តមេដើរ ស៊ីនេឆ្លីដ ដើម្បីបន្តផ្តល់ជូនការបញ្ចុះតម្លៃ និងឯកសិទ្ធិភាពពិសេសដល់អតិថិជនរបស់យើង។

នៅធនាគារ ព្រីនស៍ យើងផ្តោតសំខាន់ទៅលើអតិថិជន មានន័យថាយើងដាក់តម្រូវការអតិថិជនជាអាទិភាពរបស់យើង ហើយនោះជាហេតុផលដែលយើងដាក់ពាក្យស្នើសុំរបស់យើងថា “យើងខិតខំប្រឹងប្រែងដើម្បីអ្នក”។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ យើងបន្តព្យាយាមផ្តួចផ្តើមគំនិត និងបង្កើតគំនិតច្នៃប្រឌិតថ្មី ដើម្បីបង្កើតផលិតផល និងសេវាកម្មថ្មីៗ ដើម្បីធានាថា យើងអាចក្លាយជាធនាគារជម្រើសទី១សម្រាប់ប្រជាជនកម្ពុជា។ ធនាគារ ព្រីនស៍ នឹងបន្តប្រើប្រាស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាពេលអនាគត ដើម្បីបន្តទៅមុខបន្ថែមពីលើសេវាកម្មអតិថិជនដល់ដាច់ពិភពលោក និងបទពិសោធន៍អតិថិជនល្អបំផុត ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទ និងការពង្រីកសាខា ព្រមទាំងម៉ាស៊ីនអេដឹមទូទាំងប្រទេស យើងអាចបម្រើអតិថិជនរបស់យើង មិនថាតាមសាខា ឬអនឡាញ តាមរបៀបដែលសមស្របតាមចំណង់ចំណូលចិត្តរបស់អតិថិជនរបស់យើង។


នៅលើផ្នែកហិរញ្ញវត្ថុ ក្នុងនាមជាធនាគារក្នុងស្រុកដែលមានមូលធនរឹងមាំ ដើមទុនទូទាត់របស់យើងមានចំនួន ២៥០លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបទប្បញ្ញត្តិអប្បបរមាចំនួន ៧៥លានដុល្លារសម្រាប់ធនាគារពាណិជ្ជកម្ម ទ្រព្យសកម្មសរុបរបស់យើងមានចំនួន ១.០១៥លានដុល្លារអាមេរិក ដែលកើនឡើង ២៦,១% បើធៀបនឹងទ្រព្យសកម្មក្នុងឆ្នាំ២០២១ ដែលភាគច្រើនបានមកពីកំណើននៃប្រាក់កម្ចីអតិថិជន និងបុរេប្រទាន កើនឡើង ៤៧% ដល់ ៧០៩លានដុល្លារអាមេរិក និងទទួលបានមូលនិធិប្រាក់បញ្ញើអតិថិជនកើនឡើង ៥៥% ដល់ ៦១១លានដុល្លារអាមេរិក។ នេះបានរួមចំណែកដល់ការបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរបស់ធនាគារនៅក្នុងប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួន (មុនការបាត់បង់ឥណទាន និងការបង់ពន្ធ) ដល់ ៦,៦០ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់ដោយសារការចុះខ្សោយឥណទានកម្រិតខ្ពស់បានកើតឡើង ស្របតាមគោលការណ៍ណែនាំរបស់ធនាគារជាតិដើម្បីឱ្យមានភាពប្រុងប្រយ័ត្នជាងមុន ដោយសារការអូសបន្លាយនៃជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចយឺតយ៉ាវការរំពឹងទុក។ ទោះបីជាមានការចុះខ្សោយឥណទានខ្ពស់ក៏ដោយ ធនាគារបានបន្តរឹតចម្រើន និងនៅតែទទួលបានប្រាក់ចំណេញសម្រាប់ឆ្នាំ២០២២ ចំនួន ៧៨១ពាន់ដុល្លារអាមេរិក។ បើទោះជាចំនួនប្រាក់ចំណេញមានការធ្លាក់ចុះ ប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដោយសារបញ្ហាប្រឈមនៃការចុះខ្សោយឥណទានក៏ដោយ ប៉ុន្តែជាមួយនឹងមូលដ្ឋានដើមទុនរឹងមាំ យើងនៅតែឈរលើមូលដ្ឋានដ៏រឹងមាំមួយ ដើម្បីពង្រឹងជំហរហិរញ្ញវត្ថុរបស់យើង ដែលធ្វើឱ្យយើងក្លាយជាធនាគារមួយដែលមានដើមទុនខ្ពស់ និងរឹតចម្រើនលឿនបំផុតនៅកម្ពុជា។

ធនាគារ ព្រីនស៍ បានទទួលពានរង្វាន់អន្តរជាតិជាច្រើនក្នុងឆ្នាំ២០២២ យើងមានកិត្តិយស និងក្តីសោមនស្សរីករាយជាអនេក ដែលសម្រេចបាននូវការទទួលស្គាល់បែបនេះពីស្ថាប័នអន្តរជាតិ ដែលមានដូចជា “ធនាគារពាណិជ្ជកម្មប្រចាំកម្ពុជាឆ្នាំ ២០២២” និង “សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតឆ្នើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២” ពាណិជ្ជកម្មជាប់ៗគ្នា ពីInternational Banker “ពានរង្វាន់និយោជកឆ្នើមជាសកលឆ្នាំ២០២២ លើការគ្រប់គ្រងសុខភាពនៅកន្លែងធ្វើការ” និង “ពានរង្វាន់និយោជកឆ្នើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២ ផ្នែកគំរូសិក្សាតាមអ៊ីនធឺណិតល្អបំផុត” ពីមហាសន្និបាតធនធានមនុស្សពិភពលោក។ ទាំងនេះ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់យើងនៅឆ្នាំ២០២២ ដើម្បីសម្រេចបាននូវគោលដៅរបស់ធនាគារ និងបំពេញតាមតម្រូវការរបស់អតិថិជន។

តំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និយោជិត ដៃគូអាជីវកម្ម និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានបន្តគាំទ្រដល់ ធនាគារ ព្រីនស៍ តាំងពីដើមរហូតមក។ ភាពជោគជ័យនៅថ្ងៃនេះ នឹងមិនអាចទៅរួចនោះទេ បើសិនជាគ្មានការជឿទុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាការចូលរួមចំណែក និងការលះបង់របស់និយោជិតរបស់យើងក្នុងការចូលរួមធ្វើដំណើរលើវិថីដ៏អស្ចារ្យនេះ។


**លោក ហ៊ិន សុរុទនា**  
អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

## ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ



### ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជាតិ



### បេសកកម្ម

ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ



# គុណតម្លៃ

**មានចំណង់ចំណូលចិត្តខ្ពស់ (PASSIONATE)**

**យើងចង់បាននូវខ្ពស់ភាព និងចង់ជួយអភិវឌ្ឍន៍របស់យើងឱ្យទទួលបានជោគជ័យ**

ចំណង់ចំណូលចិត្តគឺជាអ្វីដែលយើងធ្វើចេញពីបេះដូង យើងពេញចិត្តនឹងជួយអភិវឌ្ឍន៍របស់យើងឱ្យទទួលបានជោគជ័យដោយធ្វើអ្វីដែលត្រឹមត្រូវតាមការគិតគូរ គ្រប់ពេលទាំងអស់។ យើងមានគោលបំណងសម្រេចឱ្យបាននូវខ្ពស់ភាព ដោយដំណើរឆ្ពោះទៅមុខជាទីបំផុត ភាពច្នៃប្រឌិត និងការកែលម្អ។ ទន្ទឹមនឹងនេះ យើងឱ្យតម្លៃ លើកស្មួយ និងការពារយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍។

**ផ្ដោតទៅលើលទ្ធផល (RESULT-ORIENTED)**

**យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលយើងចាប់ផ្ដើម**

អភិវឌ្ឍន៍របស់យើងជឿជាក់លើយើងក្នុងការផ្តល់នូវដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់ពួកគាត់ប្រសើរឡើង ហើយយើងក៏បានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះយ៉ាងហ្មត់ចត់។ យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលចាំបាច់។ យើងរំពឹងនឹងយកល្អះលើបញ្ហាប្រឈមនានា ហើយតស៊ូក្នុងការស្វែងរកគោលដៅរបស់យើងជាក្រុមតែមួយ។

**មានគំនិតច្នៃប្រឌិត (INNOVATIVE)**

**យើងឱ្យតម្លៃទៅលើរបៀបនៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងការសហការគ្នា**

យើងមិនចង់រីករាយត្រឹមអ្វីដែលយើងធ្លាប់បានធ្វើ និងទទួលបានស្ថានភាពដូចពីមុន ដោយធ្វើការងារតាមរបៀបដែលយើងតែងតែធ្លាប់ធ្វើនោះទេ។ យើងស្វែងរកការផ្សព្វផ្សាយ និងសេរីភាពក្នុងការច្នៃប្រឌិតនូវដំណោះស្រាយរបស់យើង។ យើងឱ្យតម្លៃទៅលើរបៀបនៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការសហការគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវមានវិន័យនៅពេលធ្វើការពិសោធន៍ និងមានទំនួលខុសត្រូវរៀងៗខ្លួនចំពោះលទ្ធផលចុងក្រោយ។

**មានភាពថ្លៃថ្នូរ (NOBLE)**

**យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អភិវឌ្ឍន៍ និងធនាគាររបស់យើង**

យើងត្រូវប្រតិបត្តិខ្លួនប្រកបដោយសុចរិតភាពចំពោះរាល់អ្វីទាំងអស់ដែលយើងធ្វើ ហើយកេរ្តិ៍ឈ្មោះរបស់យើងជាបុគ្គល និងក្នុងនាមជាក្រុមហ៊ុនមួយគឺមានសារៈសំខាន់បំផុត។ ពាក្យរបស់យើងគឺជាចំណងរបស់យើង យើងនិយាយអ្វីដែលយើងចង់និយាយ ហើយយើងធ្វើអ្វីដែលយើងនិយាយ។ យើងមិនមានភាពអត់ធ្មត់ចំពោះរឿងនយោបាយ របៀបរារាំងកំហែង ឬអាកប្បកិរិយាបម្រើប្រយោជន៍ខ្លួនឯងនិងការពារយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍។

**ចេះសហការគ្នា (COLLABORATIVE)**

**យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអភិវឌ្ឍន៍ ដើម្បីរួមគ្នាជំរុញភាពជោគជ័យ**

ធនាគារព្រីនស៍ ត្រូវបានបង្កើតឡើងដោយមនុស្សពិសេស ប៉ុន្តែមានតែតាមរយៈការធ្វើការជាក្រុមប៉ុណ្ណោះ ដែលយើងទទួលបានភាពអស្ចារ្យនេះ។ យើងភ្ជាប់និងកសាងទំនាក់ទំនងរឹងមាំនិងយូរអង្វែង ជាមួយមិត្តរួមការងារ ដៃគូ និងអភិវឌ្ឍន៍ដើម្បីជំរុញភាពជោគជ័យ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវរកសាងការជឿទុកចិត្តនិងស្វែងរកគោលដៅរួមគ្នាជាមួយសហការីរបស់យើង។

**មានសហគ្រិនភាព (ENTREPRENEURIAL)**

**យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្ដីក្លាហានក្នុងការសម្រេចចិត្ត “ បាទ/ចាស ឬអត់ ”**

យើងក្លាហាន និងហ៊ាន ប៉ុន្តែមិនមែនមិនចេះពិចារណានោះទេ។ យើងមិនខ្លាចក្នុងការប្រថុយ និងការធ្វើខុសនោះទេ។ យើងមានចក្ខុវិស័យក្នុងការមើលឃើញហួសពីស្ថានភាពបច្ចុប្បន្ន និងធនធានមានកំណត់នាពេលបច្ចុប្បន្នរបស់យើង ដើម្បីដឹងអំពីសក្ដានុពលនៃការបណ្ដាក់ទុនថ្មី។ យើងមានភាពក្លាហានក្នុងការសម្រេចចិត្ត “បាទ/ចាស ឬអត់” ទោះបីជាពេលខ្លះគ្មានព័ត៌មានគ្រប់ទាំងអស់ក៏ដោយ។ ហើយសំខាន់បំផុត យើងមានកម្លាំងចិត្តដើម្បីបញ្ចប់អ្វីដែលយើងចាប់ផ្ដើម។



# ព័ត៌មានសំខាន់ៗ របស់ធនាគារ



## ២

ប្រវត្តិរូបក្រុមប្រឹក្សាភិបាល	១៥
ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	២០
ប្រវត្តិរូបគណៈគ្រប់គ្រង	២២
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២២	៣៣
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	៣៣
លទ្ធផលហិរញ្ញវត្ថុ	៣៤
ជំហានជោគជ័យ	៣៥
បណ្តាញការិយាល័យប្រតិបត្តិការ	៣៧
បណ្តាញអេធីអឹម	៤០
ផលិតផល និងប្រៀបធៀប	៤១
ធនធានមនុស្ស	៥១
គម្រោងឌីជីថល	៥៣
មុខងារប្រតិបត្តិតាម	៥៧

# ប្រវត្តិបក្សប្រឹក្សាភិបាល



**អ្នកឧកញ៉ា ចេន ហ្សឺ**

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ចេន ហ្សឺ គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ព្រីនស៍ ម.ក។ អ្នកឧកញ៉ាចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្ត្រសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគទៅលើអាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវិស័យជាច្រើនដូចជា វិនិយោគទៅលើវិស័យអចលនទ្រព្យ វិស័យហិរញ្ញវត្ថុ និងទេសចរណ៍ វិស័យភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណែត ការគ្រប់គ្រងនាករកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។

ក្រៅពីសកម្មភាពជំនួញនានារបស់គាត់ អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់សហគមន៍នៅកម្ពុជាជាមួយនឹងការងារសប្បុរសធម៌របស់គាត់ផងដែរ។



**លោក ហ្គុយ ឆាយ**

ម្ចាស់ភាគហ៊ុន និងអនុប្រធានក្រុមប្រឹក្សាភិបាល

បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោកបានសម្រេចផ្តើមបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន ដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ នៅអំឡុងពេលប៉ុន្មានឆ្នាំដំបូង លោកផ្តោតជាពិសេសលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ដោយទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគនៅក្នុងវិស័យមួយចំនួនទៀត ជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជកម្មដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។

លោកជាពាណិជ្ជករ ដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឱ្យ។ លើសពីនេះ លោកយល់ច្បាស់ពីបរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក មានអាជីវកម្មដទៃផ្សេងទៀត នៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណិត ការចែកចាយទំនិញប្រើប្រាស់រហ័ស និងវិនិយោគលើអចលនទ្រព្យ។



**លោក ហ៊ិន សុរចនា**

អភិបាលមិនឯករាជ្យ ប្រតិបត្តិ/  
ប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរចនា ជាប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង ព្រមទាំងជាសមាជិកស្ថាបនិកម្នាក់នៃធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក ហ៊ិន សុរចនា មានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង វិស័យអប់រំ និងធនាគារ។ លោកមាន ទស្សនវិស័យដ៏អស្ចារ្យសម្រាប់ធនាគារ ព្រីនស៍ ម.ក និង ផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រ និង ការគ្រប់គ្រងចំពោះធនាគារ ដើម្បី ឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។

លោក ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអន្តរជាតិពីសាលា Audencia-School of Business នៅទីក្រុងNantes ប្រទេសបារាំង។



**លោក ចេន សំវិសុទ្ធ**

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ចេន សំវិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និង ពន្ធដារសម្រាប់សាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។

លោកមិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាពិគ្រោះយោបល់/សេវាកម្មពន្ធដារ សេវាកម្ម និងបណ្តុះបណ្តាលផ្នែកគណនេយ្យផងដែរ។ លោកក៏ធ្លាប់ជានាយក ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងគ្រឹះស្ថានដែលទាក់ទងនឹងចំណីអាហារផ្សេងៗផងដែរ។

លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅ ភ្នំពេញសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យន័រតុន និង សញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពី វិទ្យាស្ថាន Asian Institute of Technology (AIT) នៅទីក្រុងបាងកក ប្រទេសថៃ។ លោកក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់ គ្រងហិរញ្ញវត្ថុពីIAE នៅសាកលវិទ្យាល័យ Université Pierre Mendes-Grenoble 2 ប្រទេសបារាំងផងដែរ។



**លោក ស៊ីម ហ៊ុយឈ័ង**

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារជាង២០ឆ្នាំលើ វិស័យគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងផ្នែកធនាគារ ពីស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងប្រទេស កម្ពុជា។

លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។ បន្ថែមលើនេះ លោកក៏ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។

លោក ហ៊ុយឈ័ង ក៏ជាគណនេយ្យករដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីសមាគមគណនេយ្យករ Association of Chartered Certified Accountants (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។



**លោក TAN SRI MUHAMMAD BIN IBRAHIM**  
អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក Tan Sri Muhammad Bin Ibrahim គឺជាអភិបាលឯករាជ្យមិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងស្ថិតភាពហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី (Bank Negara Malaysia)។ បន្ទាប់ពីបានបំពេញតួនាទីជាទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលទី៨ នៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី ចាប់ពីខែឧសភា ឆ្នាំ២០១៦ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារ នៅធនាគារកណ្តាល លោកបានដឹកនាំគ្រួសារយុវជនកម្ពុជា កំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន រួមទាំងការដឹកនាំក្រុមការងារដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ការរៀបចំគោលនយោបាយរូបិយវត្ថុ ស្ថិតភាពហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ការប្តូររូបិយប័ណ្ណបរទេស ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យធនាគារប្រតិបត្តិការវិនិយោគ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទីផ្សារហិរញ្ញវត្ថុ។

ក្នុងតួនាទីជាទេសាភិបាល លោក Tan Sri Muhammad បានធ្វើការពង្រឹង និងផ្សព្វផ្សាយសេវាហិរញ្ញវត្ថុ ដល់សាធារណជនម៉ាឡេស៊ី ពាក់ព័ន្ធការអប់រំផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ។ លោកបានជ្រោមជ្រែងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងដាក់បច្ចេកវិទ្យាហិរញ្ញវត្ថុជារៀបរយនៃគោលដៅអាទិភាព។ មិនតែប៉ុណ្ណោះ លោក Tan Sri Muhammad ក៏បានជម្រុញការយល់ដឹងអំពីក្រុមសីលធម៌ និងការអប់រំរយៈពេលវែង សំដៅជម្រុញការអនុវត្តក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់។

យោងលើជំនាញរបស់លោក លោក Tan Sri Muhammad ត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនផ្សេងៗ រួមមានជាអាទិ៍ ក្រុមហ៊ុនPetronas ក្រុមហ៊ុនMalaysian Deposit Insurance Corporation ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានAsian Institute of Finance ទីភ្នាក់ងារthe Financed Accreditation Agency អាជ្ញាធរLabuan Financial Services Authority និងមជ្ឈមណ្ឌលInternational Centre for Education in Islamic Finance។

បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GDEX Berhad និង Hexstar Technology Solutions Berhad ផងដែរ ។

លោក Tan Sri Muhammad ជាគណនេយ្យករជំនាញនៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី(Malaysian Institute of Accountant) ព្រមទាំងជាអ្នកជំនាញវិជ្ជាជីវៈធនាគារម្នាក់ផងដែរ។ លោកទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ Harvard និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែក Science in Islamic Banking and Finance នៅសាកលវិទ្យាល័យInternational Islamic University។

## ប្រវត្តិបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល



**លោក DATUK MICHAEL LOR CHEE LENG**  
ទីប្រឹក្សាជាន់ខ្ពស់

លោក DATUK MICHAEL LOR CHEE LENG គឺជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ ព្រីនស៍ ម.ក។ លោកបានបង្កើតកំណត់ត្រាបទពិសោធន៍ដ៏ល្អជាង ៣០ឆ្នាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាធនាគារិកជាន់ខ្ពស់ដែលមានបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្ម ការរៀបចំស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ។

បច្ចុប្បន្ននេះ លោកក៏ជាទីប្រឹក្សារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជាផងដែរ។

លោក DATUK MICHAEL LOR CHEE LENG ធ្លាប់បានកាន់មុខតំណែងជាច្រើន រួមមាន៖ លោកធ្លាប់ជានាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ាភីអិលស៊ី នៅប្រទេសកម្ពុជា និងមុនពេលនោះ លោកធ្លាប់ជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រុប EON Bank Group នៅប្រទេសម៉ាឡេស៊ី។ លោកក៏ធ្លាប់ជានាយកសេវាធនាគារអតិថិជនបុគ្គលនៃធនាគារ RHB ប្រចាំប្រទេសម៉ាឡេស៊ី មុនពេលចូលរួមជាមួយក្រុមហ៊ុន Hewlett Packard ជាអភិបាលទូទាំងពិភពលោក ផ្នែកដំណោះស្រាយសម្រាប់វិស័យធនាគារ។ លោក Michael Lor ធ្លាប់ជាអភិបាលគ្រប់គ្រងនៃធនាគារ DBS នៅប្រទេសសិង្ហបុរី អស់រយៈពេល ១៧ ឆ្នាំដោយឆ្លងកាត់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងៗក្នុងផ្នែកប្រតិបត្តិការធនាគារទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ ។

ក្នុងអាជីពរបស់គាត់ លោកបានចូលរួមចំណែកនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា និងបានដឹកនាំអាជីវកម្មនៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនផងដែរ។

ក្នុងនាមជាអ្នកស្វែងរកដំណោះស្រាយនៃការផ្លាស់ប្តូរផ្នែកឌីជីថលនិងការច្នៃប្រឌិតនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់ បច្ចុប្បន្នលោកមានមុខងារនិងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់ប្រតិបត្តិការផ្សេងៗក្នុងវិស័យនេះ។

លោកទទួលបានគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាប្រភេទ មេដាយសហមេត្រី ថ្នាក់អស្សុប្បិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការចូលរួមចំណែក និងការសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

# គណៈកម្មការប្រតិបត្តិធនាគារ ព្រីនស៍ ម.ក



លោក យុន ប៊ុនធីរិទ្ធ | នាយកគ្រប់គ្រងសាខា  
 លោក គី វណ្ណដ្ឋ | នាយកនាយកដ្ឋានធនាគារដើមល  
 លោក អ៊ុង ពិសី | នាយកគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យា



លោក Leslie Lee Chee Wei | នាយកប្រតិបត្តិចែកចាយ  
 លោក Ngow E Van | នាយកប្រតិបត្តិផ្ទេរធនធានមនុស្ស និងប្រព័ន្ធ  
 លោក ខៀង សេងឡុន | នាយកប្រតិបត្តិប្រតិបត្តិការ  
 លោក ហ៊ិន សុរចនា | ប្រធាននាយកប្រតិបត្តិ  
 លោក កែវ វុឌ្ឍី | នាយកប្រតិបត្តិសេវាកម្មផ្ទៃក្នុង  
 លោក Looi Kok Soon | អនុប្រធាននាយកប្រតិបត្តិ  
 លោក Winston Tan | នាយកប្រតិបត្តិហិរញ្ញវត្ថុ



កញ្ញា ហាំង ហ៊ុយ | នាយិកាគ្រប់គ្រងធនាគារ  
 លោក Lim Eng Keat | នាយកគ្រប់គ្រងការទំនាក់ទំនងសាដីវកម្ម  
 លោកស្រី សៀ សុខលីន | នាយិកាគ្រប់គ្រងប្រតិបត្តិកាម  
 លោកស្រី កែវ សំនីស្ស័យ | នាយិកាគ្រប់គ្រងកិច្ចការបញ្ជាក់ និងលេខាធិការសាដីវកម្ម  
 កញ្ញា គង់ សុនីត្រាន់យ៉ា | នាយិកា (ស្តីទី)នាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោកស្រី លាង សុខឡាង | នាយិកាគ្រប់គ្រងការផ្លាស់ប្តូរនិងទិន្នន័យ  
 លោកស្រី តៃ មុយនី | នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម  
 លោកស្រី ប៉េង លីយ៉ា | នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល

## ប្រវត្តិរូបគណៈគ្រប់គ្រង

**លោក ហ៊ិន សុរចនា**  
 អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ



លោកជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ។ លោកមានចក្ខុវិស័យ វែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានយុទ្ធសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីគ្រប់គ្រង និងដឹកនាំធនាគារព្រីនស៍ឱ្យរីកចម្រើនគួរឱ្យ កត់សម្គាល់។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធានារ៉ាប់រង និងធនាគារ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីអន្តរជាតិផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេសបារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ ។



**លោក LOOI KOK SOON**  
 អនុប្រធាននាយកប្រតិបត្តិ

លោក Kok Soon មានបទពិសោធន៍ជាង ៣០ឆ្នាំជាធនាគារិក និងសហគ្រិននៅអាស៊ីអាគ្នេយ៍។ លោកបានកាន់មុខតំណែងផ្សេង ៗក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារOCBC ប្រទេសម៉ាឡេស៊ី ធនាគារ EON ប្រទេសម៉ាឡេស៊ី និងធនាគារ Standard Chartered ក្នុងតំបន់អាស៊ីអាគ្នេយ៍ (SEA) មុនពេលដឹកនាំអាជីវកម្មផ្ទាល់ខ្លួន លើថាមពលកើតឡើងវិញរបស់គាត់។ ដូចដែល បានដឹងហើយថា លោក Kok Soon បានកសាងអាជីពធនាគាររបស់គាត់ជាមួយធនាគារ OCBC ប្រទេសម៉ាឡេស៊ី ដែលជា កន្លែងដែលលោកបានចំណាយពេល ១៥ឆ្នាំ ហើយក្រោយមកចូលរួមជាមួយធនាគារ EON Bhd ជាកន្លែងដែលលោកបានផ្លាស់ ប្តូរបណ្តាញសាខា ដែលផ្តោតលើការលក់ និងសេវាកម្ម។ នៅធនាគារ Standard Chartered លោកទទួលខុសត្រូវក្នុងការដឹកនាំ និងគ្រប់គ្រងសាខាចំនួនជាង ១២០ នៅទូទាំងអាស៊ីអាគ្នេយ៍។ បន្ទាប់មកលោកបានបន្តក្លាយជាសហគ្រិនដោយចាប់ផ្តើមក្រុមហ៊ុន Renosun ដើម្បីទាញយកវិស័យថាមពលតន្ត្រះមិនមែនហ្វូស៊ីលដែលកំពុងរីកចម្រើន។

លោក Kok Soon ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (គណនេយ្យ) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលីខាងត្បូង។

**លោក LESLIE LEE CHEE WEI (LESLIE LEE)**

នាយកប្រតិបត្តិចែកចាយ



លោក Leslie គឺជានាយកប្រតិបត្តិចែកចាយ ដែលដឹកនាំបណ្តាញចែកចាយសំខាន់ៗ រួមមាន ការគ្រប់គ្រងសាខា និងមជ្ឈមណ្ឌល ទំនាក់ទំនង។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៥ឆ្នាំក្នុងវិស័យធនាគារ។ លោក Leslie ក៏មានបទពិសោធន៍ ៥ឆ្នាំ នៅប្រទេសមីយ៉ាន់ម៉ា ដែលមានតួនាទីជាអ្នកដឹកនាំផ្សេងៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុឌីជីថល មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា។

លោកទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃ Curtin ទីក្រុងភ្នំពេញ (Perth)។



**លោក កែវ រុខ្សី**

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងធនាគារ ព្រីនស៍ ម.ក។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ ម.ក លោក មានបទពិសោធន៍ជា សវនករផ្ទៃក្នុងជាន់ខ្ពស់ ជាប្រធានគ្រប់គ្រង និង ជានាយកនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អស់រយៈពេល ០៩ឆ្នាំ។ បន្ថែមពីនោះ លោកក៏ធ្លាប់ធ្វើការក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និង វិស័យពាក់ព័ន្ធផ្សេងៗ ទៀត អស់រយៈពេលជាង១០ឆ្នាំ។

លោក កែវ រុខ្សី បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន ០៣ រួមមានអនុបណ្ឌិតគណនេយ្យ និង អនុបណ្ឌិតសវនកម្ម ពីវិទ្យាស្ថានរ៉ាន់ដា គណនេយ្យ (ប្រទេសកម្ពុជា) និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម-ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ (ប្រទេស ស្វីស)។ លោកក៏ទទួលបានសញ្ញាបត្រក្រោយបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Wale (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០០៨ ផងដែរ ។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំ លោកបានរៀនពេលសិក្សាស្រាវជ្រាវបន្ថែម ដោយទទួលបាននូវ វិញ្ញាបនបត្រជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា CND, WVTS, CCII, GCMA, QIA, CAME, FCPA, CFIP, CAIP, CBFA, CFE, CAT ជាដើម ។

**លោក ឡេង សេងឡាន**

នាយកប្រតិបត្តិប្រតិបត្តិការ



បច្ចុប្បន្ន លោកជានាយកប្រតិបត្តិប្រតិបត្តិការ។ លោកមានបទពិសោធន៍ ជាង១១ឆ្នាំក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និង ទីផ្សារភាគហ៊ុន/មូលប័ត្រពីធនាគារឈានមុខក្នុងស្រុកជាច្រើន។ លោកមានជំនាញយ៉ាងប៉ិនប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតកម្មវិធី ប្រព័ន្ធដូចជាការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធជាដើម។

លោក ឡេង សេងឡាន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន០២ និងថ្នាក់បរិញ្ញាបត្រចំនួន០២ ផងដែរ។ ទីមួយ គឺអនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និងទីពីរ គឺអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី វិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា (AIT) នៅប្រទេសថៃផងដែរ ។ ចំណែកថ្នាក់បរិញ្ញាបត្រ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៣ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យនីតុន ក្នុងឆ្នាំ ២០១០ ។



**លោក WINSTON TAN**

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក Winston Tan គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារ ព្រីនស៍ ។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ លោកគឺជា នាយក នាយកដ្ឋានហិរញ្ញវត្ថុ និងផែនការអាជីវកម្ម នៃធនាគារ OCBC ប្រទេសម៉ាឡេស៊ី។ លោកក៏ធ្លាប់ជា នាយកហិរញ្ញវត្ថុ នៃ ក្រុមហ៊ុនហិរញ្ញវត្ថុព្រូដិនសល ភីអិលស៊ី នៃប្រទេសវៀតណាមផងដែរ។ លោកមានបទពិសោធន៍ជាង១៧ឆ្នាំ នៅក្នុងវិស័យ ឧស្សាហកម្មធនាគារ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំយុទ្ធសាស្ត្រនិងផែនការអាជីវកម្ម ការគ្រប់គ្រងការសម្រេចចិត្ត និងទីផ្សារ ផលិតផលជាដើម។ លោកក៏ធ្លាប់មានអតីតភាពការងារដំបូងជាមួយក្រុមហ៊ុនKPMG ក្នុងនាមជាគណនេយ្យករ ដែល មានបទពិសោធន៍ផ្នែកសវនកម្ម។

លោក Winston បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី។

**លោក NGOW E VAN**

នាយកប្រតិបត្តិធនធានមនុស្ស និងរបៀបវារៈ



លោក Evan គឺជាអ្នកអភិវឌ្ឍន៍ និងជាអ្នកដឹកនាំធនធានមនុស្ស ដែលមានបទពិសោធន៍ជាអ្នកដឹកនាំ ជាង ២៥ឆ្នាំ ក្នុងតួនាទីសាធារណៈ ប្រឹក្សាយោបល់ និងគ្រូបង្វឹក។ ការងាររបស់គាត់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រការធ្វើអន្តរាគមន៍ និងការបង្កប់នូវរបៀបវារៈដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថាប័ននានា ដោយបង្កើតកម្មវិធីដើម្បីគាំទ្រទាំងប្រព័ន្ធសាធារណៈ និងផ្គត់ផ្គង់ និងអាកប្បកិរិយាបុគ្គល។

ក្នុងនាមជាអ្នកឯកទេសផ្នែកទំនាក់ទំនងដ៏ល្អ លោក Evan បានជួយស្ថាប័ននានាបង្កើតកម្មវិធីយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ និងកម្មវិធីអន្តរាគមន៍ជាក្រុម ដោយមានគោលបំណងក្នុងការទាញយកពីលទ្ធផលផ្ទាល់ខ្លួនរហូតដល់លទ្ធផលសាធារណៈ ដូចជា ការលើកទឹកចិត្ត ជម្លោះ ភាពឆ្លាតវៃកិច្ចសន្យា ការសម្រេចចិត្ត របៀបវារៈ ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការបន្តកំណែទម្រង់ និងការអនុវត្ត។

លោក Evan បានបង្កើត និងបណ្តុះបណ្តាលអ្នកដឹកនាំសាធារណៈជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំង GLCs TTLCs MNCs និង SMEs ដូចជា KWAP ក្រុមហ៊ុនដឹកជញ្ជូន American Express ធនាគារOCBC និង ធនាគារ RHB នៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ គាត់បានទទួលបរិញ្ញាបត្រផ្នែកអប់រំ (TESL) ពីសាកលវិទ្យាល័យម៉ាឡាយ៉ា និងអនុបណ្ឌិតសិល្បៈ (ភាសាវិទ្យាអនុវត្ត) ពីសាកលវិទ្យាល័យ Curtin University of Technology ប្រទេសអូស្ត្រាលី។

**លោកស្រី ប៉េង លីយ៉ា**

នាយិកាទាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល



លោកស្រី ប៉េង លីយ៉ា គឺជានាយិកាទាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល នៅធនាគារព្រីនស៍ ។ លោកស្រីមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ហើយលោកស្រីធ្លាប់មានតួនាទីជាច្រើនក្នុងការដឹកនាំយុទ្ធសាស្ត្រទីផ្សារ និងការផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ផលិតផល រួមទាំងអាជីវកម្មបើកកាស៊ូនេរ។

ក្នុងតួនាទីបច្ចុប្បន្ន លោកស្រី លីយ៉ា មានទំនួលខុសត្រូវក្នុងការជំរុញអាជីវកម្មរបស់ធនាគារផ្នែកសេវាធនាគារសម្រាប់អតិថិជនបុគ្គល ដោយការបង្កើនចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងប្រាក់កម្ចី តាមរយៈការពង្រីកការផ្តល់ជូនប័ណ្ណឥណទានរបស់ធនាគារ និងបង្កើនចំនួនប្រតិបត្តិការ ។ លោកស្រីក៏ចូលរួមផងដែរជាមួយគម្រោងធំៗរបស់ធនាគារ ដូចជាគម្រោងកម្មវិធីធនាគារតាមរយៈទូរស័ព្ទ និងគម្រោង ប័ណ្ណទូទាត់របស់ធនាគារ ។មុនពេលចូលរួមជាមួយធនាគារព្រីនស៍ ម.ក លោកស្រី លីយ៉ា បានកាន់មុខតំណែងជាច្រើននៅធនាគារហុងកុងលីមីត (ខេមបូឌា) ភីអិលស៊ី និង ធនាគារឯកទេស រីង ខេមបូឌា ។

លោកស្រីទទួលបានសញ្ញាបត្រគណនេយ្យពីក្លាងតូរ ប្រទេសចិន និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យនីរតុន។ លើសពីនេះទៀត លោកស្រីមានគុណវុឌ្ឍិសិក្សាយ៉ាងទូលំទូលាយនៅក្នុងភាសាអង់គ្លេស រួមមានសញ្ញាបត្រពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងថ្នាក់ភាសាអង់គ្លេសសម្រាប់មុខជំនួញជាច្រើនទៀតដែលផ្តល់ជូនដោយគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជាដូចជា វិទ្យាស្ថានភាសាបរទេស (IFL) និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ។

លោកស្រីលីយ៉ា ក៏អាចប្រើប្រាស់ច្រើនភាសារួមមានភាសាខ្មែរ អង់គ្លេស ចិនកុកងឺ និងគ្រាមភាសាចិនកន្តាំងផងដែរ។

**លោក អ៊ុង ពិសី**

នាយកនាយកដ្ឋានសេវាកម្មបច្ចេកវិទ្យា



លោក អ៊ុង ពិសី ជានាយកនាយកដ្ឋានសេវាកម្មបច្ចេកវិទ្យា នៅធនាគារ ព្រីនស៍។ លោកមានបទពិសោធន៍ការងារជំនាញក្នុងវិស័យធនាគារអស់រយៈពេលជាង ១៤ឆ្នាំ មកហើយ។ លោកមានបទពិសោធន៍ទៅលើការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល សន្តិសុខបណ្តាញ ការស្រាវជ្រាវ និងគម្រោងផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ។

នៅខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារនៅធនាគារ ព្រីនស៍ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ លោកកំពុងទទួលបន្ទុកផ្នែកសំខាន់ៗនៃប្រព័ន្ធលានមុខគេ ដូចជាប្រព័ន្ធធនាគារស្នូល ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការពង្រីកប្រព័ន្ធអេធីអឹម និងអភិវឌ្ឍគម្រោងតភ្ជាប់ប្រព័ន្ធជំនុំរបស់ធនាគារ។

លោក អ៊ុង ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភូមិន្ទព្រៃនៃប្រទេសកម្ពុជា និងទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យ Oracle, Efma, Saïd Business School, សាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យជាតិនៃប្រទេសសាំហ្គាញ Business School Executive Education។



**លោកស្រី តៃ មុយនី**

នាយិកានាយកដ្ឋានគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម

លោកស្រី តៃ មុយនី ជានាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអាជីវកម្ម និងពាណិជ្ជកម្មនៃធនាគារ ព្រីនស៍ ម.ក ។ អ្នកស្រីទទួលបន្ទុកលើការផ្តល់សេវាកម្មធនាគារផ្នែកសាជីវកម្ម និងអាជីវកម្មដែលមានដូចជាធានាទាន ប្រាក់បញ្ញើ និង ការអភិវឌ្ឍផលិតផល និងសេវាកម្មផ្នែកអាជីវកម្ម ដែលរួមទាំងហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធផងដែរ ។ លោកស្រីមានបទពិសោធន៍ជំនាញជាង១៥ ឆ្នាំក្នុងវិស័យធនាគារទាំងធនាគារអន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងៗរបស់លោកស្រីរួមមាន សេវាកម្មធនាគារបុគ្គល (Retail Banking) និងធនាគារពាណិជ្ជ ក៏ដូចជាការវិភាគហានិភ័យធានាទាន និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាទិភាព។

លោកស្រីតៃ មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយអ្នកស្រីក៏បានបញ្ចប់សញ្ញាបត្រថ្នាក់តារាសាស្ត្រ និងសញ្ញាបត្រភាសាចិនក្នុងផ្នែកផងដែរ។

**លោក គី រណ្តរដ្ឋ**

នាយកនាយកដ្ឋានធនាគារឌីជីថល



លោក រណ្តរដ្ឋ ជាអ្នកជំនាញប្រតិបត្តិផ្នែកធនាគារ ជាមួយបទពិសោធន៍ការងារទាំងក្នុងស្រុក និងក្រៅស្រុកជាងមួយទសវត្សរ៍។ បច្ចុប្បន្ន លោកមានតួនាទីជា នាយកនាយកដ្ឋានធនាគារឌីជីថល ដែលទាំមកនូវចំណេះដឹងបច្ចេកទេសយ៉ាងទូលំទូលាយទៅលើប្រព័ន្ធស្នូលរបស់ធនាគារ និងបទពិសោធន៍អតិថិជន។

ក្នុងអំឡុងពេលបំពេញការងាររបស់គាត់ ធនាគារ ព្រីនស៍ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការកើនឡើងនៃអតិថិជន និងការធ្វើទំនើបកម្មលើការផ្តល់ជូនសេវា តាមរយៈមុខងារផ្សេងៗនៅលើកម្មវិធីសេវាធនាគារ PRINCE Mobile។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនចុងក្រោយបង្អស់នៅក្នុង AI និងទិន្នន័យធំ ដែលគាត់បានបង្កើតដំណោះស្រាយការព្យាករណ៍ពី analytics smart factory ជាមួយនិយោជកមុនរបស់គាត់។ លោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើតថ្មី និងការពេញចិត្តរបស់អតិថិជន ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់ធនាគារ ព្រីនស៍។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មពីសាកលវិទ្យាល័យជាតិ Gyeongsang ក្នុងប្រទេសកូរ៉េខាងត្បូង។



**លោកស្រី លាង សុខឡាង**

នាយិកានាយកដ្ឋានផ្លាស់ប្តូរ និងគ្រប់គ្រងទិន្នន័យ

លោកស្រី លាង សុខឡាង គឺជានាយិកានាយកដ្ឋានផ្លាស់ប្តូរ និងគ្រប់គ្រងទិន្នន័យ នៅធនាគារ ព្រីនស៍។ លោកស្រី គឺជាអ្នកសំរេចសម្រេចការផ្លាស់ប្តូរអាជីវកម្ម បច្ចេកវិទ្យា និងដំណោះស្រាយ និងដំណើរការឌីជីថល ព្រមទាំងការគិតទុកជាមុននូវការផ្លាស់ប្តូរ និងឧបសគ្គផងដែរ។ អ្នកស្រីមានតួនាទីគ្រូពិនិត្យមុខងារជាច្រើនដែលទាក់ទងនឹងទិន្នន័យ ដែលរួមមានការគ្រប់គ្រងទិន្នន័យ ការធានាគុណភាពទិន្នន័យ និងការបង្កើតយុទ្ធសាស្ត្រទិន្នន័យ។

លោកស្រី សុខឡាង មានបទពិសោធន៍ជាង ១៨ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យាធនាគារ។ សមត្ថភាពសំខាន់របស់លោកស្រី គឺការវិភាគ និងកែលម្អដំណោះស្រាយធនាគារដោយផ្អែកលើនិន្នាការឧស្សាហកម្ម និងវិជ្ជាជីវៈ។ លោកស្រីប្រើប្រាស់សមត្ថភាពដំណោះស្រាយធនាគារយ៉ាងពេញលេញ ដើម្បីគាំទ្រដល់ការកែលម្អដំណើរការអាជីវកម្ម ហើយកែប្រែតម្រូវការអាជីវកម្មទៅជាតម្រូវការមុខងារជាក់លាក់ និងពេញលេញ។

លោកស្រីទទួលបានបរិញ្ញាបត្រប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



**លោក យុន ប៊ុណ្ណារិទ្ធ**

នាយកនាយកដ្ឋានគ្រប់គ្រងសាខា



លោក យុន ប៊ុណ្ណារិទ្ធ គឺជានាយកនាយកដ្ឋានគ្រប់គ្រងសាខា នៅធនាគារ ព្រីនស៍។ លោកបានបម្រើការងារក្នុងវិស័យធនាគារអស់ រយៈពេលជិត ២៥ ឆ្នាំ ជាមួយនឹងមុខតំណែងជាច្រើនដូចជា នាយកបណ្តាញ និងចែកចាយ នាយកសវនកម្មផ្ទៃក្នុង នាយក ធានារ៉ាប់រង និងនាយកប្រតិបត្តិការ នៅធនាគារកាណាឌីយ៉ា គីអិលស៊ី នៅកម្ពុជា។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យក្លីពេញអន្តរជាតិ ក្នុងឆ្នាំ ២០០៨។



**លោកស្រី កែវ រស់និស្ស័យ**

នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការសាធារណៈ

លោកស្រី មានតួនាទីជា នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការសាធារណៈ នៅធនាគារ ព្រីនស៍។ លោកស្រី មាន បទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងសាធារណៈ និងពាណិជ្ជកម្មប្រតិបត្តិការអចលនទ្រព្យ និងបញ្ហាវិវាទ។

លោកស្រី បានផ្តល់ការប្រឹក្សា ស្តីពីយុទ្ធសាស្ត្រផ្សេងៗ នៃការហាក់ចូលទីផ្សារ និងការចាកចេញ រួមទាំងការបង្កើតក្រុមហ៊ុន និង អភិបាលកិច្ច សាធារណៈ រចនាសម្ព័ន្ធនៃការទិញយកអចលនទ្រព្យ ការចរចា សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងលក់ និងទិញ ដីធ្លី ការអភិវឌ្ឍន៍ដីធ្លីនិងខុនដូដាដើម។

លោកស្រី បានធ្វើការពិនិត្យឡើងវិញនូវឯកសារអចលនទ្រព្យសម្រាប់ការជួលរយៈពេលខ្លីនិងវែង និងបានធ្វើការប្រឹក្សាយោបល់ដល់ អតិថិជនអំពី វិវាទរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ជាអាជ្ញាកណ្តាល និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ហាវិវាទ។

លោកស្រី កែវ រស់និស្ស័យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង និង បណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។

**លោក ALEX LIM ENG KEAT**

នាយកនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ



លោក Alex គឺជានាយកនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ នៅធនាគារ ព្រីនស៍។ លោកជាអ្នកជំនាញផ្នែកទីផ្សារ និង ទំនាក់ទំនង ដែលមានបទពិសោធន៍ការងារ ២៥ឆ្នាំក្នុងវិស័យធនាគារ ការអភិវឌ្ឍអចលនទ្រព្យ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម។ បទពិសោធន៍របស់លោកគ្របដណ្តប់យ៉ាងស៊ីជម្រៅនៅទូទាំងទីផ្សារ នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី។

លោកបានចាប់ផ្តើមការងារទំនាក់ទំនងរយៈពេលជាច្រើនឆ្នាំ ក្នុងការបង្កើតស្លាកយីហោ (branding) ការផ្សាយពាណិជ្ជកម្ម ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការធ្វើទីផ្សារដោយផ្ទាល់ ការបង្កើតទូរទស្សន៍ និងការធ្វើឱ្យសកម្មនៅក្នុងទីភ្នាក់ងារអន្តរជាតិដូចជា Ogilvy, Euro RSCG, Young & Rubicam និង Draft-Lowe មុនពេលងាកទៅរកផ្នែកខាងអតិថិជនក្នុងវិស័យធនាគារ នៅ ធនាគារ អ អេច ប៊ី និងធនាគារ ហុងលីអុង។ បន្ទាប់មកលោកចូលរួមជាមួយ KSK Berhad ដែលជាក្រុមហ៊ុនកាន់កាប់ការ វិនិយោគផ្តោតលើការធានារ៉ាប់រងទូទៅ ការអភិវឌ្ឍអចលនទ្រព្យ បដិសណ្ឋារកិច្ច និង Insurtech & Autotech ។ ថ្មីៗនេះ លោក ធ្វើការជាមួយអ្នកអភិវឌ្ឍអចលនទ្រព្យចំនួនពីរនាក់ ដែលមានគម្រោងចាប់ពីឆ្នេរសមុទ្រ រហូតដល់ ទីក្រុង ហើយរហូតទៅដល់ការ អភិវឌ្ឍចម្រុះ រួមមានអគារស្នាក់នៅ ។

លោក Alex បានបញ្ចប់ថ្នាក់អនុបណ្ឌិត (MBA) ពីសាកលវិទ្យាល័យ Bath ចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) ពីសាកលវិទ្យាល័យ Campbell សហរដ្ឋអាមេរិក ។ លើសពីនេះទៀត លោក គឺជាអ្នកទីផ្សារ ដែលបានទទួលស្គាល់ដោយ វិទ្យាស្ថានទីផ្សារឆាតទើវ៉ែត ចក្រភពអង់គ្លេសដែលនៅទីនោះ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកទីផ្សារ។ លោកក៏ទទួល បានវិញ្ញាបនបត្រផ្នែកទំនាក់ទំនងសាធារណៈពីវិទ្យាស្ថានទំនាក់ទំនងសាធារណៈ ប្រទេសម៉ាឡេស៊ី ផងដែរ។



**លោកស្រី សៀ សុខលីន**  
នាយិកានាយកដ្ឋានប្រតិបត្តិកិច្ច

លោកស្រីជានាយិកានាយកដ្ឋានប្រតិបត្តិកិច្ចនៅធនាគារព្រីនស៍ ។ លោកស្រីមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យធនាគារ ហើយបានកាន់តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកិច្ច តាម។ បន្ថែមពីជំនាញដែលមាន លោកស្រីបានបន្តពង្រីក និងអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានតេរកម្ម ផងដែរ។

លោកស្រីសៀ សុខលីន ទទួលបានបរិញ្ញាបត្រ (B.A.) គណនេយ្យ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាជំនាញ ACCA នៅសាលាពាណិជ្ជកម្ម CamEd ។ លោកស្រីបានទទួលវិញ្ញាបនបត្រផ្នែកប្រតិបត្តិកិច្ចច្បាប់ ពី IBF និង ICA វិញ្ញាបនបត្រកម្រិតខ្ពស់អន្តរជាតិក្នុងការប្រឆាំងការលាងសម្អាតប្រាក់ ពីចក្រភពអង់គ្លេស ។

**កញ្ញា ហាំង ហ៊ុយ**  
នាយិកានាយកដ្ឋានគ្រប់គ្រងឥណទាន



កញ្ញា ហាំង ហ៊ុយ ជានាយិកានាយកដ្ឋានគ្រប់គ្រងឥណទាននៅធនាគារ ព្រីនស៍។ កញ្ញាមានបទពិសោធន៍ច្រើនជាង១០ឆ្នាំក្នុង វិស័យធនាគារ ដែលផ្តោតខ្លាំងលើការវិភាគហានិភ័យឥណទាន។ ជាពិសេសកញ្ញាទទួលបានការទទួលស្គាល់សម្រាប់ជំនាញនៃ ការវាយតម្លៃឥណទានដោយ Moody's Analytics ផងដែរ ។ កញ្ញា ហ៊ុយ មានជំនាញខាងការវិភាគអាជីវកម្ម និងហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្ម ខ្នាតតូច មធ្យម និងសាដីរកម្ម។

កញ្ញា ហាំង ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



**កញ្ញា គង់ សុនីត្រារ៉ាន់យ៉ា**  
នាយិកា (ស្តីទី)នាយកដ្ឋានគ្រប់គ្រងហានិភ័យ

កញ្ញា រ៉ាន់យ៉ា សព្វថ្ងៃកំពុងធ្វើការជា នាយិកា (ស្តីទី)នាយកដ្ឋានគ្រប់គ្រងហានិភ័យ។ គាត់មានបទពិសោធន៍ ១០ឆ្នាំក្នុងវិស័យ ធនាគារ និងធានារ៉ាប់រង។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងការគ្រប់គ្រងគម្រោង រដ្ឋធីរិតនៃការអភិវឌ្ឍន៍ប្រព័ន្ធ (SDLC) ការវិភាគអាជីវកម្ម ការវិភាគផលប័ត្រ ការធានាគុណភាព ការគ្រប់គ្រងប្រតិបត្តិការសាខា និងការគ្រប់គ្រងហានិភ័យ។ មុនពេល ចូលរួមជាមួយធនាគារ ព្រីនស៍ គាត់ធ្លាប់ធ្វើការនៅធនាគារ ហុង លីអុង និងក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ។

កញ្ញា រ៉ាន់យ៉ា បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ ធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យពីសាកលវិទ្យាល័យបញ្ញាជាតិ (២០១៤) ប្រទេសកម្ពុជា ជាមួយនឹងបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ (២០១២) ពីសាកលវិទ្យាស្ថាននីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។ គាត់ក៏បានបញ្ចប់កម្មវិធីដែលមានវិញ្ញាបនបត្របញ្ជាក់ជំនាញក្នុងការគ្រប់គ្រងហានិភ័យ (CERM ក្នុងឆ្នាំ២០២១) តាម អ៊ិនធើណិតពីសាលា Frankfurt School of Business ប្រទេសអាល្លឺម៉ង់។

# សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២២

**ធនាគារ ព្រីនស៍** កំពុងខិតខំឆ្ពោះទៅរកការក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅប្រទេសកម្ពុជា។ ជាក់ស្តែង ធនាគារបានធ្វើការកែលម្អ អភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពផលិតផលធនាគារបែបឌីជីថលថ្មីៗឥតឈប់ឈរ ដើម្បីបម្រើតម្រូវការខុសៗគ្នាទៅតាមប្រភេទអតិថិជនរបស់យើង។ លើសពីនេះ យើងបានពង្រីកប្រតិបត្តិការរបស់យើងទូទាំងប្រទេស នាំយកនូវភាពងាយស្រួល និងប្រសិទ្ធភាពជូនដល់អតិថិជនរបស់យើង ដើម្បីឆ្លើយតបនឹងតម្រូវការនៃរបៀបរស់នៅរបស់ពួកគេ។ សម្រាប់អាសយដ្ឋានសាខា យើងបានផ្តោតលើទីតាំងដែលបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មល្អបំផុត និងភាពងាយស្រួលរបស់អតិថិជនរបស់យើង ហើយគិតក្រិមឆ្នាំ២០២២ យើងមាន**សាខាសរុបចំនួន ៣៣**ទីតាំង និង**ម៉ាស៊ីនអេតីអិមចំនួន ៨១**ទីតាំងទូទាំងប្រទេស។


យើងបានណែនាំផលិតផល និងសេវាកម្មថ្មីៗទៅកាន់ទីផ្សារទូទាំងបណ្តាញដែលមាន ដើម្បីផ្តល់សេវាកម្មល្អបំផុតជូនដល់អតិថិជន និងគាំទ្រដល់កំណើននាពេលអនាគត។ យើងបានចាប់ផ្តើមជាមួយ អេ អាយ អេ ខេមបូឌា ដើម្បីផ្តល់ជូននូវផលិតផលបើកកាស៊ូអេនដែលយើងមានបញ្ជីអេ អាយ អេ នៅគ្រប់សាខាទាំង៣៣ ទូទាំងប្រទេស ដើម្បីផ្តល់ការប្រឹក្សាផ្នែកធានារ៉ាប់រងខណៈពេលដែលពួកគេកំពុងធ្វើប្រតិបត្តិការធនាគារជាមួយយើង។ ម្យ៉ាងវិញទៀត យើងក៏បានបើកកិច្ចសហប្រតិបត្តិការជាមួយសេវាផ្ទេរប្រាក់Ria និង MTA សម្រាប់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដើម្បីឱ្យអតិថិជនរបស់យើងធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេស ទៅកាន់ដៃគូអាជីវកម្មសមាជិកគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ។ លើសពីនេះ យើងបានដាក់ឱ្យដំណើរការនូវមុខងារទូទាត់ប្រាក់របស់យើងនៅលើកម្មវិធីដឹកជញ្ជូនអាហារ WOWNOW ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ប្រាក់ តាមរយៈគណនីធនាគារ ព្រីនស៍ ដែលពួកគេអាចរីករាយជាមួយច្រកទូទាត់រហ័ស និងមានសុវត្ថិភាព។

បើនិយាយអំពីមូលដ្ឋានអតិថិជន ដើមទុនទូទាត់របស់ធនាគារមានចំនួន ២៥០លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបទប្បញ្ញត្តិអប្បបរមាចំនួន ៧៥លានដុល្លារសម្រាប់ធនាគារពាណិជ្ជកម្ម។ ទ្រព្យសកម្មសរុបរបស់យើងមានចំនួន ១.០១៥លានដុល្លារអាមេរិក ប្រាក់កម្ចីអតិថិជនមានចំនួន ៧០៩លានដុល្លារអាមេរិក ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១១លានដុល្លារអាមេរិក ប្រាក់ចំណូលសរុបមានចំនួន ៦១,៤លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធមានចំនួន ៧៨១ពាន់ដុល្លារអាមេរិក។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំបានធ្វើឱ្យធនាគារអាចពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងមុតមាំ ដែលជាជំនួយធ្វើឱ្យ ធនាគារ ព្រីនស៍ ក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានដើមទុនខ្ពស់ និងមានភាពរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។


ក្នុងកំឡុងឆ្នាំ២០២២ យើងបានទទួលពានរង្វាន់ជា “ធនាគារពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២” និង “សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតឆ្លើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២” (ពាណិជ្ជកម្ម) ពីInternational Banker “ពានរង្វាន់និយោជកឆ្លើមជាសកលឆ្នាំ២០២២ លើការគ្រប់គ្រងសុខភាពនៅកន្លែងធ្វើការ” និង “ពានរង្វាន់និយោជកឆ្លើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២ ផ្នែកគំរូសិក្សាតាមអ៊ីដេណិតល្អបំផុត” និង ពីមហាសន្និបាតធនធានមនុស្សពិភពលោក ។

សម្រាប់យុទ្ធសាស្ត្រឆ្នាំក្រោយ ធនាគារ ព្រីនស៍ គ្រោងនឹងពង្រឹង និងលើកកម្ពស់អាជីវកម្មរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃ តាមរយៈការបំប្លែងបច្ចេកវិទ្យា ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន។ ជាចុងក្រោយ យើងមានបំណងក្លាយជាធនាគារឌីជីថលដ៏ល្អបំផុត និងក្លាយជាធនាគារជម្រើសទី១នៅប្រទេសកម្ពុជា។

# សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ



# លទ្ធផលហិរញ្ញវត្ថុ



# ជំហានដោតជ័យ

## ២០១៦

- គ្រឹះស្ថានមានសាខាចំនួន ៣ ដំណើរការនៅរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១០៩ នាក់
- មានទ្រព្យសកម្មសរុបចំនួន ១៣,៧០ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៣៥៦ នាក់

## ២០១៨

- គ្រឹះស្ថានមានសាខាចំនួន ៩ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម
- គ្រឹះស្ថានមានបុគ្គលិកចំនួន ៦៦១ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៧០,៧០ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ១.៧១១ នាក់
- គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជនៅខេត្តក្រចេះ
- ប្រព័ន្ធធនាគារស្នូលថ្មី Oracle's Flexcube បានដាក់ឱ្យប្រើប្រាស់
- អតិថិជនសរុបមានចំនួន ២.២៦៣ នាក់

## ២០២០

- គ្រឹះស្ថានមានសាខាសរុបចំនួន ៣១ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០១១ នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៤.០៦២ នាក់
- ដាក់ដំណើរការសាលារៀនសេវាធនាគារអាទិភាព
- ដាក់ដំណើរប័ណ្ណវិសា និងប័ណ្ណម៉ាស៊ីន
- បញ្ចប់ការដាក់បញ្ចូលប្រព័ន្ធ ខេមបូឌីយ៉ាស៊ីប និង វីធីលដេរ
- ក្លាយជាសមាជិកម្នាក់ៗនៃសកម្មភាពជាតិ
- ដាក់ដំណើរការសេវាប្រាក់ក្រៅប្រទេស តាមរយៈ ធនាគារ កសិករ
- ដាក់ដំណើរការសេវា PRINCE Pay (ស្កេន QR កូដ)



## ២០១៥

- ព្រឹត្តិស័ ហ្វាយនែរ គីអិលស៊ី ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

## ២០១៧

- គ្រឹះស្ថានមានសាខាចំនួន ៥ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១៦៨ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ២៦,៩៣ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៦៨៨ នាក់

## ២០១៩

- គ្រឹះស្ថានមានសាខាចំនួន ២៨ ដំណើរការនៅរាជធានីភ្នំពេញ និងខេត្តចំនួន ២០
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០០៤ នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ៤០៩,២១ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៣.២១៤ នាក់
- ប្រព័ន្ធធនាគារឌីជីថលបានដាក់ឱ្យដំណើរការ
- ៣២ ម៉ាស៊ីនដក-ដាក់ប្រាក់ (អេធីអឹម-ស៊ីឌីអឹម) បានដាក់ឱ្យប្រើប្រាស់
- អតិថិជនសរុបមានចំនួន ១១.៥២៦ នាក់
- បានចូលរួមក្នុងប្រព័ន្ធសេវាទូទាត់រហ័ស និងសេវាទូទាត់បាត់ដំបង

## ២០២២

- គ្រឹះស្ថានមានសាខាសរុបចំនួន ៣៣ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៧៥ នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៦.៧៧០ នាក់
- សាលារៀនសេវាធនាគារអាទិភាព មានចំនួន ០៤ ទីតាំង
- ដៃគូអាជីវកម្មសកម្មPRINCE Pay មានចំនួន ២២.១៣៦ (QRស្កេន)
- ដៃគូទូទាត់វិក្កយបត្រនៅលើកម្មវិធី PRINCE Mobile មានចំនួន ២៤
- ប័ណ្ណអេធីអឹម CSSចេញដោយធនាគារ ព្រឹត្តិស័ មានចំនួន ១៣.២៧៩
- ប័ណ្ណម៉ាស៊ីនកាត ប័ណ្ណវិសា ប័ណ្ណយូភីអាយ ចេញដោយធនាគារ ព្រឹត្តិស័ ប្រភេទឥណទានមានចំនួន ២៤.៨៦៩ ប្រភេទឥណទានមានចំនួន ១.៩៥៦
- សហការលើបើកសាកសួរ ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា
- ដាក់ដំណើរការប័ណ្ណយូភីអាយ
- ដាក់ដំណើរការសេវាប្រាក់Ria
- ដាក់ដំណើរការសេវាប្រាក់MTA
- បន្តភាពជាដៃគូសហការជាមួយ រោងភាពយន្ត មេដើរ ស៊ីនេផ្លែច
- ដាក់ដំណើរការផលិតផលប្រាក់បញ្ញើមានកាលកំណត់ ១១ លានដុល្លារអាមេរិក
- ដាក់ដំណើរការឥណទានផ្ទាល់ខ្លួនគ្មានទ្រព្យធានា
- ដាក់ដំណើរការមុខងារKHQRផ្ទាល់ខ្លួន ដែលអាចទទួលប្រាក់ពីសមាជិកបាត់ដំបង
- មុខងារទូទាត់សម្រាប់សេវាសាធារណៈ តាមរយៈទូរស័ព្ទ (ក្រសួងសាធារណការ និងដឹកជញ្ជូន)
- មុខងារទូទាត់សម្រាប់ថ្លៃបុព្វលាភ តាមរយៈទូរស័ព្ទ (សេវាធានារ៉ាប់រង អេ អាយ អេ CB និង People & Partners)



## ២០២១

- គ្រឹះស្ថានមានសាខាសរុបចំនួន ៣២ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៣៨ នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៥.១៣០ នាក់
- សាលារៀនសេវាធនាគារអាទិភាពមានចំនួន ០៣ ទីតាំង
- ដាក់ដំណើរការគណនីលេខពិសេស
- ដាក់ដំណើរការគណនីព្រឹត្តិស័Account
- ដាក់ដំណើរការមុខងារពិសេសអាំងប៊ាអេឡិចត្រូនិច
- ដាក់ដំណើរការមុខងារបង្កើតប័ណ្ណនិម្មិតវិសា និងប័ណ្ណនិម្មិតម៉ាស៊ីនកាត
- ដាក់ដំណើរការផ្តល់ជូនប័ណ្ណរហ័សវិសា និងប័ណ្ណរហ័សម៉ាស៊ីនកាត
- ដាក់ដំណើរការសេវាប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធរហូតិស័ SWIFT លើកម្មវិធីសេវាធានាតាមទូរស័ព្ទ (PRINCE Mobile App)
- ដាក់ដំណើរការសេវាទូទាត់តាមរយៈប្រព័ន្ធ KHQR
- ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងកិច្ចការឥណទាន
- ដាក់ដំណើរការសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- ដាក់ដំណើរការកម្មវិធី PRINCE MobileBiz
- ដាក់ដំណើរការកម្មវិធី PRINCE Merchant
- ដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា
- ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើដោយបន្ថែមមុខងារថ្មីៗ លើកម្មវិធី E-learning កម្មវិធី HRIS និងកម្មវិធី HR In The Pocket
- ដៃគូទូទាត់វិក្កយបត្រមានចំនួន ២៤ ស្ថាប័នតាមរយៈកម្មវិធីសេវាធានាតាមទូរស័ព្ទ (PRINCE Mobile App)
- ដៃគូអាជីវកម្ម PRINCE Pay មានចំនួន ១១.៧៤១៣៦

# បណ្តាញការិយាល័យប្រតិបត្តិការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ធនាគារ ព្រីនស៍ ម.ក មានសាខាប្រតិបត្តិការចំនួន ៣៣។



ការិយាល័យប្រតិបត្តិការសរុប ៣៣សាខា និងម៉ាស៊ីនអេធីអឹម ៨១ទីតាំង

### ១. | ធនាគារ ព្រីនស៍ ម.ក ទីស្នាក់ការកណ្តាល

ផ្ទះលេខ ១៧៥ អាហ្វែសេដ មហាវិថីម៉ៅសេទុង ភូមិភូមិ៥ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

### ២. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌជ្រោយចង្វារ - សង្កាត់ ព្រែកលៀប

ផ្ទះលេខ៨ និង១០ ផ្លូវជាតិលេខ១៦ ភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ

### ៣. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌលមករា - សង្កាត់ រាលរង

អគារលេខអេស២-០១ ដីអូឡាំព្យាស៊ីដី មហាវិថីព្រះមុនីវរ្ម័ន ( ២១៧ ) និងរោងចេតនា ( ១៨២ ) សង្កាត់រាលរង ខណ្ឌលមករា រាជធានីភ្នំពេញ

### ៤. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ទន្លេបាសាក់

ប្លុកអា-១ ដីទ្រូតិលេខ៧១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

### ៥. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌច្បារអំពៅ - សង្កាត់និរោធន

អគារលេខ ២១៨-២១៨អា ផ្លូវជាតិលេខ១ ភូមិប្រសិស្សស្រស់ សង្កាត់ និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

### ៦. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ ផ្សារដើមថ្កូវ

ផ្ទះលេខ ៣៦៣ ភូមិ ៣ ផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ

### ៧. | ធនាគារ ព្រីនស៍ ម.ក - សាខាខណ្ឌលមករា - សង្កាត់ បឹងព្រលិត

អគារភ្នំពេញដៅវី ផ្ទះលេខ៤៤៥ មហាវិថីព្រះមុនីវរ្ម័ន (ផ្លូវលេខ ៩៣/២៣២) សង្កាត់បឹងព្រលិត ខណ្ឌលមករា រាជធានីភ្នំពេញ

### ៨. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌមានជ័យ-សង្កាត់ ស្ទឹងមានជ័យ

ក្បាលដីលេខ២៩៥០ & ២៩៥១ ផ្ទះលេខ៣២អា&៣៣អា មហាវិថីព្រះ មុនីវរ្ម័ន ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

### ៩. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌឫស្សីកែវ - សង្កាត់ ទួលសង្កែទី២

ផ្ទះលេខ ២១១ អ៊ីស្តរូ ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ

### ១០. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី៣

ផ្ទះលេខ ២១១១ ផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងខាងជើងទី១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

### ១១. | ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក - សង្កាត់ បឹងកក់ទី១

ជាន់ផ្ទាល់ដី អគារ ធីខេ ស្តារ អ៊ិនធើណេស៊ីនណាល ផ្លូវលេខ៥១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

### ១២. | ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងតាខ្មៅ

ផ្លូវលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ខេត្តកណ្តាល

### ១៣. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបាត់ដំបង

ភូមិព្រែកតាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

### ១៤. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តសៀមរាប

ភូមិលាក់កន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប

### ១៥. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ចាម

ភូមិទី៤ សង្កាត់រាលរង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

### ១៦. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះសីហនុ

ភូមិ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

### ១៧. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រៃវែង

ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

### ១៨. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្វាយរៀង

ភូមិសួនថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

### ១៩. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តក្រចេះ

ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

### ២០. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តរតនៈគិរី

ភូមិជ័យជំនះ សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនៈគិរី

**២១. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ស្ពឺ**

ក្បាលដីលេខ ៨៨៤ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

**២២. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តតាកែវ**

ក្បាលដីលេខ ៧៩២ ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

**២៣. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះវិហារ**

ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

**២៤. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ឆ្នាំង**

ភូមិឡូទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

**២៥. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ធំ**

ក្បាលដីលេខ ១២០០ ភូមិកំពង់ធំ សង្កាត់កំពង់ទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

**២៦. | ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងប៉ោយប៉ែត**

ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

**២៧. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តត្បូងឃ្មុំ**

ក្បាលដីលេខ ០៨១៩ ផ្លូវជាតិលេខ៧ ភូមិដើមឡូង សង្កាត់ស្នួល ក្រុងស្នួល ខេត្តត្បូងឃ្មុំ

**២៨. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តពោធិ៍សាត់**

ក្បាលដីលេខ ០៥៣២ ផ្លូវជាតិ លេខ៥ ភូមិ ស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់

**២៩. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្ទឹងត្រែង**

ក្បាលដីលេខ ៤៥ ផ្លូវលេខ១៣ ភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

**៣០. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបន្ទាយមានជ័យ**

ក្បាលដីលេខ AIII ១១៨៨ ផ្លូវជាតិលេខ ៦អា ភូមិ ១ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ

**៣១. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពត**

ក្បាលដីលេខ AI ០៦៨៧ ផ្លូវសួនច្បារក្រុង ភូមិ ១ឧសតា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

**៣២. | ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តមណ្ឌលគិរី**

ក្បាលដីលេខ១១៨ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

**៣៣. | ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងសៀមរាប**

ក្បាលដីលេខ១៥២៦ មហាវិថីស៊ីរុត្តា ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

# បណ្តាញអេធីអឹម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារ ព្រីនស៍ ម.ក មានទីតាំងម៉ាស៊ីនអេធីអឹមសរុបចំនួន ៨១ទីតាំង។

នៅរាជធានីភ្នំពេញ	
១. ទីស្នាក់ការកណ្តាល	២៤. ផ្សារទួលទំពូង
២. សាខាខណ្ឌដោយចង្វារ សង្កាត់ព្រែកលៀប	២៥. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចវេងស្រែង
៣. សាខាខណ្ឌ៧មករា សង្កាត់រាលរង់	២៦. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចផ្លូវ២៧១ កែងផ្លូវ៣៧១
៤. សាខាខណ្ឌចំការមន សង្កាត់ទន្លេពោធិ៍សាត់	២៧. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចតាខ្មៅ
៥. សាខាខណ្ឌច្បារអំពៅ សង្កាត់និរោធ	២៨. ប៉េងហ្គុត យ៉ូរ៉ូ ផាក
៦. សាខាខណ្ឌចំការមន សង្កាត់ផ្សារដើមថ្កូវ	២៩. ស្ថានីយ៍ប្រេងឥន្ធនៈតេលាទឹកថ្លា
៧. សាខាខណ្ឌ៧មករា សង្កាត់បឹងព្រលិត	៣០. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
៨. សាខាខណ្ឌមានជ័យសង្កាត់ស្ទឹងមានជ័យ២	៣១. ប៉េងហ្គុត ដី ស្មាព្រីមៀរ ផ្លូវលេខ៥៩៨
៩. សាខាខណ្ឌបុស្សីកែវ សង្កាត់ទួលសង្កែទី២	៣២. AMAZON Drive Thru គូលបិល សែនសុខ
១០. សាខាខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី៣	៣៣. មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
១១. សាខាខណ្ឌ៧មករា សង្កាត់បឹងព្រលិត រាជធានីភ្នំពេញ	៣៤. កុង ឆា បឹងកេងកង
១២. សាខាទួលគោក រាជធានីភ្នំពេញ	៣៥. ស្ថានីយ៍ប្រេងឥន្ធនៈតេលាទឹកថ្លា
១៣. អ៊ីអន សែនសុខ (ជាន់ផ្ទាល់ដី)	៣៦. ចំណតចក្ខុវិស័យភ្នំពេញ
១៤. រង្វង់មូលទួលគោក	៣៧. ប្រៃសណីយ៍កម្ពុជា
១៥. កោះពេជ្រ	៣៨. ដោយចង្វារ ៦អា ផាក
១៦. ស្ថាយទ្រី ខុនដូ	៣៩. ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ២០០៤
១៧. ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ ផ្សារថ្មី	៤០. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្ទឹងមានជ័យ
១៨. ស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវជាតិលេខ៦A	៤១. បេកស៍ណូដល បឹងកេងកង
១៩. ផ្សារទំនើបអ៊ីអន ភ្នំពេញ	៤២. ផ្សារទំនើប អ៊ីអនមានជ័យ
២០. វិទ្យាល័យសន្ធរម៉ុក	៤៣. សណ្ឋាគារហ្គាឌិនស៊ីធី
២១. សាលាបឋមសិក្សាព្រះនរោត្តម	៤៤. ផ្សារគ្រួសារ ឈូកមាស
២២. ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ភ្នំពេញថ្មី	៤៥. អគារCity Tower
២៣. ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ផ្លូវ៣១០	

នៅតាមបណ្តាខេត្ត	
៤៦. សាខាក្រុងតាខ្មៅ	៦៤. សាខាខេត្តស្ទឹងត្រែង
៤៧. សាខាខេត្តបាត់ដំបង	៦៥. សាខាខេត្តបន្ទាយមានជ័យ
៤៨. សាខាក្រុងសៀមរាប	៦៦. សាខាខេត្តកំពត
៤៩. សាខាខេត្តសៀមរាប	៦៧. សាខាខេត្តមណ្ឌលគិរី
៥០. សាខាខេត្តកំពង់ចាម	៦៨. យូរ៉ែរ ហ្វាម៉ាផ្សារចាស់ - សៀមរាប
៥១. សាខាខេត្តព្រះសីហនុ	៦៩. សណ្ឋាគារ អ៊ែមប៊ឺ អង្គរ សៀមរាប
៥២. សាខាខេត្តព្រៃវែង	៧០. ស្ថានីយ៍ប្រេងឥន្ធនៈPTTផ្សារលើ
៥៣. សាខាខេត្តស្វាយរៀង	៧១. ឱសថស្ថាន ហុងហ្គុត
៥៤. សាខាខេត្តក្រចេះ	៧២. ស្ថិតវិន ក្រុងព្រះសីហនុ
៥៥. សាខាខេត្តត្បូងឃ្មុំ	៧៣. ផ្សារទំនើប ព្រីនហ៊ុនយូ
៥៦. សាខាខេត្តកំពង់ស្ពឺ	៧៤. សណ្ឋាគារ ក្លាស់ស៊ី បាត់ដំបង
៥៧. សាខាខេត្តតាកែវ	៧៥. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបាត់ដំបង
៥៨. សាខាខេត្តព្រះវិហារ	៧៦. ប៉ោយប៉ែត ប្រែនពោធិ៍ ផ្លាហ្សា
៥៩. សាខាខេត្តកំពង់ឆ្នាំង	៧៧. បេប៊ី អោតទៀត ស៊ីរុត្តា សៀមរាប
៦០. សាខាខេត្តកំពង់ធំ	៧៨. កាស៊ីណូ និងសណ្ឋាគារ ជិនប៊ុ
៦១. សាខាក្រុងប៉ោយប៉ែត	៧៩. សណ្ឋាគារ ជិនប៊ុ ព័រអ៊ុ
៦២. សាខាខេត្តត្បូងឃ្មុំ	៨០. សណ្ឋាគារ ជិនប៊ុ កូយដូ
៦៣. សាខាខេត្តពោធិ៍សាត់	៨១. ផ្សារទំនើប អាប៊ី - សៀមរាប១

# ផលិតផល និងប្រយុទ្ធសិទ្ធិ

## ផលិតផល និងសេវាកម្មសម្រាប់បុគ្គល

ធនាគារ ព្រីនស៍ ផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទ ដើម្បីផ្តល់ជូនអតិថិជនបុគ្គលគ្រប់រូប។ ផលិតផលទាំងនេះរួមមាន គណនី ប្រាក់បញ្ញើ ប័ណ្ណទូទាត់ សេវាផ្ទេរប្រាក់ និងផលិតផលជាច្រើនទៀត។ លើសពីនេះ ដើម្បីធានាថា យើងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរ និងដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជន យើងបានបង្កើត និងកែលម្អផលិតផល និងសេវាកម្មរបស់យើងតាមរយៈទាំងប្រព័ន្ធឌីជីថល និងប្រព័ន្ធមិនមែនឌីជីថល ដំណោះស្រាយការទូទាត់ ព្រមទាំងការបើកដំណើរការសាខាថ្មី។

## គណនី

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ យើងបានបន្តពង្រឹងផលិតផលសំខាន់ៗរបស់យើង និងផ្តល់សេវាកម្មភាពយុទ្ធសាស្ត្រ ដើម្បីបង្កើនចំនួនអតិថិជន។ ជាលទ្ធផល យើងបានចាត់វិធានការដូចខាងក្រោម៖

- ការលើកកម្ពស់ផលិតផលគណនីផ្ទាល់ខ្លួន ដោយដាក់ដំណើរការគណនីផ្ទាល់ខ្លួនគ្មានទ្រព្យធានា ដើម្បីជួយសម្រួលដល់តម្រូវការផ្ទាល់ខ្លួន និងបង្កើនចំណែកទីផ្សារ។
- ពង្រីកផលិតផលគណនីខុសដូច្នោះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់អតិថិជនក្នុងស្រុក និងបរទេសលើការទិញខុសដូ។
- យុទ្ធនាការស្តង់ ធនាគារ ព្រីនស៍ ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់យើង។ យុទ្ធនាការនេះធ្វើឡើងនៅគម្រោង PH Euro Park Grand Star Platinum ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់លើប្រាក់បញ្ញើ និងគណនី ជាពិសេសគណនីគេហដ្ឋាន និងគណនីបង់ប្រាក់គេហដ្ឋាន ព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀត។
- សកម្មភាពជិះកង់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការគណនីបង់ប្រាក់គេហដ្ឋាន។ សកម្មភាពនេះធ្វើឡើងនៅក្នុងបុរីពិភពថ្មីចំការដូង១ បុរីសម្បត្តិមានហេង៣ គម្រោង២ (ព្រែកឯង) និងបុរីពិភពថ្មីកប់ស្រូវ២។ យុទ្ធនាការនេះ មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងមាននៅខេត្តសៀមរាបផងដែរ។



## ប្រាក់បញ្ញើ



យុទ្ធសាស្ត្រសម្រាប់អតិថិជនប្រាក់បញ្ញើ ធនាគារ ព្រីនស៍ បានផ្តល់ការផ្តល់ជូនពិសេសដោយចាប់ផ្តើមយុទ្ធនាការជាច្រើននៅលើគណនីបញ្ញើតាមមានកាលកំណត់ ដូចជាការផ្សព្វផ្សាយរូបិយបណ្ណប្រាក់រៀលក្នុងអត្រាប្តូរដល់ ៦,២៥% ក្នុងមួយឆ្នាំ ផ្តល់កញ្ចប់អត្ថប្រយោជន៍ដែលមានការធានារ៉ាប់រងលើដំងើកូរ៉េ វីដ១៩ ការពិនិត្យសុខភាពដោយគតគិតថ្លៃ ដបទឹក និងអត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់អតិថិជននៅពេលដែលពួកគេបានដាក់ប្រាក់បញ្ញើជាមួយយើង។ អ្វីដែលកាន់តែពិសេសនោះ ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាការដ៏អស្ចារ្យមួយសម្រាប់គណនីបញ្ញើមានកាលកំណត់ ដែលផ្តល់ជូនអត្រាការប្រាក់ ៦%

ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់ ៦ខែ និងអត្រាការប្រាក់ ៧%ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់ ៧ខែ ដើម្បីអបអររួមបញ្ចូលរបស់យើង។ ក្រៅពីយុទ្ធនាការពិសេសទាំងនេះ យើងក៏មានការផ្តល់ជូនពិសេសសម្រាប់យុទ្ធនាការស្តង់ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ ឬឱកាសពិសេសផងដែរ។

លើសពីនេះ យើងក៏បានពង្រឹង និងពង្រីកជម្រើសប្រាក់បញ្ញើមានកាលកំណត់ ដែលហៅថា “អត្រាការប្រាក់មុនកាលកំណត់ សម្រាប់ប្រាក់បញ្ញើមានកាលកំណត់” ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានការប្រាក់មុនកាលកំណត់។ ជាការពិតណាស់ យុទ្ធនាការ និងការពង្រឹងគឺមិនគ្រប់គ្រាន់ ដើម្បីក្លាយជាធនាគារជម្រើសទី១សម្រាប់អតិថិជននោះទេ ដូច្នេះហើយ យើងបានបង្កើតវីដីមួយផ្សេងទៀតដើម្បីទទួលបានចំណែកទីផ្សារ ដោយចាប់ផ្តើមជាមួយ ក្រុមហ៊ុនដឹកជញ្ជូនWOWNOW ដើម្បីរួមបញ្ចូលមុខងារបង់ប្រាក់នៅលើកម្មវិធី WOWNOW និងផ្តល់ជូននូវការបញ្ជុះតម្លៃពិសេស។ សម្រាប់ការបញ្ជាទិញដែលទូទាត់តាមជម្រើសទូទាត់របស់ធនាគារ ព្រីនស៍។ គោលបំណងគឺដើម្បីបង្កើនចំនួននៃការបើកគណនី និងការដាក់ប្រាក់។

## បើកកាស៊ូរេន

ព្រឹត្តិការណ៍សំខាន់មួយទៀតដែលធនាគារ ព្រីនស៍ សម្រេចបានក្នុងឆ្នាំ២០២២ គឺការចាប់ផ្តើមសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយធីវិក AIA ខេមបូឌា លើផលិតផល និងសេវាកម្មបើកកាស៊ូរេន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មចម្រុះ ដែលផ្តល់នូវភាពងាយស្រួលលើដំណោះស្រាយធានារ៉ាប់រង និងដំណោះស្រាយធានាការល្អបំផុត។ គ្រប់សាខាទាំង៣៣ របស់ធនាគារ ព្រីនស៍ ម.ក មានបញ្ជូរអេ អាយ អេ ដើម្បីផ្តល់ការប្រឹក្សាធានារ៉ាប់រង ខណៈពេលដែលអតិថិជនកំពុងធ្វើប្រតិបត្តិការធានាការជាមួយយើង។




### ផលិតផល និងប្រមូលនិធិប័ណ្ណទូទាត់

តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការចែកចាយផលិតផលប័ណ្ណទូទាត់ជាច្រើនប្រភេទដល់អតិថិជន ក្នុងឆ្នាំ២០២២ ប័ណ្ណUnionPay របស់ធនាគារ ព្រីនស៍ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការទាំងប័ណ្ណឥណទាន និងប័ណ្ណឥណទាន។ ហើយផលិតផលថ្មីរបស់យើង ប័ណ្ណUnionPay ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជន VIP របស់យើងជាមួយនឹងការផ្តល់ជូនពិសេសនៃការធានារ៉ាប់រងគ្រោះថ្នាក់ ក៏ដូចជាការចូលប្រើកន្លែងទទួលភ្ញៀវVIPនៅព្រលានយន្តហោះរហូតដល់ ផងក្នុងមួយឆ្នាំ។



លើសពីនេះ យើងបាននាំយកនូវយុទ្ធនាការដ៏គួរឱ្យទាក់ទាញជាច្រើនសម្រាប់អតិថិជនថ្មី និងអតិថិជនដែលមានស្រាប់ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ និងសិទ្ធិនានា នៅពេលចំណាយជាមួយប័ណ្ណធនាគារ ព្រីនស៍ របស់យើង រួមទាំងការផ្តល់ជូនសាច់ប្រាក់ត្រឡប់មកវិញ ការបញ្ចុះតម្លៃ ឬប័ណ្ណសាច់ប្រាក់តាមរយៈការផ្សព្វផ្សាយភាពជាដៃគូជាមួយពាណិជ្ជករដ៏ពេញនិយម និងល្បីៗ ដូចជា ផ្សារទំនើបអ៊ីអន ខេមបូឌា រោងភាពយន្ត មេដើរ ស៊ីនេឆ្លូច ហាងកាហ្វេAmazon ភ្នំពេញសាហ្វារី ភ្នាក់ងារដំណើរកម្សាន្តAgoda ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គុយ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ផ្លូវលឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដើម។

### យុទ្ធនាការផ្តល់ជូនសម្រាប់ប័ណ្ណម៉ាស៊ីនរកាត





ផ្តល់ជូនប្រាក់ត្រឡប់ពិសេសរហូតដល់ ២៨% នៃការចំណាយសរុបនៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ផ្តល់ជូនប្រាក់ត្រឡប់ពិសេសរហូតដល់ ២៨% នៃការចំណាយសរុបនៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ



ផ្តល់ជូនប្រាក់ត្រឡប់ពិសេសរហូតដល់ ២៥% នៃការចំណាយសរុបនៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ផ្តល់ជូនពិសេសជាមួយប្រាក់ត្រឡប់ ៣០% ឬអតិបរមាត្រឹម ២០ដុល្លារ លើសំបុត្រចូលទស្សនា និងផ្តល់ជូន 200P=២ដុល្លារ សម្រាប់ការបើកគណនីថ្មីនៅស្តង់ធនាគារ ព្រីនស៍ នៅភ្នំពេញសាហ្វារី



ផ្តល់ជូនពិសេសជាមួយប្រាក់ត្រឡប់ ៣០% ឬអតិបរមាត្រឹម ២០ដុល្លារ លើសំបុត្រចូលទស្សនា និងផ្តល់ជូន 200P=២ដុល្លារ សម្រាប់ការបើកគណនីថ្មីនៅស្តង់ធនាគារ ព្រីនស៍ នៅហ្គាឌិន ស៊ី ជី រីតជើផាក

ការផ្តល់ជូនពិសេសរហូតដល់ ២០% សម្រាប់ការកក់កន្លែងស្នាក់នៅ អាហារ និងភេសជ្ជៈ ស្ប៉ា និងការបញ្ជាទិញតាមអ៊ីនធឺណិត


ការផ្តល់ជូនផ្តាច់មុខជាមួយនឹងប្រាក់ត្រឡប់មក ១% លើការចំណាយសរុបជាមួយប័ណ្ណម៉ាស៊ីនរកាតឆ្លាតវិទ្យារបស់ធនាគារ ព្រីនស៍

ការផ្តល់ជូនពិសេសជាមួយក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គុយ លើសំបុត្រយន្តហោះ

ការផ្តល់ជូនប្រចាំថ្ងៃជាមួយនឹងតម្លៃ ៣ដុល្លារសម្រាប់ការចំណាយ ២០ដុល្លារនៅផ្សារទំនើបអ៊ីអន AEON Max Value និងAEON Online

ទទួលបាន ៤០០០ រៀល ចំនួន ១០ដងលើ Grab Ride និង Grab Food







ការផ្តល់ជូនប្រចាំថ្ងៃជាមួយនឹងភ្ជាប់តម្លៃ ៥ដុល្លារសម្រាប់ការចំណាយ ២០ដុល្លារនៅផ្សារទំនើបអ៊ីអេន និងAEON Online

**យុទ្ធនាការផ្តល់ជូនសម្រាប់ប័ណ្ណវីសា**

ការផ្តល់ជូនពិសេស និងប្រមូលនិធិ រហូតដល់ ១៥% នៅលើកម្មវិធី និងគេហទំព័រពេញនិយម ក្នុងស្រុក និងអន្តរជាតិ



ការបញ្ចុះតម្លៃពិសេស ២ដុល្លារ សម្រាប់ការចំណាយអប្បបរមា ១៥ដុល្លារ នៅលើកម្មវិធី Taobao

**យុទ្ធនាការផ្តល់ជូនសម្រាប់ប័ណ្ណUnionPay**

វិភាយជាមួយឯកសិទ្ធិភាពធានារ៉ាប់រងគ្រោះថ្នាក់ការធ្វើដំណើររហូតដល់ ៤៥០.០០០ដុល្លារ និងចូលប្រើប្រាស់សាលសម្រាកនៅអាកាសយានដ្ឋានដោយឥតគិតថ្លៃទូទាំងពិភពលោក



បញ្ចុះតម្លៃពិសេស ៥០% ភ្លាមៗ លើ foodpanda

វិភាយជាមួយការបញ្ចុះតម្លៃ ១០% ឬរហូតដល់ ៥ ដុល្លារសម្រាប់ផ្លូវលឿនលឿនភ្នំពេញ-ព្រះសីហនុ



**យុទ្ធនាការផ្តល់ជូនសម្រាប់ប័ណ្ណគ្រប់ប្រភេទ**



ការផ្តល់ជូនដ៏អស្ចារ្យ បញ្ចុះតម្លៃរហូតដល់ ៦០% លើសំបុត្រកុនប្រចាំថ្ងៃ 2D/3D/VIP/KID នៅរោងភាពយន្ត មេដើរ ស៊ីនេឆ្លូច

ហ្វ្រីពោតលីង សម្រាប់សំបុត្រកុនដែលបង់ប្រាក់ជាមួយប័ណ្ណធនាគារ ព្រីនស៍



ការចូលប្រើប្រាស់ផ្តាច់មុខក្នុងសាលសម្រាកនៅអាកាសយានដ្ឋានទូទាំងពិភពលោកជាមួយនឹងប័ណ្ណឆ្លាទីនីម ឬដាយមិន

ការផ្តល់ជូនរយៈពេលវែងជាមួយនឹងការបញ្ចុះតម្លៃ ៧% សម្រាប់ការកក់កន្លែងស្នាក់នៅលើagoda



### ផលិតផល និងប្រយោជន៍ប័ណ្ណទូទាត់



ធនាគារ ព្រីនស៍ ផ្តល់ជូននូវផលិតផលធនាគារអាជីវកម្មជាច្រើនប្រភេទ ពិសេសលើឥណទានអាជីវកម្ម (ឥណទានរយៈពេលវែង និងឥណទានរហ័ស) គណនីអាជីវកម្ម (គណនីមូលប្បទានប័ត្រអាជីវកម្ម និងគណនីអាជីវកម្មឆ្លើស) សេវាហិរញ្ញវត្ថុអាជីវកម្ម និងសេវាអាជីវករ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនអាជីវកម្ម។ ជាមួយនឹងចក្ខុវិស័យរបស់យើង “ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយសម្រាប់អតិថិជនគោលដៅរបស់យើង” យើងត្រូវបានដាក់ចេញនូវយុទ្ធនាការ និងការផ្សព្វផ្សាយជាច្រើនលើផលិតផលរបស់យើង ក៏ដូចជាអាជីវកម្មជាមួយនឹងគម្រោងCGCC និងSME ដើម្បីគាំទ្រដល់សហគ្រិនខ្នាតតូច និងមធ្យមដែលខ្វះខាតទ្រព្យធានា ដើម្បីទទួលបានមូលនិធិសម្រាប់ចំណាយ ឬអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។

### ឥណទាន



ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាការឥណទានអាជីវកម្មដើម្បីផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ ៧,២៥% សម្រាប់រយៈពេល ២ឆ្នាំដំបូង លើឥណទានរហ័ស និងឥណទានរយៈពេលយូរ។ យុទ្ធនាការផ្តល់រង្វាន់ឥណទានអាជីវកម្មសម្រាប់បុគ្គលិកផ្ទៃក្នុងរហូតដល់ ៥០ដុល្លារសម្រាប់ អ្នកដែលបានណែនាំអតិថិជនឥណទានថ្មីដោយជោគជ័យ។

### ប្រាក់បញ្ញើ

យើងបានចាប់ផ្តើមការផ្តល់ជូនពិសេស ក្នុងអំឡុងពេលធនាគារ ព្រីនស៍ ម.ក សាខាទួលគោក បើកដំណើរការដោយផ្តល់ជូនអតិថិជនគណនីមូលប្បទានប័ត្រអាជីវកម្ម និងគណនីអាជីវកម្មឆ្លើសថ្មី ចំនួន ៥០នាក់ដំបូងជាមួយនឹងប្រាក់ត្រឡប់ ៣% លើប្រាក់បញ្ញើដំបូង (សាច់ប្រាក់ត្រឡប់អតិបរមា ៥០ដុល្លារ) សៀវភៅមូលប្បទានប័ត្រគតតិចថ្ងៃ (សៀវភៅមួយក្បាល/ខែ សម្រាប់រយៈពេល ១២ខែ) និងការលើកលែងថ្លៃសេវាប្រចាំឆ្នាំលើឆ្នាំដំបូងសម្រាប់ប័ណ្ណទូទាត់។ ក្រៅពីនេះ ក៏មានយុទ្ធនាការផ្តល់រង្វាន់ដល់គណនីអាជីវកម្មសម្រាប់បុគ្គលិកផ្ទៃក្នុងរហូតដល់ ១០ដុល្លារសម្រាប់អ្នកដែលបានណែនាំអតិថិជនថ្មីដោយជោគជ័យ។



### សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ជាយុទ្ធសាស្ត្រដើម្បីបង្កើនផលិតផលហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារ ព្រីនស៍ បានដាក់យុទ្ធនាការហិរញ្ញប្បទានពាណិជ្ជកម្មជូនដល់អតិថិជនអាជីវកម្ម ដោយផ្តល់នូវការបញ្ចុះតម្លៃពិសេសលើថ្លៃសេវាការចេញលិខិតធានារបស់ធនាគារ ត្រឹម០,០៨% ក្នុងមួយខែ (អប្បបរមា ២០ដុល្លារក្នុងមួយខែ) ឥណទានហិរញ្ញប្បទានពាណិជ្ជកម្មជាមួយនឹងការប្រាក់ទាបបំផុតត្រឹម ៨% ក្នុងមួយឆ្នាំ និងការបញ្ចុះតម្លៃលើការអនុម័តឥណទានត្រឹម ០,៥% សម្រាប់ឆ្នាំដំបូង។ លើសពីនេះ យើងក៏បានដាក់យុទ្ធនាការលើកទឹកចិត្តសម្រាប់បុគ្គលិកផ្ទៃក្នុងសម្រាប់អ្នកដែលបានណែនាំអតិថិជនថ្មីដោយជោគជ័យផងដែរ។



**សេវាកម្មអាជីវករ និងដៃគូសហការ**

**ប្រូម៉ូសិន KHQR សម្រាប់អ្នកប្រើប្រាស់ PRINCE Mobile និង ដៃគូអាជីវករPRINCE KHQR**

គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីផ្សព្វផ្សាយពីKHQRរបស់ធនាគារ ព្រីនស៍ រួមជាមួយនឹងការប្រកាសជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាអំពីសេវាទូទាត់ប្រាក់ KHQR ។ ភារកិច្ចការលើកទឹកចិត្តដល់អតិថិជនដែលមានស្រាប់របស់យើង និងសាធារណជន ក្នុងការជ្រើសរើសPRINCE KHQR ជាជម្រើសដំបូងសម្រាប់បណ្តាញទូទាត់ និងការទាក់ទាញអតិថិជនថ្មី និងអាជីវករថ្មី។

**ផ្តល់ជូនសម្រាប់អាជីវករPRINCE KHQR**

ទទួលបានការទូទាត់តាមរយៈ PRINCE KHQR យ៉ាងតិច ៥ដុល្លារអាមេរិក ឬ ២០.០០០ រៀលក្នុងមួយប្រតិបត្តិការអាជីវករអាចទទួលបានប្រាក់ត្រឡប់ចំនួន ០,៥ដុល្លារអាមេរិកឬ ២.០០០រៀលក្នុងមួយប្រតិបត្តិការសម្រាប់ថ្ងៃចន្ទ ដល់សុក្រ និងប្រាក់ត្រឡប់ចំនួន ១ដុល្លារអាមេរិក ឬ ៤.០០០ រៀលក្នុងមួយប្រតិបត្តិការសម្រាប់ចុងសប្តាហ៍ អតិបរមាប្រាក់ត្រឡប់ប្រចាំខែចំនួន ៥០ ដុល្លារអាមេរិក ឬ ២០០.០០០ រៀល។

**ផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់កម្មវិធី PRINCE Mobile**

ធ្វើការទូទាត់តាមប្រព័ន្ធ PRINCE KHQR យ៉ាងតិច ៥ដុល្លារអាមេរិក ឬ ២០.០០០ រៀល ក្នុងមួយប្រតិបត្តិការអតិថិជនអាចទទួលបានប្រាក់ត្រឡប់ចំនួន ០,៥ដុល្លារអាមេរិកឬ ២.០០០រៀលក្នុងមួយប្រតិបត្តិការសម្រាប់ថ្ងៃចន្ទ ដល់សុក្រ និងប្រាក់ត្រឡប់ចំនួន ១ដុល្លារអាមេរិក ឬ ៤.០០០ រៀលក្នុងមួយប្រតិបត្តិការសម្រាប់ចុងសប្តាហ៍ អតិបរមាប្រាក់ត្រឡប់ប្រចាំខែចំនួន ៥ដុល្លារអាមេរិក ឬ ៤០.០០០ រៀល។



**ការផ្សព្វផ្សាយតាមសាធារណៈ**

យើងបានធ្វើការផ្សព្វផ្សាយជាសាធារណៈនៅតាមផ្សារធំៗ និងល្បីៗក្នុងស្រុក ដើម្បីផ្សព្វផ្សាយពី PRINCE KHQR និងទទួលបានអាជីវករលក់ដូរថ្មីៗដូចជា ផ្សារទួលទំពូង ផ្សារបឹងកេងកង ផ្សារកណ្តាល ផ្សារអូឡាំពិក ផ្សារចាស់ និងផ្សារអូឫស្សី។

**ការបញ្ចុះតម្លៃពិសេស**

អាជីវករសរុបចំនួន ៧០នាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារ ព្រីនស៍ ដើម្បីចូលរួមក្នុងការបញ្ចុះតម្លៃភាពជាដៃគូ ដែលអាជីវករនឹងផ្តល់ការបញ្ចុះតម្លៃពិសេសលើផលិតផល និងសេវាកម្ម នៅពេលដែលអតិថិជនធ្វើការទូទាត់តាមរយៈ PRINCE KHQR ។ ក្នុងនោះមានអាជីវករជាច្រើនប្រភេទដូចជា ហាងកាហ្វេ និងហាងនំប៉័ង ភោជនីយដ្ឋាន មន្ទីរពេទ្យ ហាងសាឡន ហាងវែនតា សាលារៀន និងហាងផ្សេងៗជាច្រើនទៀត។



**ផលិតផល និងសេវាកម្មសម្រាប់សេវាធនាគារអាទិភាព**



នៅក្នុងខែកក្កដា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវសេវាធនាគារអាទិភាពទី៤ របស់ខ្លួននៅក្នុងសាខាខណ្ឌទួលគោក ដែលទើបនឹងបើកថ្មី ដែលបានបង្កើនចំនួនសាលធនាគារអាទិភាពព្រីនស៍ សរុបដល់ ៤កន្លែង នៅក្នុងរាជធានីភ្នំពេញ។ នៅចុងឆ្នាំ២០២២ ធនាគារ ព្រីនស៍ មានអតិថិជនធនាគារអាទិភាពប្រហែល ៤៣០នាក់ ដែលជាចំនួនទ្វេដងនៃឆ្នាំ២០២១។

អតិថិជនធនាគារអាទិភាព អាចរីករាយជាមួយសុភមង្គលនៃសាលអាទិភាពរបស់យើង កាដូស្ថាគមន៍ភ្លាមៗសម្រាប់ការបើកគណនី និងសេវាកម្មធនាគារផ្ទាល់ខ្លួនពីប្រធានគ្រប់គ្រងទំនាក់ទំនងក៏ដូចជាការផ្តល់ជូនផ្តាច់មុខពី ដៃគូសហការទូទាំងពិភពលោករបស់ធនាគារ ព្រីនស៍។

## ធនធានមនុស្ស

### ផែនការធនធានមនុស្ស និង ការជ្រើសរើសបុគ្គលិក

- ជាផ្នែកនៃរបៀបវារៈនៃការផ្លាស់ប្តូររបស់ធនាគារព្រីនស៍ ការវិភាគអំពីដំណើរការជ្រើសរើសត្រូវបានធ្វើឡើងដើម្បីកំណត់ចំណុចដែលអាចត្រូវបានសម្រួល និងកែលម្អ។ គំនិតផ្តួចផ្តើមត្រូវបានចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ដោយមានគោលបំណងកាត់បន្ថយពេលវេលាសរុបនៃការជ្រើសរើសបុគ្គលិក ពីជាមធ្យម ៩០ថ្ងៃប្រតិទិនទៅ ៦០ថ្ងៃប្រតិទិន (ឬ ៤០ថ្ងៃធ្វើការ) ដោយគោលដៅដំបូងតាមរយៈការកែលម្អដំណើរការនៃការសម្រេចបុគ្គលិក។ តាមរយៈការកែលម្អនេះយើងបានកាត់បន្ថយពេលវេលាជ្រើសរើសជាមធ្យមមកត្រឹម ៥៨ថ្ងៃ តាមប្រតិទិន។ គំនិតផ្តួចផ្តើមនេះត្រូវបានចងក្រងជាឯកសារអមដោយការណែនាំសម្រាប់ដំណាក់កាលបន្ទាប់ ដែលនឹងស្វែងរកឧបករណ៍ថ្មីបន្ថែម រួមទាំងគ្រប់គ្រងការជ្រើសរើសបុគ្គលិក និងការធ្វើតេស្តចិត្តសាស្ត្រ ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា។
- ធនាគារបន្តទាក់ទាញមនុស្សដែលមានជំនាញ និងសម្បូរបែបពីមជ្ឈដ្ឋានជាច្រើន យើងបានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រជ្រើសរើសជាច្រើន ដែលសរុបទៅចំនួន ៣៨៣ តួនាទីត្រូវបានជ្រើសរើសបំពេញ តាមរយៈការសម្ភាសន៍ និងការជ្រើសរើស ដើម្បីផ្តល់កម្លាំងពលកម្មទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការពង្រីកអាជីវកម្មរបស់ធនាគារ។

### ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស

- ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិករបស់យើង គឺជាកន្លឹះក្នុងការធ្វើឱ្យពួកគេមានសមត្ថភាពអាចបម្រើសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជនរបស់យើង ដើម្បីទ្រទ្រង់អាជីវកម្មរបស់យើង ក៏ដូចជាបន្តរីកចម្រើនទៅមុខ។ នៅឆ្នាំ២០២២ យើងបានបន្តអភិវឌ្ឍ និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន សម្រាប់បុគ្គលិករបស់យើងទាំងថ្មី និងដែលមានស្រាប់។ នេះគឺដើម្បីធានាថាពួកគេមានចំណេះដឹង ជំនាញ និងអាកប្បកិរិយាត្រឹមត្រូវ ដើម្បីបំពេញការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន។
- យើងបានពិនិត្យ និងធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សានិងបណ្តុះបណ្តាលតាមតួនាទី ដែលបង្ហាញអំពីវគ្គបណ្តុះបណ្តាលចាំបាច់ (ទាំងបច្ចេកទេស/ជំនាញរឹង និងទន់) ដែលទាមទារសម្រាប់បុគ្គលិកក្នុងតួនាទី និងកម្រិតការងារជាក់លាក់ ដើម្បីបំពេញក្នុងរយៈពេលដែលបានកំណត់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់លទ្ធភាពឱ្យពួកគេបំពេញតួនាទីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
- យើងក៏បានបង្កើត សម្ភារៈជំនួយការលក់ សម្រាប់បុគ្គលិកផ្នែកលក់ និងសេវាកម្មទាំងអស់។ សម្ភារៈជំនួយការលក់នេះជាកូនសៀវភៅ ដែលមានការសង្ខេបខ្លីៗអំពីផលិតផលសំខាន់ៗរបស់យើង ហើយត្រូវបានផ្តួចផ្តើមឡើង ដើម្បីពង្រឹងចំណេះដឹងអំពីផលិតផលរបស់បុគ្គលិកផ្នែកលក់ និងសេវាកម្មរបស់យើង និងគាំទ្រពួកគេក្នុងការពន្យល់អំពីផលិតផលរបស់យើងឱ្យបានច្បាស់លាស់ និងត្រឹមត្រូវដល់អតិថិជន។
- លើសពីនេះ យើងបានបង្កើត និងផ្តល់ការបណ្តុះបណ្តាលផ្នែកលក់តាមទូរស័ព្ទ ដើម្បីគាំទ្រដល់បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ដែលមានទំនួលខុសត្រូវក្នុងការជួយលក់តាមទូរស័ព្ទ បន្ថែមពីលើការងារដែលមានស្រាប់របស់ពួកគេ។
- ដោយយល់ឃើញថា បទពិសោធន៍របស់អតិថិជនគឺជាកត្តាខុសប្លែកគ្នាក្នុងការប្រកួតប្រជែង និងមានសារៈសំខាន់ ដើម្បីទ្រទ្រង់កំណើនអាជីវកម្ម យើងក៏បានផ្តួចផ្តើមវគ្គបណ្តុះបណ្តាលគោលការណ៍នៃការផ្តល់បទពិសោធន៍ដ៏អស្ចារ្យជូនអតិថិជនសម្រាប់បុគ្គលិកទាំងអស់ ក្នុងគោលបំណងបណ្តុះផ្គត់ផ្គង់គំនិត និងវប្បធម៌អតិថិជនដំបូងនៅទូទាំងធនាគារ និងវគ្គបណ្តុះបណ្តាលការតុបតែងខ្លួន និងផ្គត់ផ្គង់ មុនសម្រាប់បុគ្គលិកជំនួរ។ វគ្គបណ្តុះបណ្តាលទាំងពីរនេះគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្របទពិសោធន៍អតិថិជនរបស់យើង សម្រាប់ការកសាងសមត្ថភាពបុគ្គលិករបស់ធនាគារយើង ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរជូនអតិថិជនរបស់យើង។
- លើសពីនេះ យើងបានពង្រឹងសមត្ថភាពប្រធានសាខារបស់យើង ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការយល់ដឹងអំពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាប្រធានសាខា។

- អនុវត្តតាមផែនការមេនៃការបណ្តុះបណ្តាល យើងបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ដែលមានឈ្មោះថា **‘Leadership Excellence And Performance (LEAP)’** ដល់បុគ្គលិកទាំងអស់ នៅដើមខែកក្កដា។ កម្មវិធីនេះមានគោលបំណងរៀបចំបុគ្គលិករបស់យើងសម្រាប់កម្រិតអាជីពបន្ទាប់ និងក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ វាមានមេរៀនជាច្រើន ដែលត្រូវបានបែងចែកតាមរបស់នៃភាពជាអ្នកដឹកនាំ ដោយផ្អែកលើកម្រិតមុខតំណែងការងារ។
- ជាចុងក្រោយ យើងបានចុះឈ្មោះពាក់កណ្តាលនៃចំនួនបុគ្គលិកគោលដៅ (បុគ្គលិកចំនួន ២០៧ នាក់) សម្រាប់វិញ្ញាបនបត្រផ្នែកផ្តល់កម្មវិធីប្រកបដោយទំនួលខុសត្រូវ ដែលជាវគ្គចាំបាច់មួយដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

### ការទូទាត់ប្រាក់សំណង និងអត្ថប្រយោជន៍បុគ្គលិក

- ក្នុងនាមជាទិវោធាកដែលល្អបំផុតមួយ ធនាគារ ព្រីនស៍ នៅតែរក្សាគោលដៅហិរញ្ញវត្ថុរបស់ខ្លួនជាស្ថាប័នឈានមុខមួយដែលផ្តល់កញ្ចប់ប្រាក់សំណងនិងអត្ថប្រយោជន៍ដ៏ទាក់ទាញដល់បុគ្គលិក បើទោះបីជាមានផលប៉ះពាល់ខ្លះពីការ រីករាលដាលជំងឺកូវីដ១៩ និងបរិយាកាសដែលមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។
- គោលការណ៍ស្តីពីប្រាក់រង្វាន់លើកទឹកចិត្តផ្នែកលក់ ត្រូវបានកែលម្អនៅក្នុងឆ្នាំ២០២២ ដើម្បីទាក់ទាញ និងលើកទឹកចិត្តដល់បុគ្គលិកឆ្នើម។
- បន្ថែមពីលើការផ្តល់ជូននូវការធានារ៉ាប់រងសុខភាពដល់បុគ្គលិក និងអ្នកស្ថិតក្នុងបន្ទុក ធនាគារ ព្រីនស៍ បានបង្កើតការយកចិត្តទុកដាក់ដល់បុគ្គលិកនិងគ្រួសាររបស់ពួកគេ តាមរយៈការទិញធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុនអេ អាយ អេ ខេមបូឌា សម្រាប់បុគ្គលិកទាំងអស់។
- ជាគោលដៅអាទិភាពមួយរបស់ផ្នែកធនធានមនុស្សដើម្បីបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់បុគ្គលិក យើងបានបន្តធ្វើ ខ្លឹមសារនីយកម្មសេវាកម្មធនធានមនុស្សបន្ថែមទៀតនៅក្នុងឆ្នាំ២០២២ មានដូចជាការស្នើសុំច្បាប់ឈប់សម្រាក ការស្នើទូទាត់សំណងព្យាបាលជំងឺ ជាដើម តាមរយៈកម្មវិធីទូរស័ព្ទដែលសម្រាប់បុគ្គលិក ឈ្មោះថា “HR Pocket” ។

### ការគ្រប់គ្រងលទ្ធផលការងារ និងភាពជាដៃគូអាជីវកម្មធនធានមនុស្ស

#### ការគ្រប់គ្រងលទ្ធផលការងារ

- ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុទ្ធសាស្ត្ររបស់ធនាគារនៅឆ្នាំ២០២២ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង លទ្ធផលការងារត្រូវបានពិនិត្យឡើងវិញដើម្បីអោយមានភាពជាក់ស្តែង ស្តង់ដារ និងស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម។ គោលការណ៍ណែនាំរួមមានផ្នែកនៃការកំណត់ និងការវាយតម្លៃ KPI សាកល្បង ព្រមទាំងលក្ខខណ្ឌនៃការកំណត់ KPI របស់និយោជិតដែលនឹងផ្លាស់ប្តូរ/ផ្ទេរមុខតំណែង ការកំណត់តំណែង ការផ្លាស់ប្តូរអ្នកគ្រប់គ្រង។ល។ ដែលត្រូវបានកែលម្អជាខ្លឹមសារផ្ទៃក្នុងនៅក្នុងឆ្នាំ២០២២ ដែលអ្នកគ្រប់គ្រងអាចកំណត់ KPI ការសាកល្បង ចូលដំណើរការពិនិត្យ និងអនុវត្តលទ្ធផលការងារបុគ្គលិករបស់ពួកគេ។

#### ដៃគូអាជីវកម្មធនធានមនុស្ស

- ក្រុមការងារ ដៃគូអាជីវកម្មធនធានមនុស្ស របស់យើងបាននឹងកំពុងពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែរឹងមាំក្នុងការជួយគាំទ្រក្រុមហ៊ុន ដើម្បីគ្រប់គ្រងបញ្ហារបស់បុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។ ពួកគេសម្រេចបាននូវគម្រោងបុគ្គលិកជាច្រើន រួមមានការរក្សាបុគ្គលិក ការចល័តនិងចាត់តាំងបុគ្គលិក ផែនការកែលម្អលទ្ធផលការងារបុគ្គលិក និងការចូលរួមស្តាប់និងផ្តល់មតិបុគ្គលិក ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងចំណោមបុគ្គលិកនៅក្នុងក្រុម និងនៅទូទាំងធនាគារ។ យើងបានរចនាកម្មវិធីផ្សេងៗ ដើម្បីចូលរួមជាមួយមនុស្សកាន់តែប្រសើរ។ ជាពិសេស ប្រជាជននៅសាខា ដោយសារពួកគេជាអ្នករួមចំណែកដ៏សំខាន់ដល់ប្រាក់ចំណូលរបស់ធនាគារ។

### ពានរង្វាន់ធនធានមនុស្ស

- ធនាគារព្រីនស៍ មានមោទនភាពក្នុងការបង្ហាញនូវពានរង្វាន់ទាំងពីរ ដែលទទួលបានក្នុងឆ្នាំ ២០២២ មានដូចជា៖



ពានរង្វាន់និយោជកឆ្នើមជាសកល ប្រចាំ២០២២ទៅលើ “ការគ្រប់គ្រងសុខភាពនៅកន្លែងធ្វើការ” ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍ ទូទាំងពិភពលោក



ពានរង្វាន់និយោជកប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២២ ពីមហាសន្និបាតធនធានមនុស្សពិភពលោកនៅខែមករា ឆ្នាំ ២០២២ ទៅលើ “គំរូការរៀនតាមអ៊ីនធឺណិតល្អបំផុត”

បន្ទាប់ពីបានបំប្លែងខ្លួនទៅជាធនាគារពាណិជ្ជពេញលេញនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ធនាគារបានបង្កើនចំនួននិយោជិតយ៉ាងច្រើន។ ក្នុងរយៈពេលដ៏ខ្លីនេះ ធនាគារព្រីនស៍ បានផ្តោតលើយុទ្ធនាការ “និយោជកជាដម្រើសទីមួយ” ដោយបង្កើតគោលការណ៍ណែនាំ និងនីតិវិធីក្នុងការពង្រឹងការជ្រើសរើសបុគ្គលិក និងដំណើរការជ្រើសយកបុគ្គលិកថ្មី ការវិនិយោគក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ដោយបណ្តុះគំនិតផ្តោតលើលទ្ធផលការងារជាក់ស្តែង និងគុណតម្លៃស្នូលរបស់ធនាគារ និងផ្តល់ឱកាសដល់និយោជិតក្នុងការចូលរួមផ្តល់មតិយោបល់ និងគំនិតថ្មីៗ ។ ធនាគារព្រីនស៍ មានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ទាំងនេះ ។

### គម្រោងឌីជីថល



ឆ្នាំ២០២២ គឺជាឆ្នាំនៃការផ្លាស់ប្តូរ ដោយការបន្តបន្ថែមនៃការរីកក្សិកដំណើរការវិវឌ្ឍន៍ ដែលត្រូវបានគាំទ្រដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ យើងបាននាំមកនូវ មុខងារមានលក្ខណៈពិសេសថ្មីយ៉ាងច្រើនចំនួន មានការរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពលើការភ្ជាប់ទំនាក់ទំនង (integration) និងការបន្ថែមមុខងារតូចៗជាច្រើន។ បន្ទាប់នេះ គឺជាសមិទ្ធផលដែល យើងបានដាក់អោយប្រើនៅលើកម្មវិធីPRINCE Mobile ក្នុងឆ្នាំ២០២២។

- យើងបានចាប់ផ្តើមជាមួយនឹងមុខងារទូទាត់បុព្វលាភអេ អាយ អេ ដែលឥឡូវនេះ អ្នកប្រើប្រាស់អាចបង់ថ្លៃបុព្វលាភអេ អាយ អេ របស់ពួកគេ ដោយអាចដាក់ ប្រាក់បញ្ញើ កាលវិភាគទូទាត់ បានគ្រប់ទីកន្លែង គ្រប់ពេលវេលា។
- បន្ថែមពីលើការបង់ប្រាក់ថ្លៃបុព្វលាភអេ អាយ អេ នេះ មុខងារដ៏អស្ចារ្យមួយទៀតគឺមុខងារទូទាត់ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ថ្លៃស្នាក់លេខដែលបានទិញពីក្រសួងភ្លាមៗ។
- មុខងារតូចៗ ប៉ុន្តែមានប្រយោជន៍ក្នុងការប្រើប្រាស់ខ្លាំង និងសន្សំសំចៃពេលវេលាមួយទៀតនោះគឺជាការដំណើរការប័ណ្ណតាមរយៈទូរស័ព្ទ។ ជាមួយនឹងមុខងារនេះ អតិថិជនមិនតម្រូវឱ្យមកកាន់ម៉ាស៊ីន ATM ណាមួយឡើយ ដោយអតិថិជនគ្រាន់តែចុចប៉ុន្មានដំហានងាយៗ នៅលើអេក្រង់ទូរស័ព្ទជាការស្រេច។
- ចំពោះការផ្ទេរប្រាក់ក្រៅប្រទេស ទាំងផ្ទេរចេញ និងផ្ទេរចូល អ្នកប្រើប្រាស់អាចទទួលបានប្រាក់ និងផ្ទេរប្រាក់ តាមពេលវេលាជាក់ស្តែង តាមរយៈសេវាផ្ទេរប្រាក់Ria។
- យើងបានដាក់ដំណើរការ នូវមុខងារឈានមុខគេ គឺKHQRផ្ទាល់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានការទូទាត់ពីនរណាម្នាក់ និងកម្មវិធីណាមួយដែលជាសមាជិកបាតង ហើយទទួលបានការផ្ទេរប្រាក់យ៉ាងសាមញ្ញ សុវត្ថិភាព និងដោយឥតគិតថ្លៃ។
- រួមជាមួយនឹងKHQR ផ្ទាល់ខ្លួន ការធ្វើបច្ចុប្បន្នភាពលើគណនីអាទិភាពផ្តល់នូវកញ្ចប់ថ្មីទាំងមូលសម្រាប់អ្នកប្រើប្រាស់ក្នុងការបើកគណនីថ្មីភ្លាមៗ និងរីករាយជាមួយ បទពិសោធន៍ធនាគារដែលងាយស្រួល និងផ្ទាល់ខ្លួន។
- យើងក៏បានដាក់អោយប្រើប្រាស់នូវផ្នែកបន្ថែមដែលមានប្រយោជន៍មួយចំនួនផងដែរ។ ទាំងនេះរួមមាន Cellcard Referral ដែលជាកម្មវិធីឌីជីថល ដែលអ្នកប្រើប្រាស់ Cellcard អាចក្លាយជាអតិថិជនរបស់ធនាគារ ព្រីនស៍ ដែលអាចបង្កើតគណនីAccount ដោយភ្ជាប់ពីកម្មវិធីCellcard ទៅកម្មវិធី PRINCE Mobile។ ចំណែក PRINCE Pay Online (PPO) យើងបានសហការជាមួយនឹងWOWNOW ដែលជាដៃគូដំបូងរបស់យើង ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង់ប្រាក់ លើការបញ្ជាទិញពីកម្មវិធីWOWNOW តាមរយៈកម្មវិធីPRINCE Mobile ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃការដាក់ដំណើរការ ប្រតិបត្តិការលើទីផ្សារ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ជិត ៩០% ចាប់ពីចុងខែខុម្ភុរដល់ខែកក្កដា។



- Merchant Locator គឺជាមុខងារដ៏មានអត្ថប្រយោជន៍ដែលជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការកំណត់ទីតាំងអាជីវករដែលជាដៃគូជិតស្និទ្ធបំផុតបានយ៉ាងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចស្វែងរកទំនាក់ទំនងអាជីវករ និងម៉ោងប្រតិបត្តិការក៏ដូចជាស្វែងរកផែនទីទៅកាន់ហាងតាមរយៈ Google Maps និង Apple Map បានយ៉ាងងាយស្រួល ។
- នៅលើផ្នែកសុវត្ថិភាព យើងបានបន្ថែមមុខងារការពារខ្លួន (RASP) របស់កម្មវិធី ដើម្បីតាមដានឥរិយាបថគួរឱ្យសង្ស័យណាមួយនៅពេលដំណើរការ និងដើម្បីការពារប្រឆាំងនឹងអ្នកគំរាមកំហែងដែលព្យាយាមខំនាំកម្មវិធី។ លក្ខណៈពិសេស RASP នេះក៏គ្របដណ្តប់កម្មវិធីធនាគារឌីជីថលផ្សេងទៀត ដូចជាកម្មវិធីPRINCE MobileBiz និងកម្មវិធីPRINCE Merchant ។

បន្ថែមពីលើការដាក់ដំណើរការ លក្ខណៈពិសេសថ្មីៗ និងគួរឱ្យចាប់អារម្មណ៍ យើងក៏បានពង្រឹងដំណើរអតិថិជននៃលក្ខណៈពិសេស ដែលមានស្រាប់របស់យើង ដោយផ្តល់ជូននូវបទពិសោធន៍អតិថិជននៃតែលទ្ធកម្ម រួមជាមួយនឹងការកែលម្អផ្សេងទៀត ដើម្បីគាំទ្រ ដល់គំនិតផ្តួចផ្តើមនិយតកររបស់យើងក្នុងការកែលម្អបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធការងារ KHQR ។

ពីលក្ខណៈពិសេសនៃការដាក់ដំណើរការខាងលើ និងការធ្វើបច្ចុប្បន្នភាពនៃបញ្ហាសិប្បនិម្មិត (AI) លើសេវាធនាគារតាមទូរស័ព្ទ យើងអាចចាប់យកកំណើននៃអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដូចខាងក្រោម៖



(តួលេខនេះរួមមានគណនីAccountsសកម្ម)

ក្នុងពេលជាមួយគ្នានេះ ការពង្រឹងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើងតែងតែជាគោលដៅសំខាន់របស់យើង។ ការផ្លាស់ប្តូរឌីជីថលក្នុងចំណោមការផ្លាស់ប្តូរសំខាន់ៗទាំងនេះ គឺការកែប្រែពេញលេញ នៃដំណើរការអតិថិជនថ្មី ដោយការណែនាំនូវសេវាកម្មថ្មីស្របទ្វេ Flexi។ កំណែទម្រង់នេះផ្តោតលើការផ្តល់សេវាអតិថិជនល្អបំផុត ដោយមានការរួមបញ្ចូល ប្រព័ន្ធផ្សេងៗរួមទាំង PAO AML និងប្រព័ន្ធធនាគារស្នូលទៅក្នុងចំណុចប្រសព្វតែមួយ ដែលក្រុមសេវាកម្មអតិថិជនអាច ផ្តល់ សេវាកម្មដល់អតិថិជនដូចជាការបង្កើត CIF ការបើកគណនី និងការបើកប័ណ្ណនៅលើប្រព័ន្ធតែមួយ ដោយចំណាយពេលវេលានៃ ការផ្តល់សេវាកាន់តែតិច។ លើសពីនេះ វាធ្វើឱ្យគុណភាពទិន្នន័យអតិថិជនរបស់យើងប្រសើរឡើង តាមរយៈការបង្កើតបញ្ជីតម្លៃ ជំនួសឱ្យការអនុញ្ញាតបញ្ចូលអត្ថបទ និងឯកសារដោយសេរី។ ចុងក្រោយ អ្វីដែលសំខាន់នោះ គឺមធ្យោបាយសម្រាប់ដំណើរការ អតិថិជនថ្មី ត្រូវបានធ្វើឱ្យមានភាពសាមញ្ញសម្រាប់ក្រុមសេវាកម្មអតិថិជន ដែលអាចចូលប្រើប្រាស់នៅលើTablet បន្ថែមពីលើការ ចូលប្រើកុំព្យូទ័រ។

ដំណោះស្រាយផ្សេងទៀត រួមមានការពង្រឹងទៅលើកម្មវិធី HR Pocket ប្រព័ន្ធទម្រង់ Form ប្រព័ន្ធផ្សេងទៀត Fixed Assets និង ប្រព័ន្ធទម្រង់ Procurement & Payment។ ចាប់តាំងពីការបើកដំណើរការ HR in the Pocket ក្នុងឆ្នាំ២០២០ កម្មវិធីនេះបាន សម្រួលដល់បុគ្គលិកផ្ទៃក្នុង ដើម្បីអាចចូលប្រើព័ត៌មានធនធានមនុស្សកាន់តែងាយស្រួល។ ថ្មីៗនេះ យើងបានបន្ថែមមុខងារថ្មីចំនួន ពីរ រួមមានការប្រកាសការចាក់វ៉ាក់សាំង និងកម្មវិធីដាក់ច្បាប់តាមរយៈទូរស័ព្ទ។ នៅលើប្រព័ន្ធទម្រង់ Form យើងបានដាក់ដំណើរការ មុខងារ AIA Referral និង Dispute Request log ដើម្បីជំនាញកម្មវិធីនៃការបញ្ជូនបន្ត និងសំណើ សម្រាប់ប្រតិបត្តិ ការអាជីវកម្ម និងដីថលដំណើរការរៀងៗខ្លួន។ សម្រាប់ការងារហិរញ្ញវត្ថុ និងលទ្ធកម្ម យើងបានធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ eProcurement & Payments បច្ចុប្បន្នរបស់យើង ហើយបាននាំមកនូវប្រព័ន្ធទ្រព្យសកម្មថេរ ដើម្បីកាត់បន្ថយចំណុចប៉ះ ដោយដៃ និងលុបបំបាត់ដំណើរការដែលផ្អែកលើក្រដាស។

# គោលនយោបាយប្រតិបត្តិការ

ដើម្បីអនុលោមតាមច្បាប់និងបទបញ្ជាជាធរមាន បទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ និងដើម្បីធានាថាធនាគារអនុលោមបានពេញលេញ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយអនុលោមតាម ស្របតាមប្រកាស ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីជួយអ្នកគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលក្នុងការកំណត់ រាល់វែង តាមដាន និងគ្រប់គ្រងហានិភ័យ មិនអនុលោមតាមច្បាប់ និងលើកកម្ពស់ការគ្រប់គ្រងធនាគារឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងបទបញ្ញត្តិដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។

គោលនយោបាយនេះមានគោលបំណងបង្ហាញពីនីតិវិធីរបស់ធនាគារដែលកំណត់ទៅលើមុខងារប្រតិបត្តិការ ដែលមានសារៈសំខាន់ ក្នុងការកំណត់ រាយការណ៍ និងបង្ហាញពីភាពអនុលោមតាម និងបង្ហាញពីហានិភ័យដែលទាក់ទងនឹងបទបញ្ញត្តិនានា។ គោលនយោបាយនេះនឹងជួយដល់ ធនាគារ ព្រីនស៍ ម.ក ក្នុងការកាត់បន្ថយនិងលុបបំបាត់ហានិភ័យនៃការបំពានទៅលើ ច្បាប់ បទបញ្ញត្តិ និង ក្រមសីលធម៌។

## ការប្រឆាំងការលាងសម្អាតប្រាក់និងហិរញ្ញប្បទានតេររកម្ម

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្មហៅកាត់ ថា "AML/CFT" ដោយធ្វើការបង្កើតគោលនយោបាយ ប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្ម ស្របតាម ច្បាប់និងប្រកាសស្តីពីការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្ម ដើម្បីការពារ ធនាគារព្រីនស៍ ម.ក ពី ការប្រព្រឹត្តិដោយចេតនាដោយអចេតនាទាក់ទងនឹងការលាងសម្អាតប្រាក់ឬសកម្មភាពហិរញ្ញប្បទានតេររកម្មនេះ។ លើស ពីនេះ ធនាគារ បានវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា "CORAL iSEM AML / CFT System" ដើម្បី ធ្វើការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

សំខាន់ជាងនេះទៅទៀត ធនាគារ ក៏បានបន្តបណ្តុះបណ្តាលបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកប្រតិបត្តិការទាំងអស់ត្រូវ ចូលរួមគ្រប់បណ្តុះបណ្តាលបំប៉នស្តីពី ការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្ម (AML / CFT) ម្តងក្នុង មួយឆ្នាំនិងឆ្លងកាត់ការប្រលងក្រោយការបណ្តុះបណ្តាល។ តម្រូវការនៃការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ អនុវត្តដើម្បីពង្រឹងការអប់រំនិងការយល់ដឹងរបស់បុគ្គលិកទាក់ទងនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទាន តេររកម្ម ដែលជាវិធីសាស្ត្រមួយក្នុងការរារាំងចំពោះការប៉ុនប៉ងក្នុងការប្រើប្រាស់សេវាកម្មនិងផលិតផលរបស់ធនាគារដោយ មិនមានភាពត្រឹមត្រូវ។

## គោលនយោបាយវិស្សលប្តូរវិង

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រព្រឹត្តិអាកប្បកិរិយាមិនសមរម្យ ឬ សកម្មភាពអសីលធម៌ណាមួយដែលអាចនឹង កើតឡើងគ្រប់ពេល និងដើម្បីអនុវត្តស្របតាមប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយវិស្សលប្តូរវិង ដើម្បីកំណត់អ្នកទទួលខុសត្រូវ និងទទួលព័ត៌មានពីនិយោជិកដែលមាន កង្វល់ធ្ងន់ធ្ងរតាមរយៈការបង្កើត បណ្តាញទំនាក់ទំនងសុវត្ថិភាពដែលនេះជួយឱ្យនិយោជិកអាចធ្វើការរាយការណ៍អំពី កង្វល់ ធ្ងន់ធ្ងរ ទាក់ទងនឹងការអនុវត្តអាកប្បកិរិយាមិនសមរម្យដែលអាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពរបស់ធនាគារ។

គោលការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និយោជិកឱ្យលើកឡើងពីកង្វល់ធ្ងន់ធ្ងរនៅខាងក្នុង ដោយគ្មានការភ័យខ្លាចការសងសឹក ជាមួយនឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពជាជាងការមើលទៅលើបញ្ហាប្រយោជន៍ ទៅខាងក្រៅ។ គោលនយោបាយនេះក៏នឹងជួយដល់ការគ្រប់គ្រង ចាត់វិធានការដោះស្រាយ ឬការពារការប្រព្រឹត្តិមិនត្រឹមត្រូវ ណាមួយឱ្យបានទាន់ពេលវេលា។ ជាការសំខាន់ផងដែរដែលការអនុវត្តគោលនយោបាយនេះត្រូវធ្វើឡើងដោយមានតម្លាភាព និងទំនួលខុសត្រូវ (ដូច្នេះនិយោជិកទុកចិត្តលើដំណើរការនេះ) ដែលធានានូវការសម្ងាត់ក្នុងការផ្តល់ព័ត៌មាននិងព័ត៌មានដែល បានរាយការណ៍។


# រចនាសម្ព័ន្ធ ធនាគារ



## ៣

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៥៩
អភិបាលកិច្ចសាជីវកម្ម	៦២
ភាគទុនិក	៦២
ក្រុមប្រឹក្សាភិបាល	៦៣

# រចនាសម្ព័ន្ធរបស់ស្ថាប័ន



គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ  
 គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងផលិតផលថ្មី  
 គណៈកម្មាធិការសវនកម្មផ្ទៃក្នុង និងប្រតិបត្តិកិច្ច  
 ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងហ៊ិន សុរចនា  
 កំណើនFranchise  
 អនុប្រធាននាយកប្រតិបត្តិ  
 នាយកប្រតិបត្តិចែកចាយ (CDO)  
 នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO)  
 នាយកប្រតិបត្តិប្រតិបត្តិការ (COO)  
 នាយកដ្ឋានគ្រប់គ្រងផលប៉ុន្តែង  
 នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ  
 នាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម (BFS)  
 នាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល (RFS)  
 នាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនធនាគារអាទិភាព (PFS)  
 នាយកដ្ឋានគ្រប់គ្រងសាខា  
 នាយកដ្ឋានបណ្តាញចែកចាយក្រៅពីសាខា  
 នាយកដ្ឋានផ្នែកលក់  
 នាយកដ្ឋានបទពិសោធន៍អតិថិជន  
 នាយកដ្ឋានគ្រប់គ្រងសាខា  
 នាយកដ្ឋានគ្រប់គ្រងហានិភ័យ  
 នាយកដ្ឋានសេវាកម្មព័ត៌មានវិទ្យា  
 នាយកដ្ឋានធនាគារឌីជីថល  
 នាយកដ្ឋានផ្លាស់ប្តូរ និងគ្រប់គ្រងទិន្នន័យ  
 នាយកដ្ឋានគ្រប់គ្រងឥណទាន  
 នាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន  
 នាយកដ្ឋានគ្រប់គ្រងហានិភ័យ  
 នាយកដ្ឋានរដ្ឋបាល និងលទ្ធកម្ម  
 ប្រតិបត្តិការធនាគារ និងប្រតិបត្តិការ  
 នាយកដ្ឋានប្រតិបត្តិកិច្ច  
 នាយកដ្ឋានសវនកម្មផ្ទៃក្នុង (CIA)





## អភិបាលកិច្ចសាជីវកម្ម

ធនាគារយល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នោះធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនាគារ ជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ព្រីនស៍ ម.ក បានរៀបចំនូវរចនាសម្ព័ន្ធក្នុងការធានាឱ្យបាន នូវការបែងចែកនូវតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យរួមមានផ្នែកប្រតិបត្តិកាម និងហានិភ័យ ដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍ផ្ទាល់ទៅគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) ដែលរួមមានគណៈកម្មការហានិភ័យ និងផលិតផលថ្មី និងគណៈកម្មការសវនកម្ម និងប្រតិបត្តិកាម។ លើសពីនេះ មុខងារសវនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិកាម និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល(Board Committee) តាមរយៈគណៈកម្មការសវនកម្ម និងប្រតិបត្តិកាម។

## ក្រមសីលធម៌

ជំនឿទុកចិត្តដែលអតិថិជន និងសាធារណៈជនមានចំពោះធនាគារ គឺសំខាន់សម្រាប់ដំណើរការប្រតិបត្តិ និងភាពជោគជ័យរបស់ធនាគារ។ ធនាគារ ព្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រមប្រតិបត្តិរួមមាន អភិបាល បុគ្គលិក អ្នកចុះកិច្ចសន្យា និងអ្នកផ្គត់ផ្គង់ដែលតម្រូវឱ្យទទួលស្គាល់ និងអនុវត្តនូវក្រមប្រតិបត្តិរបស់ធនាគារ ព្រីនស៍ ម.ក និងតម្រូវឱ្យប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង។

## ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ២រូប។  
អ្នកខកញ៉ា ចេន ហ៊ឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ព្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិកលោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។  
លោក ហុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ លោកជាសហគ្រិនពូកែមួយរូប ជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនៈទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍និយដ្ឋានបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។

# ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៦នាក់ ហើយក្នុងនោះ ៣រូបជា អភិបាលឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការយល់ព្រម ពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំង ស្រុងលើការដឹកនាំ គ្រប់គ្រង ចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដារ គណនេយ្យភាព ដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរួមលើគ្រប់ការវិនិច្ឆ័យទាំងអស់។

ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពីសំណាក់ អភិបាលនីមួយៗ នៅគ្រប់វិស័យទាំងអស់របស់ធុរកិច្ច និងប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើទេពកោសល្យជំនាញដ៏ទូលំទូលាយ របស់អភិបាលទាំងអស់ អភិបាលឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហាគន្លឹះទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើស រកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទង ទៅនឹងប្រកាសទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិកម្ពុជា (NBC)។

ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ។ នេះដើម្បីធានា ឱ្យបានថាធនាគារ ទទួលបានប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ ការសម្រេចចិត្តប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តបេសកកម្ម របស់ធនាគារដោយជោគជ័យ។ ក្របខណ្ឌអភិបាលកិច្ចរបស់ធនាគារ ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍ របស់ប្រកាសលេខ ធ-៧-០៨-២១១ ស្តីពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ធ៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គល ដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខធ៧-១០-១៧២ ប្រ.ក ស្តីពីការ ត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរ។

គណៈកម្មការជាន់ខ្ពស់បីត្រូវបង្កើតឡើងដូចខាងក្រោម៖

## គណៈកម្មការសវនកម្ម និងប្រតិបត្តិតាម សមាសភាព

- **លោក ថេន សំរិសុទ្ធ** ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- **លោក MUHAMMAD BIN IBRAHIM** ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- **លោក ហុយ ឆាយ** ជាសមាជិក

## តួនាទី និងទំនួលខុសត្រូវ

### ក). ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

១. អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ច របស់ធនាគារ។
២. ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិតាម ដែលបង្កើតឡើង ដោយគណៈគ្រប់គ្រងធនាគារ។
៣. គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
៤. ពិនិត្យលើការប្រតិបត្តិតាមច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើគំហើញសំខាន់ៗដែល ពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្លំ ឬការប្រព្រឹត្តក្រមអសីលធម៌ និង ការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
៥. ដឹកនាំអង្គភាពដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ហើយផ្តល់យោបល់ពីផល ដែលអាចកើតមានឡើង ឬកើតមានជាក់ស្តែងនៃការផ្លាស់ប្តូរនិយ័តកម្ម។
៦. ផ្តល់អនុសាសន៍ត្រឹមត្រូវ ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការ ធនាគារ ឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

### ខ). របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុគឺត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

១. ពិនិត្យគោលនយោបាយគណនេយ្យ។
២. ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។
៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្ដោតសំខាន់ លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម
- លិខិតតំណាងទៅកាន់សវនករ
- សេចក្តីសន្និដ្ឋានពីកង្វល់
- ការប្រតិបត្តិតាមស្តង់ដារគណនេយ្យ
- ការប្រតិបត្តិតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ
- ប្រតិបត្តិការរាងកាយពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជុំវិញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុន ពាក់ព័ន្ធដទៃទៀត ឬសាច់ញាតិ ។ល។ ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

គ). សវនកម្មដោយសវនករឯករាជ្យ

- ១. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មការសវនកម្ម និងប្រតិបត្តិកម្ម គួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការរឹតត្បិតល្អិតល្អនៃការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
- ២. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យ ព្រមទាំងអនុម័តយល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
- ៣. ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យ ដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

ឃ). សវនកម្មផ្ទៃក្នុង

- ១. ពិនិត្យនូវទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
- ២. ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់ និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។
- ៣. ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
- ៤. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំងបុគ្គលិកដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
- ៥. ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្តភាពមិនប្រក្រតី និងភាពបរាជ័យនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

ង). ប្រតិបត្តិកម្ម

- ១. ត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវការប្រកាន់ខ្ជាប់របស់ធនាគារចំពោះតម្រូវការច្បាប់ និងប្រតិបត្តិកម្ម ដែលត្រូវអនុវត្តចំពោះអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារដោយគ្មានការកំណត់ចំពោះការគ្រប់គ្រងលើការប្រឆាំងទៅនឹងការសម្អាតប្រាក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរកម្ម ហើយរាយការណ៍ជាទៀងទាត់ទៅក្រុមប្រឹក្សាភិបាលផ្អែកលើបញ្ហាប្រតិបត្តិកម្មដោយស្របតាមអនុសាសន៍ ឬសកម្មភាពតែម្ដងណាមួយ។
- ២. ពិនិត្យមើលឡើងវិញរាល់ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ និងស្ថានភាពទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតឡើងនៅក្នុងធនាគារ រួមទាំងប្រតិបត្តិការ នីតិវិធី ឬដំណើរការប្រតិបត្តិកម្មដែលចោទជាសំណួរអំពីភាពស្មោះត្រង់នៃការគ្រប់គ្រង។

ច). ផ្សេងៗ

- ១. សម្របសម្រួលជាមួយគណៈកម្មការហានិភ័យនិងផលិតផលថ្មី ដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
- ២. ប្រតិបត្តិការត្រួតពិនិត្យ និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសាកសមក្នុងខ្លឹមសារយោង។

គណៈកម្មការហានិភ័យ និងផលិតផលថ្មីសមាសភាព

- លោក MUHAMMAD BIN IBRAHIM ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ស៊ីម ហ៊ុយឈ័ង ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហ៊ុយ ឆាយ ជាសមាជិក

តួនាទី និងទំនួលខុសត្រូវ

ក). ហានិភ័យ

- ១. ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុងអនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
- ២. ពិនិត្យឡើងវិញនូវទស្សនៈវិទ្យាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយដែលបានណែនាំដោយគណៈគ្រប់គ្រង ដោយធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងនាយកដ្ឋាន រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
- ៣. ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- ៤. ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្ររាស់វែងហានិភ័យ។
- ៥. មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រុមប្រតិបត្តិល្អឥតខ្ចោះ។
- ៦. លម្អិតលើចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យ រួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- ៧. ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
- ៨. បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។
- ៩. ពិនិត្យ និងរាយការណ៍លើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌក្នុងការកំណត់អត្តសញ្ញាណការរាស់ស្ងួង និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
- ១០. ធានាថាសម្ព័ន្ធ ធនធាន និងប្រព័ន្ធត្រូវបានដាក់សម្រាប់ការគ្រប់គ្រងហានិភ័យ ឧទាហរណ៍៖ ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
- ១១. ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូនសមាសភាពមុខងារហានិភ័យ និងសកម្មភាពគ្រប់គ្រងហានិភ័យ។

ខ). ផលិតផលថ្មី

- ១. ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី រួមបញ្ចូលទាំងប៉ុន្តែមិនកំណត់ត្រឹមតែមុខងារ បញ្ញត្តិ និងលក្ខខណ្ឌ យុទ្ធសាស្ត្រ និងផ្នែកគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មការហានិភ័យ និង ផលិតផលថ្មី និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។
- ២. តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អតិថិជន និងធានាថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ដើម្បីតាមដាន និងរាយការណ៍មូលដ្ឋានអាជីវកម្ម និងការអភិវឌ្ឍន៍ក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុងរីកចម្រើន និងរាយការណ៍ផ្ទៃក្នុងដល់ពេលវេលាដែលកើតចេញពីការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

គណៈកម្មការ ការតែងតាំង និងប្រាក់ឈ្នួលសមាសភាព

- លោក ស៊ីម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ចេន សំរិសុទ្ធ ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

- ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឲ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈសម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឲ្យមានសម្រាប់ធ្វើជាអភិបាល។
- ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់នាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ និង;
- គ. ដើម្បីបង្កើតយន្តការសម្រាប់រាយការណ៍ដោយផ្ទាល់ដល់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួមចំណែករបស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់អនុគណៈកម្មការនានារបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិនានា និង
- ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងរាយការណ៍លើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មការនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជានាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិ។
- ង. ដើម្បីរាយការណ៍លើអភិបាល សម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ។
- ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងសមាភាពរវាងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការការពិនិត្យឡើងវិញប្រចាំឆ្នាំ។
- ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំង ផែនការបន្តនៃរបស់គណៈគ្រប់គ្រង និងការរាយការណ៍លើការអនុវត្តការងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង
- ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល ។
- ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលដាក់លាក់សម្រាប់អភិបាលប្រតិបត្តិ នាយកប្រតិបត្តិ និងសមាជិកគណៈកម្មការប្រតិបត្តិ។

គណៈកម្មការប្រតិបត្តិ

គណៈកម្មការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះ គណៈកម្មការគ្រប់គ្រងរបស់ធនាគារ គឺជាគណៈកម្មការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មការប្រតិបត្តិ។ គណៈកម្មការទាំងនោះរួមមាន គណៈកម្មការធនធានមនុស្ស (HRC) គណៈកម្មការ គ្រប់គ្រងហានិភ័យ (RMC) គណៈកម្មការឥណទាន (MCC) គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង អកម្ម (ALCO) និងគណៈកម្មការគ្រប់គ្រងគម្រោង (PSC)។

នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន៖

- ១. លោក ហ៊ិន សុវចនា ប្រធាននាយកប្រតិបត្តិ ជាប្រធានគណៈកម្មការប្រតិបត្តិ
- ២. លោក Looi Kok Soon អនុប្រធាននាយកប្រតិបត្តិ (ចាត់តាំងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣) ជាសមាជិក
- ៣. លោក Leslie Lee Chee Wei នាយកប្រតិបត្តិចែកចាយ ជាសមាជិក
- ៤. លោក Winston Tan នាយកប្រតិបត្តិហិរញ្ញវត្ថុ ជាសមាជិក
- ៥. លោក ឡេង សេងឡុន នាយកប្រតិបត្តិប្រតិបត្តិការ ជាសមាជិក
- ៦. លោក កែវ រុដ្ឋី នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង ជាសមាជិក
- ៧. លោក Ngow E Van នាយកប្រតិបត្តិធនធានមនុស្ស និងវប្បធម៌ (ចាត់តាំងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣) ជាសមាជិក
- ៨. លោកស្រី កែវ រស់និស្ស័យ នាយិកាគ្រប់គ្រងកិច្ចការច្បាប់ និងលេខាធិការសាធារណៈ ជាសមាជិក
- ៩. លោកស្រី សៀ សុខលីន នាយិកាគ្រប់គ្រងប្រតិបត្តិតាម ជាសមាជិក
- ១០. លោកស្រី ប៉េង លីយ៉ា នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល ជាសមាជិក
- ១១. លោកស្រី តៃ មុយនី នាយិកាគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្ម ជាសមាជិក
- ១២. កញ្ញា ហាំង ហ៊ុយ នាយិកាគ្រប់គ្រងឥណទាន ជាសមាជិក
- ១៣. លោក អ៊ុង ពិសី នាយកគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យា ជាសមាជិក
- ១៤. លោក Lim Eng Keat នាយកគ្រប់គ្រងការទំនាក់ទំនងសាធារណៈ ជាសមាជិក
- ១៥. លោកស្រី លាង សុខឡាង នាយិកាគ្រប់គ្រងការផ្លាស់ប្តូរនិងទិន្នន័យ ជាសមាជិក
- ១៦. លោក យុន ប៊ុណ្ណារិទ្ធ នាយកគ្រប់គ្រងសាខា ជាសមាជិក
- ១៧. លោក គី រណ្ណរដ្ឋ នាយកនាយកដ្ឋានធនាគារឌីជីថល (ចាត់តាំងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣) ជាសមាជិក
- ១៨. កញ្ញា គង់ សុនីត្រាវ៉ាន់យ៉ា នាយិកា (ស្តីទី)នាយកដ្ឋានគ្រប់គ្រងហានិភ័យ (ចាត់តាំងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣) ជាសមាជិក

# ទំនួលខុសត្រូវ សង្គម



## ៤

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព  
ទំនួលខុសត្រូវសង្គម

៧១


៧២

# ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព

ធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា បានទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះអាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ទន្ទឹមនឹងការថែរក្សាបរិស្ថាន និងគាំទ្រដល់វប្បធម៌ និងសហគមន៍។

ក្នុងឆ្នាំ២០២២ យើងបានបង្កើត និងដាក់ឱ្យដំណើរការក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលមានគោលនយោបាយទូទៅមួយ គោលនយោបាយស្នូលបួន គោលនយោបាយប្រធានបទពីរ និងគោលនយោបាយតាមឧស្សាហកម្មហានិភ័យប្រាំបួន ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មរបស់យើងនៅគ្រប់កម្រិត និងផ្តល់ជាឯកសារយោងសម្រាប់ស្វែងយល់ពីឱកាស និងដោះស្រាយជាមួយហានិភ័យក្នុងបរិបទនៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយផ្ទាល់ និងដោយប្រយោល។ គោលនយោបាយនីមួយៗបង្ហាញពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ដំណោះស្រាយដែលជាការប្តេជ្ញាចិត្តរបស់យើង និងអ្វីដែលយើងរំពឹងថាអតិថិជន និងដៃគូអាជីវកម្មរបស់យើងនឹងត្រូវប្រតិបត្តិតាម។

នីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការណែនាំជាជំហានៗ លើការកំណត់រាយការណ៍ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។ បន្ថែមលើការបញ្ចូលការវាយតម្លៃហានិភ័យបរិស្ថាននិងសង្គម នៅក្នុងដំណើរការតំណាង និងលទ្ធកម្ម យើងក៏ប្តេជ្ញាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាព និងការយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុបែកធំ ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មក្នុងតំលៃសមរម្យសម្រាប់ថាមពលកើតឡើងវិញ និងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់យើង។



# ទំនួលខុសត្រូវសង្គម

## ១. សុខភាព

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)



[ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកហ៊ុន សុរេន អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍។ ក្រោមការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ព្រីនស៍ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់TYDA រយៈពេល០៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់៣០០,០០០ ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្ត្រ រួមមានកម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ និងផ្នែកដែលជាប់ពាក់ព័ន្ធ សម្រាប់ការពិនិត្យ និងព្យាបាលជួនប្រជាជន ដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាតហិរញ្ញវត្ថុ នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

## ២. កីឡា



**ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ាយក្នុងក្តីពេញអន្តរជាតិ លើកទី១០**  
[ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២] ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ព្រីនស៍ បានចូលរួមក្នុងកម្មវិធី “រត់ពាក់កណ្តាលម៉ាយក្នុងក្តីពេញអន្តរជាតិ លើកទី១០” ដែលជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំបំផុតមួយរបស់កម្ពុជា ដែលប្រព្រឹត្តទៅនៅខាងមុខព្រះបរមរាជវាំងកម្ពុជា រត់តាមបណ្តោយដងទន្លេមេគង្គ ព័ន្ធជុំវិញរាជធានី។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីរាជ សីហនុ ក៏ដូចជាអបអរសាទរទិវាបរិស្ថានពិភពលោក និងទិវាអូឡាំពិក។ ថវិកាដែលវិទ្យាសាស្ត្របានពីព្រឹត្តិការណ៍នេះ នឹងត្រូវបិទបញ្ចប់ដល់មន្ទីរពេទ្យគ្រូពេទ្យសម្តេចតេជោ ដើម្បីទ្រទ្រង់ការថែទាំសុខភាពដល់កុមារកម្ពុជា។

ឧបត្ថម្ភផ្គត់ផ្គង់ទៅកាន់ក្លិបបាល់ទាត់វិសាខា



ក្លិបបាល់ទាត់វិសាខា បង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជាក្លិបដំបូងគេដែលឈ្នះពានសម្តេចតេជោ ហ៊ុន សែន ៣ដងជាប់ៗគ្នា សម្រាប់រដូវកាល ២០២០ ២០២១ និង២០២២។ រាជាកីឡិយស សម្រាប់ ធនាគារ ព្រីនស៍ ដែលបានក្លាយជាអ្នកឧបត្ថម្ភផ្គត់ផ្គង់ សម្រាប់ក្លិបបាល់ទាត់ វិសាខា តាំងពីឆ្នាំ២០២០ ហើយចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា។

សហការរៀបចំជាមួយសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើ “ការប្រកួតកីឡាជ្រើសរើសជើងឯកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ”



[ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអ្នកសហការ រៀបចំ ជាមួយសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុង “ការប្រកួតកីឡាជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ” ទាំងមូល។ ធនាគារ ព្រីនស៍ ជឿជាក់ថា ព្រឹត្តិការណ៍នេះ គឺជាឱកាស និងវេទិកាដ៏ល្អ សម្រាប់លើកកម្ពស់សុខភាព ព្រមទាំង ការកសាងមិត្តភាព និងបណ្តាញរវាងយុវជនកម្ពុជាផងដែរ។

ការឧបត្ថម្ភផ្គត់ផ្គង់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយីកម្ពុជា



[ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ក្នុងកម្មវិធីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយីកម្ពុជាអាណត្តិទី២ ក្នុងនាមជាអ្នកឧបត្ថម្ភផ្គត់ផ្គង់សម្រាប់កីឡាករ កីឡាការិនិជម្រើសជាតិកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិ ការណ៍ “Asian 6-Red Snooker Championship” ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។ យើងមានកិត្តិវិភាគដែលបានចូលរួមចំណែកគាំទ្រដល់កីឡាករកម្ពុជា ហើយក៏ជាការលើកទឹកចិត្តដល់ ក្រុមជម្រើសជាតិយើង ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងបំផុត។

ការឧបត្ថម្ភដល់សមាគមធនាគារនៅកម្ពុជា (ABC) ក្នុងគម្រោង “កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ២០២២”



[ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសក្នុងការក្លាយជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងគម្រោង “កម្មវិធី ជិះកង់របស់សមាគមធនាគារនៅកម្ពុជា ២០២២” ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) សហព័ន្ធកីឡាទោចក្រយាន កម្ពុជា (CCF) និរន្តរភាពហិរញ្ញវត្ថុកម្ពុជា ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀលខ្មែរ និងនិរន្តរភាពនៃ វិស័យធនាគារ។

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅអង្គរវត្ត



[ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២] គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ព្រីនស៍ បានចូលរួមក្នុង “ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅអង្គរវត្ត” ដែលប្រព្រឹត្តទៅនៅខាងមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ គោលបំណងនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺដើម្បីគាំទ្រដល់ការហាមឃាត់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្សដោយអមនុស្សធម៌។

ថ្លៃសំបុត្រចូលរួមរត់ប្រណាំង នឹងត្រូវប្រើប្រាស់សម្រាប់ជួយជនរងគ្រោះដោយសារគ្រាប់មីន តាមរយៈជំនួយផ្តល់អរយៈសិប្បនិម្មិត និងកម្មវិធីសមាហរណកម្មសង្គម ហើយក៏ជាជំនួយសម្រាប់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគ្រួសារប្រាសាទ ដើម្បីទ្រទ្រង់ការថែទាំសុខភាពដល់កុមារកម្ពុជា។

ការឧបត្ថម្ភដល់ក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី ក្នុងការប្រកួតរាយកូនហ្គោល IMG TROPHY ២០២២



[ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក មានកិត្តិយស ក្នុងការចូលរួមជាអ្នកឧបត្ថម្ភកម្រិតខ្ពស់នៃការប្រកួតរាយកូនហ្គោល IMG TROPHY ដែលរៀបចំដោយក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី។ នេះជា ឆ្នាំទីបីរបស់យើងដែលបានឧបត្ថម្ភព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ពានរង្វាន់ IMG Trophy ២០២២ បានផ្តល់ឱកាសដល់កីឡាកររាយកូនហ្គោលមកពីបណ្តាប្រទេសនានា ចូលរួមក្នុងការប្រកួតរាយកូនហ្គោល និងជួយកសាងមិត្តភាព ក៏ដូចជាពង្រឹងទំនាក់ទំនង។

៣. បរិស្ថាន

ការឧបត្ថម្ភក្នុងគម្រោង “គោរដាំដើមឈើ ចាំអង្កាល់ទៀត ២០២២” របស់ JCI ចតុមុខ

[ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភឆ្នាំទី៣ ក្នុងគម្រោង “គោរដាំដើមឈើ ចាំអង្កាល់ទៀត ២០២២” របស់ JCI ចតុមុខ ដើម្បីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្កើតការយល់ដឹងអំពីបរិស្ថានដល់សមាជិក និង សាធារណជន។



នៅធនាគារ ព្រីនស៍ ម.ក និរន្តរភាព និងបរិស្ថានបង្កើតបានជាស្នូលមួយនៃទំនួលខុសត្រូវសង្គមសាធារណៈ (CSR)។ លើសពីនេះទៀត កីឡា សុខភាព និងការអប់រំ គឺជាស្នូលរបស់ទំនួលខុសត្រូវសង្គមសាធារណៈផងទៀត។

៤. អាជីវកម្ម និងហិរញ្ញវត្ថុ

ការឧបត្ថម្ភដល់ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសខួបលើកទី៤២ នៃការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រាក់រៀល



[ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ បានផ្តល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភឆ្នាំទី៣ ក្នុងទិវាខួបលើកទី៤២ នៃការដាក់ចេញនូវប្រាក់រៀលឡើងវិញ។ ធនាគារ ព្រីនស៍ មានមោទនភាពក្នុងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងគាំទ្រការប្រើប្រាស់ប្រាក់រៀលដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិរបស់យើង តាមរយៈការផ្តល់អត្រាការប្រាក់សន្សំដ៏អំណោយផលបំផុតសម្រាប់អតិថិជនរបស់យើង។



ការឧបត្ថម្ភដល់សភាពាណិជ្ជកម្មកម្ពុជា លើសិក្ខាសាលាស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់»



[ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។ ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានចូលរួមគាំទ្រ ក្នុងសិក្ខាសាលាស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ដូចជាអំពីបទប្បញ្ញត្តិពាក់ព័ន្ធច្បាប់វិនិយោគ ច្បាប់ប្រកួតប្រជែង និងច្បាប់សិទ្ធិការពារអ្នកប្រើប្រាស់ជាដើម ជូនសមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមបណ្តាខេត្ត១៧ ខេត្ត-ក្រុង ឱ្យយល់ដឹងកាន់តែទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។

ការឧបត្ថម្ភដល់សមាគមធនាគារនៅកម្ពុជា (ABC) សម្រាប់ព្រឹត្តិការណ៍ “ទិវាសន្សំប្រាក់អាស៊ាន”



[ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសសម្រាប់ឱកាសក្លាយជាអ្នកឧបត្ថម្ភម្រិតមាស នៃទិវាសន្សំអាស៊ានដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងបង្កើតការយល់ដឹង និងចំណេះដឹងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងលើកទឹកចិត្តប្រជាជនឱ្យដាក់ប្រាក់សន្សំរបស់ពួកគេនៅក្នុងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្លូវការផ្សេងទៀតសម្រាប់អនាគតរបស់ពួកគេ។

ការឧបត្ថម្ភដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងកម្មវិធី “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២២”



[ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានកិត្តិយសបានចូលរួមជាអ្នកឧបត្ថម្ភម្រិតSilver ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។

ការឧបត្ថម្ភដល់ពានរង្វាន់សហគ្រិនជាតិឆ្នាំ២០២២ (NEA)



[ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការក្លាយជាអ្នកឧបត្ថម្ភផ្ទៃក្នុងនៃពានរង្វាន់សហគ្រិនជាតិឆ្នាំ២០២២ (NEA) ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព (NIEI) និងសហគ្រាសខ្មែរ (KE)។ ព្រឹត្តិការណ៍ NEA ធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ និងចូលរួមក្នុងទំនួលខុសត្រូវសង្គមសាធារណៈនៅកម្ពុជា។

# ការទទួលស្គាល់ នានា



## ៥

ព័ត៌មានស្ថាប័ន

៨១

ពានរង្វាន់ និងការទទួលស្គាល់

៨៦

# ព័ត៌មានស្តាប់

## ភាពជាដៃគូសហការបើកកាស៊ូនេរ ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា)



[ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានចុះហត្ថលេខាភាពជាដៃគូអាជីវកម្មបើកកាស៊ូនេរ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្ម One Stop Service ដ៏សម្បូរបែបដែលមានភាពងាយស្រួល និងមានឱកាសទទួលបាននូវដំណោះស្រាយសេវាធានារ៉ាប់រង និងធនាគារល្អបំផុត។ ធនាគារ ព្រីនស៍ និង អេ អាយ អេ ខេមបូឌា ប្រឹងប្រែងរួមគ្នា ដើម្បីជួយប្រជាជនកម្ពុជា ឱ្យមានសុខភាពល្អ និងជីវិតកាន់តែប្រសើរ។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៊ូ ថ័ន្ទក្សិរ្យ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម វ័ត្តសុវណ្ណនៈ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វុត្សារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ប៊ុន យ៉ិន អនុប្រធានសមាគមធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ពី អេ អាយ អេ គ្រុប អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍។

## បន្តភាពជាដៃគូសហការជាមួយ ផ្លាហ្សា ព្រីមៀ ឡញ

[ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។ ជាមួយនឹងការពង្រីកភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមានប័ណ្ណអេធីអិមសេវាធានារ៉ាប់រងអាទិភាព ប័ណ្ណឥណទាន/តណាទ្រូម៉ាស្ទ័រកាតផ្លាទីនីម ប័ណ្ណឥណទាន/តណាទ្រូម៉ាស្ទ័រ និងប័ណ្ណឥណទានយូក្លី អាយដាយមិន អាចចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ និងសាលសម្រាករង់ចាំរបស់ភាគីទីបី ដែលជាដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ នៅទូទាំងពិភពលោករហូតដល់ ១២៨០កន្លែងនៅក្នុង១៤៨ប្រទេសផ្សេងៗគ្នា។



## បន្ថែមទុនវិនិយោគទុន ៣៥ លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិគេដា



[ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន ៣៥លានដុល្លារ សរុបចំនួន ៥០លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិគេដា (TIA)។ កិច្ចព្រមព្រៀងការវិនិយោគបន្ថែមលើសញ្ញាបណ្ណមានបុគ្គលធានានេះ ត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ិន សុរេនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និងលោក វ៉ាន់ ឆាន់ ឆាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនCAIC ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ពុង ឃារសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា ចេន ហ៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។

## ភាពជាដៃគូសហការលើសេវាផ្ទេរប្រាក់ក្រៅប្រទេស ជាមួយសេវាផ្ទេរប្រាក់ Ria

[ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ និងក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈបណ្តាញរបស់ធនាគារ ព្រីនស៍ និងអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។ ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេស។ លើសពីនេះ ជាមួយនឹងកិច្ចសហការនេះ យើងមានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់ ១០០ប្រតិបត្តិការដំបូង។



កិច្ចសហការដាក់ដំណើរការប័ណ្ណឥណទានវិស្វកម្ម ជាមួយ អេក្លាស អូតូ



[ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ និង យានដ្ឋាន អេក្លាស អូតូ បានសហការលើការដាក់បង្ហាញប័ណ្ណឥណទានវិស្វកម្មធនាគារ ព្រីនស៍ - អេក្លាស នៅក្នុងកម្មវិធីសម្រាប់ថ្ងៃនេះ។

អតិថិជនដែលជាសមាជិកភាពនៃអេក្លាស អូតូ នឹងទទួលបានប័ណ្ណឥណទានវិស្វកម្មនេះ ជាមួយពិន្ទុរង្វាន់ និងឯកសិទ្ធិភាពសម្រាប់សេវាថែទាំ និងជួសជុលថយទាប តទៅនេះ អតិថិជនអាចធ្វើការទូទាត់នៅអេក្លាស អូតូ តាមរយៈ Prince Bank KHQR ផងដែរ។

ភាពជាដៃគូការទូទាត់ជាមួយ WOWNOW Super App



[ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក និង WOWNOW Super App ថ្ងៃនេះបានសម្រេចជាផ្លូវការភាពជាដៃគូសហការ ដោយដាក់ដំណើរការវិធីទូទាត់ប្រាក់តាមអនឡាញ តាមរយៈគណនីធនាគារព្រីនស៍ នៅលើកម្មវិធី WOWNOW Super App ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ។

ជាការអបអរសាទរនូវភាពជាដៃគូសហការនេះ ធនាគារ ព្រីនស៍ និងក្រុមហ៊ុនWOWNOW Super App បានដាក់ដំណើរការប្រមូលសិន្ទ្រមតិសម្រាប់អតិថិជនរបស់ខ្លួន ដោយ“ចំណាយ ៦ ដុល្លារឡើងទៅ ទទួលបានការបញ្ចុះតម្លៃ ២ ដុល្លារភ្លាមៗ” សម្រាប់ការបញ្ជាទិញនៅលើ WOWNOW Super App នៅពេលអតិថិជនជ្រើសរើសទូទាត់ប្រាក់តាមរយៈគណនីធនាគារព្រីនស៍។ លើសពីនេះ ក៏មានការផ្តល់ជូនបន្ថែមទូទាត់ពិន្ទុរង្វាន់ព្រីនស៍ កាដូ និងគុណប្រយោជន៍ផ្សេងៗទៀតសម្រាប់ការបញ្ជាទិញលើក្រោយផងដែរ។

ការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាលើគម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម



[ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រ និងជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍។

គម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមនេះគឺជាកម្មវិធីដែលផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ស្រុក ជាមួយលក្ខខណ្ឌហិរញ្ញប្បទាន ដោយផ្តល់អត្រាប្រាក់ឥណទានសមរម្យ និងលក្ខខណ្ឌឥណទានដ៏អំណោយផល។

តទៅនេះ ម្ចាស់អាជីវកម្មអាចស្នើសុំឥណទានរហូតដល់ ៤០០,០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាពិសេសត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ។

ការបន្តភាពជាដៃគូសហការជាមួយ រោងភាពយន្ត Major Cineplex by Smart

[ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួន ជាមួយរោងភាពយន្តមេដើរ ស៊ីនីផ្លិច បាយស្នាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ និងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួនរួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្ត ជារៀងរាល់ថ្ងៃសម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ ទាំងអស់ ក៏ដូចជាការប្រើស៊ីប៊ុតកូន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។



ពិធីសម្ពោធធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទីមួយ



[ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២] ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ ធនាគារ ព្រីនស៍ សាខាទី៣៣ ត្រូវបានសម្ពោធជាផ្លូវការ ក្នុងតំបន់ទួលគោក។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ដែលមានវត្តមានរបស់ ឯកឧត្តម វ៉ត្លូ សុរណ្ណនៈ ឧបការីទេសាភិបាល និងជាអគ្គនាយកក្រុមហ៊ុនព្រីនស៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីបើកសម្ពោធសាខាថ្មីនេះ។

ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទីមួយ នឹងផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារទាំងអស់ដែល គ្របដណ្តប់លើសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព។

ពានរង្វាន់ និងការទទួលស្គាល់



ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ជាច្រើនពីស្ថាប័នអន្តរជាតិនៅក្នុងផ្នែកនៃការច្នៃប្រឌិត ធនធានមនុស្ស និងធនាគារពាណិជ្ជ។ យើងមានមោទនភាព និងកិត្តិយសដែលសេវាធនាគារសម្រាប់អតិថិជន និងសុខុមាលភាពបុគ្គលិករបស់យើង ទទួលបានពានរង្វាន់ ជាមួយនឹងការទទួលស្គាល់។ លើសពីនេះ ទាំងនេះក៏ជាសក្ខីភាពមួយបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង និងផ្ដោតសំខាន់លើ ការធ្វើឱ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារពាណិជ្ជធរណីមុខនៅកម្ពុជា។ ពានរង្វាន់ទាំងនេះ អាចកើតមានឡើង ដោយការខិតខំ ប្រឹងប្រែង និងការលះបង់ទាំងអស់របស់ក្រុមការងារនៅធនាគារ ព្រីនស៍ រួមទាំងដៃគូអាជីវកម្មរបស់យើងផងដែរ។ ការគាំទ្រគត ឈប់ឈររបស់អតិថិជន និងដៃគូអាជីវកម្មរបស់យើង នឹងធ្វើឱ្យធនាគារ ព្រីនស៍ កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀតនាពេលអនាគត។ សូមថ្លែងអរគុណចំពោះការគាំទ្រ និងការបន្តជឿជាក់របស់អ្នកមកលើធនាគារ ព្រីនស៍ យើងនឹងរកនូវផលិតផល និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុត ដើម្បីបំពេញតម្រូវការរបស់លោកអ្នកនាពេលអនាគត។

**ធនាគារពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២**

កាលបរិច្ឆេទ៖ ខែកញ្ញា ឆ្នាំ២០២២  
ពីស្ថាប័ន៖ International Banker

នេះជាឆ្នាំទី៣ហើយដែលធនាគារឈ្នះពានរង្វាន់នេះ។ នេះ ជាការគូសបញ្ជាក់អំពីភាពជាអ្នកដឹកនាំ និងជំហររបស់ ធនាគារ ព្រឹទ្ធសី នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាក្នុងការកំណត់ អនាគតនៃធនាគារ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការក្លាយ ជា “ធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា” ដោយ ផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយវិជ្ជាជីវៈ និងទាន់ សម័យ ជាមួយនឹងផលិតផល និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិត ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល និង មានសុវត្ថិភាព។



**សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតឆ្នាំប្រទេស កម្ពុជាឆ្នាំ២០២២**

កាលបរិច្ឆេទ៖ ខែកញ្ញា ឆ្នាំ២០២២  
ពីស្ថាប័ន៖ International Banker

ធនាគារត្រូវបានផ្តល់ពានរង្វាន់សម្រាប់ការច្នៃប្រឌិតល្អបំផុត នៅក្នុងធនាគារបុគ្គល រយៈពេលបីឆ្នាំជាប់ៗគ្នាសម្រាប់ការខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងអំឡុងពេលដឹកនាំក្នុង ជាពិសេសរបៀបដែលយើងបានបណ្តាក់ទុនលើធនាគារឌីជីថល ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចឱ្យ យើងបម្រើអតិថិជននៅក្នុងពេលវេលានៃតម្រូវការរបស់ពួកគេ ដោយរលូន ងាយស្រួល និងសេវាធនាគារប្រកបដោយសុវត្ថិភាព។



**ធនាគារឈានមុខគេលើការចំណាយក្នុងប័ណ្ណសកម្មមួយ សម្រាប់ប័ណ្ណកណ្តាល និងប័ណ្ណកណ្តាលទាន់វិសា ក្នុងផ្នែកសម្បូរ ធនធានឆ្នាំ២០២២**

កាលបរិច្ឆេទ៖ ខែកុម្ភៈ ឆ្នាំ២០២៣  
ពីស្ថាប័ន៖ ក្រុមហ៊ុនវីសា

ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង របស់ធនាគារក្នុងការផ្សព្វផ្សាយ និងផ្តល់អត្ថប្រយោជន៍ជាការ លើកទឹកចិត្តអតិថិជនឱ្យចំណាយជាមួយប័ណ្ណវីសាធនាគារ ព្រឹទ្ធសី។



**និយោជកឆ្នាំប្រទេសកម្ពុជាឆ្នាំ២០២២**

កាលបរិច្ឆេទ៖ ខែមករា ឆ្នាំ២០២២  
ពីស្ថាប័ន៖ World HRD Congress

ធនាគារបានឈ្នះពានរង្វាន់នេះ ក្រោមប្រភេទ “ពានរង្វាន់សម្រាប់ គំរូការរៀនអេឡិចត្រូនិចល្អបំផុត តាមរយៈអ៊ីនធឺណិត” ។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង ជាបន្ត បន្ទាប់ដែលធនាគារបានវិនិយោគលើការកែលម្អលើផ្នែកឌីជីថល សម្រាប់បុគ្គលិករបស់ខ្លួនក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹង របស់ពួកគេដែលអាចមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ជាមួយនឹងកម្មវិធី e-learning លើ “HR in the Pocket app” បុគ្គលិករបស់យើងមិនត្រឹមតែអាចសិក្សាសម្រាប់ការ អភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចតាមដានស្ថានភាព សុខភាពរបស់ពួកគេតាមរយៈការបំពេញការងារតម្លៃសុខភាព ប្រចាំថ្ងៃ និងការធ្វើតេស្តរហ័សកូវីដ១៩ប្រចាំសប្តាហ៍ ដើម្បីធានា ថាពួកគេមានសុខភាពល្អ និងការពារខ្លួនពីមេរោគដ៏កាចសាហាវ។



**និយោជកឆ្នាំសកលឆ្នាំ២០២២**

កាលបរិច្ឆេទ៖ ខែកុម្ភៈ ឆ្នាំ២០២២  
ពីស្ថាប័ន៖ World HRD Congress

ពានរង្វាន់នេះ គឺជាការទទួលស្គាល់ ធនាគារ ព្រឹទ្ធសី ជា និយោជកល្អបំផុតមួយ ផ្នែកធនធានមនុស្សឆ្នាំតាមរយៈ បច្ចេកវិទ្យាក្នុងការគ្រប់គ្រងសុខភាពនៅកន្លែងធ្វើការ។ ធនាគារ បានដាក់ដំណើរការកម្មវិធី HR In The Pocket ដែល អនុញ្ញាតឱ្យបុគ្គលិកទាំងអស់ ធ្វើការងារតម្លៃសុខភាពដ៏ កូវីដ១៩ និងតាមដានស្ថានភាពសុខភាពប្រចាំថ្ងៃរបស់ពួកគេ ព្រមទាំងមុខងារស្នើសុំសំណងវេជ្ជសាស្ត្រ លើប្រព័ន្ធ e-form ដែលនិយោជិតអាចស្នើថ្ងៃព្យាបាលរបស់ពួកគេជាលក្ខណៈ ឌីជីថល។



# របាយការណ៍ ហិរញ្ញវត្ថុ



## ៦

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៩១

របាយការណ៍សវនករឯករាជ្យ

៩៤

របាយការណ៍ហិរញ្ញវត្ថុ

៩៧

# របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ("អភិបាល") សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា "ធនាគារ") គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់។

## អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បី ក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

## សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

## លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៩៧។

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

## ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០ លានដុល្លារអាមេរិក ជាមួយនឹងសន្លឹកហ៊ុនធម្មតាចំនួន ២៥០.០០០ សន្លឹកហ៊ុន ដែល មានតម្លៃចារឹក ១.០០០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

## គណនា និងបុរេប្រទានអាក្រក់ និងគណនាសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមរម្យពាក់ព័ន្ធនៅ នឹងការជម្រះគណនាអាក្រក់ និងបុរេប្រទានចេញពីបញ្ជី និងការធ្វើសវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីឱនភាព តម្លៃ ហើយបានយល់ស្របថា រាល់គណនា និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបាន កត់ត្រាសវិធានធនសម្រាប់ការខាតបង់គណនាអាក្រក់ និងគណនាសង្ស័យ និងបុរេប្រទានពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈ ណាមួយ ដែលនាំឱ្យសមតុល្យគណនាអាក្រក់ និងបុរេប្រទាន ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធន សម្រាប់ការខាតបង់ ដែលបណ្តាលមកពីឱនភាពតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

## ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យ សកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃបញ្ជី គណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈ ណាមួយ ដែលបណ្តាលឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

## បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

ក. ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ

ខ. ពុំមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទក្រៅពីបំណុលផ្សេងៗនៅ ក្នុងដំណើរការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារ ឱ្យសង ឬអាចនឹង ត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទ ដែលនឹងឬអាចនឹងមានផលប៉ះពាល់ជា សារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដែលដល់ពេលកំណត់សងនោះទេ។

## ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែក នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យសមតុល្យដែលបានបង្ហាញក្នុងរបាយការណ៍ ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

## ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនមានរងនូវផល ប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាម មតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងចុងការិយបរិច្ឆេទមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន គណនីប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ដល់លទ្ធផល ហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្នដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។



### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារនៅក្នុងអំឡុងឆ្នាំ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ នេះមានរាយនាមដូចខាងក្រោម៖

លោក ចេន ហ្សឺ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហុយ ឆាយ	អនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាល
លោក ហ៊ិន សុរចនា	ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង
លោក ចេន សំរិសុទ្ធ	អភិបាលឯករាជ្យ
លោក ស៊ីម ហ៊ុយឈីង	អភិបាលឯករាជ្យ
លោក MUHAMMAD BIN IBRAHIM	អភិបាលឯករាជ្យ (បានតែងតាំងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២)

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវ ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- ១) អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្រប តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
- ២) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬក៏ប្រសិនបើមានការប្រោសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រោសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីសន្មតសមរម្យ ថាធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- ៥) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្ត និង/ឬ សេចក្តីណែនាំនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនឹងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវ ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល និងយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ហ៊ិន សុរចនា

ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

## របាយការណ៍របស់សវនករឯករាជ្យ

### ជូនចំពោះភាគហ៊ុនិករបស់ធនាគារព្រីនស៍ ម.ក

#### មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនានា ព្រមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

#### មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំ គឺឯករាជ្យពីធនាគារ អនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (“IESBA Code”) រួមជាមួយនឹងតម្រូវការ ក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

**ព័ត៌មានផ្សេងៗ**

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។ ព័ត៌មានផ្សេងៗ រួមបញ្ចូលទាំងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងទុកថាបានរៀបចំច្បាស់ សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទាំងស្រុងទៅលើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបង្ហាញពីទម្រង់បែបបទនៃការធានាណាមួយ ឬធ្វើសេចក្តីសន្និដ្ឋានណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មាន ផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើយោងតាមការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងរបស់ធនាគារទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការរាយការណ៍ទៅលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង នូវបញ្ហាទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងការកត់ត្រាគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយ ឬរំសាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវសម្រាប់ការត្រួតពិនិត្យលើដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

**ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង បញ្ចេញមតិលើរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែមិនបានធានាថា ការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា នឹងតែងតែរកឃើញកំហុសខុសឆ្គង នៅពេលវាកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តី សម្រេចចិត្តផ្អែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមជ្ឈត្តនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងរាយការណ៍នៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្រប ដើម្បីមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺធំជាងកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- ធ្វើការរាយការណ៍សមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជាវិនិយោគបាន។
- រាយការណ៍បង្ហាញទៅ រចនាសម្ព័ន្ធ និងមតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានាថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំវិសាលភាព និងពេលវេលាក្នុងការធ្វើសវនកម្ម និងរកកំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។



**ហ្គ្រេន សនចុន (ខេមបូឌា) លីមីតធីត**

គណនេយ្យករជំនាញ  
សវនករប្រតិបត្តិចុះបញ្ជី

**NG YEE ZENT**

នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

# របាយការណ៍ហិរញ្ញវត្ថុ

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ		ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>							
សាច់ប្រាក់ក្នុងដៃ	៦	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧	១៩.៦៩៦.២៤៦	៧៩.៦៧១.៣១៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់ជាមួយធនាគារកណ្តាល	៧	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦	១៤៤.៩១៨.១៥៥	៥៩០.៣៩៦.៥៦៣	៨៨.២៨៦.៩៧១	៣៥៧.១២០.៧៩៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗ	៨	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦	៦០.៨៧៦.៣៨០	២៤៨.០១០.៣៧២	៦៨.១៤២.៣០១	២៧៥.៦៣៩.៦០៨
គណនានិងបុរេប្រទាន	៩	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៥៥.០២៩	៣៥០.១២៨.៥៦៧	១.៤១៦.២៧០.០៥៤
វិនិយោគលើមូលបត្រ	១០	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២	៥.០១៣.១៥៨	២០.២៧៨.២២៤
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល	១១	៦៩.៣២១.៧៤២	២៨៥.៣៩៧.៦១២	៥៨.១១៥.៦៥៦	២៣៦.៧៦៣.១៨៣	៤០.៩៥៤.៣៨៣	១៦៥.៦៦០.៤៧៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៥.៤៥២.៨០៤	២២.៤៤៩.១៩៤	៥.៩៨០.៥០៦	២៤.៣៦៤.៥៨១	៥.៩០២.៤៥១	២៣.៨៧៥.៤១៤
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៣	១១.៨៤២.៨៧០	៤៨.៧៥៧.០៩៦	១០.៩៦៧.០២៥	៤៤.៦៧៩.៦៦០	១២.៤៦៩.៣៨៨	៥០.៤៣៨.៥១៣
ទ្រព្យសកម្មអរូបី	១៤	៦.១២០.១១៥	២៥.១៩៦.៥១៣	៦.៦១៣.៨៣៩	២៦.៩៤៤.៧៨០	៥.២៧២.២១៦	២១.៣២៦.១១៤
ទ្រព្យសកម្មពន្ធពន្យារ	១៥	១៣៦.៨៨៥	៥៦៣.៥៥៦	៦២០.៥៣៤	២.៥២៨.០៥៦	១៧៩.៧៥៩	៧២៧.១២៥
ទ្រព្យសកម្មផ្សេងៗ	១៦	៦.៨៨១.៩៥៧	២៨.៣៣៣.០១៧	៤.៦០៣.៦៩២	១៨.៧៥៥.៤៤១	៣.៣៤៣.៦៥៤	១៣.៥២៥.០៨០
<b>ទ្រព្យសកម្មសរុប</b>		<b>១.០១៥.៣២៨.៧៤៤</b>	<b>៤.១៨០.១០៨.៤៣៩</b>	<b>៨០៥.១០៤.៩២៥</b>	<b>៣.២៧៩.៩៩៧.៤៦៤</b>	<b>៥៩៩.៣៨៩.០៥៤</b>	<b>២.៤២៤.៥២៨.៧២៤</b>
<b>បំណុល និងមូលធន</b>							
<b>បំណុល</b>							
ប្រាក់បញ្ញើពីអតិថិជន	១៧	៦១១.៦៨៧.៩១៩	២.៥១៨.៣១៩.១៦៣	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣	២០០.១៧៣.៦០២	៨០៩.៧០២.២២០
ប្រាក់កម្ចី	១៨	១១១.៧៩៦.០៤២	៤៦០.២៦៤.៣០៥	១១៧.៤១២.៦៨២	៤៧៨.៣៣៩.២៦៦	១១២.០៤៣.៦៥៥	៤៥៣.២១៦.៥៨៤
បំណុលភតិសន្យា	១៣	១៣.៨០៥.៣៨៩	៥៦.៨៣៦.៧៨៧	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤	១៣.៥៦៦.១៧០	៥៤.៨៦៧.០៦៨
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	១៩	៥៦២.២៦៧	២.៣១៤.៨៥៣	១.១២៦.៦៨៥	៤.៥៩០.១១៥	៧៦៣.៦៦១	៣.០៨៩.០០៩
អត្ថប្រយោជន៍បុគ្គលិក	២០	៣២.២៨៤	១៣២.៩១៣	៥៥.២២៨	២២៤.៩៩៩	៦៤.៩៥០	២៦២.៧២៣
បំណុលផ្សេងៗ	២១	១០.១៤០.៦៦៥	៤១.៧៤៩.១១៨	១៣.១៩២.៤០៤	៥៣.៧៤៥.៨៥៥	៩.១៤៤.៧៥៨	៣៦.៩៩០.៥៤៧
<b>បំណុលសរុប</b>		<b>៧៤៨.០២៤.៥៦៦</b>	<b>៣.០៧៩.៦១៧.១៣៩</b>	<b>៥៣៤.៥៨០.១២៨</b>	<b>២.១៩៤.១៧៥.៤៤២</b>	<b>៣៣៥.៧៥៥.៧៩៦</b>	<b>១.៣៥៨.១២៨.១៥១</b>

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (បន្ត)

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ		ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>មូលធន</b>							
ដើមទុន	២២	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០១៨.៥០០.០០០	២៥០.០០០.០០០	១.០១១.២៥០.០០០
វិភាគទានដើមទុន		១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	១២.៦៦៩.៧៨៣	៥១.៦១១.៦៩៦	១២.៦៦៩.៧៨៣	៥១.២៤៩.២៧២
ខាតបង់		(៨.៩១៣.៩០៦)	(៣៦.៣៦៧.១៩៩)	(៣.០២១.១៤៥)	(១២.២៩០.០១៨)	(៥.២០៥.៥៦៣)	(២០.៤៩២.៨៧៧)
ទុនបម្រុងតាមបទប្បញ្ញត្តិ	៥.៣	១៣.៥៤៨.៣០១	៥៥.២០២.៨៨៦	៦.៨៧៦.១៥៥	២៧.៩៣៣.៨៤២	៦.១៧០.០៣៨	២៥.០៦១.២៨៤
ទុនបម្រុងផ្សេងៗ	៥.៣	-	២៤៤.១០៦	-	៦១.៥០២	-	(៦៦៧.០៨៦)
<b>មូលធនសរុប</b>		<b>២៦៦.៣០៤.១៧៨</b>	<b>១.១០០.៤៥១.៣០០</b>	<b>២៦៦.៥២៤.៧៩៧</b>	<b>១.០៨៥.៨២២.០២២</b>	<b>២៦៣.៦៣៤.២៥៨</b>	<b>១.០៦៦.៤០០.៥៧៧</b>
<b>បំណុល និងមូលធនសរុប</b>		<b>១.០១៥.៣២៨.៧៤៤</b>	<b>៤.១៨០.១០៨.៤៣៩</b>	<b>៨០៥.១០៤.៩២៥</b>	<b>៣.២៧៩.៩៩៧.៤៦៤</b>	<b>៥៩៩.៣៨៩.០៥៤</b>	<b>២.៤២៤.៥២៨.៧២៤</b>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

## របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៥៨.០៨៥.២១៩	២៣៧.៣៩៤.២៩០	៤៣.៦៥២.៨០៩	១៧៧.៥៧៩.៦២៧
ចំណាយការប្រាក់	២៣	(២២.២៦៩.៧៣៧)	(៩១.០១៦.៤១៥)	(១២.៩១៣.៩៩៧)	(៥២.៥៣៤.១៤០)
<b>ចំណូលការប្រាក់សុទ្ធ</b>	២៣	<b>៣៥.៨១៥.៤៨២</b>	<b>១៤៦.៣៧៧.៨៧៥</b>	<b>៣០.៧៣៨.៨១២</b>	<b>១២៥.០៤៥.៤៨៧</b>
ចំណូលកម្រៃសេវា និងកម្រៃដើមសា	២៤	៣.១១៩.០៧៨	១២.៧៤៧.៦៧២	១.៧៧៩.៧៧៩	៧.២៤០.៥៤៨
ចំណាយកម្រៃសេវា និងកម្រៃដើមសា	២៤	(១៥២.៩៥០)	(៦២៥.១០៧)	(១០៥.៩៧៨)	(៤៣១.១១៩)
<b>ចំណូលកម្រៃសេវា និងកម្រៃដើមសាសុទ្ធ</b>	២៤	<b>២.៩៦៦.១២៨</b>	<b>១២.១២២.៥៦៥</b>	<b>១.៦៧៣.៨០១</b>	<b>៦.៨០៩.៤២៩</b>

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (បន្ត)**

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលប្រតិបត្តិការផ្សេងៗ		១៩៧.៦៣៧	៨០៧.៧៤២	១៤៤.១៦១	៥៨៦.៤៤៧
ខាត - សុទ្ធ	២៥	(៦៣១.០៥២)	(២.៥៧៩.១១០)	(៣០៤.៥៧៧)	(១.២៣៩.០១៩)
<b>(ខាត)/ចំណូលប្រតិបត្តិការសរុប</b>		<b>(៤៣៣.៤១៥)</b>	<b>(១.៧៧១.៣៦៨)</b>	<b>(១៦០.៤១៦)</b>	<b>(៦៥២.៥៧២)</b>
ឱនភាពតម្លៃឥណទាន- សុទ្ធ	២៦	(៤.២២១.៦៨១)	(១៧.២៥៤.០១០)	(៤៣៩.២២៥)	(១.៧៨៦.៧៦៧)
<b>ខាតប្រតិបត្តិការផ្សេងៗសុទ្ធ</b>		<b>(៤.៦៥៥.០៩៦)</b>	<b>(១៩.០២៥.៣៧៨)</b>	<b>(៥៩៩.៦៤១)</b>	<b>(២.៤៣៩.៣៣៩)</b>
ចំណាយបុគ្គលិក	២៧	(១៧.២២៩.៣២១)	(៧០.៤១៦.២៣៥)	(១៥.៤២៦.២៦៧)	(៦២.៧៥៤.០៥៣)
វិលសំច្រឡសកម្មរូបិយ និងវិលសំច្រឡសកម្មអរូបិយ	២៨	(៥.៤៤៣.២៨៤)	(២២.២៦៦.៧០០)	(៤.៧៣៣.៥៧៦)	(១៩.២៥៦.១៨៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៩.០៧៧.៧៦៥)	(៣៧.១០០.៨២៧)	(៧.៦៥៨.២២៦)	(៣១.១៥៣.៦៦៣)
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>		<b>២.៣៧៦.១៤៤</b>	<b>៩.៧១១.៣០០</b>	<b>៣.៩៩៥.០០៣</b>	<b>១៦.២៥១.៦៧៤</b>
ចំណាយពន្ធលើប្រាក់ចំណូល	៣០	(១.៥៩៥.១៦២)	(៦.៥១៩.៤២៧)	(១.១០៤.៤៦៤)	(៤.៤៩២.៩៦០)
<b>ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ</b>		<b>៧៨០.៩៨២</b>	<b>៣.១៩១.៨៧៣</b>	<b>២.៨៩០.៥៣៩</b>	<b>១១.៧៥៨.៧១៤</b>
ចំណូលម្ចាស់ភាគហ៊ុន					
<i>ខ្ទង់គណនីដែលមិនត្រូវបានចាត់ទុកឡើងវិញក្នុង</i>					
<i>ចំណេញ-ខាត</i>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៨២.៦០៤	-	២២៣.៤៨៨
<b>ចំណូលលម្អិតក្នុងការិយបរិច្ឆេទ</b>		<b>៧៨០.៩៨២</b>	<b>៣.៣៧៤.៤៧៧</b>	<b>២.៨៩០.៥៣៩</b>	<b>១១.៩៨២.២០២</b>
<b>ចំណេញដែលបានបែងចែកទៅ៖</b>					
ម្ចាស់ធនាគារ		៧៨០.៩៨២	៣.១៩១.៨៧៣	២.៨៩០.៥៣៩	១១.៧៥៨.៧១៤
<b>លទ្ធផលលម្អិតដែលបានបែងចែកទៅ៖</b>					
ម្ចាស់ធនាគារ		៧៨០.៩៨២	៣.៣៧៤.៤៧៧	២.៨៩០.៥៣៩	១១.៩៨២.២០២

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**របាយការណ៍បម្រែបម្រួលមូលធន**

	លទ្ធផលសរុបបញ្ចប់ឆ្នាំ											
	ដើមទុន		ការដាក់ដើមទុន		ខាតបង្កគ្រោះ		ទុនប្តូរមុនតាមបទប្បញ្ញត្តិ		ទុនប្តូរមុនផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២</b>	២៥០.០០០.០០០	១.០១៨.៥០០.០០០	១២.៦៦៩.៧៨៣	៥១.៦១៦.៦៩៦	(៣.០២១.១៤៥)	(១២.២៩០.០១៨)	៦.៨៧៦.១៥៩	២៧.៩៣៣.៨៤២	-	៦១.៥០២	២៦៦.៥២៤.៧៩៧	១.០៨៥.៨២២.០២២
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	១៨២.៦០៤	-	១៨២.៦០៤
<b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣	-	-	-	១៨២.៦០៤	៧៨០.៩៨២	៣.៣៧៤.៤៧៧
<b>ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាម</b>												
<b>ជាភាគហ៊ុនិក៖</b>												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៦.៦៧២.១៤២)	(២៧.២៦៩.០៤៤)	៦.៦៧២.១៤២	២៧.២៦៩.០៤៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០.៧៥០.០០០	-	៥៤៤.៨០១	(១.៦០១)	-	-	-	-	-	(១.៦០១)	១១.២៩៤.៨០១
<b>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក</b>	-	១០.៧៥០.០០០	-	៥៤៤.៨០១	(៦.៦៧៣.៧៤៣)	(២៧.២៦៩.០៤៤)	៦.៦៧២.១៤២	២៧.២៦៩.០៤៤	-	-	(១.៦០១)	១១.២៩៤.៨០១
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>	<b>២៥០.០០០.០០០</b>	<b>១.០២៩.២៥០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥២.១៦១.៤៩៧</b>	<b>(៨.៩១៣.៩៦៦)</b>	<b>(៣៦.៣៦៧.១៨៩)</b>	<b>១៣.៥៤៨.៣០១</b>	<b>៥៥.២០២.៨៨៦</b>	<b>-</b>	<b>២៤៤.១០៦</b>	<b>២៦៧.៣០៥.១៧៨</b>	<b>១.១០០.៤៩១.៣០០</b>
<b>សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	<b>២៥០.០០០.០០០</b>	<b>១.០១១.២៥០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥១.៦១៦.៦៩៦</b>	<b>(៥.២១១.៥៨៩)</b>	<b>(២១.២០០.៧៤៤)</b>	<b>៦.១៧៦.០៦៣</b>	<b>២៥.០៨៥.៨៥១</b>	<b>-</b>	<b>(១១១.៩៨៦)</b>	<b>២៦៣.៦៣៤.២៥៨</b>	<b>១.០៦៦.២២២.៣៩៣</b>
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	២.៤០០.០០៧	១១.៧៥៨.៧១៧	-	-	-	-	២.៤០០.០០៧	១១.៧៥៨.៧១៧
ខាតលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	២២៣.៤៨៨	-	២២៣.៤៨៨
<b>ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	២.៤០០.០០៧	១១.៧៥៨.៧១៧	-	-	-	២២៣.៤៨៨	២.៤០០.០០៧	១១.៩៨២.២០២
<b>ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាម</b>												
<b>ជាភាគហ៊ុនិក៖</b>												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៧០០.០៥៥)	(២.៨៤៧.៩៩១)	៧០០.០៥៥	២.៨៤៧.៩៩១	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.២៥០.០០០	-	៣៦៧.៤២៤	-	-	-	-	-	-	-	៧.៦១៧.៤២៤
<b>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក</b>	-	៧.២៥០.០០០	-	៣៦៧.៤២៤	(៧០០.០៥៥)	(២.៨៤៧.៩៩១)	៧០០.០៥៥	២.៨៤៧.៩៩១	-	-	-	៧.៦១៧.៤២៤
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>២៥០.០០០.០០០</b>	<b>១.០១៨.៥០០.០០០</b>	<b>១២.៦៦៩.៧៨៣</b>	<b>៥១.៦១៦.៦៩៦</b>	<b>(៣.០២១.១៤៥)</b>	<b>(១២.២៩០.០១៨)</b>	<b>៦.៨៧៦.១៥៩</b>	<b>២៧.៩៣៣.៨៤២</b>	<b>-</b>	<b>៦១.៥០២</b>	<b>២៦៦.៥២៤.៧៩៧</b>	<b>១.០៨៥.៨២២.០២២</b>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

### របាយការណ៍លំហូរសាច់ប្រាក់

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនពន្ធលើប្រាក់ចំណូល		២.៣៧៦.១៤៤	៩.៧១១.៣០០	៣.៩៩៥.០០៣	១៦.២៥១.៦៧៤
<b>និយ័តការសម្រាប់៖</b>					
រំលស់-ទ្រព្យសកម្មរូបិ	១២	២.៥៣១.៩២៨	១០.៣៤៧.៩៩០	២.១៩៤.៧៦២	៨.៩២៨.២៩២
រំលស់-ទ្រព្យសកម្មអរូបិ	១៤	៧៦៤.៩៣២	៣.១២៦.២៧៧	៦២៩.២១៨	២.៥៥៩.៦៥៨
រំលស់-សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៣	២.១៤៦.៤២៤	៨.៧៧២.៤៣៥	១.៩០៩.៥៩៦	៧.៧៦២.២៣៧
<b>ការខាតបង់កំណត់ត្រាដែលរំពឹងទុក៖</b>					
គណនា និងបុរេប្រទាន		៤.១៣៥.១៦០	១៦.៩០០.៣៩៩	៤៤៩.៣៣១	១.៨២៧.៨៧៩
កិច្ចសន្យាគណនា និងការធានាហិរញ្ញវត្ថុ		៦៤.០៣៤	២៦១.៧០៧	(៤.២២៧)	(១៧.១៩៥)
សមតុល្យជាមួយធនាគារផ្សេងៗ		៦.១៣២	២៥.០៦១	(៧.៧៩៧)	(៣១.៧១៨)
វិនិយោគលើមូលបត្រ		-	-	(៦.៩៧៩)	(២៨.៣៩១)
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ		១២.១២១	៤៩.៥៣៩	៨.៨៩៧	៣៦.១៩៣
បុរេប្រទានផ្សេងៗ		៤.២៣៤	១៧.៣០៤	-	-
ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបិលក់ចេញ/ ជម្រះចេញពីបញ្ជី		១.៦២៥	៦.៦៤១	៨៣.៨៤៣	៣៤១.០៧៣
ចំណាយការប្រាក់លើបំណុលកតិសន្យា		៩២៧.០២៧	៣.៧៨៨.៧៥៩	៩៤៨.៧៩៥	៣.៨៥៩.៦៩៨
បន្ទុកហិរញ្ញវត្ថុលើវិភាគទានដើមទុន		៤.៨៨៩.២៩៨	១៩.៩៩២.៥៦១	២.៦៣០.៥១៦	១០.៧០០.៩៣៩
សិទ្ធិធានាលើអត្ថប្រយោជន៍និយោជិត		៧៦៦.៩០៥	៣.១៣៤.៣៤១	៦៧១.២២១	២.៧៣០.៥២៧
<b>បម្រែបម្រួលក្នុង៖</b>					
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ		(១១.២០៦.០៨៧)	(៤៥.៧៩៩.២៧៨)	(១៧.១៦១.២៧៣)	(៦៩.៨៦២.០៥៩)
សមតុល្យជាមួយធនាគារផ្សេងៗ		(៤១.៦៦០.១៤១)	(១៧០.២៦៤.៩៩៦)	-	-
សមតុល្យជាមួយធនាគារកណ្តាល		១៥.៥២៩.៥៧៨	៦៣.៤៦៩.៣៨៥	(១២.៥៩៣.២៥៥)	(៥១.២២៩.៣៦១)
គណនា និងបុរេប្រទាន		(២៣២.៦៩០.៩៩១)	(៩៥១.០០៧.៩១៧)	(១៣១.០៧៣.១០៣)	(៥៣៣.២០៥.៣៨៣)
ទ្រព្យសកម្មផ្សេងៗ		(២.២៩០.៣៨៦)	(៩.៣៦០.៨០៨)	(១.២៦៨.៩៣៥)	(៥.១៦២.០២៨)
ប្រាក់បញ្ញើពីអតិថិជន		២១៧.៣៦៩.៣៦៤	៨៨៨.៣៨៨.៥៩១	១៩៤.១៤៤.៩៥៣	៧៨៩.៧៨១.៦៦៩
អត្ថប្រយោជន៍និយោជិត		(៧៨៩.៨៤៩)	(៣.២២៨.១១៣)	(១៨០.៩៤៣)	(២.៧៧០.០៧៦)
បំណុលផ្សេងៗ		(៣.១១៧.៤៤២)	(១២.៧៤០.៩៨៥)	៤.០៥៧.៧៦០	១៦.៥០៦.៩៦៧
<b>សាច់ប្រាក់(ប្រើក្នុង)/បានពីសកម្មភាពប្រតិបត្តិការ</b>		<b>(៤០.២២៩.៩៥០)</b>	<b>(១៦៤.៤១៩.៨០៦)</b>	<b>៤៨.៩២៧.៣៨៣</b>	<b>១៩៩.០៣៦.៥៩៥</b>
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់		(១.៦៧៥.៩៣១)	(៦.៨៤៩.៥៣០)	(១.១៨២.២១៥)	(៤.៨០៧.៦៨១)
<b>សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីសកម្មភាពប្រតិបត្តិការ</b>		<b>(៤១.៩០៥.៨៨១)</b>	<b>(១៧១.២៦៩.៣៣៦)</b>	<b>៤៧.៧៤៥.១៦៨</b>	<b>១៩៤.២២៨.៩១៤</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(២.០០៧.០៤៩)	(៨.២០២.៨០៩)	(២.៣២២.៤០៨)	(៩.៤៤៧.៥៥៦)
ទិញទ្រព្យសកម្មអរូបិ		(២៧១.២០៧)	(១.១០៨.៤២៣)	(២.០១៨.១៨៧)	(៨.២០៩.៩៨៥)
សាច់ប្រាក់បានទទួលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.១៩៩	៤.៩០០	១៣.០៩៤	៥៣.២៦៦
មូលបត្រវិនិយោគ		(៣១.០៣១.៧៨១)	(១២៦.៨២៦.៨៨៩)	(១០.០៦៥.៣០១)	(៤០.៩៤៥.៦៤៤)
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(៣៣.១០៨.៨៦៨)</b>	<b>(១៣៦.១៣១.២១២)</b>	<b>(១៩.០៩២.៧០៧)</b>	<b>(៥៨.៥៤៩.៩១៩)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ</b>					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ		-	-	២.៧៣៦.១២០	១១.១៣០.៥៣៦

### របាយការណ៍លំហូរសាច់ប្រាក់ (បន្ត)

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់សងប្រាក់កម្ចី		(១០.៥០៥.៩៣៦)	(៤២.៩៣៧.៧៦០)	-	-
ការទូទាត់នូវការដកចេញប្រាក់ដើមនៃបំណុលកតិសន្យា និងចំណាយការប្រាក់		(២.៦១៨.៤១៦)	(១០.៧០១.៤៦៦)	(២.៤៤២.១៨០)	(៩.៩៣៤.៧៨៨)
<b>សាច់ប្រាក់សុទ្ធប្រើក្នុង/បានពីសកម្មភាពហិរញ្ញវត្ថុ</b>		<b>(១៣.១២៤.៣៥២)</b>	<b>(៥៣.៦៣៩.២២៦)</b>	<b>២៩៣.៩៤០</b>	<b>១.១៩៥.៧៧៨</b>
<b>ការ(ចេញ/កើនឡើង)សុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ</b>					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា		(៨៨.៣៣៩.០៧១)	(៣៦១.០០៧.១៨០)	៣៣.៦៤៦.៣០៦	១៣៦.៨៧៣.១៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៦.០៧១.២០២	-	៥.១០៧.៩៩៣
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>		<b>(១១៤.៤៨៣.៨៧៩)</b>	<b>(៤៧១.៣២៥.៨៩០)</b>	<b>២០២.៨២២.៦៤៦</b>	<b>៤៨៧.៦៨៤.១៦៤</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

### កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

#### ១. អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា“ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិ នៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរ នាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ១៧៥ អាបេសេដេ មហាវិថីម៉ៅសេទុង ភូមិ៥សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារកំពុងដំណើរការផ្លាស់ប្តូរការិយាល័យកណ្តាលថ្មីទៅជាអគារព្រីនស៍ភ្នំពេញថ្មី ដែលស្ថិតនៅអគារលេខ ៤៤៥ ជាន់ទី១ ជាន់ទី១៥ និងជាន់ទី១៨ មហាវិថីព្រះមុនីរ័ត្ន កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សំណើនេះបានដាក់ទៅជូនធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

**២. ក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ**

**២.១. របាយការណ៍ដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា**

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។ CIFRSs ដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ បច្ចុប្បន្នជាធរមាននៃគណនេយ្យ និងសវនកម្ម ដោយគ្មានការកែប្រែលើដូច CIFRSs ឡើយ។

**២.២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ត្រូវបានរៀបចំឡើងដោយ អនុលោមតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរាស់វែងចំនួនដែលបានដាក់តម្លៃឡើងវិញ ឬតម្លៃសមស្របនៅចុងបញ្ចប់របាយការណ៍ ដូចដែលបានបកស្រាយនៅក្នុងគោលនយោបាយគណនេយ្យដូចខាងក្រោម។ ថ្លៃដើមប្រវត្តិសាស្ត្រ ជាទូទៅផ្អែកទៅលើតម្លៃសមស្របរបស់តម្លៃសមស្រប ដែលបានផ្តល់ឱ្យនៅក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅក្នុងប្រតិបត្តិការសមស្របរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការរាស់វែង ដោយមិនគិតថាតម្លៃនោះអាចតាមដានបាន ដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់បច្ចេកទេសវាយតម្លៃផ្សេងទៀត។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃ ទ្រព្យសកម្ម និងបំណុល ធនាគារគិតពីលក្ខណៈនៃទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារដែលគិតពីលក្ខណៈទាំងនោះនៅពេលដែលកំណត់តម្លៃនៃទ្រព្យសកម្ម និងបំណុលនៅកាលបរិច្ឆេទនៃការរាស់វែង។ តម្លៃសមស្របសម្រាប់ការរាស់វែង និង/ឬ ក្នុងគោលបំណងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ជាមូលដ្ឋាន។

បន្ថែមពីនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការរាស់វែងនៃតម្លៃសមស្រប គឺត្រូវបានធ្វើចំណាត់ថ្នាក់ទៅជាកម្រិតទី១ កម្រិត២ និងកម្រិតទី៣ ផ្អែកទៅលើកម្រិតនៃធាតុចូលដើម្បីរាស់វែងតម្លៃសមស្របដែលអាចតាមដានបានរួមទាំងធាតុចូលសំខាន់ៗដើម្បីរាស់វែងតម្លៃសមស្របទាំងអស់ដែលបានពិពណ៌នាដូចខាងក្រោម៖

- កម្រិតទី១ ធាតុចូលត្រូវបានដាក់តម្លៃ (មិនអាចកែប្រែបាន) នៅក្នុងទីផ្សារសកម្មរបស់ទ្រព្យសកម្ម និង បំណុលដែលសហគ្រាសអាចទទួលបាននៅកាលបរិច្ឆេទនៃការរាស់វែង
- កម្រិតទី២ ធាតុចូលក្រៅពីធាតុចូលដែលបានដាក់តម្លៃដោយរួមបញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចតាមដានបានទៅលើទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល និង
- កម្រិតទី៣ ធាតុចូល គឺជាធាតុចូលទាំងឡាយណាដែលមិនអាចតាមដានបានរបស់ទ្រព្យសកម្ម ឬបំណុល។

**២.៣. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា**

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល ហើយនិងសាខាទាំង៣ពាររបស់ខ្លួន បន្ទាប់ពីការដោះស្រាយលើសមតុល្យ និងប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

**២.៤. ការបង្កត់សមតុល្យសាច់ប្រាក់**

សមតុល្យសាច់ប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅជាសមតុល្យសាច់ប្រាក់ដុល្លារអាមេរិកដែលជិតបំផុត និងពាន់រៀលខ្មែរ (KHR'០០០) សម្រាប់សមតុល្យសាច់ប្រាក់ដុល្លារអាមេរិក និងពាន់រៀល។

**៣. ការអនុម័តស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល**

**ក). ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលហើយមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ**

ធនាគារបានអនុវត្តទៅលើស្តង់ដារគណនេយ្យ និងមានការបកស្រាយទៅលើស្តង់ដារទាំងនោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល និងបានធ្វើការបកស្រាយនោះ ត្រូវបានរាយកម្រិត អាចអនុវត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- កូរីដ-១៩-ការលើកលែងដែលទាក់ទងទៅនឹងការជួលក្រោយពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (វិសោធនកម្មទៅលើ CIFRS ១៦ ភតិសន្យា)
- គណៈគ្រប់គ្រងបានរាយកម្រិត ការអនុម័តស្តង់ដារគណនេយ្យខាងក្រោម មិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។
- កំណែទម្រង់អត្រាការប្រាក់ — ដំណាក់កាលទី២ (វិសោធនកម្មចំពោះ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ CAS ៣៩ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ CIFRS 4 កិច្ចសន្យាធានារ៉ាប់រង និងCIFRS ១៦) ត្រូវបានរាយកម្រិតមិនអនុវត្តចំពោះធនាគារទេ។
- ការបន្ថែមការលើកលែងបណ្តោះអាសន្នពីការអនុវត្ត CIFRS ៩ (វិសោធនកម្មទៅ CIFRS ៤)

**ខ). ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលមិនទាន់មានប្រសិទ្ធភាព**

នៅកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារដែលបានកែសម្រួលខាងក្រោម ត្រូវបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ហើយត្រូវបានរាយកម្រិតមិនមានផលប៉ះពាល់ជាសារវន្តខ្លាំងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង
- ការធ្វើវិសោធនកម្មទៅលើ IFRS ១៧ “កិច្ចសន្យាធានារ៉ាប់រង” (វិសោធនកម្មទៅលើ IFRS ១៧ និង IFRS ៤)
- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី និងរយៈពេលវែង (វិសោធនកម្មទៅលើ IAS ១)
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មទៅលើ IAS ១ និង IFRS ការអនុវត្តរបាយការណ៍ ២)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មទៅលើ IAS ១២)
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មទៅលើ IAS ១)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មទៅលើ IAS ៨)

**៤. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗ បានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺត្រូវបានបង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅកាលបរិច្ឆេទដែលបានបង្ហាញ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

**៤.១. ការប្តូររូបិយប័ណ្ណ**

**ក). រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចដែលធនាគារប្រើក្នុងកិច្ចប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណមុខងារ”)។ ប្រាក់ដុល្លារអាមេរិកឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

**ខ). ប្រតិបត្តិការ និងសមតុល្យ**

ប្រតិបត្តិការជាប្រតិបត្តិការប្រចាំឆ្នាំ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីការប្តូរប្រាក់ដុល្លារអាមេរិក ដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីបម្រែបម្រួលអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជាប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត។

**គ). ការបង្ហាញជាប្រាក់រៀល**

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរសមតុល្យសាច់ប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់រៀល។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនរបស់ភាគហ៊ុនិក ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទនៃការរាយការណ៍។ លម្អៀងពីការប្តូរប្រតិបត្តិការមូលធនភាគហ៊ុនិក ត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់រៀលសម្រាប់ការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២១។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ អត្រាប្តូរប្រាក់រៀលនេះ គឺ ១ដុល្លារអាមេរិកស្មើនឹង ៤.០៨៧ រៀល (២០២១៖ ១ដុល្លារ-អាមេរិក ស្មើនឹង ៤.០៦៨ រៀល) ហើយអត្រាចុងគ្រាគឺ ១ដុល្លារអាមេរិកស្មើនឹង ៤.១១៧ រៀល (២០២១៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៤ រៀល)។

**៤.២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់មិនរឹតត្បិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

**៤.៣. ទ្រព្យសកម្មហិរញ្ញវត្ថុ**

**ក). ចំណាត់ថ្នាក់**

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរស់រវើកតាមថ្ងៃដើមបានរំលស់ រួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាននៃការរស់រវើកតាមថ្ងៃដើមដករំលស់ ភាគហ៊ុនវិនិយោគ និងទ្រព្យសកម្មដាក់លាក់ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្ងៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងពីរ ហើយមិនត្រូវបានកំណត់ក្នុងតម្លៃសមស្របតាមរយៈប្រាក់ចំណេញ និងខាត("FVPL") ដូចខាងក្រោម៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុង កិច្ចសន្យា និង

- លក្ខខណ្ឌកិច្ចសន្យាដែលទំនាញមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលធានាទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។
- ឧបករណ៍បំណុលត្រូវបានរស់រវើកតាមតម្លៃសមស្រប ក្នុងរបាយការណ៍លទ្ធផលចំណូលលម្អិត ("FVOCI") លុះត្រាតែវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ដូចនៅ FVPL៖
- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្មក្នុងគោលបំណងគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនិងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុធ្វើឱ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ដែលទាក់ទងនឹងការទូទាត់សងលើប្រាក់ដើម និងការប្រាក់ដែលនៅសេសសល់។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ការធ្វើប្រតិបត្តិការធនាគារអាចជ្រើសរើសដោយមិនអាចដកហូតវិញ ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងរបាយការណ៍ លទ្ធផលចំណូលលម្អិត។ ការជ្រើសរើសនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់ជា FVPL។

លើសពីនេះទៀត ធនាគារអាចកំណត់ឡើងវិញនូវការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមតម្រូវការដែលត្រូវរស់រវើកដោយថ្ងៃដើមបានរំលស់ ឬនៅ FVOCI ដូចនៅ FVPL ប្រសិនបើការធ្វើដូច្នេះលុបចោល ឬមានគណនេយ្យណាមួយដែលមានកំហុសឆ្គងកើតឡើងជាសារវន្ត។

**ខ). ការទទួលស្គាល់ និងការឈប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង ដោយតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួម ដោយផ្ទាល់ក្នុងការទិញ ឬធានានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុនៅតម្លៃសមស្របតាមរយៈចំណេញ ខាត) ត្រូវបានបូកបន្ថែម ឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលសមស្របក្នុងការទទួលស្គាល់ដំបូង។ ចំណាយប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់តាមនៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះ បានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេររាល់ហានិភ័យជាសារវន្ត និងភាពជាម្ចាស់ទាំងអស់។ ចំណេញ ឬខាត ពីការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរស់រវើកតាមថ្ងៃដើមបានរំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់។

**គ). ការរស់រវើក**

នាពេលទទួលស្គាល់លើកដំបូង ធនាគាររស់រវើកទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានរស់រវើកតាមតម្លៃសមស្របក្នុងចំណេញ ឬខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានយោងតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ ឬខាត។ បន្ទាប់ពីមានការទទួលស្គាល់ដំបូង សិទ្ធិធនធានសម្រាប់ការចុះតម្លៃឥណទានរំពឹងទុក ("ECL") ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មដែលត្រូវបានរស់រវើកតាមថ្ងៃដើមបានរំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើរវេទិកា ត្រូវបានគេកត់ទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

**ឧបករណ៍បំណុល**

ការរស់រវើកឧបករណ៍បំណុលគឺអាស្រ័យទៅលើកំរិតអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជា ទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានរស់រវើកតាមថ្ងៃដើមបានរំលស់។

ថ្លៃដើមបានរំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ត្រូវបានរស់រវើកតាមថ្ងៃដើមបាន រំលស់។ សមតុល្យយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវតាមសិរិទានធននៃការខាតបង់ឥណទានរំពឹង ទុកដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុង របាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**ឃ). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ**

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលកំរិតអាជីវកម្មសម្រាប់ការគ្រប់គ្រង ទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

**ង). ឱនភាពតម្លៃ**

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុកដោយផ្អែក ECL តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍ទ្រព្យរបស់ខ្លួនដែលរស់រវើកតាមថ្ងៃដើមបានរំលស់ និងតាម FVOCI ព្រម ទាំងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារូបន៍ និងហ្វូស៊ីលីដិរដ្ឋិលជុំ) និង កិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សិរិទានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទនៃការវាយការណ៍។ ការរស់រវើក ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួនដែលបានប្តឹងប្រឆាំង ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែល អាចកើតឡើងមួយចំនួន
- ពេលវេលានៃសមតុល្យសាច់ប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការ ចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទនៃការវាយការណ៍អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការរស់រវើកការខាតឥណទានរំពឹងទុក ECL សម្រាប់ ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលរស់រវើកតាមថ្ងៃដើមបានរំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វូស៊ីលីដិអាច ប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥតឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

**(ក) ដំណាក់កាលទី ១៖ ECL ១២ខែ**

ដំណាក់កាលទី១ រួមបញ្ចូលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥតឥណទានគួរឱ្យ កត់សម្គាល់ចាប់តាំងពីមានការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥតឥណទានកម្រិតទាប នាកាលបរិច្ឆេទនៃ ការវាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោង ដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**(ខ) ដំណាក់កាលទី ២៖ ECL ពេញមួយអាយុកាល – មិនមានឱនភាពតម្លៃឥណទាន**

ដំណាក់កាលទី ២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥតឥណទានជាសារវន្តចាប់ តាំងពីមានការទទួលស្គាល់ដំបូង (លើកលែងតែមានហានិភ័យឥតឥណទានទាបនាកាលបរិច្ឆេទវាយការណ៍) ប៉ុន្តែមិនមានភស្តុតាងដាក់ស្តែងបង្ហាញពីឱនភាពតម្លៃនោះទេ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**(គ) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានឱនភាពតម្លៃឥណទាន**

ដំណាក់កាលទី ៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងដាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាកាលបរិច្ឆេទនៃការវាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ ត្រូវបានគណនាតាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

**ទ្រព្យសកម្មហិរញ្ញវត្ថុរៀបចំឡើងវិញ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយថ្មី ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះការវាយតម្លៃត្រូវ បានធ្វើឡើងចាត់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ គួរត្រូវបានដកហូត ហើយ ECL ត្រូវបានរស់រវើកដូច ខាងក្រោម៖

- ប្រសិនបើការរៀបចំនូវការស្តារឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្ម ដែលមានស្រាប់នោះ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក ដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែល បានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនា កង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំចរនាសម្ព័ន្ធឡើងវិញ ដែលរំពឹងទុកនឹងនាំឱ្យបាត់បង់ការទទួលស្គាល់ទ្រព្យសកម្មដែល មានស្រាប់ នោះតម្លៃសមស្របដែលបានរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរ-សាច់ប្រាក់ ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមាន ស្រាប់ ហើយត្រូវបានឈប់ទទួលស្គាល់។ សមតុល្យនេះ ត្រូវ បានរួមបញ្ចូលក្នុងការគណនាការខ្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវ បានធ្វើអប្បបរមាចាប់ពីថ្ងៃដែលរំពឹងទុកនៃការទទួលស្គាល់រហូតដល់កាលបរិច្ឆេទនៃការវាយការណ៍ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ៨៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសិរិទានធនឥណទានស្តារឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (“BFIs”) ត្រូវបានប្រារព្ធឡើងក្រោមសមាគម ធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុង ការអនុវត្តសារាចររបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាដាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលា នេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ៨៧-០២២-១១៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ប្រចាំខែ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុ ដែលត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

**៤.៤. បំណុលហិរញ្ញវត្ថុ**

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យាសិរិទានធន នៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុល ហិរញ្ញវត្ថុជាក់លាក់ផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការ រាល់បំណុល ហិរញ្ញវត្ថុទាំងអស់ដែលមិនរស់រវើកតាមតម្លៃសមស្របក្នុងចំណេញ ឬខាត។



បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ ឬខាត ត្រូវបានរាស់វែងតាម ថ្លៃដើមបានរំលស់។ បំណុល ហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមថ្លៃដើមបានរំលស់ មានដូចជាប្រាក់បញ្ញើរបស់ អតិថិជន ប្រាក់កម្ចី និងបំណុលដាក់លាក់ផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគហ៊ុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ មានដូចជាប្រាក់កម្ចី ត្រូវបាន កត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បហារតាមអត្រាការប្រាក់លើ ទីផ្សាររបស់ប្រាក់កម្ចី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងសមតុល្យសាច់ប្រាក់ទទួល និង តម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ត្រូវបានទទួលស្គាល់ជាការដាក់ដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេលបំបែកទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវ បានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

**៤.៥. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ**

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារបន្តដែលមិនទាន់បានដកប្រាក់ និងហ្វូស៊ីលីដឺអាចប្រើប្រាស់ ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានរាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យា ផ្តល់ ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជា សាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារបន្តដែលមិនទាន់បានដកប្រាក់ និងហ្វូស៊ីលីដឺអិលធី) ការខាតបង់ឥណទានរំពឹងទុក ត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារ មិនអាចកំណត់ការខាតបង់ឥណទានរំពឹងទុកដោយឡែក តាមកិច្ចសន្យាឥណទានដែល មិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីការខាតបង់ឥណទានរំពឹង ទុកដែលរួមបញ្ចូលគ្នាលើសពីសមតុល្យយោងដុលរបស់ឥណទាន នោះការខាតបង់ឥណទានដែលបានរំពឹងទុក ត្រូវ បានទទួលស្គាល់សំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការ ទូទាត់ដាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុល ណាមួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការផ្សេងៗ ជំនួសគ្រឹះស្ថាន ទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារបន្ត និងហ្វូស៊ីលីដឺធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាកាលបរិច្ឆេទដែលផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌដំបូងដៃ និងតម្លៃបុព្វលាភ ដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបានពេល អនាគត មិនត្រូវបានទទួលស្គាល់នោះទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានរាស់វែងតាមចំនួនណាមួយ ដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតបង់ឥណទានដែលបានរំពឹងទុកក្រោម CIFRS ៩ ស្តីពី ‘ឧបករណ៍ហិរញ្ញវត្ថុ’ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងសមតុល្យសាច់ប្រាក់ ចំណូលបង្ក ដែលត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS ១៥ ស្តីពី ‘ប្រាក់ចំណូលពី កិច្ចសន្យាជាមួយអតិថិជន’ ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃ ការខាតបង់ក្នុងគ្រាកន្លងមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសាហ៊ុយដែល រកបាន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ ឬខាត ក្នុងខ្ទង់ចំណាយ ប្រតិបត្តិការ។

**៤.៦. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយសមតុល្យសាច់ប្រាក់សុទ្ធបន្ទាប់ពីកាត់កង ត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់ កងសមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានសមតុល្យសាច់ប្រាក់ សុទ្ធ ឬមានបំណងកត់ត្រាជាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**៤.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្ក។ ថ្លៃដើមប្រវត្តិសាស្ត្ររួមមានចំណាយផ្ទាល់ ផ្សេងៗ ដែលបានចំណាយដោយផ្ទាល់ក្នុងការទិញទ្រព្យនោះ។

ចំណាយបន្ទាប់បន្សំផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុងសមតុល្យយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្មដាច់ដោយ ឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានរាស់វែងគួរឱ្យជឿជាក់បានតែ ប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្តទៅក្នុង របាយការណ៍ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

សំណងកំពុងសាងសង់មិនត្រូវបានដករំលស់ទេរហូតទាល់តែវារួចរាល់សម្រាប់ប្រើប្រាស់។ ការដករំលស់លើ ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃ សំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

	រយៈពេលរំលស់គិតជាឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលដែលខ្លីជាងរវាងចំនួនឆ្នាំសន្យា និងអាយុកាលសេដ្ឋកិច្ចរបស់វា ចំនួន ១០ ឆ្នាំ
យានយន្ត	៤ឆ្នាំ - ៨ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារ	៤ឆ្នាំ

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាចុងការិយបរិច្ឆេទ នៃការរាយការណ៍។

សមតុល្យយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយ តាមទិញនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បាន ទទួលពីការលក់ និងសមតុល្យយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

**៤.៨. ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញចំណាយពាក់ព័ន្ធផ្សេងៗ និងកម្មវិធីផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្ក និងការខាតបណ្តាលមកពីខិនភាពតម្លៃ។ អាជ្ញាបណ្ណ កម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីដាក់ លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានទុក របស់វាក្នុងរយៈពេល១០ឆ្នាំ។ ទ្រព្យសកម្មអរូបី កំពុងដំណើរការមិនត្រូវបានធ្វើរំលស់ទេ រហូតទាល់តែវារួចរាល់សម្រាប់ ប្រើប្រាស់។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

**៤.៩. ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ធនាគាររាយការណ៍ថ្លៃថាមានភស្តុតាងណាមួយដែលបង្ហាញថាមានទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយដែលអាចប្រឈមនឹងឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះសមតុល្យសាច់ប្រាក់ ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្ម គឺត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពីវិសាលភាពនៃឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេលដែលមិនអាចប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃទ្រព្យសកម្មដាច់ដោយឡែក ធនាគារប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ នៅពេលដែលមានមូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចកំណត់អត្តសញ្ញាណបាន ទ្រព្យសកម្ម គឺត្រូវបានបែងចែកឯកតាបង្កើតសាច់ប្រាក់ ឬបើមិនដូច្នោះទេទ្រព្យសកម្មទាំងនោះត្រូវបានបែងចែកទៅជាផ្នែក តូចបំផុតរបស់ឯកតាបង្កើតសាច់ប្រាក់សម្រាប់មូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចត្រូវបានកំណត់អត្តសញ្ញាណ។

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកឱនភាពតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាសមតុល្យយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងសមតុល្យយោងនៃទ្រព្យនោះ ធៀបជាមួយសមតុល្យដែលអាចស្រង់មកវិញបាន។ សមតុល្យដែលអាចស្រង់មកវិញបាន គឺជាសមតុល្យមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នាដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលមានឱនភាពតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាត្រឡប់ឱនភាពតម្លៃ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃការរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ នៅក្នុងរយៈពេលមុនត្រូវបានរាយការណ៍ក្នុងចំណេញ ឬខាត ក្នុងការិយបរិច្ឆេទ សម្រាប់ការចង្អុលបង្ហាញថា ការខាតបង់ត្រូវបានថយចុះ ឬមិនកើតមានឡើងទៀតទេ។ ឱនភាពតម្លៃ គឺត្រូវបានកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានតម្លៃ ដែលត្រូវបានប្រើដើម្បីកំណត់សមតុល្យ ដែលអាចទទួលយកបានមកវិញ។ ការកត់ត្រាបញ្ជាសមកវិញនៃការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តែក្នុងវិសាលភាព ដែលសមតុល្យយោងនៃទ្រព្យសកម្មមិនលើសពីសមតុល្យយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនទទួលស្គាល់ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ។ ការកត់ត្រាបញ្ជាសមកវិញនៃឱនភាពតម្លៃនេះ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

**៤.១០. ភតិសន្យា**

**ធនាគារធាតុភតិ:**

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគាររាយការណ៍ថ្លៃថាគឺកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាធាតុភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាធាតុភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើថ្លៃល្អដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានានៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិសន្យានោះទេ។ ទ្រព្យសកម្មភតិសន្យា អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងជាបំណុលពាក់ព័ន្ធនាកាលបរិច្ឆេទដែលទ្រព្យសកម្មភតិសន្យា មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានរាស់វែងដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

**ក). បំណុលភតិសន្យា**

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យារពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរាស់វែងបំណុល។

ការទូទាត់ភតិសន្យា ត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់ មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារភតិសន្យាត្រូវបានប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែម ហើយវាគឺជាអត្រាដែលភតិសន្យានោះនិមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាប្រាក់កម្ចីបន្ថែម ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពីភតិសន្យា ទីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទានចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ ត្រូវបានកត់ត្រា ជាបន្ទុកក្នុងចំណេញ ឬខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

**ខ). សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម**

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានរាស់វែងដំបូងតាមថ្លៃដើម ដែលរួមមាន៖

- សមតុល្យសាច់ប្រាក់នៃការរាស់វែងដំបូងលើបំណុលភតិសន្យា
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីភតិសន្យា
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរលើរយៈពេលណាមួយដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញនោះ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនោះ ត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់នៃមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានរាស់វែងតាមថ្លៃដើមដករំលស់ និងឱនភាពតម្លៃបង្ក។

**គ). ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ**

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ នៅក្នុងចំណេញ ឬខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬ តិចជាង១២ខែ។

**៤.១១. ពន្ធលើប្រាក់ចំណូល**

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធ ត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលទ្រព្យសកម្ម និងបំណុល ពន្ធពន្យារ ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬ ត្រូវបានអនុម័តរួចមួយផ្នែកជំនាកាលបរិច្ឆេទនៃការរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងសមតុល្យយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវ បាន កំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកជំ នាកាលបរិច្ឆេទ នៃការរាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធ នា ពេលអនាគតដែលមានភាពលម្អៀងបណ្តោះអាសន្ននោះ អាចយកមកប្រើប្រាស់បាន។ ទ្រព្យសកម្មពន្ធពន្យារត្រូវបាន ត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជា មិនមានប្រាក់ចំណេញជាប់ពន្ធ ត្រូវបានកត់ត្រា។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់ កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធពន្យារសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គការជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានកត់ត្រាផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិត ផ្សេងៗ ឬត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធនដែរ។

**៤.១២. សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលមានភាពពិតប្រាកដថា ឬភាពពិតប្រាកដដែលជា លទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយសមតុល្យត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានភាពពិតប្រាកដច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុន បង់ពន្ធ ដើម្បីផ្តល់ការរាយការណ៍តម្លៃទិដ្ឋភាពបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេង ៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជា ចំណាយការប្រាក់។

*ពិន្ទុលើបង់ឥណទានទៀងទាត់របស់អតិថិជន*

ធនាគារទទួលស្គាល់ការធ្វើសំវិធានធនពិន្ទុលើការបង់ឥណទានទៀងទាត់របស់អតិថិជនជាប្រចាំខែ ដែលត្រូវ បានរាស់វែងដោយផ្អែកលើសមតុល្យសមមូលជាដុល្លារអាមេរិកនៃពិន្ទុសរុប ដែលអតិថិជនទទួលបានពីប្រតិបត្តិការ។ សមតុល្យដែលបានទទួលស្គាល់ ត្រូវបានបញ្ចូលទៅក្នុងគណនីអតិថិជនក្នុងខែបន្ទាប់។ ការធ្វើសំវិធានធនលើការបង់ ឥណទានទៀងទាត់របស់អតិថិជន ត្រូវបានទទួលស្គាល់ថាជាបំណុលផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

**៤.១៣. ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយតែរមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់ បង្ក មានចំនួនខ្ពស់ជាងឱនភាពតម្លៃបង្កផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបាន កត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រា ត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនស្មើគ្នា ឬទាបជាងឱនភាពតម្លៃបង្ក ដែលផ្អែកតាម CIFRS ៩។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្រិតទុកមួយផ្នែក ជាទ្រទ្រង់ដើមទុន ហើយមិនអាច បែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលទៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**៤.១៤. អត្ថប្រយោជន៍បុគ្គលិក**

**ក). អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី**

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានប្រើការងារឱ្យធនាគារ។

**ខ). អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់បំណាច់អតីតភាពការងារ**

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពី គម្រោងការទូទាត់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គការនីមួយៗទូទាត់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារ មិនមានរយៈពេលកំណត់ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្ស ប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ០១៨/២០ ក.ប/ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការបើករំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុង ឆ្នាំ២០២០។ យោងតាមអនុស្សរណៈរបស់ធនាគារលេខ ០២៣/HRS/២០២០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់ប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ជូន និយោជិតទាំងអស់ ដែលកំពុងបន្តកិច្ចសន្យាមិនមានរយៈពេលកំណត់ ទៅតាមកាលវិភាគដែលបាន កំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការទូទាត់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយ វាត្រូវ បានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានប្រើការងារឱ្យធនាគារ។

ការបើកវិញ្ញាបនបត្របំណាច់អតីតភាពការងារ ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់វិញ្ញាបនបត្រអតីតភាពការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់នាការិយបរិច្ឆេទនៃការរាយការណ៍ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយ ដែលធនាគារត្រូវបង់ឱ្យបុគ្គលិក ជាថ្នូរនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការ បើកវិញ្ញាបនបត្របំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារលើសមតុល្យសាច់ប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាដីរកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

**៤.១៥. ចំណូល និងចំណាយការប្រាក់**

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរស់វែងតាមថ្លៃដើមបានរំលស់ ត្រូវបានទទួលស្គាល់ក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បហារដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេល អនាគតដែលបានប៉ាន់ស្មាន ឬបង្កាន់ដៃទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុង រយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របសម្រួល ចំពោះសមតុល្យយោងសន្ទនារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយហើយ ជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានឱនភាពតម្លៃមួយផ្នែកធំ (ឬ ‘ដំណាក់កាលទី៣’) ដែលចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមបានរំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

**៤.១៦. ចំណូលកម្រៃសេវា និងកម្រៃដើងសារ**

ចំណូលកម្រៃសេវា និងកម្រៃដើងសារ ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃសេវាក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

**៤.១៧. ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ**

ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងបុគ្គលពាក់ព័ន្ធដោយមិនគិតថាតើតម្លៃត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកថាពាក់ព័ន្ធគ្នា ប្រសិនបើភាគីមួយបានគ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គការដែលមានផែនការ អត្ថប្រយោជន៍ក្រោយពេលបញ្ចប់កិច្ចសន្យាការងារ សម្រាប់និយោជិត និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

**៤.១៨. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍**

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថា ព្រឹត្តិការណ៍នោះអំណោយផល និងមិនអំណោយផលដែលកើតឡើងរវាងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះ ដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ ដែលមិនអាចកែប្រែបានបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើវាមានភាពជាសារវន្ត។

**៥. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ**

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រិតខ្ពស់ជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមានភាពត្រឹមត្រូវនៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង ធនាគារដាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលពីការម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាននិងការសន្មតចំពោះសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

**៥.១. ការសន្មតគណនេយ្យជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ**

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកដូចខាងក្រោម) អតិថិជនបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមតុល្យសាច់ប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**ក). រូបិយប័ណ្ណមុខងារ**

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រង បានកំណត់រូបិយប័ណ្ណគោលរបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារដំណើរការ ហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

**ខ). ការរាយតម្លៃគំរូអាជីវកម្ម**

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យ ត្រូវបានអនុវត្តក្នុងការកំណត់គំរូសម្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មត ដែលបានប្រើនៅក្នុងគំរូទាំងនេះរួមទាំងការសន្មតដែលទាក់ទងនឹងកត្តាដែលបង្កឱ្យមានហានិភ័យនៃហានិភ័យឥណទាន។

**គ). ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្ងៃដើមបានរំលស់**

ការខាតបង់ឥណទានដែលបានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរស់រវើកតាមថ្ងៃដើមបានរំលស់ តម្រូវឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការឥណទាន (ឧទាហរណ៍លទ្ធភាពអតិថិជនខកខាននិងការខាតបង់លទ្ធផល) ។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរស់រវើក ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរស់រវើក ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការប្តូរពាក់ព័ន្ធសម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរស់រវើក ECL។

**ឃ). ភតិសន្យា**

ការរាយការណ៍ថ្លៃថាតើការរៀបចំ រួមបញ្ចូលនូវភតិសន្យាអាស្រ័យលើសមាសធាតុដែលពាក់ព័ន្ធ ឬទេ។ ការរៀបចំមាន ឬរួមមាន ភតិសន្យានៅពេលដែលភតិសន្យាពេញលេញ ប្រសិនបើការរៀបចំអាស្រ័យទៅលើទ្រព្យសកម្មជាក់លាក់ ឬទ្រព្យសកម្ម ហើយបានបញ្ចូលទៅក្នុងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម។

**៥.២. ធនធានសំខាន់ៗសម្រាប់ការប៉ាន់ស្មានមិនជាក់លាក់**

ព័ត៌មានអំពីការប៉ាន់ស្មានមិនជាក់លាក់សំខាន់ៗដែលមានផលប៉ះពាល់ខ្លាំងបំផុតទៅលើសមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានបង្ហាញដូចខាងក្រោម៖

**ក). ការគណនាសំវិធានធននៃការខាតបង់**

នៅពេលរស់រវើកលើការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតនូវចំនួន និងការរស់រវើកដែលទាក់ទងទៅនឹងសេណារីយ៉ូទៅថ្ងៃអនាគត សម្រាប់ប្រភេទផលិតផលនីមួយៗ និងកំណត់ព័ត៌មានទៅថ្ងៃអនាគតដែល ពាក់ព័ន្ធនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មានថ្ងៃអនាគតដែលសមហេតុផលនិងអាចគាំទ្រ ដែលអាស្រ័យទៅលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃភាពខុសគ្នារបស់កាតាលិករសេដ្ឋកិច្ច ហើយរបៀបដែលកាតាលិករទាំងនេះមានផលប៉ះពាល់ទៅវិញទៅមក។

ការខាតបង់ដែលមិនអាចទូទាត់បាន គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលបានកើតឡើងលើលទ្ធភាពលើការ ទូទាត់សង។ វាផ្អែកទៅលើភាពខុសគ្នានៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានគ្រោងទុក ហើយអ្នកឱ្យខ្ចីរំពឹងថា នឹងទទួលបាន ដោយគិតពីលំហូរសាច់ប្រាក់ពីរូបបញ្ចាំ និងការពង្រឹងគុណភាពឥណទាន។

ប្រូបាប៊ីលីតេនៃលំនាំដើម គឺជាការបញ្ចូលដ៏សំខាន់ក្នុងការរស់ ECL ។ ប្រូបាប៊ីលីតេនៃការដែលគ្មានលទ្ធភាព សង គឺជាការប៉ាន់ស្មានដែលដូចគ្នាទៅនឹងការដែលគ្មានលទ្ធភាពសង ខកខានក្នុងសងត្រឡប់តាមពេលវេលាកំណត់ ការគណនាដែលរួមបញ្ចូលទាំងទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃស្ថានភាពនាពេលអនាគត។

**ក្បួនលក្ខណៈ និងផលប៉ះពាល់លើ ECL**

ECL ត្រូវបានប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃសេដ្ឋកិច្ចដែលបានព្យាករណ៍គិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍។ ការវាស់វែងនៃដំណើរការដ៏ស្មុគស្មាញ បានរីករាលដាលពាសពេញប្រទេសចិន ព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានការរំខានដល់អាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។

ផលប៉ះពាល់លើស្ថានភាពសំខាន់ៗនឹងត្រូវបានពិចារណាទៅពេលកំណត់ពីភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលត្រូវបានប្រើដើម្បីប៉ាន់ប្រមាណ ECL ។

ការគណនានៃ ECL នៅក្នុងបរិយាកាសបច្ចុប្បន្ននេះ គឺស្ថិតក្រោមភាពមិនច្បាស់លាស់។ ការគ្រប់គ្រងផ្តល់នូវការប៉ាន់ប្រមាណដ៏ល្អបំផុតរបស់ខ្លួនលើលទ្ធផលដែលអាចកើតមាននៃជម្ងឺកូវីដ-១៩ លើធនាគារ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះអាចផ្លាស់ប្តូរជាសារវន្ត ទៅពេលដែលព្រឹត្តិការណ៍នេះបានកើតឡើង។ ក្នុងករណីដែលផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ឬអ្នកបន្ទាយជាងការរំពឹងទុកនៅក្នុងសេណារីយ៉ូ វានឹងជះឥទ្ធិពលដែលត្រូវគ្នាលើ ECL ទីតាំងហិរញ្ញវត្ថុ និងដំណើរការរបស់ធនាគារ។

គណៈគ្រប់គ្រង ក៏បានគិតគូរពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ដោយ៖

- ១). ការរួមបញ្ចូលព័ត៌មានថ្ងៃអនាគតដោយប្រើប្រាស់ការវិភាគ regression ក្នុងការគណនាប្រូបាប៊ីលីតេសម្រាប់ការគណនា ECL និង
- ២). ការផ្លាស់ប្តូរដំណាក់កាលរបស់អតិថិជន ពី ដំណាក់កាលទី១ ដល់ដំណាក់កាលទី២ សំរាប់អតិថិជនដែលមានការកើនឡើងហានិភ័យឥណទាន។
- ៣). ការផ្លាស់ប្តូរដំណាក់កាលរបស់អតិថិជន ពី ដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ សំរាប់អតិថិជនដែលមានភស្តុតាងជាក់លាក់ពីឥរិយាបថឥណទាន។

**ខ). អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ**

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

**គ). លក្ខខណ្ឌភតិសន្យា**

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

**ឃ). ពន្ធលើប្រាក់ចំណូល**

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជាប្រធានបទត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការពិន័យជាការប្រាក់។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យពន្ធរបស់ធនាគារជាសារវន្ត។ អតិថិជនជឿជាក់ថា ពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការបកស្រាយរបស់ពួកគេស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូងភាពខុសគ្នាបែបនេះ នឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណូល និងពន្ធពន្យារនៅក្នុងអំឡុងក្រាដែលការសម្រេចនេះ ត្រូវបានធ្វើឡើង។

ង). ទ្រព្យសកម្មពន្ធពន្យារ

ធនាគារធ្វើការត្រួតពិនិត្យឡើងវិញនូវសមតុល្យសាច់ប្រាក់យោងនៅចុងបញ្ចប់ការិយបរិច្ឆេទនីមួយៗនៃរបាយការណ៍ ហើយកាត់បន្ថយទ្រព្យសកម្មពន្ធពន្យារទៅលើវិសាលភាពរបស់ពន្ធនេះ ដែលមិនមានប្រសិទ្ធភាពសម្រាប់ប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ និងអាចប្រើប្រាស់បានសម្រាប់បង្ហាញទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយផ្នែក។ ទោះបីជាយ៉ាងណា មិនមានការធានាដែលធនាគារអាចបង្កើតប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដែល និងត្រូវបានប្រើប្រាស់សម្រាប់បង្ហាញទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយផ្នែក។

ច). ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មានផ្អែកលើរយៈពេលដែលទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ធនាគារដែលបានប៉ាន់ស្មាន និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមក ដោយសារតែរូបរាង និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់ គឺផ្អែកភាពស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីជាយ៉ាងណាក៏ ដោយអាចទៅរួចដែលលទ្ធផលនាពេលអនាគតនៃប្រតិបត្តិការដែលអាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការប៉ាន់ស្មានដែលបានកើតឡើងដោយសារផ្លាស់ប្តូរកត្តាទាំងឡាយដែលបានបកស្រាយពីខាងលើ។ សមតុល្យ និងរយៈពេលនៃចំណាយដែលបានកក់ក្រា សម្រាប់រាល់កាលបរិច្ឆេទដែលនឹងប៉ះពាល់ដោយសារការផ្លាស់ប្តូរទូរកត្តាទាំងនេះរួមទាំងកាលៈទេសៈផងដែរ។ ការកាត់បន្ថយនូវអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ ហើយសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងធ្វើឱ្យកើនឡើងនូវចំណាយប្រតិបត្តិការដែលបានទទួលស្គាល់ ហើយចេញចុះនូវទ្រព្យសកម្មរយៈពេលវែង។

ឆ). ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ការកំណត់ថ្លៃដើមសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម គិតបញ្ចូលទាំងបំណុលភតិសន្យាដែលបានទទួលស្គាល់ និងថ្លៃដើមដែលបានប៉ាន់ស្មានដែលនឹងកើតឡើងនៅក្នុងការរុះរើ និងដកហូតទ្រព្យសកម្មមូលដ្ឋាន ឬការស្តារឡើងវិញនូវស្ថានភាពដែលតម្រូវដោយកិច្ចសន្យា។

បំណុលភតិសន្យា គឺត្រូវបានរវាងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលនឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌនៃភតិសន្យា។ នៅក្នុងការគណនាបំណុលភតិសន្យា ធនាគារបានប្រើប្រាស់ចំណាយកម្ចីទាភាពបរិច្ឆេទដំបូងនៃលក្ខខណ្ឌរបស់ភតិសន្យា។

ជ). ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីចំនួនដែលអាចស្តារមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់និងតម្លៃក្នុងការប្រើប្រាស់។ ការគណនាតម្លៃសមស្របដកចំណាយក្នុងការលក់ផ្អែកលើទិន្នន័យ ដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនឹងប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយបន្ថែម សម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ ដែលបានមកពីគម្រោងថវិកាហើយដែលមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលធនាគារមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តមានភាពប្រសើរឡើង។ សមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញ មានតម្លៃពេញលេញដោយសារអត្រាអប្បបរមាដែលត្រូវប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់ដែលធ្វើអប្បបរមា ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រាកំណើនដែលត្រូវបានប្រើសម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

ឈ). ការវាស់វែងតម្លៃសមស្រប

អតិថិជនប្រើប្រាស់បច្ចេកទេសការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (នៅពេលដែលការដាក់តម្លៃនៅក្នុងទីផ្សារសកម្មមិនត្រូវបានធ្វើឡើង និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ នេះពាក់ព័ន្ធនឹងការអភិវឌ្ឍការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនឹងការដាក់តម្លៃឧបករណ៍ហិរញ្ញវត្ថុរបស់អ្នកចូលរួមក្នុងទីផ្សារ។ អតិថិជនផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលអង្កេតបានតាមដែលអាចទៅរួចប៉ុន្តែមិនតែងតែកើតមានរហូតនោះទេ។ ក្នុងករណីនេះ អតិថិជនបានប្រើប្រាស់ព័ត៌មានដែលច្បាស់លាស់បំផុត។ តម្លៃសមស្របដែលបានប៉ាន់ស្មាន អាចមានភាពខុសគ្នាពីតម្លៃជាក់ស្តែងដែលនឹងទទួលបានពីប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

៥.៣. ការបញ្ជាក់ឡើងវិញ

នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានធ្វើសវនកម្មពន្ធលម្អិតទៅលើឆ្នាំជាប់ពន្ធនៃឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងការធ្វើសវនកម្មពន្ធដែលមានកំណត់សម្រាប់ឆ្នាំជាប់ពន្ធគ២០២០។ ធនាគារបានទទួលការវាយតម្លៃពន្ធក្នុងសមតុល្យ ៤៨៣.៣៦១.៥០១ រៀល ដែលជាលទ្ធផលនៃសវនកម្មពន្ធលម្អិត និងសមតុល្យ ២៥.៣៦១.៣៤៥ រៀល ជាលទ្ធផលនៃសវនកម្មពន្ធមានកម្រិត។ អាស្រ័យដូចនេះហើយ ធនាគារបានបង់តាមសមតុល្យនៃការវាយតម្លៃពន្ធនេះនៅក្នុងឆ្នាំ២០២២ និងបានធ្វើការកែតម្រូវក្នុងអំឡុងពេលមុន ហើយរាជាធរប៉ះពាល់ពីការបញ្ជាក់ឡើងវិញលើប្រាក់ចំណេញរក្សាទុកដំបូងបំផុត បើប្រៀបធៀបនៅអំឡុងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្នុងសមតុល្យ ១២៤.៨៧០ ដុល្លារអាមេរិក (៥០៨.៧២២.៨៤៦ រៀល)។

បន្ថែមពីនេះទៀត ធនាគារបានផ្តួចផ្តើមធ្វើការត្រួតពិនិត្យផ្ទៃក្នុងទៅលើបំណុលពន្ធលើប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ និងបានកំណត់អត្តសញ្ញាណពីការរកឃើញនៃការចំណាយដែលមិនអាចកាត់កងបានក្នុងសមតុល្យ ៤៨៣.៦២៥ ដុល្លារអាមេរិក ផលប៉ះពាល់ពីការបញ្ជាក់ឡើងវិញនេះ បានបង្កើនការចំណាយពន្ធលើប្រាក់ចំណូលក្នុងសមតុល្យ ៤៨៣.៦២៥ ដុល្លារអាមេរិក សម្រាប់អំឡុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ ក៏បានកំណត់អត្តសញ្ញាណយ៉ាងជាក់លាក់ទៅលើទុនបម្រុងតាមបទប្បញ្ញត្តិឆ្នាំ២០១៧ ក្នុងសមតុល្យ ៦.០២៥ ដុល្លារអាមេរិក និងយោងតាមការកែតម្រូវអំឡុងពេលមុនពីការបញ្ជាក់ឡើងវិញទៅលើប្រាក់ចំណេញរក្សាទុកនៃរយៈពេលប្រៀបធៀបដំបូងបំផុតថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ផងដែរ។

លទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុដែលបានបញ្ជាក់ឡើងវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ត្រូវបានសង្ខេបដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរបាយការណ៍		ការកែតម្រូវ		ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មផ្សេងៗ	៣.៤៦៨.៥២៤	១៤.០៣០.១៨០	(១២៤.៨៧០)	(៥០៥.១០០)	៣.៣៤៣.៦៥៤	១៣.៥២៥.០៨០
ទ្រព្យសកម្មសរុប	៥៩៩.៥១៣.៩២៤	២.៤២៥.០៣៣.៨២៤	(១២៤.៨៧០)	(៥០៥.១០០)	៥៩៩.៣៨៩.០៥៤	២.៤២៤.៥២៨.៧២៤
ចំណេញរក្សាទុក	(៥.០៨៦.៧១៨)	(២០.០០៨.៧២២)	(១១៨.៨៤៥)	(៤៨៤.១៧៥)	(៥.២០៥.៥៦៣)	(២០.៤៩២.៨៩៧)
ទុនបម្រុងតាមបទប្បញ្ញត្តិ	៦.១៧៦.០៦៣	២៥.០៨៥.៨៩១	(៦.០២៥)	(២៤.៥៦៧)	៦.១៧០.០៣៨	២៥.០៦១.២៨៤
មូលធនសរុប	២៦៣.៧៥៩.១២៨	១.០៦៦.៥០៥.៦៧៣	(១២៤.៨៧០)	(៥០៥.១០០)	២៦៣.៦៣៤.២៦៨	១.០៦៦.០០០.៥៧៣
មូលធន និងបំណុលសរុប	៥៩៩.៥១៣.៩២៤	២.៤២៥.០៣៣.៨២៤	(១២៤.៨៧០)	(៥០៥.១០០)	៥៩៩.៣៨៩.០៥៤	២.៤២៤.៥២៨.៧២៤

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍		ការកែតម្រូវ		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មផ្សេងៗ	៥.២១២.១៨៧	២១.២៣៤.៤៥០	(៦០៨.៤៩៥)	(២.៤៧៩.០០៩)	៤.៦០៣.៦៩២	១៨.៧៥៥.៤៤១
ទ្រព្យសកម្មសរុប	៨០៥.៧១៣.៤២០	៣.២៨២.៤៧៦.៤៧៣	(៦០៨.៤៩៥)	(២.៤៧៩.០០៩)	៨០៥.១០៤.៩២៥	៣.២៧៩.៩៩៧.៤៦៤
ចំណេញរក្សាទុក	(២.៤១៨.៦៧៤)	(៩.៦៦៣.៨៦១)	(៦០២.៤៧១)	(២.៦២៦.១៥៧)	(៣.០២១.១៤៥)	(១២.២៩០.០១៨)
ទុនបម្រុងតាមបទប្បញ្ញត្តិ	៦.៨៨២.១៨៤	២៧.៩៥៨.៣៥១	(៦.០២៥)	(២៤.៥០៩)	៦.៨៧៦.១៥៩	២៧.៩៣៣.៨៤២
មូលធនសរុប	២៦៧.១៣៣.២៩២	១.០៨៨.៣០១.០៣១	(៦០៨.៤៩៥)	(២.៤៧៩.០០៩)	២៦៦.៥២៤.៧៥៧	១.០៨៥.៨២២.០២២
មូលធន និងបំណុលសរុប	៨០៥.៧១៣.៤២០	៣.២៨២.៤៧៦.៤៧៣	(៦០៨.៤៩៥)	(២.៤៧៩.០០៩)	៨០៥.១០៤.៩២៥	៣.២៧៩.៩៩៧.៤៦៤

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍		ការកែតម្រូវ		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រតិបត្តិការផ្សេងៗ	(៧.១៧៤.៦០១)	(២៩.១៨៦.២៧៤)	(៤៨៣.៦២៥)	(១.៩៦៧.៣៨៩)	(៧.៦៥៨.២២៦)	(៣១.១៥៣.៦៦៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤.៤៧៨.៦២៨	១៨.២១៩.០៦៣	(៤៨៣.៦២៥)	(១.៩៦៧.៣៨៩)	៣.៩៩៥.០០៣	១៦.២៥១.៦៧៤
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	៣.៣៧៤.១៦៤	១៣.៧២៦.១០៣	(៤៨៣.៦២៥)	(១.៩៦៧.៣៨៩)	២.៨៩១.៣៧៨	១១.២៨៤.២៨៥

របាយការណ៍បម្រែបម្រួលមូលធន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍		ការកែតម្រូវ		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតបង្គរ						
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	(៥.០៨៦.៧១៩)	(២០.៥១៧.៤៦៤)	(១២៤.៨៧០)	(៦៨៣.២៨០)	(៥.២១១.៥៨៩)	(២១.២០០.៧៤៤)
ចំណេញក្នុងការិយបរិច្ឆេទ	៣.៣៧៤.១៦៤	១៣.៧២៦.១០៣	(៤៨៣.៦២៥)	(១.៩៦៧.៣៨៩)	២.៨៩១.៣៧៨	១១.៧៨៤.៧១៧
ប្រតិបត្តិការជាមួយម្ចាស់ធនាគារសរុប	(៧០៦.១២០)	(២.៨៧៧.៥០០)	៦.០២៥	២៤.៥០៩	(៧០០.០៩៥)	(២.៨៤៧.៥៩១)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(២.៤១៨.៦៧៤)	(៩.៦៦៣.៨៦១)	(៦០២.៤៧១)	(២.៦២៦.១៥៧)	(៣.០២១.១៤៥)	(១២.២៩០.០១៨)

របាយការណ៍លំហូរសាច់ប្រាក់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍		ការកែតម្រូវ		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមការបញ្ជាក់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤.៤៧៨.៦២៨	១៨.២១៩.០៦០	(៤៨៣.៦២៥)	(១.៩៦៧.៣៨៩)	៣.៩៩៥.០០៣	១៦.២៥១.៦៧៤

៦. សាច់ប្រាក់ក្នុងដៃ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ពាន់ដុល្លារអាមេរិក	១៥.២២៩.៨៦៤	៦២.៧០១.៣៥០	១៣.៩៣២.៩៧៦	៥៦.៧៦២.៩៤៤
ខ្មែររៀល	៣.៥៨៦.៩៦៩	១៤.៧៦៧.៥៥១	២.៦៤៥.៣៦៤	១០.៧៧៧.២១៣
	<u>១៨.៨១៦.៨៣៣</u>	<u>៧៧.៤៦៨.៩០១</u>	<u>១៦.៥៧៨.៣៤០</u>	<u>៦៧.៥៤០.១៥៧</u>

៧. ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារកណ្តាល

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	៦៥.៨៩៦.២១៣	២៧១.២៩៤.៧០៩	១០៣.៥៤៣.៥១៩	៤២១.៨៣៦.២៩៦
គណនីសម្រាប់ទូទាត់	៤.៦៧២.២៥១	១៩.២៣៥.៦៥៧	៩.៦៨១.១៣៦	៣៩.៤៤០.៩៤៨
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន	៤.៧១៤.២០២	១៩.៤០៨.៣៧០	៣១.៦៩៣.៥០០	១២៩.១១៩.៣១៩
	<u>៧៥.២៨២.៦៦៦</u>	<u>៣០៩.៩៣៨.៧៣៦</u>	<u>១៤៤.៩១៨.១៥៥</u>	<u>៥៩០.៣៩៦.៥៦៣</u>

វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន

ធនាគារបានធ្វើវិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន (“NCD”) ដែលមានសមតុល្យ ៤.១០០.០០០ (ឆ្នាំ២០២១៖ មានសមតុល្យ ១៧.៨៥០.០០០ ដុល្លារអាមេរិក និង ៧.២៥០.០០០.០០០ រៀល) ជាមួយធនាគារកណ្តាល ក្នុងនាមជាទ្រព្យធានាសម្រាប់ជាឧបករណ៍ក្នុងការទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងឆ្នាំ២០២១ ធនាគារក៏មិនទាន់បានប្រើប្រាស់ឧបករណ៍ណាមួយក្នុងការទូទាត់នោះទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់ជាមួយធនាគារកណ្តាលគឺមានដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
គណនីចរន្ត	គ្មាន	គ្មាន
គណនីសម្រាប់ទូទាត់	គ្មាន	គ្មាន
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន	០,០៤% - ៣,៣៤%	០,០២% - ១,៦៤%

ចំណូលការប្រាក់សរុបដែលទទួលបានពីការដាក់ប្រាក់ជាមួយធនាគារកណ្តាល មានសមតុល្យ ៦៣៣.៥៥៩ ដុល្លារអាមេរិក ស្មើនឹង ២.៥៨៩.៣៥៦.០០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងមានសមតុល្យ ២៣.៣២៩ ដុល្លារអាមេរិក ស្មើនឹង ៩៤.៩០២.០០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

៨. ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

(ក) តាមប្រភេទធនាគារ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារ ក្នុងស្រុក	៤៣.៦៩១.៧២៤	១៧៩.៨៧៨.៨២៨	៥៧.៥៨៦.២៦៩	២៣៤.៦០៦.៤៦០
ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារ ក្រៅប្រទេស	២២.៤៥២.៤៩៥	៩២.៤៣៦.៩២២	៣.៣៦៩.៤៦៣	១៣.៧២៧.១៩២
ដក៖				
សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(iii))	(៨៥.៤៨៣)	(៣៥១.៩៣៤)	(៧៩.៣៥២)	(៣២៣.២៨០)
	<u>៦៦.០៥៨.៧៣៦</u>	<u>២៧១.៩៦៣.៨១៦</u>	<u>៦០.៨៧៦.៣៨០</u>	<u>២៤៨.០១០.៣៧២</u>

(ខ) តាមប្រភេទគណនី

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារក្នុងស្រុក				
គណនីចរន្ត	២.០១៩.០៩៧	៨.៣១២.៦២២	៦៤២.២៤៨	២.៦១៦.៥១៩
គណនីសន្សំ	១២.៤៨៨	៥១.៤១៨	១៣.០០២	៥២.៩៧០
គណនីបញ្ញើមានកាលកំណត់	៤១.៦៦០.១៣៩	១៧១.៥១៤.៧៩២	៥៦.៩៣១.០១៩	២៣១.៩៣៦.៩៧១
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(iii))	(៥៦.១៥០)	(២៣១.១៧០)	(៧៤.៩៤៩)	(៣០៥.៣៤២)
	<u>៤៣.៦៣៥.៥៧៤</u>	<u>១៧៩.៦៤៧.៦៦២</u>	<u>៥៧.៥១១.៣២០</u>	<u>២៣៤.៣០១.១១៨</u>
ប្រាក់បញ្ញើ និងដាក់ប្រាក់តម្កល់ជាមួយធនាគារក្រៅប្រទេស				
គណនីចរន្ត	២២.៤៥២.៤៩៥	៩២.៤៣៦.៩២២	៣.៣៦៩.៤៦៣	១៣.៧២៧.១៩២
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(iii))	(២៩.៣៣៣)	(១២០.៧៦៨)	(៤.៤០៣)	(១៧.៩៣៨)
	<u>២២.៤២៣.១៦២</u>	<u>៩២.៣១៦.១៥៤</u>	<u>៣.៣៦៥.០៦០</u>	<u>១៣.៧០៩.២៥៤</u>
	<u>៦៦.០៥៨.៧៣៦</u>	<u>២៧១.៩៦៣.៨១៦</u>	<u>៦០.៨៧៦.៣៨០</u>	<u>២៤៨.០១០.៣៧២</u>

(គ) តាមកាលកំណត់

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	<u>៦៦.០៥៨.៧៣៦</u>	<u>២៧១.៩៦៣.៨១៦</u>	<u>៦០.៨៧៦.៣៨០</u>	<u>២៤៨.០១០.៣៧២</u>

(ឃ) តាមអត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗមានដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
គណនីចរន្ត	២,០៨%	មិនមាន
គណនីសន្សំ	០,២៥% ទៅ ២,០៨%	មិនមាន
គណនីបញ្ញើមានកាលកំណត់	១% ទៅ ៥,៥០%	០,០២% ទៅ ១,៦៤%

៩. ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមថ្លៃដើមបានរំលស់				
ឥណទានពាណិជ្ជកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	១១.០៧៣.២១១	៤៥.៥៨៨.៤១០	៦.៤៨៧.២៥២	២៦.៤២៩.០៦៥
រយៈពេលខ្លី	៦៦៣.៨៤៦	២.៧៣៣.០៥៤	១៤.១៦២.៨៧៧	៥៧.៦៩៩.៥៦១
ឥណទានវិបារូបន៍	១៨.៨៨៦.៣០០	៧៧.៧៥៤.៨៩៧	៥.៥៧៦.៩១០	២២.៧២០.៣៣១
ឥណទានរយៈពេលវែង	៤៥២.៤១៧.៨០០	១.៨៦២.៦០៤.០៨៣	២៩៨.៨០៧.៣៧៩	១.២១៧.៣៤១.២៦២
	<u>៤៨៣.០៤១.១៥៧</u>	<u>១.៩៤៨.៦៨០.៤៤៤</u>	<u>៣២៥.០៣៤.៤១៨</u>	<u>១.៣២៤.១៩០.២១៩</u>
ឥណទានអតិថិជន៖				
កម្ចីអចលនទ្រព្យ	១៧៤.៥៣៩.៩៥៥	៧១៨.៥៨០.៩៥៥	១១០.៩៧៦.១៦៤	៤៥២.១១៦.៨៩២
កាតឥណទាន	២.៦១១.៦០៥	១០.៧១០.៨០៨	២.៣១១.៦១២	៩.៤១៧.៥០៧
ផ្សេងៗ	៥៦.៧១៣.៤៦០	២៣៣.៤៨៩.៣១៤	៤៥.៨៨៧.២៦៦	១៨៦.៩៤៤.៧២២
	<u>២៣៣.៨៥៥.០២០</u>	<u>៩៦២.៧៩១.១១៧</u>	<u>១៥៩.១៧៤.០៤២</u>	<u>៦៤៨.៤៧៩.១២១</u>
ឥណទានសរុប	៧១៦.៨៩៦.១៧៧	២.៩១១.៤៧១.៥៦១	៤៨៤.២០៨.៤៦០	១.៩៧២.៦៦៩.៣៤០
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(i))	(៧.៥៩២.២៨១)	(៣១.២៥៧.៤២១)	(៣.៤៥៧.១២១)	(១៤.០៨៤.៣១១)
ឥណទានសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២១៤.១៤០</u>	<u>៤៨០.៧៥១.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

(ក) សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក

ការប្រែប្រួលនៃប្រាក់សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា	៣.៤៥៧.១២១	១៤.២៣២.៩៦៧	៣.០០៧.៧៩០	១២.១៦៦.៥១១
ការរស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	២.៤៦៤.១៦៦	១០.១៤៤.៩៧១	(១៦១.៣៥០)	(៦៥៦.៣៧២)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២.៣៨១.៨៩៣	៩.៨០៦.២៥៤	១.៥៥៤.០០១	៦.៣២១.៦៧៦
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានដកហូតក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីការលុបចោល	(៧១០.៨៩៩)	(២.៩២៦.៧៧១)	(៨៣៣.៣១៥)	(៣.៣៨៩.៩២៥)
ការបន្តរយៈពេលនៃការធ្វើអប្បបរមា	-	-	(១១០.០០៥)	(៤៤៧.៥០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៨៩.៩២១
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែធ្នូ	<u>៧.៥៩២.២៨១</u>	<u>៣១.២៥៧.៤២១</u>	<u>៣.៤៥៧.១២១</u>	<u>១៤.០៨៤.៣១១</u>



(ខ) រាយការណ៍តាមប្រភេទឧស្សាហកម្ម

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពាណិជ្ជកម្មបោះដុំ និងលក់រាយ	២០១.៣០៩.៨២៣	៨២៨.៧៩២.៥៤១	១៣៩.៩៨០.៧៥២	៥៧០.២៨១.៥៨៤
អចលនទ្រព្យ និងទឹកភ្លៀង	២១៥.៦៣៥.៦៨២	៨៨៧.៧៧២.១០៣	១២០.៨៨៥.៣១៨	៤៩២.៤៨៦.៧៨៦
ការផ្តល់កម្ចីធ្លាល់ខ្លួន	៣៥.០៩០.៧៣១	១៤៤.៤៦៨.៥៤០	៤០.១១៥.៦៣៨	១៦៣.៤៣១.១០៩
អគារ និងការសាងសង់	៨៦.៩៤៨.៩៣៩	៣៥៧.៩៦៨.៧៨២	៣៦.២៤៥.៧៥៧	១៤៧.៦៦៥.២១៤
សេវាកម្ម	៥៣.៨៦២.០០៧	២២១.៧៤៩.៨៨៣	២៨.៣៦១.៥០១	១១៥.៥៤៤.៧៥៥
ផលិតកម្ម	២៦.២០៥.៧៣៥	១០៧.៨៨៩.០១១	២៦.១៩៨.១៩៥	១០៦.៧៣១.៤៤៦
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១៧.៣៩៤.៥០៤	៧១.៦១៣.១៧៣	១២.១៨៦.៣៣៤	៤៩.៦៤៧.១២៥
គ្រឹះស្ថានហិរញ្ញវត្ថុ	១០.៩៩៩.៩៨១	៤៥.២៨៦.៩២២	៦.៧៨៤.៥៣៤	២៧.៦៤០.១៩២
ទំនិញ និងទំនិញ	៦.៩០៦.១៣៣	២៨.៤៣៤.៦០៨	៥.៩៩៥.៤១៣	២៤.៤២៥.៣១៣
កម្ចីធ្វើផ្សេងៗ	៥៤.៩៤៩.៨៦១	២២៦.២២៨.៥៧៧	៦៣.៩៩៨.៨៥៧	២៦០.៧៣១.៥០៥
គណនេយ្យសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>	<u>៤៨០.៧៥២.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

(គ) រាយការណ៍តាមចំណាត់ថ្នាក់គណនេយ្យ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>បានដំណើរការ</i>				
សមតុល្យដុល	៦៧៤.៣៨៦.៤១០	២.៧៧៦.៤៤៨.៨៥០	៤៥៨.០២៤.៩៥៦	១.៨៦៥.៩៩៣.៦៧១
ការបំបែកនៃការដែលគ្មានលទ្ធភាពសង	១.០១៧.១៩៦.៤៥៤	៤.១៨៧.៧៩៧.៨០១	៧១១.០៨៩.១១៤	២.៨៩៦.៩៧៧.០៥០
សំវិធានធននៃការខាតបង់គណនេយ្យដែលបានរំពឹងទុក	២.៨២៨.៧១២	១១.៦៤៥.៨០៧	១.៩២៣.១២៣	៧.៨៣៤.៨០៣
<i>កំពុងដំណើរការ</i>				
សមតុល្យដុល	១៥.៦៩៣.៤២១	៦៤.៦០៩.៨១៤	២០.៧៩២.៣១០	៨៤.៧០៧.៨៧១
ការបំបែកនៃការដែលគ្មានលទ្ធភាពសង	២៥.២០០.៦០១	១០៣.៧៥០.៨៧៤	៣០.៦៤៥.៦៣៥	១២៤.៨៥០.៣១៧
សំវិធានធននៃការខាតបង់គណនេយ្យដែលបានរំពឹងទុក	២០៨.១៧០	៨៥៧.០៣៦	២២៤.១០៧	៩១៣.០១២
<i>មិនដំណើរការ</i>				
សមតុល្យដុល	២៦.៨១៦.៣៤៧	១១០.៤០២.៩០១	៥.៣៩២.១៩៤	២១.៩៦៧.៧៩៨
ការបំបែកនៃការដែលគ្មានលទ្ធភាពសង	៤១.០៨៨.៧២៦	១៦៩.១៦២.២៨៥	៩.៤៣៨.២៨៦	៣៨.៤៥១.៥៧៧
សំវិធានធននៃការខាតបង់គណនេយ្យដែលបានរំពឹងទុក	៤.៥៥៥.៣៩៩	១៨.៧៥៤.៥៧៨	១.៣០៩.៨៩១	៥.៣៣៦.៤៩៦
<i>សរុប</i>				
សមតុល្យដុល	<u>៧១១.៨៩៦.១៧៩</u>	<u>២.៩៥១.៤៦១.៥៧០</u>	<u>៤៨៤.២០៩.៤៦០</u>	<u>១.៩៧២.៦៦៥.៣៤០</u>
ការបំបែកនៃការដែលគ្មានលទ្ធភាពសង	<u>១.០៨៣.៤៨៥.៧៨១</u>	<u>៤.៤៦០.៧១០.៩៦០</u>	<u>៧៥១.១៧៣.០៣៥</u>	<u>៣.០៦០.២៧៨.៩៤៤</u>
សំវិធានធននៃការខាតបង់គណនេយ្យដែលបានរំពឹងទុក	<u>៧.៥៩២.២៨១</u>	<u>៣១.៤៥៧.៤២១</u>	<u>៣.៤៥៧.១២១</u>	<u>១៤.០៨៤.៣១១</u>

(ឃ) រាយការណ៍តាមចំណាត់ថ្នាក់គណនេយ្យ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពីមួយឆ្នាំ	៤០.០១៥.៣៨៥	១៦៤.៧៤៣.៣៤១	៣៨.៨០០.០៥៥	១៥៨.០៧១.៤២៤
យូរជាងមួយឆ្នាំ និងមិនលើសពីបីឆ្នាំ	៥០.៤១២.៩៣៤	២០៧.៥៥០.០៤៩	១៩.៣៣៧.០៣៩	៧៨.៧៧៩.០៩៧
យូរជាងបីឆ្នាំ និងមិនលើសពីប្រាំឆ្នាំ	៣៣.៤៧៧.៨០៦	១៣៧.៨២៨.១២៧	២៣.៩៧៣.៥៩០	៩៧.៦៦៨.៤០៦
យូរជាងប្រាំឆ្នាំ	៥៨៥.៣៩៧.៧៧១	២.៤១០.០៨២.៦២៣	៣៨៨.៦៤១.៦៥៥	១.៦២៤.០៦៦.១០២
គណនេយ្យសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>	<u>៤៨០.៧៥២.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

(ង) រាយការណ៍តាមផលប៉ះពាល់

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផលប៉ះពាល់ចម្បង	-	-	-	-
ផលប៉ះពាល់បន្តបន្សំ	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩
គណនេយ្យសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>	<u>៤៨០.៧៥២.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

ហានិភ័យចម្បង ត្រូវបានកំណត់ដោយធនាគារកណ្តាលជាហានិភ័យគណនេយ្យទៅចំពោះអ្នកទទួលបានផល ជាលក្ខណៈបុគ្គលដែលលើសពី ១០ ភាគរយ នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(ច) រាយការណ៍តាមទំនាក់ទំនង

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	២.៦៦០.២០៩	១០.៩៥២.០៨១	១.៤៩១.២០៦	៦.០៧៥.១៧៣
មិនមែនភាគីពាក់ព័ន្ធ	៧០៦.៦៤៣.៦៨៧	២.៩០៩.២៥២.០៥៩	៤៧៩.២៦១.១៣៣	១.៩៥២.៥០៩.៨៥៦
គណនេយ្យសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>	<u>៤៨០.៧៥២.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

(ឆ) រាយការណ៍តាមស្ថានភាពនិវាសន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩
អនិវាសនជន	-	-	-	-
គណនេយ្យសរុបសុទ្ធ	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>	<u>៤៨០.៧៥២.៣៣៩</u>	<u>១.៩៥៨.៥៨៥.០២៩</u>

(ជ) រាយការណ៍តាមអត្រាការប្រាក់

គណនេយ្យ និងបុរេប្រទានទៅឱ្យអតិថិជនដែលទទួលបានពីអត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
គណនេយ្យអាជីវកម្ម		
គ្រឹះស្ថានហិរញ្ញវត្ថុ	៨,៥០% ទៅ ៩,០០%	៨,៥០% ទៅ ៩,០០%
គណនេយ្យរយៈពេលខ្លី	៧,៧៥% ទៅ ១៨,០០%	៧,៥០% ទៅ ១៤,៤០%
គណនេយ្យវិបារម្ភ	៧,២៥% ទៅ ១១,០០%	៦,០០% ទៅ ១១,០០%
គណនេយ្យរយៈពេលវែង	៥,០០% ទៅ ១៨,០០%	៥,០០% ទៅ ១៨,០០%
គណនេយ្យអតិថិជន		
គណនេយ្យអចលនទ្រព្យ	៣,០០% ទៅ ១៤,៤០%	៣,០០% ទៅ ១៤,៤០%
កាតគណនេយ្យ	១៨,០០%	១៨,០០%
ផ្សេងៗ	៥,៥០% ទៅ ១៨,០០%	៦,៩០% ទៅ ២០,៤០%

១០. វិនិយោគលើមូលបត្រ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិនិយោគមូលបត្រតាមផ្ទៃដើមបានរំលស់	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២
សំវិធានធននៃការខាតបង់ (កំណត់សម្គាល់៣៤.១ (iv))	-	-	-	-
វិនិយោគលើមូលបត្រសុទ្ធ	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ធនាគារបានវិនិយោគក្នុងមូលបត្របំណុល ចំនួន៣ ជាមួយតម្លៃចារឹកស្មើនឹង ១០.០០០.០០០ ដុល្លារអាមេរិក ១០.០០០.០០០ ដុល្លារអាមេរិក និង១៥.០០០.០០០ ដុល្លារអាមេរិក ក្នុងមួយមូលបត្រ។ មូលបត្របំណុល ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចំនួន ៣,៥០% ក្នុងរយៈពេល១ឆ្នាំ ៤,២៥% រយៈពេល២ឆ្នាំ និង៥,៥០% ក្នុងរយៈពេល៣ឆ្នាំ។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មូលបត្របំណុលសាជីវកម្មរយៈពេល១ឆ្នាំ ដែលមានតម្លៃ ៥.០០០.០០០ ដុល្លារអាមេរិក ក្នុងមួយមូលបត្រ ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៣,៥% ត្រូវបានប្រមូលបំណុលបានពេញលេញ។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មូលបត្របំណុលដើមដែលនៅសល់ មានសមតុល្យ ៤៥.០០០.០០០ ដុល្លារអាមេរិក។

១១. ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី-ទុនបម្រុងតាមតម្រូវការ	៤៤.២៣៩.៨២៥	១៨២.១៣៥.៣៦០	៣៣.១១០.១៩០	១៣៤.៨៩០.៩១៤
រយៈពេលវែង-ប្រាក់តម្កល់ធានាដើមទុន	២៥.០៨១.៩១៧	១០៣.២៦២.២៥២	២៥.០០៥.៤៦៦	១០១.៨៧២.២៦៩
	៦៩.៣២១.៧៤២	២៨៥.៣៩៧.៦១២	៥៨.១១៥.៦៥៦	២៣៦.៧៦៣.១៨៣

(១) ទុនបម្រុងតាមតម្រូវការ  
 ទុនបម្រុងតាមតម្រូវការតំណាងឱ្យទុនបម្រុងទាបបំផុត ដែលត្រូវបានគណនានៅអត្រា៧% នៃប្រាក់បញ្ញើសរុបពីអតិថិជន ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២១ រៀងគ្នា ដូចដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា តាមសេចក្តីប្រកាសលេខ ៨៧-០២០-២៣០ ប្រ.ក ស្តីពីការផ្តល់អាជ្ញាបណ្ណរបស់ធនាគាររដ្ឋបាល MDIs។ ទុនបម្រុងតាមតម្រូវនៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីដែលមិនទទួលបាននូវការប្រាក់នោះទេ។

(២) ប្រាក់តម្កល់ធានាដើមទុន  
 អនុលោមតាមប្រកាសលេខ ៨៧-០១-១៣៦ ស្តីពីការធានាដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ដែលចេញដោយធនាគារកណ្តាលធនាគារត្រូវរក្សាទុក ១០% នៃដើមទុនដែលបានបង់របស់ខ្លួនជាប្រាក់តម្កល់តាមបទប្បញ្ញត្តិ នៅធនាគារកណ្តាល។ ប្រាក់បញ្ញើដែលមិនមានសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ អាចស្តារមកវិញបាន បើសិនធនាគារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយស្ម័គ្រចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(៣) អត្រាការប្រាក់

	ឆ្នាំ២០២២	ឆ្នាំ២០២១
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាដើមទុន	១,១៩%	០,០៤%

១២. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យ ធូល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥២.១១០	១.៩២៧.៣៦០	២.០០៣.៨៧២	១.៦៤៩.១៤៦	១៤៨.០១៨	៥.៩៨០.៥២៦
បន្ថែម	៣២៨.១៣២	២៥៤.៨០៥	២០៧.៧៨៨	២២០.២៨៥	៩៩៦.០៤០	២.០០៧.០៥០
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	១.៤៨៥	-	៥៧៣.១៩៥	៤១.១០៧	(៦១៥.៧៨៧)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	(២.៨២៤)	-	-	(២.៨២៤)
សេវារំលស់	(១១៨.៣១១)	(៣៨៤.៨៦៦)	(១.១៣២.៧៦០)	(៨៩៥.៩៩១)	-	(២.៥៣១.៩២៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៥.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>						
ថ្លៃដើម	៦៨១.៥១៣	៣.១៣៦.១៦២	៤.២៩១.៣២៧	៣.៧៧៣.៦៣៦	១៤៨.០១៨	១២.០៣០.០១៦
បន្ថែម	៣២៨.១៣២	២៥៤.៨០៥	២០៧.៧៨៨	២២០.២៨៥	៩៩៦.០៤០	២.០០៧.០៥០
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	១.៤៨៥	-	៥៧៣.១៩៥	៤១.១០៧	(៦១៥.៧៨៧)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	(២៧.២៤៤)	-	-	(២៧.២៤៤)
តម្លៃចុះបញ្ជីសុទ្ធ	១.០១១.១៣០	៣.៤០៥.៩៦៧	៥.០៤៤.០៦៦	៤.០១៨.០៧០	៥២៨.២៧១	១៤.០០៩.៥០៤
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
រំលស់បង្គរ	(៤២៨.៨០៣)	(១.២០៨.៧៦២)	(២.២៩១.៤៥៥)	(២.១២៤.៤៩២)	-	(៦.០៥៣.៥១២)
សេវារំលស់	(១១៨.៣១១)	(៣៨៤.៨៦៦)	(១.១៣២.៧៦០)	(៨៩៥.៩៩១)	-	(២.៥៣១.៩២៨)
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	២៤.៤២០	-	-	២៤.៤២០
តម្លៃរំលស់បង្គរចុងគ្រា	(៥៤៧.១១៤)	(១.៥៩៣.៦២៨)	(៣.១៣៩.៧៩៥)	(៣.០២០.៤៨២)	-	(៨.៥៥៧.០២០)
តម្លៃចុះបញ្ជីសុទ្ធ	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៥.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
<i>គិតជាពាន់រៀល</i>	១.៩០៧.៨៨៥	៧.៣៩៩.៤៨០	៦.៧៩០.០៤៧	៤.១៧៦.៨៨៩	២.១៧៤.៨៩៣	២២.៤៤៩.១៩៤
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៨៧.៧៩១	១.៦៩៨.៧៤០	១.៥៤០.៥៤៨	១.៩៩៤.៩៥៤	៣៨០.៤១៨	៥.៩០២.៤៥១
បន្ថែម	៣៥.៥៧៤	៥៥១.១០០	៥១៧.១២០	៤០១.៧២៨	៨១៦.៨៨៦	២.៣២២.៤០៨
ធ្វេរ	៤.៨៩៥	-	៨៧២.៨៦៤	១២៥.៩៥០	(១.០០៣.៧០៩)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	(២.៩៨៦)	(១.០២៨)	(៤៥.៥៧៧)	(៤៩.៥៥១)
សេវារំលស់	(៧៦.១៥០)	(៣២២.៤៨០)	(៩២៣.៦៧៤)	(៨៧២.៤៨៨)	-	(២.១៩៤.៧៩២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៤១.០០០	១.៩២៧.៣៦០	២.០០៣.៨៧២	១.៦៤៩.១៤៦	១៤៨.០១៨	៥.៩៨០.៥២៦
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
ថ្លៃដើម	៦៨១.៥១៣	៣.១៣៦.១៦២	៤.២៩១.៣២៧	៣.៧៧៣.៦៣៦	១៤៨.០១៨	១២.០៣០.០១៦
រំលស់បង្គរ	(៤២៨.៨០៣)	(១.២០៨.៧៦២)	(២.២៩១.៤៥៥)	(២.១២៤.៤៩០)	-	(៦.០៥៣.៥១២)
តម្លៃចុះបញ្ជីសុទ្ធ	២៥២.៧១០	១.៩២៧.៣៦០	២.០០៣.៨៧២	១.៦៤៩.១៤៦	១៤៨.០១៨	៥.៩៨០.៥២៦
<i>គិតជាពាន់រៀល</i>	១.០២៧.០៩៦	៧.៨៥២.០៦៥	៨.១៦៣.៧៧៥	៦.៧១៨.៦២៥	៦០៣.០២៥	២៤.៣៦៤.៥៨១

១៣. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិក៏កៈ។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការដាក់វិយាល័យកណ្តាល ការិយាល័យសាខា និងបរិក្ខារ។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចេញចាប់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេល ជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះ ត្រូវបានចរចាឡើងវិញ។

ធនាគារ បានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មសម្រាប់ភតិសន្យាទាំងនេះ លើកលែងតែភតិសន្យារយៈពេលខ្លី។

(i) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម</b>				
នៅដើមការិយបរិច្ឆេទ	១០.៩៦៧.០២៥	៤៤.៦៧៩.៦៦០	១២.៤៦៩.៣៤៨	៥០.៤៣៨.៥១៣
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៣.០២៣.៦៩១	១២.៤៤៨.៥៣៦	៥១៥.២៣៤	២.០៩៩.០៨០
ការរំលស់ក្នុងអំឡុងការិយបរិច្ឆេទ	(២.១៤៦.៤២៤)	(៨.៧៧២.៤៣៤)	(១.៩០៩.៥៩៦)	(៧.៧៦៩.២៣៧)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(១.៤២២)	(៥.៨៥៤)	(១០៧.៩៦១)	(៤៣៩.៨៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤០៧.១៨៨	-	៣៥០.១៣៧
នៅចុងការិយបរិច្ឆេទ	<b>១១.៤៤២.៨៧០</b>	<b>៤៨.៧៥៧.០៩៦</b>	<b>១០.៩៦៧.០២៥</b>	<b>៤៤.៦៧៩.៦៦០</b>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>កិតត្រឹមថ្ងៃទី៣១ ខែធ្នូ</b>				
ថ្លៃដើម	១៩.៥៩៣.៩៥៣	៨០.៦៦៨.៣០៥	១៦.៥៧១.៦៨៤	៦៧.៥១៣.០៤១
រំលស់បង្គរ	(៧.៧៥១.០៨៣)	(៣១.៩១១.២០៩)	(៥.៦០៤.៦៥៩)	(២២.៨៣៣.៣៨១)
	<b>១១.៨៤២.៨៧០</b>	<b>៤៨.៧៥៧.០៩៦</b>	<b>១០.៩៦៧.០២៥</b>	<b>៤៤.៦៧៩.៦៦០</b>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សិទ្ធិលើការប្រើប្រាស់លើទ្រព្យសកម្ម (រយៈពេលវែង)</b>				
អគារ	១១.៧០៧.៩៥២	៤៨.២០១.៦៣៩	១០.៧២៤.១៧២	៤៣.៦៩០.២៧៧
បរិក្ខារ	១៣៤.៩១៨	៥៥៥.៤៥៧	២៤២.៨៥៣	៩៨៩.៣៨៣
	<b>១១.៨៤២.៨៧០</b>	<b>៤៨.៧៥៧.០៩៦</b>	<b>១០.៩៦៧.០២៥</b>	<b>៤៤.៦៧៩.៦៦០</b>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលភតិសន្យា</b>				
នៅដើមការិយបរិច្ឆេទ	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤	១៣.៥៦៤.១៧០	៥៤.៨៦៧.០៦៨
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៣.០២៣.៦៩១	១២.៤៤៨.៥៣៦	៥១៥.២៣៤	២.០៩៩.០៨០
ចំណាយការប្រាក់ក្នុងការិយបរិច្ឆេទ	៩២៧.០២៧	៣.៧៨៨.៧៥៩	៩៤៨.៦៥៧	៣.៨៥៩.១៣៧
រំលស់ក្នុងការិយបរិច្ឆេទ	(២.៦១៨.៤១៦)	(១០.៧០១.៤៦៦)	(២.៤៣៩.១៨០)	(៩.៩២២.៥៨៤)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(១.៤៨៧)	(៦.១២២)	(១១៤.៣០៧)	(៤៦៥.៦៨៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤៨៥.៦៦៦	-	៣៨៤.៤១៧
នៅចុងការិយបរិច្ឆេទ	<b>១៣.៨០៩.៣៨៥</b>	<b>៥៦.៨៣៦.៧៨៧</b>	<b>១២.៤៧៤.៥៧៤</b>	<b>៥០.៨២១.៤១៤</b>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលភតិសន្យា</b>				
កិច្ចសន្យាមួយឆ្នាំ	២.២១២.៧៨៧	៩.១១០.០៤៤	១.៧៣៨.៩២០	៧.០៨៤.៣៦០
មួយទៅប្រាំឆ្នាំ	៨.៦៨៤.៣៥៦	៣៥.៧៥៣.៤៩៤	៨.៩៣៨.៩១៦	៣៦.៤១៧.១៤៤
ច្រើនជាងប្រាំឆ្នាំ	២.៩០៨.២៤៦	១១.៩៧៣.២៤៩	១.៧៩៦.៧៣៨	៧.៣១៩.៩១០
	<b>១៣.៨០៥.៣៨៩</b>	<b>៥៦.៨៣៦.៧៨៧</b>	<b>១២.៤៧៤.៥៧៤</b>	<b>៥០.៨២១.៤១៤</b>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលភតិសន្យា</b>				
រយៈពេលខ្លី	២.២១២.៧៨៧	៩.១១០.០៤៤	១.៧៣៨.៩២០	៧.០៨៤.៣៦០
រយៈពេលវែង	១១.៥៩២.៦០២	៤៧.៧៦៣.៤៥០	១០.៧៥៧.៦៩៨	៤៣.៧៣៧.០៥៤
	<b>១៣.៨០៥.៣៨៩</b>	<b>៥៦.៨៣៦.៧៨៧</b>	<b>១២.៤៧៤.៥៧៤</b>	<b>៥០.៨២១.៤១៤</b>

(ii) សមតុល្យសាច់ប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត របាយការណ៍ចំណេញខាត បង្ហាញនូវសមតុល្យសាច់ប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម</b>				
អគារ	២.០៣៨.៤៩០	៨.៣៣១.៣០៩	១.៨០២.៣៧៨	៧.៣៣២.០៧៤
បរិក្ខារ	១០៧.៩៣៤	៤៤១.១២៥	១០៧.២១៨	៤៣៦.១១៣
រំលស់ (កំណត់សម្គាល់ ២៨)	<b>២.១៤៦.៤២៤</b>	<b>៨.៧៧២.៤៣៤</b>	<b>១.៩០៩.៥៩៦</b>	<b>៧.៧៦៨.២៣៧</b>
<b>ចំណាយការប្រាក់លើបំណុលភតិសន្យា</b>				
អគារ	៩១៣.៧០២	៣.៧៣៤.៣០០	៩៣២.៣២២	៣.៧៩២.៦៧៨
បរិក្ខារ	១៣.៣២៥	៥៤.៤៥៩	១៦.៣៣៧	៦៦.៤៥៩
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<b>៩២៧.០២៧</b>	<b>៣.៧៨៨.៧៥៩</b>	<b>៩៤៨.៦៥៩</b>	<b>៣.៨៥៩.១៣៧</b>
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	<b>២១៥.២១</b>	<b>៨៧៩.៥៦៣</b>	<b>១១៨.៣១១</b>	<b>៤៨១.២៨៩</b>

(iii) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យាសរុប	<b>២.១៤៦.៤២៤</b>	<b>៨.៧៧២.៤៣៤</b>	<b>១.៩០៩.៥៩៦</b>	<b>៧.៧៦៨.២៣៧</b>

១៤. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>			
កម្មវិធីបញ្ជីសន្ទនាដើមគ្រា	៥.៩៥០.៤២៩	៦៦៣.៤១០	៦.៦១៣.៨៣៩
បន្ថែម	៨១.៨៨៣	១៨៩.៣២៥	២៧១.២០៨
ធ្លុះ	១៨៥.៦១៣	(១៨៥.៦១៣)	-
សេរីលស	(៧៦៤.៩៣២)	-	(៧៦៤.៩៣២)
<b>កម្មវិធីបញ្ជីសន្ទនាគ្រា</b>	<b>៥.៤៥០.៧៧០</b>	<b>៦៦៧.១២២</b>	<b>៦.១១៧.៨៩២</b>
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>			
ថ្លៃដើមនាខែមករា ឆ្នាំ២០២២	៧.០៧៥.៣៥២	៦៦៣.៤១០	៧.៧៣៨.៧៦២
បន្ថែម	៨១.៨៨៣	១៨៩.៣២៥	២៧១.២០៨
ធ្លុះ	១៨៥.៦១៣	(១៨៥.៦១៣)	-
<b>កម្មវិធីបញ្ជីសន្ទនា</b>	<b>៧.០៧០.៦២២</b>	<b>៦៦៧.១២២</b>	<b>៧.៧៣៧.៧៤៤</b>
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>			
វិលសំបង្ហាត់ដើមគ្រា	(១.១២៤.៩២៣)	-	(១.១២៤.៩២៣)
សេរីលស	(៧៦៤.៩៣២)	-	(៧៦៤.៩៣២)
<b>វិលសំបង្ហាត់គ្រា</b>	<b>(១.៨៨៩.៨៥៥)</b>	<b>-</b>	<b>(១.៨៨៩.៨៥៥)</b>
<b>កម្មវិធីបញ្ជីសន្ទនា</b>	<b>៥.៤៥០.៧៦៧</b>	<b>៦៦៧.១២២</b>	<b>៦.១១៧.៨៨៩</b>
<b>គិតជាពាន់រៀល</b>	<b>២២.៤៤៩.៩៧៤</b>	<b>២.៧៤៦.៥៣៩</b>	<b>២៥.១៩៦.៥១៣</b>

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
កម្មវិធីបញ្ជីសន្ទនាដើមគ្រា	៤.៤២២.២១៤	៨៥០.០០២	៥.២៧២.២១៦
បន្ថែម	៩០៥.៩៤	១.១១២.២៤៧	២.០១៨.១៨៧
ធ្លុះ	១.២៩៨.៨៣៩	(១.២៩៨.៨៣៩)	-
ការលុបចោល	(៤៧.៣៤៦)	-	(៤៧.៣៤៦)
សេរីលស	(៦២៩.២១៨)	-	(៦២៩.២១៨)
<b>កម្មវិធីបញ្ជីសន្ទនាគ្រា</b>	<b>៥.៩៥០.៤២៩</b>	<b>៦៦៣.៤១០</b>	<b>៦.៦១៣.៨៣៩</b>
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
ថ្លៃដើម	៧.០៧៥.៣៥៣	៦៦៣.៤១០	៧.៧៣៨.៧៦៣
វិលសំបង្ហាត់	(១.១២៤.៩២៤)	-	(១.១២៤.៩២៤)
<b>កម្មវិធីបញ្ជីសន្ទនា</b>	<b>៥.៩៥០.៤២៩</b>	<b>៦៦៣.៤១០</b>	<b>៦.៦១៣.៨៣៩</b>
<b>គិតជាពាន់រៀល</b>	<b>២៤.២៥២.០៤៩</b>	<b>២.៧០២.៧៣២</b>	<b>២៦.៩៥៤.៧៨១</b>

១៥. ទ្រព្យសកម្មពន្ធពន្យារ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	៣.៦៩២.៩២៩	១៥.២០៣.៧៨៩	៣.១៥០.០០៦	១២.៨៣៣.១៣០
បំណុលពន្ធពន្យារ	(៣.៥៥៦.០៤៤)	(១៤.៦៤០.២៣៣)	(២.៥២៩.៤៧២)	(១០.៣០៥.០៧៤)
<b>ទ្រព្យសកម្មពន្ធពន្យារសុទ្ធ – រយៈពេលវែង</b>	<b>១៣៦.៨៨៥</b>	<b>៥៦៣.៥៥៦</b>	<b>៦២០.៥៣៤</b>	<b>៥២៨.០៥៦</b>

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៦២០.៥៣៤	២.៥២៨.០៥៦	១៧៩.៧៥៩	៧២៧.១២៥
កត់ត្រាក្នុងចំណេញខាត (កំណត់សម្គាល់ ៣០ (ក))	(៤៨៣.៦៤៩)	(១.៩៧៦.៦៧៣)	៤៤០.៧៧៥	១.៧៩៣.០៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១២.១៧៣	-	៧.៨៥៨
នៅថ្ងៃទី៣១ ខែធ្នូ	<b>១៣៦.៨៨៥</b>	<b>៥៦៣.៥៥៦</b>	<b>៦២០.៥៣៤</b>	<b>៥២៨.០៥៦</b>

ទ្រព្យសកម្មពន្ធពន្យារបានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ដោយសារធានាការ អាចនឹងប្រើប្រាស់ លម្អៀងបណ្តោះអាសន្នទាំងនោះបាននាពេលអនាគត។

ទ្រព្យសកម្មពន្ធពន្យារ៖

	ឱនភាពតម្លៃ	តម្រូវការទាន	បំណុលគតិសន្យា	ការទូទាត់ប្រាក់	ការប្តូរ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	៦៤៤.០៤៦	២.៤៩៤.៩១៥	១១.០៤៥	-	៣.១៥០.០០៦
កត់ត្រាក្នុងចំណេញខាត	-	២៨៧.៨០៥	២៦៦.១៦៣	(១១.០៤៥)	-	៥៤២.៩២៣
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>	<b>-</b>	<b>៩៣១.៨៥១</b>	<b>២.៧៦១.០៧៨</b>	<b>-</b>	<b>-</b>	<b>៣.៦៩២.៩២៩</b>
<i>គិតជាពាន់រៀល</i>	<i>-</i>	<i>៣.៨៣៦.៤៣១</i>	<i>១១.៣៦៧.៣៥៨</i>	<i>-</i>	<i>-</i>	<i>១៥.២០៣.៧៨៩</i>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	៤៩០.៣៤៨	២.៧១២.៨៣៤	១២.៩៩០	៦៣.០២៧	៣.២៧៩.១៩៩
កត់ត្រាក្នុងចំណេញខាត	-	១៥៣.៦៩៨	(២១៧.៩១៩)	(១.៩៤៥)	(៦៣.០២៧)	(១២៩.១៩៣)
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>-</b>	<b>៦៤៤.០៤៦</b>	<b>២.៤៩៤.៩១៥</b>	<b>១១.០៤៥</b>	<b>-</b>	<b>៣.១៥០.០០៦</b>
<i>គិតជាពាន់រៀល</i>	<i>-</i>	<i>២.៦២៣.៨៤៥</i>	<i>១០.១៦៤.២៨៦</i>	<i>៤៤.៩៩៩</i>	<i>-</i>	<i>១២.៨៣៣.១៣០</i>

បំណុលពន្ធពន្យារ៖

	ឆ្នាំ២០២២		ឆ្នាំ២០២១		សរុប
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
កិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(១៧៤.៤២២)	(២.១៩៣.៤០៤)	(១១៧.២០៤)	(៤៤.៤៤២)	(២.៥២៩.៤៧២)
បន្តក្នុងចំណេញខាត	(៣៤.២២១)	(១៧៥.១៧០)	(៧៣៤.៨២៤)	(៨២.៣៥៧)	(១.០២៦.៥៧២)
កិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២០៨.៦៤៣)	(២.៣៦៨.៥៧៤)	(៨៥២.០២៨)	(១២៦.៧៩៩)	(៣.៥៥៦.០៤៤)
កិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១៧៤.៤២២)	(២.១៩៣.៤០៤)	(១១៧.២០៤)	(៤៤.៤៤២)	(២.៥២៩.៤៧២)
បន្តក្នុងចំណេញខាត	១១៥.៤៧១	៣០០.៤៦៦	១៤៧.០៧៧	(៤៤.៤៤២)	៥៦៨.៥៧២
កិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១៧៤.៤២២)	(២.១៩៣.៤០៤)	(១១៧.២០៤)	(៤៤.៤៤២)	(២.៥២៩.៤៧២)
កិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(៧១០.៥៩៦)	(៨.៩៣៥.៩៣០)	(៤៧៧.៤៩០)	(១៨១.០៥៨)	(១០.៣០៤.០៧៤)

១៦. ទ្រព្យសកម្មផ្សេងៗ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើផុល	២.៨១១.៦៦៤	១១.៥៧៥.៦២១	២.៣២៣.៧៦០	៩.៤៦៦.៩៩៨
សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់៣៤.១ (ច))	(៣៩.៤២២)	(១៦២.៣០០)	(២៧.៣០១)	(១១១.២២៤)
ចំណាយបង់មុន	១.៣០៨.២៤១	៥.៣៨៦.០២៨	៩៩៩.៩៣៨	៣.៩១០.៧៧៧
ផ្សេងៗ	២.៨០១.៤៧៤	១១.៥៣៣.៦៦៨	១.៣៧៧.២៩៩	៥.៤៨៦.៨៧០
	៦.៨៨១.៩៥៧	២៨.៣៣៣.០១៧	៤.៦៧៣.៦៩៦	១៩.៧៥៥.៤៤១

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១.៣៨១.៤៤២	៥.៦៨៧.៣៩៧	៩៣៤.៤៩៦	៣.៨០៧.១៣៦
រយៈពេលវែង	៥.៥០០.៥១៥	២២.៦៤៨.៦៧០	៣.៧៤២.៨០៣	១៥.៦៧៩.៦៣៤
	៦.៨៨១.៩៥៧	២៨.៣៣៣.០៦៧	៤.៦៧៧.២៩៩	១៩.៤៨៦.៧៧០

១៧. ប្រាក់បញ្ញើរបស់អតិថិជន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	២៩៤.៦៣៩.២៧០	១.២១៣.០២៩.៨៧៥	១៩៤.៦៨៧.៤២២	៧៩៣.១៥៦.៥៥៧
គណនីសន្សំ	១៩.៩៥០.១២៤	៨២.១៣៤.៦៦១	២១.១៤១.០៨៣	៨៦.១២៩.៧៧២
ប្រាក់បញ្ញើមានកាលកំណត់	២៨៧.៦១៧.៧០៦	១.១៨៤.១២២.០៩៦	១៧៥.៤៩៦.៧៦៦	៧១៤.៩៧៣.៨២៥
បង្កការប្រាក់ត្រូវបង់	៩.៤៨០.៨១៧	៣៩.០៣២.៥២៤	២.៩៩៣.២៨៤	១២.១៥៤.៦៣៩
	៦៥១.១៦៨.៩១៧	២.៥៦៥.២១៩.០៨៦	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៥០០.៩៣១.៥៧៣	២.០៦២.៣៣៥.២៨៧	៣៣៣.៤៩៤.០៨២	១.៣៥៨.៦៥៤.៨៩០
រយៈពេលវែង	១១០.៧៥៦.៣៤៦	៤៥៥.៩៨៣.៨៧៦	៦០.៨២៤.៤៧៣	២៤៧.៧៩៨.៩០៣
	៦១១.៦៨៧.៩១៩	២.៥១៨.៣១៩.១៦៣	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
គណនីចរន្ត	១,០០% - ១,៧៥%	១,០០% - ២,០០%
គណនីសន្សំ	១,០០% - ១,៧៥%	១,០០% - ១,៧៥%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៨,០០%	២,០០% - ៨,០០%

១៨. ប្រាក់កម្ចី

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង៖				
លោក Chen Zhi	៦៥.៧២៨.៦២១	២៧០.៦០៤.៧៣៣	៦៣.២០០.៥៩៧	២៥៧.៤៧៩.២៣៣
OCEANIC OPPORTUNITY FUND	៤០.០០០.០០០	១៦៤.៦៨០.០០០	៥០.០០០.០០០	២០៣.៧០០.០០០
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា	៤.៧៨៦.៩២៣	១៩.៧០៧.៧៦២	៤.០១២.៣៦០	១៦.៣៤០.៣៥៥
	១១០.៥១៥.៥៤៤	៤៥៤.៩៩២.៤៩៥	១១៧.២១២.៩៥៧	៤៧៧.៥២៩.៥៨៨

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគហ៊ុនិករបស់ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុបចំនួន ៦លានដុល្លារអាមេរិក។ ក្នុងអំឡុងឆ្នាំ២០១៨ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានមួយទៀតជាមួយលោក Chen Zhi ដែលមានសមតុល្យសាច់ប្រាក់ឥណទានបន្ថែមសរុប ៥៥លានដុល្លារអាមេរិក។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ លោក Guy Chhay ដែលជាភាគហ៊ុនិកមួយរូបទៀតរបស់ធនាគារ សម្រាប់ហ្វាន់ស៊ីលីធីនេះមានសមតុល្យសាច់ប្រាក់ ២លានដុល្លារអាមេរិក និង ៣លានដុល្លារអាមេរិក។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Guy Chhay បានចុះកិច្ចព្រមព្រៀងទូទាត់ជាមួយលោក Chen Zhi ដើម្បីផ្ទេរហ្វាន់ស៊ីលីធីនេះឱ្យលោក Chen Zhi វិញ។ ដូចនេះ ប្រាក់កម្ចីដែលនៅមិនទាន់ទូទាត់ជាមួយលោក Chen Zhi មានសមតុល្យសាច់ប្រាក់ ៦លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់ ៤%ក្នុងមួយឆ្នាំ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជាភាគហ៊ុនិករបស់ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុប ៧លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៤%ក្នុងមួយឆ្នាំ។ ធនាគារបានដកប្រាក់សរុបចំនួន ៧លានដុល្លារអាមេរិក។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជាភាគហ៊ុនិករបស់ធនាគារ ក្នុងសមតុល្យសាច់ប្រាក់សរុប ១លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់សូន្យភាគរយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានដកប្រាក់ចំនួន ៧លានដុល្លារអាមេរិក។ ធនាគារតម្រូវឱ្យសងប្រាក់ក្នុងរយៈពេល ៥ឆ្នាំ ពីថ្ងៃដែលបានទទួលប្រាក់កម្ចីនីមួយៗ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ Oceanic Opportunity Fund Pcc សម្រាប់ហ្វានស៊ីលីធីដែលមានសមតុល្យសាច់ប្រាក់សរុប ៥០លានដុល្លារអាមេរិក ដែលត្រូវបានធានាដោយលោក Chen Zhi ដែលជាភាគទុនិករបស់ធនាគារ។ ឥណទាននេះមានអត្រាការប្រាក់ ៣%ក្នុងមួយឆ្នាំ។ កាលកំណត់នៃប្រាក់កម្ចី មានរយៈពេល៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការដកប្រាក់នីមួយៗ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ Oceanic Opportunity Fund បានទូទាត់សមតុល្យសាច់ប្រាក់ ១០.០០០.០០០ដុល្លារអាមេរិក។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ដើម្បីទទួលបានមូលនិធិក្នុងការផ្តល់ជូនឥណទានទៅឱ្យអតិថិជនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ឥណទាននេះមានអត្រាការប្រាក់២% និង៣% ក្នុងមួយឆ្នាំ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានផ្តល់ឥណទាន សមតុល្យសាច់ប្រាក់ ៤.៩៨០.៤៦១ដុល្លារអាមេរិក ដែលស្មើនឹង ៣.២៨០.០០០.០០០ រៀល (ឆ្នាំ២០២១៖ ៣.៥៥៣.៩៣២ ដុល្លារអាមេរិក និង ១.៨៦៧.៦៣៤.៧០០ រៀល)។

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យប្រាក់ដើម	១១០.៥១៥.៥៤៤	៤៥៤.៩៩២.៤៩៥	១១៧.២១២.៩៥៧	៤៧៧.៥២៥.៥៨៨
ការប្រាក់ត្រូវបង់	១.២៨០.៤៩៨	៥.២៧១.៨១០	១៩៩.៧២៥	៨១៣.៦៧៨
	<u>១១១.៧៩៦.០៤២</u>	<u>៤៦០.២៦៤.៣០៥</u>	<u>១១៧.៤១២.៦៨២</u>	<u>៤៧៨.៣៣៩.២៦៦</u>

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញវត្ថុ – ប្រាក់កម្ចី

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យប្រាក់ដើម				
នៅថ្ងៃទី១ ខែមករា	១១៧.២១២.៩៥៧	៤៧៧.៥២៥.៥៨៨	១១១.៨៤៦.៣២១	៤៥២.៤១៨.៣៦៩
បន្ថែម	(១០.៥០៥.៩៣៦)	(៤៣.២៥២.៩៣៩)	២.៧៣៦.១២០	១១.១៤៦.៩៥៣
បន្តកហិរញ្ញវត្ថុ	៣.៨០៨.៥២៣	១៥.៦៧៩.៦៨៩	២.៦៣០.៥១៦	១០.៧១៦.៧២២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.០៤០.១៥៧	-	៣.២៤៣.៥៤៤
នៅថ្ងៃទី៣១ ខែធ្នូ	<u>១១០.៥១៥.៥៤៤</u>	<u>៤៥៤.៩៩២.៤៩៥</u>	<u>១១៧.២១២.៩៥៧</u>	<u>៤៧៧.៥២៥.៥៨៨</u>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី១ ខែមករា	១៩៩.៧២៤	៨១៣.៦៧៥	១៩៧.៣៣៤	៧៩៥.២១៥
កត់ត្រាជាបន្តកក្នុងឆ្នាំ (កំណត់សម្គាល់ ២៣)	៣.៨៥២.៣៨៥	១៥.៩០៨.១៧៧	៣.៩៦៥.២១៧	១៦.១៣០.៥០៣
បន្តកហិរញ្ញវត្ថុ	(២.៥២៨.០២៤)	(១០.៣៣២.០៣៤)	(២.៤៣០.៧៩២)	(៩.៨៨៨.៤៦២)
ការទូទាត់ការប្រាក់	(២៨៣.៥៨៧)	(១.១៥៩.០២០)	(១.៥៣២.០៣៤)	(៦.២៣២.៣១៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤១.០១២	-	៥.៧៣៧
នៅថ្ងៃទី៣១ ខែធ្នូ	<u>១.២៨០.៤៩៨</u>	<u>៥.២៧១.៨១០</u>	<u>១៩៩.៧២៥</u>	<u>៨១៣.៦៧៨</u>

១៩. បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	១.១២៦.៦៨៥	៤.៥៩០.១១៥	៧៦៣.៦៦១	៣.០៨៩.០០៩
បន្ថែម	១.៦១៥.៧១៥	៦.៦០៣.៤២៧	១.៥៤៥.២៣៩	៦.២៨៦.០៣៣
ទូទាត់	(២.១៨០.១៣៣)	(៨.៩១០.២០៤)	(១.១៨២.២១៥)	(៤.៨០៩.២៥១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣១.៥១៥	-	២៤.៣២៤
នៅថ្ងៃទី៣១ ខែធ្នូ	<u>៥៦២.២៦៧</u>	<u>២.៣១៤.៨៥៣</u>	<u>១.១២៦.៦៨៥</u>	<u>៤.៥៩០.១១៥</u>

២០. អត្ថប្រយោជន៍បុគ្គលិក

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	៥៥.២២៨	២២៤.៩៩៩	៦៤.៩៥០	២៦២.៧២៣
បន្ថែម	៧៦៦.៩០៥	៣.១៣៤.៣៤១	៦៨០.៩៤៣	២.៧៧០.០៧៦
ទូទាត់	(៧៨២.៦៦៩)	(៣.១៩៨.៧៦៨)	(៦៨០.៩៤៣)	(២.៧៧០.០៧៦)
និយ័តកម្ម	(៧.១៨០)	(២៩.៣៤៥)	(៩.៧២២)	(៣៩.៥៤៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៦៨៦	-	១.៨២៥
នៅថ្ងៃទី៣១ ខែធ្នូ	<u>៣២.២៦៤</u>	<u>១៣២.៩១៣</u>	<u>៥៥.២២៨</u>	<u>២២៤.៩៩៩</u>

២១. បំណុលផ្សេងៗ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យប្រាក់កាត់កាត់ពីទ្រព្យ (កំណត់សម្គាល់ ៣៣.៥)	៤.៤៣២.៦៣៤	១៨.២៤៩.១៥៤	១០.២០៩.០៦០	៤១.៥៩១.៧១០
បង្គរពន្ធពន្យារ/ប្រាក់លើកទឹកចិត្តត្រូវបង់	១.៧៥៨.២៤៩	៧.២៣៨.៧១២	១.៧១៧.៦៣៨	៦.៩៩៧.៦៥៧
ពន្ធត្រូវបង់	២០៧.៣៥០	៨៥៣.៦៦០	៥៤.៥៦៦	២២២.៣០២
ខាតបណ្តុលមកពីនិរន្តរភាពនៃ សម្រាប់ ECL លើកិច្ចសន្យា ផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (កំណត់សម្គាល់ ៣៤.១ (៥) (ii))	១០៣.៦៤២	៤២៦.៦៩៤	៣៩.៦០៨	១៦១.៣៦៣
ផ្សេងៗ	៣.៦៣៨.៧៩០	១៤.៩៨០.៨៩៨	១.១៧១.៥៣២	៤.៧៧២.៨២៣
	<u>១០.១៣០.៦៦៥</u>	<u>៤១.៧៤៩.១១៨</u>	<u>១៣.១៩២.៤០៤</u>	<u>៥៣.៧៤៥.៨៥៥</u>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១០.១៤០.៦៦៥	៤១.៧៤៩.១១៨	១៣.១៩២.៤០៤	៥៣.៧៤៥.៨៥៥
រយៈពេលវែង	-	-	-	-
	<u>១០.១៤០.៦៦៥</u>	<u>៤១.៧៤៩.១១៨</u>	<u>១៣.១៩២.៤០៤</u>	<u>៥៣.៧៤៥.៨៥៥</u>

២២. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០ ភាគហ៊ុន (ឆ្នាំ២០២១៖ មានសមតុល្យ ២៥០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារឹក១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (ឆ្នាំ២០២១៖ មានសមតុល្យ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងទូទាត់រួចពេញលេញ។

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: នៅថ្ងៃទី១ ខែមករា, លម្អៀងពីការប្តូររូបិយប័ណ្ណ, នៅថ្ងៃទី៣១ ខែធ្នូ.

ភាគហ៊ុនិក

Table with 6 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: លោក Chen Zhi, លោក Guy Chhay, ភិតជាពាន់រៀល.

២៣. ចំណូលការប្រាក់សុទ្ធ

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់វែង, ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុដែលបានរាស់វែង, ចំណូលការប្រាក់សុទ្ធ.

២៤. ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: ចំណូលកម្រៃសេវា និងកម្រៃជើងសារ, សេវាកម្មធានារ៉ាប់រង, ចំណាយកម្រៃសេវា និងកម្រៃជើងសារ, ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ.

២៥. ខាតផ្សេងៗ - សុទ្ធ

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: ខាតពីការប្តូររូបិយប័ណ្ណ, ខាតពីការលក់ទ្រព្យសកម្ម.

២៦. ឱនភាពឥណទាន- សុទ្ធ

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: ឥណទានខាតពីដុល្លារ (ECL)៖ ឥណទាន និងបុរេប្រទាន, កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ, បុរេប្រទានផ្សេងៗ.

២៧. ចំណាយបុគ្គលិក

Table with 4 columns: ឆ្នាំ២០២២ (Subtotal), ឆ្នាំ២០២១ (Subtotal), and ឆ្នាំ២០២២ (Detailed), ឆ្នាំ២០២១ (Detailed). Rows include: ប្រាក់បៀវត្ស និងប្រាក់ប្រាក់, បុព្វលាភ និងចំណាយប្រាក់លើកទឹកចិត្ត, ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ចំណាយបណ្តុះបណ្តាលបុគ្គលិក, អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ.

២៨. រំលស់ទ្រព្យសកម្មរូបិ និងរំលស់ទ្រព្យសកម្មអរូបិ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១២)	២.៥៣១.៩២៨	១០.៣៤៧.៩៨៩	២.១៩៤.៧៦២	៨.៩២៨.២៩២
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់ ១៣)	២.១៤៦.៤២៤	៨.៧៧២.៤៣៤	១.៩០៩.៥៩៦	៧.៧៦៨.២៣៧
រំលស់ទ្រព្យសកម្មអរូបិ (កំណត់សម្គាល់ ១៤)	៧៦៤.៩៣២	៣.១២៦.២៧៧	៦២៩.២១៨	២.៥៥៩.៦៥៨
	<u>៥.៤៤៣.២៨៤</u>	<u>២២.២៤៦.៧០០</u>	<u>៤.៧៣៣.៥៧៦</u>	<u>១៩.២៥៦.១៨៧</u>

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃសេវាវិជ្ជាជីវៈ	២.៦០៥.៣៨៧	១០.៦៤៨.២២១	១.៨៦០.៩១០	៧.៥៧០.១៨១
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	១.១៨៥.១២៦	៤.៨៤៣.៦០៦	១.០៤៨.៧៧៥	៤.២៦៦.៤១៧
ចំណាយកាត	៦០៩.៥៧៧	២.៤៩១.៣៤១	៤៣៨.០៨៥	១.៧៧២.១៣០
កម្រៃអាជ្ញាបណ្ណ និងប័ណ្ណ	៤៥៤.០៤៥	១.៨៥៥.៦៨២	៤៤៣.៦៧២	១.៨០៤.៨៥៨
ចំណាយទំនាក់ទំនង	៤៤៩.១៥៦	១.៨៣៥.៧០១	៤១៤.២៥៦	១.៦៨៩.១៩៣
ទឹកភ្លើង	៤៣១.៦៨២	១.៧៦៤.២៨៤	៣៩៧.១១០	១.៦១៥.៤៤៣
កម្រៃបស់អភិបាល	៤១៣.០៩៤	១.៦៨៨.៣១៥	៣៥៤.២១៩	១.៤៤០.៩៦៣
សម្ភារធុរកិច្ចការិយាល័យ	៣៥០.០៦៧	១.៤៣០.៧២៤	៣២១.៦០១	១.៣០៩.២៧៣
ជួសជុល និងថែទាំ	៣០៩.៩៨៧	១.២៦៦.៩១៧	២២៤.៩៤៥	៩១៥.០៧៦
យានយន្ត និងចំណាយដំណើរការ	៣០១.០៩៤	១.២៣០.៥៧១	១៧៦.២៣៩	៧១៦.៩៤០
អាជីវកម្ម និងទំនាក់ទំនងសាធារណៈ	២៦៧.០៧០	១.០៩១.៥១៥	១២១.៨៦៦	៤៩៥.៧៥១
សន្តិសុខ	២៦៣.៦៤៤	១.០៧៧.៥១៣	២៣៩.៧៣៦	៩៧៥.២៤៦
ការជួល	២១៥.២១០	៨៧៩.៥៦៣	១១៨.៣១១	៤៨១.២៨៩
ធ្វើដំណើរ	២០៦.០៩៥	៨៤២.៣១០	៤៦.៥២៧	១៨៩.២៧២
ធានារ៉ាប់រង	៧១.៤២១	២៩១.៨៩៨	៥១.៦៩៨	២១០.៣០៧
បោះពុម្ព	៥៣.៦៤៧	២១៩.២៥៥	៣០.៤០៤	១២៣.៦៨៣
ការបោះត្រា និងចំណាយចុះបញ្ជី	៤៥.៨៣៣	១៨៧.៣១៩	៤៣.២៣៩	១៧៥.៨៩៦
ការប្រឹក្សាសហគ្រាសធម៌	១៨.៩៤៨	៧៧.៤៤០	២៥.៨៨២	១០៥.២៨៨
ផ្សេងៗ	៨៦៦.៦៨២	៣.៣៧៨.៦៥២	១.៣០០.៧៥១	៥.២៩១.៤៤៧
	<u>៩.០៧៧.៧៦៥</u>	<u>៣៧.១០០.៨២៧</u>	<u>៧.៦៥៨.២២៦</u>	<u>៣១.១៥៣.៦៦៣</u>

៣០. ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១.១១១.៥១៣	៤.៥៤២.៧៥៤	១.៥៤៥.២៣៩	៦.២៨៦.០៣៣
ពន្ធពន្យារលើប្រាក់ចំណូល (សម្គាល់១៥)	៤៨៣.៦៤៩	១.៩៧៦.៦៧៣	(៤៤០.៧៧៥)	(១.៧៩៣.០៧៣)
	<u>១.៥៩៥.១៦២</u>	<u>៦.៥១៩.៤២៧</u>	<u>១.១០៤.៤៦៤</u>	<u>៤.៤៩២.៩៦០</u>

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២.៣៧៦.១៤៤	៩.៧១១.៣០០	៣.៩៩៥.០០៣	១៦.២៥១.៦៧៤
ផលប៉ះពាល់ពន្ធនៃខ្លះដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	៥.៥៩៩.៦៦៦	២២.៨៨៥.៨៣៥	១.៥២៧.៣១៧	៦.២១៣.១២៦
ប្រាក់ចំណេញជាប់ពន្ធ	៧.៩៧៥.៨១០	៣២.៥៩៧.១៣៥	៥.៤៦៧.៦៨៦	២២.៤៦៤.៨០០
ចំណាយពន្ធលើប្រាក់ចំណូល	<u>១.៥៩៥.១៦២</u>	<u>៦.៥១៩.៤២៧</u>	<u>១.១០៤.៤៦៤</u>	<u>៤.៤៩២.៩៦០</u>

ពន្ធអប្បបរមា

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណា មួយដែលខ្ពស់ជាងរវាង ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុបដោយមិនរាប់បញ្ចូល អាករលើកម្រៃបន្ថែម។

ចាប់អនុវត្តពីឆ្នាំ២០១៧ ធនាគារអាចទទួលបានការលើកលែងពន្ធអប្បបរមា ដោយសារធនាគារគោរពតាមលក្ខខណ្ឌគ្រប់គ្រង និងថែរក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនបានត្រឹមត្រូវ។ បទប្បញ្ញត្តិពន្ធក៏បានកំណត់លក្ខណៈវិនិច្ឆ័យ នៃកំណត់ត្រាគណនេយ្យមិនត្រឹមត្រូវចំនួនប្រាំយ៉ាងផងដែរ។ នៅការិយបរិច្ឆេទនៃរបាយការណ៍ ធនាគារមិនទាន់ធ្វើការ ទាមទារលើកលែងពន្ធអប្បបរមានោះទេ។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាកាលបរិច្ឆេទនៃការរាយការណ៍។ គណៈគ្រប់គ្រងរាយការណ៍ត្រូវបានត្រួតពិនិត្យដោយការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធដែលទាក់ទងនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសំវិធានធន តាមការសម្របទៅតាមមូលដ្ឋាននៃសមតុល្យសាច់ប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។



៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល៖				
គណនីចរន្ត (កំណត់សម្គាល់ ៧)	៦៥.៨៩៦.២១៣	២៧១.២៩៤.៧០៩	១០៣.៥៤៣.៥១៩	៤២១.៨៣៦.២៩៦
គណនីទូទាត់ (កំណត់សម្គាល់ ៧)	៤.៦៧២.២៥១	១៩.២៣៥.៦៥៧	៩.៦៨១.១៣៦	៣៩.៤៤០.៩៤៨
វិញ្ញាបនបត្រនៃប្រាក់បញ្ញើដែលបានចរចា(កំណត់សម្គាល់ ៧)	៦១៤.២០២	២.៥២៨.៦៧០	១២.០៦៣.៩២២	៤៩.១៤៨.៤១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ				
គណនីចរន្ត (កំណត់សម្គាល់ ៨)	២៤.៤៧១.៥៩២	១០០.៧៤៩.៥៤៤	៤.០១១.៧១១	១៦.៣៤៣.៧១១
គណនីសន្សំ (កំណត់សម្គាល់ ៨)	១២.៤៨៧	៥១.៤០៩	១៣.០០២	៥២.៩៧០
ប្រាក់បញ្ញើមានកាលកំណត់ (ផុតកំណត់ក្នុងរយៈពេលបីខែ ឬ តិចជាង)				
(កំណត់សម្គាល់ ៨)	-	-	៥៦.៩៣១.០១៩	២៣១.៩៣៦.៩៧១
	<u>១១៤.៤៨៣.៥៧៨</u>	<u>៤៧១.៣២៨.៨៩០</u>	<u>២០២.៨៦៦.៦៤៩</u>	<u>៨២៦.២៩៩.៤៧២</u>

៣២. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានា និងហ្វានស៊ីលីដីហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានសមតុល្យសាច់ប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវពន្យារឥណទានជូនអតិថិជន ប័ណ្ណធានា និងហ្វានស៊ីលីដីផ្សេងៗ ដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន	២៥.៤៨០.៩២៩	១០៤.៩០៤.៩៨៥	២៧.៥៧០.០០១	១១២.៣២០.១៨៤
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៣២០.៤៧៩	១៧.៧៨៧.៤១២	៣.២៥៦.២៩០	១៣.២៦៦.១២៥
ហានិភ័យសរុប	<u>២៩.៨០១.៤០៨</u>	<u>១២២.៦៩២.៣៩៧</u>	<u>៣០.៨២៦.២៩១</u>	<u>១២៥.៥៨៦.៣០៩</u>

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២៩.៨០១.៤០៨	១២២.៦៩២.៣៩៧	៣០.៨២៦.២៩១	១២៥.៥៨៦.៣០៩
សំវិធានធនការខាតបង់ឥណទានរំពឹងទុក	(-១០៣.៦៤២)	(៤២៦.៦៩៤)	(៣៩.៦០៨)	(១៦១.៣៦៣)
ហានិភ័យសរុប	<u>២៩.៦៩៧.៧៦៦</u>	<u>១២២.២៦៥.៧០៣</u>	<u>៣០.៧៨៦.៦៨៣</u>	<u>១២៥.៤២៤.៩៤៦</u>

(ខ) កិច្ចសន្យាដើមទុន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មអរូបី	២.០២៣.២៦៨	៨.៣២៩.៧៩៤	២.០២៦.៦៦៥	៨.២៥៦.៦៣៣
ទ្រព្យសកម្មរូបី	<u>១០៧.១៦៦</u>	<u>៤៤១.២០២</u>	<u>៩១.៤៨៩</u>	<u>៣៧២.៧២៦</u>

(គ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាចំពោះកិច្ចសន្យាភតិសន្យាដែលធនាគារជាតិក៏: លើកលែងតែភតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ៤.១០ និងកំណត់សម្គាល់ ១៣ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធសមតុល្យនាការិយបរិច្ឆេទដែលបានបញ្ចប់ ដែលនៅមិនទាន់ទូទាត់ និងចំណាយ និងចំណូលដែលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
លោក ចេន ហ្សឺ	ភាគហ៊ុនិក
លោក ហ្គុយ ឆាយ	ភាគហ៊ុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគហ៊ុនិកតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ បុគ្គលិក និងគណៈគ្រប់គ្រងដ៏សំខាន់ៗ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

(ខ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៩២០.១២៤	៣.៧៨៨.១៥១	៩៣០.១៨៩	៣.៧៨៩.៥៥៣
ចំណូលការប្រាក់	៧៨.០២៣	៣១៨.៨៨១	៨៨.៤៥០	៣៥៩.៨១៥

ឥណទាន និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយមានការធានា និងមានអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំ។

(គ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១.៩១៧.២៨៤	៧.៨៩៣.៤៥៨	៦៣២.២៣០	២.៥៧៥.៧០៥
ចំណូលការប្រាក់	៩៦.៨៩២	៣៩៥.៩៩៧	២៨.៤២៨	១១៥.៦៤៥

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៥,៥% ទៅ ៨% ក្នុងមួយឆ្នាំ។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	២១.១៤៤.៥៧៤	៨៧.០៥២.២១៣	១០.២៩៧.៧៦៧	៤១.៩៥៣.១០៣
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	១៩១.៦៩៣.០៣០	៧៨៩.២០០.២០៤	១៣០.១៤៨.៧១៤	៥៣០.២២៥.៨១១
	<u>២១២.៨៣៧.៦០៤</u>	<u>៨៧៦.២៥២.៤១៧</u>	<u>១៤០.៤៤៦.៤៨១</u>	<u>៥៧១.១៧៨.៩១៤</u>
ចំណាយការប្រាក់	<u>៣.១០៤.៧៤០</u>	<u>១២.៦៨៩.០៧២</u>	<u>១.៨៨២.៨៦៩</u>	<u>៧.៦៥៩.៥១១</u>

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	2022	2021
ក្រុមហ៊ុនពាក់ព័ន្ធ	១% - ២%	១% - ២%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	១% - ២%	១% - ២%

(ង) ប្រាក់កម្ចីពីភាគហ៊ុនិក

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគហ៊ុនិក	៦៥.៧២៨.៦២១	២៧០.៦០៤.៧៣៣	៦៣.២០០.៥៩៧	២៥៧.៤៧៩.២៣៣
ចំណាយការប្រាក់ (កំណត់ដោយផ្អែកលើអត្រាទីផ្សារ ៤%)	<u>២.៥២៨.០២៤</u>	<u>១០.៣៣២.០៣៤</u>	<u>២.៤៣០.៧៩២</u>	<u>៩.៨៨៩.៤៦២</u>

ប្រាក់កម្ចីពីភាគហ៊ុនិកមានអត្រាការប្រាក់សូន្យភាគរយសម្រាប់ឆ្នាំ ២០២២ (ឆ្នាំ២០២១៖ ០% ក្នុងមួយឆ្នាំ) (សម្គាល់ ១៨)។

(ច) សមតុល្យជំពាក់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៤.៤៣២.៦៣៤	១៨.២៤៩.១៥៤	១០.២០៩.០៦០	៤១.៥៩១.៧១០

សមតុល្យជំពាក់ភាគីពាក់ព័ន្ធ គឺជាបំណុលដែលមិនមានការប្រាក់ និងមិនមានការធានា ហើយអាចសងវិញតាមតម្រូវការ។

(ឆ) សំណងរបស់បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងអត្ថប្រយោជន៍រយៈពេលខ្លី	២.៦៨៣.៦៦២	១១.០៤៨.៦៣៥	២.១៧១.៨៦២	៨.៨៤៨.១៦៦

(ជ) ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការផ្តល់ការិយាល័យ	១.៥៦៧.៧៨៣	៦.៤០៧.៥២៩	១.៤០៦.៩០១	៥.៧២៣.២៧៣
ការទិញសេវាកម្ម	១៦៤.៦១៩	៦៧២.៧៩៨	៨៨.៤៦១	៣៥៩.៨៩៩
	<u>១.៧៣២.៤០២</u>	<u>៧.០៨០.៣២៧</u>	<u>១.៤៩៥.៣៦២</u>	<u>៦.០៨៣.១៧២</u>

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្ត របស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្ម ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍រាយតម្លៃពាក់ព័ន្ធ ការរាយតម្លៃធនធាន ការរាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការរាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគហ៊ុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុរក្សាសំរេចដើមទុនរំលស់				
សាច់ប្រាក់ក្នុងដៃ	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១	១៦.៥៧៨.៣៤០	៦៧.៥៤០.១៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦	១៤៤.៩១៨.១៥៥	៥៩០.៣៩៦.៥៦៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦	៦០.៨៧៦.៣៨០	២៤៨.០១០.៣៧២
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៦៩.៣២១.៧៤២	២៨៥.៣៩៧.៦១២	៥៨.១១៥.៦៥៦	២៣៦.៧៦៣.១៨៣
ឥណទាន និងបុរេប្រទាន	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០	៤៨០.៧៥២.៣៣៩	១.៩៥៨.៥៨៥.០២៩
វិនិយោគមូលបត្រ	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨	១៥.០៧៨.៤៥៥	៦១.៤២៩.៦៤២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ*	៥៩២.៥៣៩	២.៤៣៩.៤៨៣	៥៧៥.៤៨១	២.៣៤៤.៥១០
<b>ទ្រព្យសកម្មសរុប</b>	<u>៩៨៥.៤៨៦.៦៥២</u>	<u>៤.០៥៧.២៤៨.៥៤៦</u>	<u>៧៧៦.៨៩៤.៨១០</u>	<u>៣.១៦៥.០៦៩.៤៥៦</u>

\*លើកលែងចំណាយបង់មុន និងប្រាក់តម្កល់ដែលមិនអាចដកកម្រិតបាន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលហិរញ្ញវត្ថុ</b>				
បំណុលហិរញ្ញវត្ថុរាល់ឆ្នាំដើមបាន រំលស់				
ប្រាក់បញ្ញើរបស់អតិថិជន	៦១១.៦៨៧.៩១៩	២.៥១៩.៣១៩.១៦៣	៣៩៤.៣១៨.៥៥៥	១.៦០៦.៤៥៣.៧៩៣
ប្រាក់កម្ចី	១១១.៧៩៦.០៤២	៤៦០.២៦៤.៣០៥	១១៧.៤១២.៦៨២	៤៧៨.៣៣៩.២៦៦
អត្ថប្រយោជន៍បុគ្គលិក	៣២.២៨៤	១៣២.៩១៣	៥៥.២២៨	២២៤.៩៩៩
បំណុលហិរញ្ញវត្ថុផ្សេងៗ*	៩.៩៣៣.៣១៥	៤០.៨៩៥.៤៦១	១៣.១៣៧.៨៣៧	៥៣.៥២៣.៥៤៩
មិនស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩				
បំណុលកកសិទ្ធិ	១៣.៨០៥.៣៨៩	៥៦.៨៣៦.៧៨២	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៧៤៧.២៥៤.៩៤៩</b>	<b>៣.០៧៦.៤៤៨.៦២៤</b>	<b>៥៣៧.៣៩៨.៨៧៦</b>	<b>២.១៨៩.៣៦៧.០២១</b>

**៣៤.១. ហានិភ័យឥណទាន**

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

**(ក) ការវាស់វែងហានិភ័យឥណទាន**

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅ គ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់កំរិត ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមប្រែប្រួលលក្ខខណ្ឌលើ ទីផ្សារ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផល បត្រទ្រព្យសកម្ម មួយតម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាបនៃ ការមិនសងប្រាក់ (“PD”) ចំនួនដែលមានហានិភ័យមិនសង (“EAD”) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (“LGD”) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (“ECL”) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃ ឥណទាន។ ការវាស់វែងឥណទានតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទាន របស់វា ហើយការវាស់វែងឥណទានតម្លៃអនុវត្តតាមវិធីសាស្ត្របីដំណាក់កាលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤.១ (គ)។

**(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ**

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាងកត្តដន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅ ពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែល មានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រូបិយប័ណ្ណលើឥណទាន និង បុរេប្រទានអតិថិជន ដែលជាការអនុវត្តទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកទូរចំណាត់ថ្នាក់

ដាក់លាក់នៃរូបិយប័ណ្ណ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃរូបិយប័ណ្ណសំខាន់ៗដើម្បីធានាឥណទាន និង បុរេប្រទានអតិថិជន មានដូចជា៖

- រូបិយប័ណ្ណជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

**(គ) គោលការណ៍ឥនភាពតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)**

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីកំណត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមាន កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមាន ឥនភាពតម្លៃ ឥណទាន គិតត្រឹមកាលបរិច្ឆេទនៃការវាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានឥនភាពតម្លៃគួរ ឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាម បម្រែបម្រួលដែលពាក់ព័ន្ធនៅក្នុងហានិភ័យឥណទាន។

ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពី ការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទានគិតត្រឹមកាលបរិច្ឆេទនៃការវាយការណ៍។ ចំពោះ ទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការ កត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបាន កត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាកាលបរិច្ឆេទនៃការវាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុកពេញមួយអាយុកាល។

ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះ តម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការ កត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយ អាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធនាគារបានអនុវត្តក្នុងការប្រឈមនឹងតម្រូវការនានារបស់ស្តង់ដារ ក្នុង ការវាស់វែងសំវិធានធនមានដូចខាងក្រោម៖

**(i) កំណើនហានិភ័យឥណទានជាសារវន្ត - (“SICR”)**

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាង ព័ត៌មានផ្នែក បរិមាណ និង/ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បាន កើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេល បច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្លីប្រាក់ដែលត្រូវបាន ចាត់ទុក ថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់ ស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះឥណទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះឥណទានរយៈពេលវែង។

**(ii) និយមន័យនៃការមិនសងប្រាក់ និងឱនភាពតម្លៃឥណទាន**

ស្របតាមការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យរបស់ធនាគារកណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយតែមិន” ធនាគារកំណត់ថាខបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយចុះតម្លៃឥណទាននៅពេលដែលខបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទានហួសកំណត់សងលើសពី៣០ថ្ងៃ ចំពោះឥណទានរយៈពេលខ្លី និងហួសកំណត់សងលើសពី៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណីហ្វាស៊ីលីតឺរដ្ឋលដុំ (ឧ. ឥណទានវិបារប័ន) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៩០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖

- (១) ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រាត្រូវចាត់ទុកជាការសងយឺត។
- (២) នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការច្បាប់ និងការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់ នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- (៣) នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬយូរជាងនេះ នោះឥណទាន ត្រូវបានចាត់ថ្នាក់ថាមានឱនភាពតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យត្រូវបានចាត់ថ្នាក់អាស្រ័យ ទៅតាមគោលការណ៍ចំណាត់ថ្នាក់ហានិភ័យឥណទាន។

- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបាន ចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វាស៊ីលីតឺឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និងលក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វាស៊ីលីតឺឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់ អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធនក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានហ្វាស៊ីលីតឺដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួស ឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូផ្សេង។
- គណនីដែលត្រូវលុបចោល/ជម្រះចេញពីបញ្ជី។

**(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)**

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបាន ចាត់ទុកថាមានឱនភាពតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាត្រឹមត្រូវ ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រូវបានទៅវិញទៅវិញនាពេលបរិច្ឆេទនៃការវាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

**ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default)**

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលបរិច្ឆេទកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើង ចំពោះ portfolio មួយចាប់ពីចំណុចកត់ត្រាដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់ អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

**ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)**

EAD គឺជាសមតុល្យសាច់ប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែល នៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់ពីទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលសំ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសង ប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬរយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលផ្ទេរជំនួញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកសមតុល្យទឹកប្រាក់ដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម “កត្តាបង្វិលឥណទាន” ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់លើកម្រិតដែលនៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

**ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)**

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតិថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការ គាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិន សងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញ មួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ដោយសារមិនមានទិន្នន័យក្នុងគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាចអង្កេតបានលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានវាយតម្លៃថាមានភាពសមស្របក្នុងការកំណត់យក LGD ១០% សម្រាប់ហ្វាស៊ីលីតឺដែលមានការធានាដោយប្លង់រ៉េ និង LGD ២០% សម្រាប់ហ្វាស៊ីលីតឺដែលមានការធានាដោយប្លង់ទន់ ៥០% សម្រាប់ហ្វាស៊ីលីតឺទ្រព្យសកម្មមានធានា និង ១០០% សម្រាប់ហ្វាស៊ីលីតឺដែលមិនមានការធានា។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតដាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទវាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD EAD និង LGD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាខ្លះមកចំពោះធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ (“សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន”) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិក្រឡប់ចយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិអត្រាមិនសងប្រាក់ និងផ្អែកលើសមាសធាតុនៃ LGD និង EAD ។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការព្រឹកសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និងលទ្ធផលសន្មតរបស់វា ត្រូវបានរាយការណ៍ទៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារបានសន្និដ្ឋានថា មានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការព្រឹកសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តួចផ្តើមនៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច

ការសន្មតនាចុងការិយបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ “មូលដ្ឋាន” “ល្អបំផុត” និង “អាក្រក់បំផុត” ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
	២០២៣	២០២៤	២០២៥	២០២៦	២០២៧
ការវិនិយោគចេរដុល					
មូលដ្ឋាន	២៨,០០	២៧,៥០	២៧,០០	២៧,០០	២៧,០០
ល្អបំផុត	២៦,៧២	២៦,២២	២៥,៧២	២៥,៧២	២៥,៧២
អាក្រក់បំផុត	២៩,២៨	២៨,៧៨	២៨,២៨	២៨,២៨	២៨,២៨

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
	២០២២	២០២៣	២០២៤	២០២៥	២០២៦
ការវិនិយោគចេរដុល					
មូលដ្ឋាន	៨,៤០	៨,៤០	៨,៤០	៨,៤០	៨,៤០
ល្អបំផុត	១០,២៥	១០,៤៥	១០,៤៥	១០,៤៥	១០,៤៥
អាក្រក់បំផុត	៦,១៥	៦,៣៥	៦,៣៥	៦,៣៥	៦,៣៥

ធនាគារបានបង្កើតចំនួន និងការថ្លឹងថ្លែងដែលទាក់ទងទៅនឹងព័ត៌មានព្យាករណ៍នាពេលខាងមុខហើយពាក់ព័ន្ធទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារបានអនុវត្តកម្មវិធីដាច់ដាច់ដើម្បីព្យាករណ៍ពី MEVs សម្រាប់សេណារីយ៉ូល្អ និងអាក្រក់ពី មូលដ្ឋានជាមធ្យម។ នៅពេលអនុវត្តការវិនិច្ឆ័យយ៉ាងប្រុងប្រយ័ត្ននេះ ធនាគារបានអនុវត្តសេណារីយ៉ូមូលដ្ឋាន ព្រោះថារឿងមកដល់ក្នុងការគណនា ECL ដែលមានការការពារជាមុន ហើយកាន់តែឆ្លុះបញ្ចាំងពីការអនុវត្តផលប្រយោជន៍ធនាគារនាពេលបច្ចុប្បន្ន។

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀត ដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើ ដូចជាផលប៉ះពាល់ដោយបទប្បញ្ញត្តិ បម្រែបម្រួលផ្លូវច្បាប់ ឬនយោបាយ ក៏ត្រូវបានយកពិចារណាដែរ ប៉ុន្តែវាមិនត្រូវបានចាត់ទុកថាមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះ ECL ដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាជាបន្តបន្ទាប់។

ការវិភាគភាពប្រែប្រួល Sensitivity analysis

ការសន្មតដែលមានភាពសារវន្តបំផុត ដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធន ECL គឺការវិនិយោគចេរដុល ដែលវាធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តលើលទ្ធភាពរបស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ច សន្យា ក៏ដូចជាដំណើរការអាជីវកម្ម និងតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលអាចកើតមាន ដោយសារការប្រែប្រួលប៉ារ៉ាម៉ែត្រដ៏សមហេតុផល ខុសពីការសន្មតជាក់ស្តែង ដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុអថេរសេដ្ឋកិច្ចរបស់ធនាគារ មានដូចខាងក្រោម៖

	ECL ដុល្លារអាមេរិក
ការវិនិយោគចេរដុល	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២៥%	៧.០៤៧.៤៨៤
មិនមានការប្រែប្រួល	៧.៦៩៥.៩២៣
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២៥%	៨.៣៤៤.៣៦០

(v) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យ ត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជាមួយ ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុមត្រូវបានតាមដាន និងត្រួតពិនិត្យតាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ជី (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

**(vii) ការកែប្រែឥណទានឡើងវិញ**

ពេលខ្លះ ធនាគារបានចាត់ទុកឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគាររាយការណ៍ថា តើខ្លួនមានស្ថានភាពល្អឡើយ មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយ គិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើនដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិភពអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថា តើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានដាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់។
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន។
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានរាយការណ៍ដោយប្រើប្រាស់ការវាយតម្លៃហានិភ័យ និងត្រូវបានរៀបចំជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អឱ្យខ្ពស់ជាងមុន បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែល មានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

**(viii) ហានិភ័យក្រៅតារាងតុល្យការ**

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីតឺពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ ដោយប្រើ CCF។

**(ix) ហានិភ័យឥណទានអតិបរមារបស់អ្នកបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ**

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងសមតុល្យយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងសមតុល្យសាច់ប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាសមតុល្យសាច់ប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឺឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានឱនភាពតម្លៃ៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ</b>				
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ	៦៦.១៤៤.២១៨	២៧២.៣១៥.៧៤៦	៦០.៩៥៥.៧៣២	២៤៨.៣៣៣.៦៥២
ឥណទាន និងបុរេប្រទាន	៧១៦.៨៩៦.១៧៧	២.៩៥១.៤៦១.៥៦១	៤៨៤.២០៩.៤៦០	១.៩៧២.៦៦៩.៣៤០
វិនិយោគមូលបត្រ	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨	១៥.០៧៨.៤៥៩	៦១.៤២៩.៦៤២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៩២.៥៣៩	២.៤៣៩.៤៨៣	៥៧៥.៤៨១	២.៣៤៤.៥១០
<b>ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ</b>				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	២៥.៤៨០.៩២៩	១០៤.៩០៤.៩៨៥	២៧.៥៧០.០០១	១១២.៣២០.១៨៤
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៣២០.៤៧៩	១៧.៧៨៧.៤១២	៣.២៥៦.២៩០	១៣.២៦៦.១២៥
<b>ហានិភ័យឥណទានសរុប</b>	<b>៨៥៩.៥៤៤.៥៥៦</b>	<b>៣.៥៣៨.៧៤៥.០៤៥</b>	<b>៥៩១.៦៤៥.៤២៣</b>	<b>២.៤១០.៣៦៣.៤៥៣</b>
សវិធានធនសម្រាប់ការខាតបង់ (ECL)	(៧.៨២០.៨២៨)	(៣២.១៩៨.៣៤៩)	(៣.៦០៣.៣៨២)	(១៤.៦៨០.១៧៨)
<b>ហានិភ័យឥណទានសរុប</b>	<b>៨៥១.៧២៣.៧២៨</b>	<b>៣.៥០៦.៥៤៦.៦៩៦</b>	<b>៥៨៨.០៤២.០៤១</b>	<b>២.៣៩៥.៦៨៣.២៧៥</b>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចក្រតបំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ដូចបានបង្ហាញខាងលើ ៨៣,៤១% (២០២១៖ ៨១,៨៤%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃ ក្នុងចន្លោះពី ៥០% ទៅ ៨០% នៃឥណទាន។
- ធនាគារមាននីតិវិធីរាយការណ៍តម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការរាយការណ៍ហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

**(x) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគាររាយការណ៍តម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្ររាយការណ៍តម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺត យ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង្កេតបាន ក្នុងកិច្ចសន្យាសង ប្រាក់ទាំងចំពោះហ្វាស៊ីលីតឺរយៈពេលខ្លី និងហ្វាស៊ីលីតឺរយៈពេលវែងគឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់ យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង្កេតបាន ក្នុងកិច្ចសន្យា សង ប្រាក់ចំពោះហ្វាស៊ីលីតឺរយៈពេលខ្លី ឬហួសកាលកំណត់សងចាប់ពី៣១ថ្ងៃ ដល់៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីតឺរយៈពេលខ្លីហ្វាស៊ីលីតឺរយៈពេលវែង ត្រូវបាន រួមបញ្ចូលទៅក្នុងការតាមដានពិសេស។
ការមិនសងប្រាក់/ទិនភាព តម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានរាយការណ៍ថាមានទិនភាពតម្លៃ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីប្រាក់កម្ចី បុរេប្រទាន និងហិរញ្ញប្បទានត្រូវបានកំណត់ដោយផ្អែកលើការវាយតម្លៃរបស់ដៃគូដែលជាការវាយតម្លៃសមមូលដែលបានកំណត់របស់ អ្នកវាយតម្លៃអន្តរជាតិផ្សេងទៀត ដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
សញ្ញាប័ណ្ណ Sovereign	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/អភិបាល ឬការធានាដោយធនាគារកណ្តាល/អភិបាល។
ចំណាត់ថ្នាក់នៃការវិនិយោគ	សំដៅលើគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកអនុម័ត អាចបំពេញកាតព្វកិច្ចទូទាត់ និងបង្ហាញម្ចាស់បំណុលនៃហានិភ័យឥណទានទាបនៃការបាត់បង់នោះ។
ចំណាត់ថ្នាក់មិនបានវិនិយោគ	សំដៅទៅលើគុណភាពឥណទានទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រឈមនឹងហានិភ័យដែលមិនអាចទូទាត់បាន។
មិនមានចំណាត់ថ្នាក់	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្នមិនត្រូវបានចាត់ថ្នាក់ដោយនឹងការវាយតម្លៃដោយសារតែមិនមានគំរូនៃការវាយតម្លៃ។
ទិនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលត្រូវបានចាត់បង់។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ECL ១២ខែ	ECLពេញមួយ អាយុកាល មិនមានទិនភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាល មានទិនភាព តម្លៃឥណទាន	សរុប	ECL ១២ខែ	ECLពេញមួយ អាយុកាល មិនមានទិនភាព តម្លៃឥណទាន	ECLពេញមួយអាយុ កាលមានទិនភាព តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ</b>								
មានចំណាត់ថ្នាក់វិនិយោគ	៦៣.១០៤.១៤៨	-	-	៦៣.១០៤.១៤៨	៤៣.៧៩៨.៥៥៥	-	-	៤៣.៧៩៨.៥៥៥
មិនមានចំណាត់	៣.០៤០.០៧១	-	-	៣.០៤០.០៧១	១៧.១៥៧.១៧៧	-	-	១៧.១៥៧.១៧៧
សមតុល្យយោងដុល	៦៦.១៤៤.២១៩	-	-	៦៦.១៤៤.២១៩	៦០.៩៥៥.៧៣២	-	-	៦០.៩៥៥.៧៣២
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៨៥.៤៨៣)	-	-	(៨៥.៤៨៣)	(៧៩.៣៥២)	-	-	(៧៩.៣៥២)
សមតុល្យយោងសុទ្ធ	៦៦.០៥៨.៧៣៦	-	-	៦៦.០៥៨.៧៣៦	៦០.៨៧៦.៣៨០	-	-	៦០.៨៧៦.៣៨០
<i>គិតជាពាន់រៀល</i>	២៧១.៩៦៣.៨១៦	-	-	២៧១.៩៦៣.៨១៦	២៤៨.០១០.៣៧២	-	-	២៤៨.០១០.៣៧២
<b>ឥណទាន និងបុរេប្រទានរស់រវើកតាមថ្ងៃដើមបានរំលស់</b>								
ការតាមដានស្តង់ដារ	៦៧៤.៣៨៦.៤០៩	-	-	៦៧៤.៣៨៦.៤០៩	៤៥៨.០២៤.៩៥៦	-	-	៤៥៨.០២៤.៩៥៦
ការតាមដានពិសេស	-	១៥.៦៩៣.៤២១	-	១៥.៦៩៣.៤២១	-	២០.៧៩២.៣១០	-	២០.៧៩២.៣១០
ការមិនសងប្រាក់	-	-	២៦.៨១៦.៣៤៧	២៦.៨១៦.៣៤៧	-	-	៥.៣៩២.១៩៤	៥.៣៩២.១៩៤
សមតុល្យយោងដុល	៦៧៤.៣៨៦.៤០៩	១៥.៦៩៣.៤២១	២៦.៨១៦.៣៤៧	៧១៦.៨១៦.១៧៧	៤៥៨.០២៤.៩៥៦	២០.៧៩២.៣១០	៥.៣៩២.១៩៤	៤៨៤.២០៩.៤៦០
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(២.៨២៨.៧១២)	(២០៨.១៧)	(៤.៥៥៥.៣៩៩)	(៧.៥៩២.២៩១)	(១.៩២៣.១២៣)	(២២៤.១០៧)	(១.៣០៩.៨៩១)	(៣.៤៥៧.១២១)
សមតុល្យយោងសុទ្ធ	៦៧១.៥៥៧.៦៩៧	១៥.៤៨៥.២៤១	២២.២៦០.៩៤៨	៧១៩.៣០៣.៨៨៦	៤៥៦.១០១.៧៣៣	២០.៥៦៨.២០៣	៤.០៨២.៣០៣	៤៨០.៧៥២.៣០៩
<i>គិតជាពាន់រៀល</i>	២.៧៦៤.៨០៣.០៣៨	៦៣.៧៥២.៧៧៨	៩១.៦៤៨.៣២៣	២.៩២០.២០៤.១៤០	១.៩៥៨.១៥៨.៨៦៨	៨៣.៧៩៤.៨៥៥	១៦.៦៣១.៣០២	១.៩៥៨.៥៨៥.០២៩

(៦) សំវិធានធនបាត់បង់

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ECL ១២ខែ	ECLពេញមួយអាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាលមាននិរន្តរភាព តម្លៃឥណទាន	សរុប	ECL ១២ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយអាយុកាល មាននិរន្តរភាព តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>វិនិយោគមូលបត្រ</b>								
ការតាមដានស្តង់ដារ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
សំវិធានធនសម្រាប់ការខាតបង់ (ECL)	-	-	-	-	-	-	-	-
សមតុល្យយោងសុទ្ធ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
<i>គិតជាពាន់រៀល</i>	១៨៩.៨៣៥.៨៥៨	-	-	១៨៩.៨៣៥.៨៥៨	៦១.៤២៩.៦៤២	-	-	៦១.៤២៩.៦៤២
<b>កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានា ហិរញ្ញវត្ថុ</b>								
ការតាមដានស្តង់ដារ	២៩.៨០១.៤០៨	-	-	២៩.៨០១.៤០៨	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	២៩.៨០១.៤០៨	-	-	២៩.៨០១.៤០៨	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(១០៣.៦៤២)	-	-	(១០៣.៦៤២)	(៣៩.៦០៨)	-	-	(៣៩.៦០៨)
សមតុល្យយោងសុទ្ធ	២៩.៦៩៧.៧៦៦	-	-	២៩.៦៩៧.៧៦៦	៣០.៧៨៦.៦៨៣	-	-	៣០.៧៨៦.៦៨៣
<i>គិតជាពាន់រៀល</i>	១២២.២៦៥.៧០៣	-	-	១២២.២៦៥.៧០៣	១២៥.៤២៤.៩៤៦	-	-	១២៥.៤២៤.៩៤៦
<b>ទ្រព្យសកម្មផ្សេងៗ (ថ្លៃជួលកក់)</b>								
ការតាមដានស្តង់ដារ	៥៩២.៥៣៩	-	-	៥៩២.៥៣៩	៥៧៥.៤៨១	-	-	៥៧៥.៤៨១
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	៥៩២.៥៣៩	-	-	៥៩២.៥៣៩	៥៧៥.៤៨១	-	-	៥៧៥.៤៨១
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៣៩.៤២២)	-	-	(៣៩.៤២២)	(២៧.៣០១)	-	-	(២៧.៣០១)
សមតុល្យយោងសុទ្ធ	៥៥៣.១១៧	-	-	៥៥៣.១១៧	៥៤៨.១៨០	-	-	៥៤៨.១៨០
<i>គិតជាពាន់រៀល</i>	២.២៧៧.១៨៣	-	-	២.២៧៧.១៨៣	២.២៣៣.២៨៥	-	-	២.២៣៣.២៨៥

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាល មាននិរន្តរភាព តម្លៃឥណទាន	សរុប	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាល មាននិរន្តរភាព តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់	១.៩២៣.១២៣	២២៤.១០៧	១.៣០៩.៨៩១	៣.៤៥៧.១២១	១.៩៤៣.៨៣១	២១៧.០២៣	៨៦៦.៩៣៦	៣.០០៧.៧៩០
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា</i>								
ធ្វើទៅដំណាក់កាលទី១	៤៧.១០៥	(៣៥.០៤៣)	(១២.០៦២)	-	(២៤.៤៨៤)	១៧.៦២៩	៦.៨៥៥	-
ធ្វើទៅដំណាក់កាលទី២	(២០.៦៨០)	៩០.៥១០	(៦៩.៨៣០)	-	(៣.០៥៤)	-	៣.០៥៤	-
ធ្វើទៅដំណាក់កាលទី៣	(៣៣.០៨៨)	(៩៤.០២៥)	១២៧.១១៣	-	៣២.៦០៥	៣.០៧៨	(៣៥.៦៨៣)	-
ការវិនិយោគសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	(១១៤.៤៣៦)	(១៦.២៩៥)	២.៥៩៤.៨៩៧	២.៤៦៥.១៦៦	(៥២.៨៨៨)	(៦៨.៣៦៨)	(៤០.០៥៤)	(១៦១.៣១០)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៥៦៩.៧៦៣	៧៦.៧៨៣	៧៣៥.៣៨៨	២.៣៧១.៩៣៤	៦៣៣.០៥៤	១៤២.៣៣១	៧៧៨.៥៧៦	១.៥៥៤.០០១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ក្រៅ ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៥៤៣.០៧៤)	(៣៧.៨២៧)	(១២៩.៩៩៨)	(៧១០.៩៩៩)	(៦០៥.៩៨១)	(៨៧.៥៨៦)	(៧៩៣.៥៦៧)	(១៥៤.១៥៤)
ការកាត់ត្រាបង្កើតឡើងវិញនូវតម្លៃអប្បបរមា	-	-	-	-	-	-	(១១០.០០៥)	(១១០.០០៥)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	២.៧២៨.៧១២	២០៨.១៧០	៤.៥៥៥.៣៩៩	៧.៤៩២.២៨១	១.៩២៣.១២៣	២២៤.១០៧	១.៣០៩.៨៩១	៣.៤៥៧.១២១
<i>គិតជាពាន់រៀល</i>	១១.៦៤៥.៨០៧	៨៥៧.០៣៦	១៨.៧៥៤.៥៧៨	៣១.២៥៧.៤២១	៧.៨៣៤.៨០៣	៩១៣.០១២	៩.៥០១.៦២៧	១៤.០៤៨.៣១១
<b>សមតុល្យយោងដុល</b>								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៤៥៨.០២៤.៩៥៦	២០.៧៩២.៣១០	៥.៣៩២.១៩៤	៤៨៤.២០៩.៤៦០	៣៤៣.០៤២.៨៦៣	៦.៣៣៨.៨៩២	៣.៧៥៤.៦០២	៣៥៣.១៣៦.៥៥៧
<i>បម្រែបម្រួលដោយសារហានិភ័យហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា</i>								
ធ្វើទៅដំណាក់កាលទី១	៣.១២០.៦០៦	(៣.០៦៣.១៣៧)	(៥៧.៤៦៩)	-	(៤.៧៧២.៥៣៧)	៣.៤៧៨.២០៦	១.២៩៤.៣៣១	-
ធ្វើទៅដំណាក់កាលទី២	(៦.១៩៧.៦៣២)	៦.៤៣១.០៨៦	(២៣៣.៤៥៤)	-	(១០៣.៤២០)	-	១០៣.៤២០	-
ធ្វើទៅដំណាក់កាលទី៣	(៩.៤៨៣.៣២៨)	(៨.៧១១.០៥៧)	១៨.១៩៤.៣៨៥	-	២៤១.៧៦៩	១២.៧៨០	(២៥៤.៥៤៩)	-
ការវិនិយោគសមតុល្យយោងដុលសុទ្ធ	(២០.៥៥០.៣៥៤)	(១.៥៤៣.១០៨)	១៦.៧១៩	(២២.៣៧៤.៧៣៧)	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៣៥៩.៩២៤.៤៤៣	៥.៩៣៩.៧៨២	៤.១៨០.០៤២	៣៦៩.០៤៤.២៦៧	៣០៤.៦៥៤.៩១៦	១៤.៣៤៥.៤៦៩	១.៥៨៦.១៧៨	៣២០.៥៨៦.៥៦៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ក្រៅ ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១១០.១៨៨.៣៥២)	(៤.១០២.២៦៥)	(៧២០.០៧០)	(១១៥.០១០.៦៧៧)	(១៨៥.០៣៨.៦៣៥)	(៣.៣៨៣.០៣៧)	(១.០៩០.៧៨៨)	(១១៩.៥១២.៤៦០)
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៦៧៤.៣៧៦.៤១០	១៥.៦៨៦.៤២១	២៦.៨១៦.៣៤៧	៧១៦.៨៦៩.១៧៨	៤៥៨.០២៤.៥៥៦	២០.៧៩២.៣១០	៥.៣៩២.១៥៤	៤៨៤.៦០៩.៤៦០
<i>គិតជាពាន់រៀល</i>	២.៧៧៧.៤៨៨.៨៥០	៦៤.៦០៩.៨១៤	១១០.៤០២.៩០១	២.៩៥២.៤៩១.៥៦៥	១.៩៦៥.៩៥៣.៦៧១	៨៤.៧០៧.៨៧១	២១.៩៦៧.៧៨៩	១.៩៧២.៦៦៩.៣៤០



(\*) ផលប៉ះពាល់នៃការរស់រវើក ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងកំរិតប្រចាំ។

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយអាយុកាលមិនមាននិរន្តរភាពតម្លៃឥណទាន	ECLពេញមួយអាយុកាលមាននិរន្តរភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយអាយុកាលមិនមាននិរន្តរភាពតម្លៃឥណទាន	ECLពេញមួយអាយុកាលមាននិរន្តរភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់	៣៩.៦០៨	-	-	៣៩.៦០៨	៤៣.៨៣៥	-	-	៤៣.៨៣៥
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការកាត់ត្រាបញ្ជាសន្សំសំវិធានធនបាត់បង់	(២៩.៥៧៣)	-	-	(២៩.៥៧៣)	(៤០.៧០៩)	-	-	(៤០.៧០៩)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៩៣.៦០៧	-	-	៩៣.៦០៧	៣៦.៤៨២	-	-	៣៦.៤៨២
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	<u>១០៣.៦៤២</u>	<u>-</u>	<u>-</u>	<u>១០៣.៦៤២</u>	<u>៣៩.៦០៨</u>	<u>-</u>	<u>-</u>	<u>៣៩.៦០៨</u>
<i>គិតជាពាន់រៀល</i>	<u>៤២៦.៦៩៤</u>	<u>-</u>	<u>-</u>	<u>៤២៦.៦៩៤</u>	<u>១៦១.៣៦៣</u>	<u>-</u>	<u>-</u>	<u>១៦១.៣៦៣</u>
<b>សមតុល្យយោងដុល</b>								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៣០.៨២៦.២៩១	-	-	៣០.៨២៦.២៩១	៩.៨៦៥.៨០៨	-	-	៩.៨៦៥.៨០៨
<i>បម្រែបម្រួលដោយសារហានិភ័យហិរញ្ញវត្ថុដែលបានកាត់ត្រានៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	(១.០២៤.៨៨៣)	-	-	(១.០២៤.៨៨៣)	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ត្រា	-	-	-	-	២០.៩៦០.៤៨៣	-	-	២០.៩៦០.៤៨៣
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>២៩.៨០១.៤០៨</u>	<u>-</u>	<u>-</u>	<u>២៩.៨០១.៤០៨</u>	<u>៣០.៨២៦.២៩១</u>	<u>-</u>	<u>-</u>	<u>៣០.៨២៦.២៩១</u>
<i>គិតជាពាន់រៀល</i>	<u>១២២.៦៩២.៣៨៧</u>	<u>-</u>	<u>-</u>	<u>១២២.៦៩២.៣៨៧</u>	<u>១២៥.៥៨៦.៣០៩</u>	<u>-</u>	<u>-</u>	<u>១២៥.៥៨៦.៣០៩</u>

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក - ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយអាយុកាលមិនមាននិរន្តរភាពតម្លៃឥណទាន	ECLពេញមួយអាយុកាលមាននិរន្តរភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយអាយុកាលមិនមាននិរន្តរភាពតម្លៃឥណទាន	ECLពេញមួយអាយុកាលមាននិរន្តរភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	៧៩.៣៥២	-	-	៧៩.៣៥២	៨៧.១៤៨	-	-	៨៧.១៤៨
<i>បម្រែបម្រួលដោយសារហានិភ័យនៅ ថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៦.១៣១	-	-	៦.១៣១	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ត្រា	-	-	-	-	(៧.៧៩៦)	-	-	(៧.៧៩៦)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	<u>៨៥.៤៨៣</u>	<u>-</u>	<u>-</u>	<u>៨៥.៤៨៣</u>	<u>៧៩.៣៥២</u>	<u>-</u>	<u>-</u>	<u>៧៩.៣៥២</u>
<i>គិតជាពាន់រៀល</i>	<u>៣៥១.៩៣៤</u>	<u>-</u>	<u>-</u>	<u>៣៥១.៩៣៤</u>	<u>៣២៣.២៨</u>	<u>-</u>	<u>-</u>	<u>៣២៣.២៨</u>
<b>តម្លៃយោងដុល</b>								
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា	៦០.៩៥៥.៧៣២	-	-	៦០.៩៥៥.៧៣២	៦៨.២២៩.៤៤៩	-	-	៦៨.២២៩.៤៤៩
<i>បម្រែបម្រួលដោយសារហានិភ័យហិរញ្ញវត្ថុដែលបានកាត់ត្រានៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៥.១៨៨.៤៨៦	-	-	៥.១៨៨.៤៨៦	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ត្រា	-	-	-	-	(៧.២៧៣.៧១៧)	-	-	(៧.២៧៣.៧១៧)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>៦៦.១៤៤.២១៨</u>	<u>-</u>	<u>-</u>	<u>៦៦.១៤៤.២១៨</u>	<u>៦០.៩៥៥.៧៣២</u>	<u>-</u>	<u>-</u>	<u>៦០.៩៥៥.៧៣២</u>
<i>គិតជាពាន់រៀល</i>	<u>២៧២.៣១៥.៧៤៦</u>	<u>-</u>	<u>-</u>	<u>២៧២.៣១៥.៧៤៦</u>	<u>២៤៨.៣៣៣.៦៥៣</u>	<u>-</u>	<u>-</u>	<u>២៤៨.៣៣៣.៦៥៣</u>

(iv) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក វិនិយោគមូលបត្រ

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាល មាននិរន្តរភាព តម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាល មាននិរន្តរភាព តម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	-	-	-	-	៦.៩៧៩	-	-	៦.៩៧៩
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ក្រៅ	-	-	-	-	(៦.៩៧៩)	-	-	(៦.៩៧៩)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-	-	-	-	-
<i>គិតជាពាន់រៀល</i>	-	-	-	-	-	-	-	-
<b>សមតុល្យយោងដុល</b>								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩	៥.០២០.១៣៧	-	-	៥.០២០.១៣៧
<i>បម្រែបម្រួលដោយសារហានិភ័យហិរញ្ញវត្ថុដែល បានកត់ត្រានៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការប្រមូល	(១៥.០៧៨.៤៥៩)	-	-	(១៥.០៧៨.៤៥៩)	(៥.០២០.១៣៧)	-	-	(៥.០២០.១៣៧)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
<i>គិតជាពាន់រៀល</i>	១៨៩.៨៣៥.៨៥៨	-	-	១៨៩.៨៣៥.៨៥៨	៦១.៤២៩.៦៤២	-	-	៦១.៤២៩.៦៤២

(v) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក ប្រាក់តម្កល់ការជួល

	ឆ្នាំ២០២២				ឆ្នាំ២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLតម្លៃឥណទាន ពេញមួយអាយុកាល មិនមាននិរន្តរភាព	ECLពេញមួយ អាយុកាលមាន និរន្តរភាព តម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាននិរន្តរភាព តម្លៃឥណទាន	ECLពេញមួយ អាយុកាលមាន និរន្តរភាព តម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការខាតបង់ឥណទានរំពឹងទុក</b>								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	២៧.៣០១	-	-	២៧.៣០១	១៨.៤០៤	-	-	១៨.៤០៤
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១២.១២១	-	-	១២.១២១	៨.៨៩៧	-	-	៨.៨៩៧
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៣៩.៤២២	-	-	៣៩.៤២២	២៧.៣០១	-	-	២៧.៣០១
<i>គិតជាពាន់រៀល</i>	១៦២.៣០០	-	-	១៦២.៣០០	១១១.២២៤	-	-	១១១.២២៤
<b>សមតុល្យយោងដុល</b>								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៥៧៥.៤៨១	-	-	៥៧៥.៤៨១	៦០០.២៦១	-	-	៦០០.២៦១
<i>បម្រែបម្រួលដោយសារហានិភ័យហិរញ្ញវត្ថុដែល បានកត់ត្រានៅថ្ងៃទី១ ខែមករា៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៧.០៥៨	-	-	១៧.០៥៨	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ក្រៅ	-	-	-	-	(២៤.៧៨០)	-	-	(២៤.៧៨០)
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៥៩២.៥៣៩	-	-	៥៩២.៥៣៩	៥៧៥.៤៨១	-	-	៥៧៥.៤៨១
<i>គិតជាពាន់រៀល</i>	២.៤៣៩.៤៨៣	-	-	២.៤៣៩.៤៨៣	២.៣៤៤.៥១០	-	-	២.៣៤៤.៥១០

(ធ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតំបន់ភូមិសាស្ត្រ ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដែលបង្កបង្កើន។

Table with 4 columns: Description, ប្រទេសកម្ពុជា (Cambodia), ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី (Other Asia), and សរុប (Total). Rows include 2022 and 2021 data for various asset categories like ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ, ឥណទាន និងបុរេប្រទាន, វិនិយោគមូលបត្រ, ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ, កិច្ចសន្យាផ្តល់ឥណទាន, កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ, and ហានិភ័យឥណទានសរុប.

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមសមតុល្យយោងដុលរូបសំរាប់ការចុះកម្រៃ ប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដែលបង្កបង្កើន។

Table with 12 columns: កសិកម្ម ព្រៃឈើ និងសេវា (Agriculture, Forestry and Services), អគារ និងសំណង់ (Buildings and Structures), គ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions), ទំនិញ និង ទំនិញចេញ (Goods and Services), ផលិតកម្ម (Manufacturing), ឥណទានផ្សេងៗ (Other Receivables), ឥណទានធាតុធាន (Secured Receivables), ឥណទានអចលនទ្រព្យ (Real Estate Receivables), សេវាកម្ម (Services), ជំនួញលក់ដុំ និង លក់រាយ (Wholesale and Retail), and សរុប (Total). Rows include 2022 and 2021 data for various asset categories.

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យ បញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនបានរឹបអូស ទ្រព្យសម្បត្តិដែលបានដាក់ជាបញ្ចាំនោះទេ។

៣.៤.២. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី គ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(i) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមាន ហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវ បានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុង ពេលអនាគត ទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និង មានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
<b>ជាប្រាក់ដុល្លារអាមេរិក</b>				
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	១៥.២២៩.៨៦៤	៣.៥៨៦.៩៦៩	-	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល	៧១.៦៣៧.៩១៧	៣.៦៤៤.៧៤៩	-	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ	៦៥.៧៤៥.២៧៨	១៣០.៧៧៧	១៨២.៦៧០	៦៦.០៥៨.៧២៥
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៦៨.៦៩៥.៩១៨	៦២៥.៨២៥	-	៦៩.៣២១.៧៤៣
ឥណទាន និងបុរេប្រទាន	៦៣៤.៦២១.១០៩	៧៤.៦៨២.៧៨៨	-	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៩២.៥៣៩	-	-	៥៩២.៥៣៩
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៩០២.៦៣២.៨៦៥</b>	<b>៨២.៦៧១.១១៨</b>	<b>១៨២.៦៧០</b>	<b>៩៨៥.៤៨៦.៦៥៣</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់អតិថិជន	៦០២.៩៨៤.២៤១	៨.៧០៣.៦៧៧	-	៦១១.៦៨៧.៩១៨
ប្រាក់កម្ចី	១១១.១៤៧.៣២៧	៦៤៨.៧១៥	-	១១១.៧៩៦.០៤២
អត្ថប្រយោជន៍បុគ្គលិក	៣២.២៨៤	-	-	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.០៦១.៥៨៣	១.៨៧១.៧៣២	-	៩.៩៣៣.៣១៥
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៧២២.២២៥.៤៣៥</b>	<b>១១.០២៤.១២៤</b>	<b>-</b>	<b>៧៣៣.២៤៩.៥៦១</b>
<b>ស្ថានភាពសុទ្ធ</b>	<b>១៨០.៤០៧.៤៣០</b>	<b>៧១.៦៤៦.៩៩៤</b>	<b>១៨២.៦៧០</b>	<b>៣៣៤.៦៣៧.១០៤</b>
<i>គិតជាពាន់រៀល</i>	<b>៧៤២.៧៣៧.៣៩០</b>	<b>២៩៤.១៤៧.២៧៤</b>	<b>៧៥២.០៥២</b>	<b>១.០៣៧.៦៣៦.៧១៤</b>

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
<b>ធាតុដុល្លារអាមេរិក</b>				
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>				
<b>ក្រៅតារាងគុណភាព</b>				
កិច្ចសន្យាផ្តល់ឥណទាន	២៤.៨៨១.៥៦៤	៤៩៥.៧២៣	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៣២០.៤៧៩	-	-	៤.៣២០.៤៧៩
	<b>២៩.២០២.០៤៣</b>	<b>៤៩៥.៧២៣</b>	<b>-</b>	<b>២៩.៦៩៧.៧៦៦</b>
គិតជាពាន់រៀល	១២០.២២៤.៨១១	២.០៤០.៨៩២	-	១២២.២៦៥.៧០៣
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	១៣.៩៣២.៩៧៦	២.៦៤៥.៣៦៤	-	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល	១៤២.៦៨៣.៣៦៤	២.២៣៤.៧៩១	-	១៤៤.៩១៨.១៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារ ផ្សេងៗ	៦០.៣៤៧.៣១៨	១៦២.០២៨	៣៦៧.០៣៤	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើ ភាគច្រើននៅធនាគារកណ្តាល	៥៨.១១៥.៦៥៦	-	-	៥៨.១១៥.៦៥៦
ឥណទាន និងបុរេប្រទាន	៤២៦.៨១៥.៩៤៧	៥៣.៩៣៦.៣៩២	-	៤៨០.៧៥២.៣៣៩
វិនិយោគមូលបត្រ	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៥០៣.៩៧១	-	-	២.៥០៣.៩៧១
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៣១៩.៤៧៧.៦៩១</b>	<b>៥៨.៥៧៨.៥៧៥</b>	<b>៣៦៧.០៣៤</b>	<b>៣៧៨.៣២៣.៣០០</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់អតិថិជន	៣៨៦.៩៥១.៥៩៧	៧.៣៦៦.៩៥៨	-	៣៩៤.៣១៨.៥៥៥
ប្រាក់កម្ចី	១១៦.៩៥៤.២៥៤	៤៥៨.៤២៨	-	១១៧.៤១២.៦៨២
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	-	-	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.១១៧.៤៣៨	២០.៣៩៩	-	១៣.១៣៧.៨៣៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៥១២.០៧៨.៥១៧</b>	<b>៧.៨៤៥.៧៨៥</b>	<b>-</b>	<b>៥២០.៩២៤.៣០២</b>
<b>ស្ថានភាពសុទ្ធ</b>	<b>២០២.៣៩៩.១៧៤</b>	<b>៥០.៧៣២.៧៩០</b>	<b>៣៦៧.០៣៤</b>	<b>២៥៣.៨៨៨.៩៩៨</b>
គិតជាពាន់រៀល	៨២៤.៥៧៤.២៣៥	២០៨.៣១៤.៨៩៦	១.៤៩៥.២៩៧	១.០៣៤.៣៨៤.៤២៨
<b>ក្រៅតារាងគុណភាព</b>				
កិច្ចសន្យាផ្តល់ឥណទាន	២៦.៥០៣.០០០	១.០២៧.៣៩៣	-	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣.២៥៦.២៩០	-	-	៣.២៥៦.២៩០
	<b>២៩.៧៥៩.២៩០</b>	<b>១.០២៧.៣៩៣</b>	<b>-</b>	<b>៣០.៧៨៦.៦៨៣</b>
គិតជាពាន់រៀល	១២១.២៣៩.៣៤៧	៤.១៨៥.៥៩៩	-	១២៥.៤២៤.៩៤៦

**ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)**

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីប្រែប្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញឬខាត ចំពោះប្រែប្រួលអត្រាប្តូរប្រាក់ តាមច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើហេតុផលចំណេញរក្សាបង់ពន្ធដារ		ផលប៉ះពាល់លើធាតុមូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ឆ្នាំ២០២២</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(២.៧២៨.៧៤៩)	(១១.២៣៤.២៦០)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	៣.០១៥.៩៨៦	១២.៤១៦.៨១៤	-	-
<b>ឆ្នាំ២០២១</b>				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(១.៦៨៣.០៦៣)	(៦.៨៥៦.៧៩៩)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	១.៨៦០.២២៧	៧.៥៧៨.៥៦៥	-	-

(ii) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់ កម្រិតនៃ ភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ ដែលមានភ្ជាប់នៅទំព័របន្ទាប់ បានសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមសមតុល្យយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុង កិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សងដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៨.៨១១.៨៣៣	១៨.៨១១.៨៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល	-	៤.៧០០.០០០	-	-	-	៧០.៥៥២.៦៦៦	៧៥.២៥២.៦៦៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	៤១.៥៨៧.១៦៤	-	-	-	២៤.៤៧១.៥៧២	៦៦.០៥៨.៧៣៦
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិទៅធនាគារកណ្តាល	៤៤.២៣៩.៨២៥	-	-	-	២៥.០៨១.៩១៨	-	៦៩.៣២១.៧៤៣
ឥណទាន និងបុរេប្រទាន	១០.១៧៧.៩៨២	១០.៥៨២.៣១៤	២៦.៧៣៧.៩២០	៧៦.៤០៧.៩០៩	៥៨៥.៣៩៧.៧៧១	-	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	-	-	១.១១០.២៤០	៤៥.០០០.០០០	-	-	៤៦.១១០.២៤០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥៩២.៥៣៩	៥៩២.៥៣៩
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៥៤.៤១៧.៨០៧</b>	<b>៥៦.៨៦៩.៤៧៨</b>	<b>២៧.៨៤៨.១៦០</b>	<b>១២១.៤០៧.៩០៩</b>	<b>៦១០.៤៧៩.៦៨៩</b>	<b>១១៤.៨០៣.៦១០</b>	<b>៩៨៥.៤៨៦.៦៥២</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់អតិថិជន	២.៤៤៥.៣៤៩	៣.៨៤៦.៥៧៨	៤៦៣.២៩៩.១៤០	១១០.៧៦១.២៥១	-	៣១.៣៣៥.៦០០	៦១១.៦៨៧.៩១៩
ប្រាក់កម្ចី	-	-	-	៤៦.០៦៧.៤២១	-	៦៥.៧២៨.៦២១	១១១.៧៩៦.០៤២
អត្ថប្រយោជន៍បុគ្គលិក	-	-	-	-	-	៣២.២៨៤	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩.៩៣៣.៣១៦	៩.៩៣៣.៣១៦
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២.៤៤៥.៣៤៩</b>	<b>៣.៨៤៦.៥៧៨</b>	<b>៤៦៣.២៩៩.១៤០</b>	<b>១៥៦.៨២៨.៦៧២</b>	<b>-</b>	<b>១០៧.០៩៩.៨២១</b>	<b>៧៣៣.៤៤៩.៥៦១</b>
<b>គម្លាតតម្លៃអត្រាការប្រាក់សរុប</b>	<b>៥១.៩៧២.៤៥៨</b>	<b>៥៣.០២២.៩០០</b>	<b>(៤៣៥.៤៥០.៩៨០)</b>	<b>(៣៥.៤២០.៧៦៣)</b>	<b>៦១០.៤៧៩.៦៨៩</b>	<b>៧.៤៣៣.៧៨៩</b>	<b>២៥២.០៣៧.០៩១</b>
<i>គិតជាពាន់រៀល</i>	<b>២១៣.៩៧០.៦១០</b>	<b>២១៨.២៥៥.២៧៩</b>	<b>(១.៧៩២.៧៥១.៦៨៦)</b>	<b>(១៤៥.៨២៧.២៨០)</b>	<b>២.៥១៣.៣៤៤.៨៨០</b>	<b>៣០.៦០៤.៩១០</b>	<b>១.០៣៧.៦៣៦.៧០៤</b>
<b>ក្រៅតារាងគុណ្យការ</b>							
កិច្ចសន្យាផ្តល់ឥណទាន	២៥.៣៧៧.២៨៧	-	-	-	-	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៣២០.៤៧៩	-	-	-	៤.៣២០.៤៧៩
<b>គម្លាតកំណត់ការប្រាក់ឡើងវិញសរុប</b>	<b>២៥.៣៧៧.២៨៧</b>	<b>-</b>	<b>៤.៣២០.៤៧៩</b>	<b>-</b>	<b>-</b>	<b>-</b>	<b>២៥.៦៩៧.៧៦៦</b>
<i>សមមូលពាន់រៀល</i>	<b>១០៤.៤៧៨.២៩១</b>	<b>-</b>	<b>១៧.៧៨៧.៤១២</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១២៦.២៦៥.៧០៣</b>

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៦.៥៧៨.៣៤០	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល	-	៣១.៦៩០.០១០	-	-	-	១១៣.២២៨.១៤៥	១៤៤.៩១៨.៤៩៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	៥៦.៨៦៤.៧៦៥	-	-	-	៤.០១១.៦១៥	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិទៅធនាគារកណ្តាល	-	-	២៥.០០៥.៤៦៦	-	-	៣៣.១១០.១៩០	៥៨.១១៥.៦៥៦
ឥណទាន និងបុរេប្រទាន	១៣.៤៦១.៧៤២	៩.៣៨៣.៨៨២	១៨.២៤១.៤២៧	៤១.០២៣.៦៣៣	៣៩៨.៦៤១.៦៥៥	-	៤៨០.៧៥២.៣៣៩
វិនិយោគមូលបត្រ	-	១.២៣៥.៩៦២	១៣.៨៤២.៤៩៧	-	-	-	១៥.៣១៤.៤៥៩
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២.៥០៣.៩៧១	២.៥០៣.៩៧១
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១៣.៤៦១.៧៤២</b>	<b>៤២.១៧៤.៦១៩</b>	<b>៥៧.០៩៩.៣៩០</b>	<b>៤១.០២៣.៦៣៣</b>	<b>៣៩៨.៦៤១.៦៥៥</b>	<b>១៦៩.៤៣២.២៦១</b>	<b>៧៧៨.៨៦៣.៣០០</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់អតិថិជន	២.៦៥៥.៤៧៣	៨.៣៩២.៩៦៧	៣១០.៧៨១.០៩២	៦០.៨២៤.៤៧៤	-	១១.៦២៤.៥៤៩	៣៩៤.៣១៨.៥៥៥
ប្រាក់កម្ចី	-	-	-	៥៤.២១២.០៨៥	-	៦៣.២០០.៥៩៧	១១៧.៤២៤.៧៦៦
អត្ថប្រយោជន៍បុគ្គលិក	-	-	-	-	-	៥៥.២២៨	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១៣.១៣៧.៨៣៧	១៣.១៣៧.៨៣៧
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២.៦៥៥.៤៧៣</b>	<b>៨.៣៩២.៩៦៧</b>	<b>៣១០.៧៨១.០៩២</b>	<b>១១៥.០៣៦.៥៥៩</b>	<b>-</b>	<b>៨៨.០១៨.២១១</b>	<b>៥២៤.៩២៤.៣០៧</b>
<b>គម្លាតតម្លៃអត្រាការប្រាក់សរុប</b>	<b>១០.៨០៦.២៦៩</b>	<b>៩០.៧៨១.៦៥២</b>	<b>(២៥៣.៦៨១.៧០២)</b>	<b>(៧៤.០១២.៩២៦)</b>	<b>៣៩៨.៦៤១.៦៥៥</b>	<b>៨១.៤១៤.០៥០</b>	<b>២៥៣.៨៤៨.៩៩៨</b>
<i>គិតជាពាន់រៀល</i>	<b>៤៣.៨១១.៧៨០</b>	<b>៣៦៩.៨៤៤.៤៥០</b>	<b>(១.០៣៣.៥៣៩.៩៩៤)</b>	<b>(៣០១.៥២៨.៦៦១)</b>	<b>១.៦២៤.០៦៦.១០២</b>	<b>៣៣១.៦៨០.៨៤០</b>	<b>១.០៣៤.៣៨៤.៥១៨</b>
<b>ក្រៅតារាងគុណ្យការ</b>							
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៣០.៣៩៣	-	-	-	-	-	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៣.២៥៦.២៩០	-	-	-	៣.២៥៦.២៩០
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងគុណ្យការ</b>	<b>២៧.៥៣០.៣៩៣</b>	<b>-</b>	<b>៣.២៥៦.២៩០</b>	<b>-</b>	<b>-</b>	<b>-</b>	<b>៣០.៧៨៦.៦៨៣</b>
<i>គិតជាពាន់រៀល</i>	<b>១១២.១៥៨.៨២២</b>	<b>-</b>	<b>១៣.២៦៦.១២៥</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១២៥.៤២៤.៩៤៧</b>

**៣៤.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែល បានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

**(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសាររាជរយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃ ការដកសាច់ប្រាក់របស់ពួកគេ។

**(ខ) ដំណើរការរកប្រភពទុន**

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាង ទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

**(គ) លំហូរសាច់ប្រាក់មិនទិស្សន្ទ**

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិនទិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទនៃការរាយការណ៍។ សមតុល្យដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៨.៨១៦.៨៣៣	-	-	-	-	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៧០.៥៨២.៦៦៦	៤.៧០០.០០០	-	-	-	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៤.៤៧១.៥៧២	៤១.៥៨៧.១៦៤	-	-	-	៦៦.០៥៨.៧៣៦
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	៤៤.២៣៩.៨២៥	-	-	-	២៥.០៨១.៩១៨	៦៩.៣២១.៧៤២
ឥណទាន និងបុរេប្រទាន	១០.៣៤១.២៦៩	១០.៨៣៧.៩៨៣	២៨.០៧១.៦២៣	៩១.៣៣៦.៤៣៩	៩៤២.៨៩៨.៤៦៦	១.០៨៣.៤៨៥.៧៨០
វិនិយោគមូលបត្រ	-	-	១.១១០.២៤០	៤៥.០០០.០០០	-	៤៦.១១០.២៤០
ទ្រព្យសកម្មផ្សេងៗ	២.២៤	-	៣.៣	២០០.០៥៥	៣៨៦.៩១៤	៥៩២.៥៣៩
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>១៦៨.៤៥៤.៤០៥</b>	<b>៥៧.១២៥.១៤៧</b>	<b>២៩.១៨៥.១៦៦</b>	<b>១៣៦.៥៣៦.៥២៤</b>	<b>៩៦៨.៣៦៧.២៩៨</b>	<b>១.៣៥៥.៦៦៨.៥៣៦</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់អតិថិជន	៣៤.៤០០.២៤២	៥.២៩៧.៤៥៥	៤៨០.៣២១.៣០៧	១១៩.៨៥៤.៦៥៦	-	៦៣៩.៨៧៣.៧០០
ប្រាក់កម្ចី	-	-	១.៣០៨.៩៦៥	១១៧.០៣១.៩០៣	-	១១៨.៣៤០.៨៦៨
អត្ថប្រយោជន៍បុគ្គលិក	៣២.២៨៤	-	-	-	-	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩៣៣.៣១៦	-	-	-	-	៩.៩៣៣.៣១៦
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៤៨.៦៦៧.៨៩២</b>	<b>៥.២៩៧.៤៥៥</b>	<b>៤៨១.៦៣០.២៧២</b>	<b>២៣៦.៨៨៦.៥៥៩</b>	<b>-</b>	<b>៧៦៨.១៨១.១៨៦</b>
<b>(ខ្លះ)/លើស សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>១១៩.៧៨៦.៥១៣</b>	<b>៥១.៨២៧.៦៩២</b>	<b>(៤៥២.៤៤៥.១០៦)</b>	<b>(១០០.៣៥០.០៣៥)</b>	<b>៩៦៨.៣៦៧.២៩៨</b>	<b>៥៨៧.៤៨៧.៣៥០</b>
<i>គិតជាពាន់រៀល</i>	<u>៥១០.៨៧៥.៦១៤</u>	<u>២១៣.៣៧៤.៤៤៣</u>	<u>(១.៨៦២.៧១៦.៥១៦)</u>	<u>(៤១៣.១៤១.០៥៥)</u>	<u>៣.៩៨៦.៧៦៨.១៦៧</u>	<u>២.៤៣៥.១៥៧.៦១០</u>
<b>ក្រៅតារាងគុណភាព</b>						
កិច្ចសន្យាផ្តល់ឥណទាន	២៥.៣៧៧.២៨៧	-	-	-	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៣២០.៤៧៩	-	-	៤.៣២០.៤៧៩
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងគុណភាព</b>	<b>២៥.៣៧៧.២៨៧</b>	<b>-</b>	<b>៤.៣២០.៤៧៩</b>	<b>-</b>	<b>-</b>	<b>២៩.៦៩៧.៧៦៦</b>
<i>គិតជាពាន់រៀល</i>	<u>១០៤.៤៧៨.២៩១</u>	<u>-</u>	<u>១៧.៧៨៧.៤១២</u>	<u>-</u>	<u>-</u>	<u>១២២.២៦៥.៧០៣</u>

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ៦ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៦.៥៧៨.៣៤០	-	-	-	-	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់កម្រិតនៅធនាគារកណ្តាល	១១៣.២២៨.១៤៥	៣១.៦៩០.០១០	-	-	-	១៤៤.៩១៨.១៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់កម្រិតនៅធនាគារផ្សេងៗ	៤.០១១.៦១៥	៥៦.៨៦៤.៧៦៥	-	-	-	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិទៅធនាគារកណ្តាល	-	-	៣៣.១១០.១៩០	-	២៥.០០៥.៤៦៦	៥៨.១១៥.៦៥៦
ឥណទាន និងបុរេប្រទាន	១៣.៥៥៦.៩៥៧	៩.៦៩៩.២២៣	១៩.៣៥៤.០៤៧	៤៩.៦២១.០១១	៦៥៨.៩៤១.៧៩៨	៧៥១.១៧៣.០៣៦
វិនិយោគមូលបត្រ	-	-	៥.០៧៨.៤៥៩	១០.០០០.០០០	-	១៥.០៧៨.៤៥៩
ទ្រព្យសកម្មផ្សេងៗ	២.៥០៣.៩៧១	-	-	-	-	២.៥០៣.៩៧១
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>១៤៩.៩៧៩.០២៨</b>	<b>៩៨.២៥៣.៩៩៨</b>	<b>៥៧.៥៤២.៦៥៦</b>	<b>៥៩.៦២១.០១១</b>	<b>៦៨៣.៩៤៧.២៦៤</b>	<b>១.០៤៤.២៤៣.៩៩៧</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់អតិថិជន	១៤.៦០៣.៩៧៦	៨.៩៨៧.៧៩៨	៣១៦.៦៧៣.២៩៣	៦៨.៩៥៤.០៣៩	-	៤០៩.២១៩.១០៦
ប្រាក់កម្ចី	-	-	១.៥៩១.០០២	១២៣.៧៧៦.៦៩១	-	១២៥.៣៦៧.៦៩៣
អត្ថប្រយោជន៍បុគ្គលិក	៥៥.២២៨	-	-	-	-	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.១៣៧.៨៣៧	-	-	-	-	១៣.១៣៧.៨៣៧
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>២៧.៣០៥.០៤១</b>	<b>៨.៩៨៧.៧៩៨</b>	<b>៣១៨.២៦០.២៥៦</b>	<b>១៩២.៧៣០.៧៣០</b>	<b>-</b>	<b>៥៤៧.៣៧៩.៨៦៤</b>
<b>(ខ្វះ)/លើស សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>១២២.០៧៣.៩៨៧</b>	<b>៨៩.២៦៦.២០០</b>	<b>(២៦០.៧២១.៥៩៩)</b>	<b>(១៣៣.១០៩.៧១៩)</b>	<b>៦៨៣.៩៤៧.២៦៤</b>	<b>៥០១.៨៦៤.១៣៣</b>
<i>គិតជាពាន់រៀល</i>	<i>៤៩៧.៣៦២.០១៥</i>	<i>៣៦៣.៦៧០.៤៩៩</i>	<i>(១.០៦២.១៧៩.៧៩៤)</i>	<i>(៥៤២.២៨៨.៩៩៥)</i>	<i>២.៧៨៦.៤០១.១៥៤</i>	<i>២.០៤២.៩៦៤.៨៧៩</i>
<b>ក្រៅតារាងតុល្យការ</b>						
កិច្ចសន្យាផ្តល់ឥណទាន	២៧.៥៣០.៣៩៣	-	-	-	-	២៧.៥៣០.៣៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៣.២៥៦.២៩០	-	-	៣.២៥៦.២៩០
<b>សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ</b>	<b>២៧.៥៣០.៣៩៣</b>	<b>-</b>	<b>៣.២៥៦.២៩០</b>	<b>-</b>	<b>-</b>	<b>៣០.៧៨៦.៦៨៣</b>
<i>គិតជាពាន់រៀល</i>	<i>១១២.១៥៨.៨២១</i>	<i>-</i>	<i>១៣.២៦៦.១២៥</i>	<i>-</i>	<i>-</i>	<i>១២៥.៤២៤.៩៤៦</i>

**៣៤.៤. ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល**

តារាងខាងក្រោមនេះ គឺជាការបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលដែលវិភាគដោយយោងទៅតាមរយៈពេលដែលគេបានរំពឹងថា នឹងអាចទទួលបានមកវិញ ឬបានទូទាត់មកវិញ។

	ឆ្នាំ២០២២			ឆ្នាំ២០២១		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	១៨.៨១៦.៨៣៣	-	១៨.៨១៦.៨៣៣	១៦.៥៧៨.៣៤០	-	១៦.៥៧៨.៣៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៧៥.២៨២.៦៦៦	-	៧៥.២៨២.៦៦៦	១៤៤.៩១៨.១៥៥	-	១៤៤.៩១៨.១៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦៦.០៥៥.៧៣៦	-	៦៦.០៥៥.៧៣៦	៦០.៨៧៦.៣៨០	-	៦០.៨៧៦.៣៨០
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិទៅធនាគារកណ្តាល	៤៤.២៣៩.៨២៥	២៥.០៨១.៩១៨	៦៩.៣២១.៧៤៣	៣៣.១១០.១៩០	២៥.០០៥.៤៦៦	៥៨.១១៥.៦៥៦
ឥណទាន និងបុរេប្រទាន	៤៩.២៥០.៨៧៥	១.០៣៤.២៣៤.៩០៥	១.០៨៣.៤៨៥.៧៨០	៤២.៦២១.២២៧	៧០៨.៥៦២.៨០៩	៧៥១.១៧៣.០៣៦
វិនិយោគមូលបត្រ	១.១១០.២៤០	៤៥.០០០.០០០	៤៦.១១០.២៤០	៥.០៧៨.៤៥៩	១០.០០០.០០០	១៥.០៧៨.៤៥៩
ទ្រព្យសកម្មផ្សេងៗ	៧៧.៥៩១	២.៧៧២.២៤២	២.៨៤៩.៨៣៤	៥៨៧.០០៧	១.៩១៦.៩៦៤	២.៥០៣.៩៧១
	<b>២៥៤.៨៣៦.៧៦៦</b>	<b>១.១០៧.០៨៩.០៦៥</b>	<b>១.៣៦១.៩២៥.៨៣២</b>	<b>៣០៣.៧៥៨.៧៥៨</b>	<b>៧៤៥.៤៨៥.២៣៩</b>	<b>១.០៤៤.២៤៣.៩៩៧</b>
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>						
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	៥.៤៥២.៨០៤	៥.៤៥២.៨០៤	-	៥.៩៨០.៥០៦	៥.៩៨០.៥០៦
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	-	១១.៨៤២.៨៧០	១១.៨៤២.៨៧០	-	១០.៩៦៧.០២៥	១០.៩៦៧.០២៥
ទ្រព្យសកម្មអរូបី	-	៦.១២០.១១៥	៦.១២០.១១៥	-	៦.៦១៣.៨៣៩	៦.៦១៣.៨៣៩
ពន្ធពន្យារទ្រព្យសកម្ម	-	១៣៦.៨៨៥	១៣៦.៨៨៥	-	៦២០.៥៣៤	៦២០.៥៣៤
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	១.៣០៣.៨៥១	២.៧២៨.២៧២	៤.០៣២.១២២	៣៤៧.៤៨៩	១.៧៥២.២៣២	២.០៩៩.៧២១
	<b>១.៣០៣.៨៥១</b>	<b>២០.១៨០.៩៤៦</b>	<b>២៧.៥៦៤.៧៩៦</b>	<b>៣៤៧.៤៨៩</b>	<b>២៥.៩៣៤.១៣៦</b>	<b>២៦.៦៨១.៦២៥</b>
<b>ទ្រព្យសកម្មសរុប</b>	<b>២៥៦.១៤០.៦១៧</b>	<b>១.១២៧.២៧០.០១១</b>	<b>១.៣៩៣.៤៩០.៦២៨</b>	<b>៣០៤.១០៦.២៤៧</b>	<b>៧៧១.៤១៩.៣៧៥</b>	<b>១.០៧០.៩៣៥.៦២២</b>
<i>គិតជាពាន់រៀល</i>	<i>១.០៥៤.៥៣០.៩១៩</i>	<i>៤.៦៦៦.០៨៤.៣៣៧</i>	<i>៥.៧២០.៦១៥.២៥៦</i>	<i>១.២៤១.៤០៧.៨៥៩</i>	<i>៣.១៤២.៧៦២.៥៣៤</i>	<i>៤.៣៨៤.១៧០.៣៩៣</i>



	ឆ្នាំ២០២២			ឆ្នាំ២០២១		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើអតិថិជន	៥២០.០១៩.០៤៤	១១៩.៨៥៤.៦៥៦	៦៣៩.៨៧៣.៧០០	៣៤០.២៦៥.០៦៧	៦៨.៩៥៤.០៣៩	៤០៩.២១៩.១០៦
ប្រាក់កម្ចី	១.៣០៨.៩៦៥	១១៧.០៣១.៩០៣	១១៨.៣៤០.៨៦៨	១.៥៩១.០០២	១២៣.៧៧៦.៦៩១	១២៥.៣៦៧.៦៩៣
អត្ថប្រយោជន៍បុគ្គលិក	៣២.២៨៤	-	៣២.២៨៤	៥៥.២២៨	-	៥៥.២២៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩៣៧.៣១១	-	៩.៩៣៧.៣១១	១៣.១៣៧.៨៣៧	-	១៣.១៣៧.៨៣៧
	<u>៥៣១.២៩៧.៦០៤</u>	<u>២៣៦.៨៨៦.៥៥៩</u>	<u>៧៦៨.១៨០.១៦៨</u>	<u>៣៥៥.០៤៩.១៣៤</u>	<u>១៩២.៧៣០.៧៣០</u>	<u>៥៤៧.៧៧៩.៨៦៤</u>
<b>បំណុលមិនមែនហិរញ្ញវត្ថុ</b>						
បំណុលភតិសន្យា	២.២១២.៧៨៧	១១.៥៩២.៦០២	១៣.៨០៥.៣៨៩	១.៧៣៨.៩២០	១០.៧៣៥.៦៥៤	១២.៤៧៤.៥៧៤
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៥៦២.២៦៧	-	៥៦២.២៦៧	១.១២៦.៦៨៥	-	១.១២៦.៦៨៥
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	២០៧.៣៥៤	-	២០៧.៣៥៤	៥៤.៥៦៦	-	៥៤.៥៦៦
	<u>២.៩៨២.៤០៨</u>	<u>១១.៥៩២.៦០២</u>	<u>១៤.៥៧៥.០០៩</u>	<u>២.៩២០.១៧១</u>	<u>១០.៧៣៥.៦៥៤</u>	<u>១៣.៦៥៥.៨២៥</u>
<b>បំណុលសរុប</b>	<u>៥៣៤.២៨០.០១២</u>	<u>២៤៨.៤៧៩.១៦១</u>	<u>៧៨២.៧៥៥.១៧៧</u>	<u>៣៥៧.៩៦៩.៣០៥</u>	<u>២០៣.៤៦៦.៣៨៤</u>	<u>៥៦១.៤៣៥.៦៨៩</u>
គិតជាពាន់រៀល	<u>២.១៩៩.៦១៤.៣៤៧</u>	<u>១.០២២.៩៨៨.៧០៦</u>	<u>៣.២២២.៦០៣.០៥២</u>	<u>១.៤៥៨.៣៦៦.៩៤៩</u>	<u>៨២៨.៩២២.០៤៨</u>	<u>២.២៨៧.២៨៨.៩៩៧</u>

**៣៤.៥. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

**(ក) ឧបករណ៍ហិរញ្ញវត្ថុរវាងតាមតម្លៃសមស្រប**

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុរវាងតាមតម្លៃសមស្របទេ។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនរវាងតាមតម្លៃសមស្រប**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងសមតុល្យយោងរបស់វា។ ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

**i. ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ**

សមតុល្យយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជា គណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

**ii. ឥណទាន និង បុរេប្រទានទៅអតិថិជន**

ចំពោះឥណទានដែលមានអត្រាថេរ ហើយមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅសមតុល្យយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្រប ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើ អត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទិដ្ឋភាពរបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានរាយការណ៍ថាមានភាព ខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានទៅអតិថិជនដែលមានរយៈពេលវែង អាចមានតម្លៃប្រហាក់-ប្រហែល នឹងតម្លៃយោងរបស់វាទាក់ទងនឹងការរាយការណ៍។

**iii. ប្រាក់បញ្ញើរបស់អតិថិជន**

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃ សមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបាន ផ្តល់អត្រាការប្រាក់ប្រហាក់ ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាសមតុល្យសាច់ប្រាក់ដែលត្រូវសង នាកាលបរិច្ឆេទនៃការរាយការណ៍។

**iv. ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ**

សមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជា សារវន្តទៅតាមអត្រាទីផ្សារទេ។

**v. ប្រាក់កម្ចី**

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងសមតុល្យយោងរបស់វា។

**៣៤.៦. ការគ្រប់គ្រងដើមទុន**

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនវិមាដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ដើមទុនថ្នាក់ទី១</b>				
ដើមទុន	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០១៨.៥០០.០០០
ខាតបង្គរ	(៨.៩១៣.៩០៦)	(៣៦.៣៦៧.១៨៩)	(៣.០២១.១៤៥)	(១២.២៩០.០១៨)
ដក៖ ទ្រព្យសកម្មអរូបី	(៦.១២០.១១៥)	(២៥.១៩៦.៥១៣)	(៦.៦១៣.៨៣៩)	(២៦.៩៤៤.៧៨០)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(២.៨៥៩.១០៥)	(១១.៧៧០.៩៣៥)	(១.៥៦២.៤១០)	(៦.៣៦៥.២៥៨)
	<u>២៣២.១០៦.៨៧៤</u>	<u>៩៥៥.៩១៥.៣៦៣</u>	<u>២៣៨.៨០២.៦០៦</u>	<u>៩៧២.៨៩៩.៩៤៤</u>
<b>ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម</b>				
សំវិធានធនទូទៅ	៨.០៥០.៨៩៩	៣៣.១៤៥.៥៥០	៥.៦៤៧.២២៤	២៣.០០៦.៧៩១
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	<u>៨.០៥០.៨៩៩</u>	<u>៣៣.១៤៥.៥៥០</u>	<u>៥.៦៤៧.២២៤</u>	<u>២៣.០០៦.៧៩១</u>
<b>សរុប ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២</b>	<u>២៤០.១៥៧.៧៧៣</u>	<u>៩៨៩.០៦០.៩១៣</u>	<u>២៤៤.៤៤៩.៨៣០</u>	<u>៩៩៥.៩០៦.៧៣៥</u>

**៣៥. ព្រឹត្តិការណ៍កើតឡើងបន្តបន្ទាប់នៃការិយបរិច្ឆេទរាយការណ៍**

លើកលែងតែផលប៉ះពាល់ជាបន្តនៃកូវីដ-១៩ ចំពោះធនាគារដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់៥ នៃរបាយការណ៍ហិរញ្ញវត្ថុ ហើយក៏មិនមានព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតកើតឡើង បន្ទាប់ពីចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការបង្ហាញ ត្រូវធ្វើក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះឡើយ។

**៣៦. សេចក្តីអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

## ធនាគារ ព្រីនស៍ ម.ក

លេខទូរស័ព្ទ ៖ 1800-20-8888 (ឥតគិតថ្លៃ)

អ៊ីម៉ែល ៖ [info@princebank.com.kh](mailto:info@princebank.com.kh)

គេហទំព័រ ៖ [www.princebank.com.kh](http://www.princebank.com.kh)

ទីស្នាក់ការកណ្តាល ៖ ជាន់ទី18 ព្រីនស៍ ភ្នំពេញ ចៅវើលី អគារលេខ 445 មហាវិថីព្រះមុនីវង្ស

សង្កាត់បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។